



គ្រប់តម្រូវការ
សេវាហិរញ្ញវត្ថុត្រូវបានផ្តល់ជូន
នៅកន្លែងតែមួយ

តារាងមាតិកា

សេចក្តីសង្ខេបសំខាន់ៗ

<p>០៥ ទស្សនវិស័យ និងបេសកកម្ម</p>	<p>០៦ ក្រុមអនុវត្តន៍ របស់ អេ អឹម ខេ នៅក្នុង កិច្ចការពារអតិថិជន</p>	<p>០៧ វិធានសំខាន់ៗ</p>	<p>០៨ វិសាលភាពប្រតិបត្តិការ</p>	<p>១០ សមិទ្ធផលសំខាន់ៗ រយៈពេល ៥ឆ្នាំ</p>
---	---	-----------------------------------	--	--

មាតិកា

១៤	ប្រវត្តិ អេ អឹម ខេ	៥០	របកគំហើញសំខាន់ៗ ក្នុងការអនុវត្តការងារសង្គម
១៦	របាយការណ៍ប្រធានក្រុមប្រឹក្សាភិបាល	៥៤	ផលិតផល និង សេវាកម្ម
១៨	របាយការណ៍ប្រធាននាយកប្រតិបត្តិ	៦០	ទិដ្ឋភាពទូទៅនៃការប្រកួតប្រជែងនៅកម្ពុជា
២០	អភិបាលកិច្ចគ្រឹះស្ថាន	៦៣	របាយការណ៍ហិរញ្ញវត្ថុ
២១	រចនាសម្ព័ន្ធគ្រឹះស្ថាន	របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	
២២	ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការ	របាយការណ៍របស់សវនករឯករាជ្យ	
២៦	គណៈកម្មាធិការកម្រិតក្រុមប្រឹក្សាភិបាល	តារាងតុល្យការ	
៣០	គណៈកម្មាធិការប្រតិបត្តិ	របាយការណ៍លទ្ធផល	
៣១	គណៈគ្រប់គ្រង	របាយការណ៍បម្រែបម្រួលមូលធន	
៣៧	គណៈកម្មាធិការកម្រិតគណៈគ្រប់គ្រង	របាយការណ៍លំហូរសាច់ប្រាក់	
៣៨	អតិថិជន អេ អឹម ខេ	កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	
៤៨	អេ អឹម ខេ - របាយការណ៍ក្របខ័ណ្ឌការងារ	១២៣	ពានរង្វាន់ និងការទទួលស្គាល់
	គណៈកម្មាធិការការងារសង្គម	១២៥	ទំនាក់ទំនងយើង



ទស្សនវិស័យ

ទស្សនវិស័យរយៈពេលវែងរបស់ អេ អឹម ខេ គឺដើម្បីសង្គមកម្ពុជា ដែលប្រជាពលរដ្ឋទាំងឡាយមានឱកាសគ្រប់គ្រាន់ និងស្មើភាពគ្នាក្នុងសកម្មភាព សេដ្ឋកិច្ច និងសង្គមដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ ហើយអាចជួយជាវិភាគទានដ៏មានប្រយោជន៍ចំពោះការអភិវឌ្ឍន៍ប្រទេសជាតិ។

ជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើនក្នុង គោលបំណងជួយធ្វើឲ្យប្រសើរឡើងនូវជីវភាព រស់នៅរបស់ពួកគេ តាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ សមស្រប និងប៊ិកថេរ។

បេសកកម្ម

គោលការណ៍ណែនាំ

- អេ អឹម ខេ នឹងផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់ប្រជាជនក្រីក្រនៅក្នុង ប្រទេសកម្ពុជា ដែលមានវិន័យហិរញ្ញវត្ថុរឹងមាំនៅគ្រប់កម្រិត។
- អេ អឹម ខេ ប្តេជ្ញាបើកទូលាយ និងឲ្យមានតម្លាភាពនូវគ្រប់ផ្នែក ទាំងអស់នៃការគ្រប់គ្រង និងប្រតិបត្តិការ។
- អេ អឹម ខេ ប្តេជ្ញាអភិវឌ្ឍជំនាញការងារសេវាកម្ម និងប្រកាន់ខ្ជាប់នូវ អត្តចរិត និងស្តង់ដារដើម្បីធានាឲ្យបាននូវការប្រើសង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយរួមទាំងការការពារអតិថិជន។
- អេ អឹម ខេ គឺជាគ្រឹះស្ថានឱ្យនិស្សិតដែលមានការផ្លាស់ប្តូរ និងការចែករំលែកនូវព័ត៌មានដ៏សមស្រប ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍបុគ្គលិក ការបណ្តុះបណ្តាល ព្រមទាំង ចូលរួមចំណែកក្នុងការកែលម្អគោលការណ៍ និងប្រព័ន្ធ។

ក្រុមអនុវត្តន៍របស់ អេ អឹម ខេ នៅក្នុងកិច្ចការពារអតិថិជន

ការរួមបញ្ចូល៖

យើងនឹងផ្តល់ផលិតផល និងសេវាកម្មរបស់ អេ អឹម ខេ ដល់ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋ ដែលគេមិនសូវយកចិត្តទុកដាក់ឲ្យបានច្រើនបំផុត។

ការជៀសវាងពីបំណុលវិណ្ណក៖

យើងនឹងផ្តល់កម្ចីដល់អតិថិជនទៅតាមលទ្ធភាព នៃការបង់សងត្រឡប់របស់អតិថិជន និងស្វែងរកមធ្យោបាយដើម្បីជៀសវាងបំណុលវិណ្ណកតាមដែលអាចធ្វើទៅបាន។

ការកំណត់តម្លៃដែលមានតម្លាភាព៖

យើងនឹងផ្តល់ព័ត៌មានទៅឲ្យអតិថិជនពីគោលការណ៍ តម្លៃ និងកាតព្វកិច្ចព្រមទាំងធានាឲ្យមានតម្លាភាពក្នុងការកំណត់តម្លៃផលិតផល និងប្រតិបត្តិការ។

ក្រុមសីលធម៌បុគ្គលិក៖

យើងនឹងធានាឲ្យមាននូវឥរិយាបថប្រកបដោយក្រុមសីលធម៌ខ្ពស់និងការគោរពចំពោះ អតិថិជនពីសំណាក់បុគ្គលិកគ្រប់ជាន់ថ្នាក់។

សេរីភាពនៃការជ្រើសរើស (ផលិតផល និងសេវាកម្ម)៖

យើងនឹងសម្របសម្រួលព្រមទាំងលើកកម្ពស់សេរីភាព ក្នុងការជ្រើសរើសចំពោះអតិថិជនទាំងអស់។

ការអនុវត្តន៍សមស្របក្នុងការទារបំណុល៖

អនុវត្តន៍ក្នុងការទារបំណុល នឹងប្រព្រឹត្តទៅដោយសមស្រប និង ការសហការដោយពុំមានការរំលោភបំពានព្រមទាំងការគំរាមកំហែង។

យន្តការឆ្លើយតបចំពោះមតិយោបល់៖

យើងនឹងផ្តល់នូវយន្តការសមស្របនិងងាយស្រួលដល់អតិថិជនដើម្បីផ្តល់មតិយោបល់ និងដំណោះស្រាយ។

ព័ត៌មានឯកជនរបស់អតិថិជន៖

ព័ត៌មានឯកជនរបស់អតិថិជន នឹងតែងតែត្រូវបានគោរពជានិច្ចកាល លើកលែងតែមានតម្រូវការផ្នែកច្បាប់។

ក្រុមអនុវត្តន៍ទាំងនេះត្រូវបានបញ្ចូលនៅក្នុងគោលនយោបាយ និងនីតិវិធីប្រតិបត្តិការរបស់ អេ អឹម ខេ និងត្រូវបានត្រួតពិនិត្យតាមរយៈសវនកម្មផ្ទៃក្នុង អេ អឹម ខេ ព្រមទាំងតាមរយៈមុខងារគណៈកម្មាធិការការងារសង្គម។

វិវឌ្ឍន៍សំខាន់ៗ

បរិយាយ	២០០៥	២០១០	២០១៥	២០១៧
ចំនួនការិយាល័យ	៥	២២	១៤៦	១៥០
ចំនួនភូមិ	៩១២	៨.០៣២	១២.៣៩៤	១២.៥៦០
ចំនួនភូមិប្រតិបត្តិការសរុប ទូទាំងប្រទេស	៧%	៥៧%	៨៨%	៨៩%
ចំនួនបុគ្គលិកសរុប	១០៨	៨៤៤	២.១២៦	២.៤៩៤
ចំនួនអតិថិជនសកម្មសរុប	៧៣.៩៤៦	២៥១.៦៣៦	៤៩៩.៦៩១	៦៨៣.៣៥៤
ចំនួនគណនីកម្ចីសកម្មសរុប	៧៣.០៧៣	២៥០.៩៣០	៣៣៥.៨៣៧	៣៤៤.៧៥៤
សមតុល្យប្រាក់កម្ចី (ដុល្លារអាមេរិក)	\$១០.១៧៤.៨៥៩	\$៣១.៧១៥.៥៧៨	\$១២៨.៣១៨.៦៦៨	\$២០៧.២៨០.២៨២
ចំនួនអតិថិជនសន្សំសកម្ម	០	៤.៥៧៨	១៦៣.៨៥៦	៥៧៥.៤៧១
សមតុល្យប្រាក់សន្សំសរុប (ដុល្លារអាមេរិក)	\$០	\$១.៩២៩.៦៩១	\$៦៦.៩៤២.៨៧២	\$១២១.៦២២.៥៥៨
ចំនួនម៉ាស៊ីនដក និងដាក់ប្រាក់ ដោយស្វ័យប្រវត្តិ (ATM/CDM)	០	០	៥៤	៦១
ចំនួនធានារ៉ាប់រងខ្នាតតូចសកម្ម	០	០	១២៧.០៥៧	២៨៤.៩៥៧
ប្រាក់ចំណេញសុទ្ធ (ក្រោយបង់ពន្ធ ដុល្លារអាមេរិក)	\$ ១៣.៩៨០	\$ ៩៣៥.២៣៩	\$៥.០១៦.១៧៤	\$៥.២៧៧.៨៦៦
អនុបាតភាពគ្រប់គ្រាន់ផ្ទាល់ លើប្រតិបត្តិការ (O/S)	១០៣,៤%	១១៣,១%	១១៩,៦%	១១៤,៨%

បរិយាយ	២០០៥	២០១០	២០១៥	២០១៧
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យម ភាគរយសកម្ម (RoA)	០,៥%	២,៣%	៣,៧%	២,៣%
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគមូលធន (RoE)	០,៦%	៧,៦%	១៩,២%	១៣,៩%
ទិន្នផលលើប្រាក់កម្ចី	៣៦,០%	៣៥,៣%	៣៣,៩%	២៩,២%
អនុបាតថ្លៃដើមប្រតិបត្តិការ	៣៦,៩%	២១,៥%	១៩,៥%	១៦,៤%
អនុបាតថ្លៃដើមប្រាក់បំណុល ជាមធ្យម	១២,៦%	១០,៦%	៩,៤%	៧,៨%
អនុបាតបំណុលធៀបមូលធន	០,៣	២,១	៤,៣	៤,៥
ប្រាក់កម្ចីមានហានិភ័យ ៣០ថ្ងៃ	០,០៥%	១,៥៧%	០,៤១%	១,៤៨%
អនុបាតប្រាក់កម្ចីលុបចេញពីបញ្ជី	០,៩៥%	១,១៤%	០,៤២%	០,៩៤%
ភាគរយនៃកម្ចីក្រោម ៥០០ ដុល្លារអាមេរិក	៩៩,០%	៩៨,៥%	៨៨,១%	៣៦,៩%
មធ្យមប្រាក់កម្ចី ក្នុងអតិថិជនម្នាក់ (ដុល្លារអាមេរិក)	\$ ៦៨	\$ ១២៤	\$ ៣៧៧	\$ ៥៩៦
មធ្យមប្រាក់សន្សំ ក្នុងមួយគណនី សន្សំ (ដុល្លារអាមេរិក)	\$ ៦	\$ ៣០៦	\$ ៣៩៦	\$ ២០៥
ភាគរយនៃអតិថិជនកម្ចីជាស្រ្តី	៨៦,០%	៨៦,០%	៨២,១%	៨១,៥%
ភាគរយនៃអតិថិជនកម្ចីដែល នៅជនបទ	៩០,០%	៩២,០%	៩២,៥%	៩៦,៧%
អត្រាចាកចេញរបស់អតិថិជនកម្ចី	១៥%	២៣%	២៤%	២៦%

១០០%

អេ អឹម ខេ មានប្រតិបត្តិការ
នៅគ្រប់ស្រុកទាំងអស់
នៅទូទាំងប្រទេស



វិសាលភាពប្រតិបត្តិការ
ក្នុងភូមិចំនួន
១២.៥៦០

៨៩%
នៃចំនួនភូមិ
ទាំងអស់ក្នុងប្រទេស

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេផ្នែកចំនួនអតិថិជន

ចំនួន
ការយល់យសាខា
៣៤

ចំនួន
ការយល់យអនុសាខា
១១៦



៣៤៤.៧៥៤
ចំនួនគណនីអតិថិជនកម្ចីសកម្ម



៥៧៥.៤៧១
ចំនួនអតិថិជនសន្សំសកម្ម





២៨៤.៩៥៧
ចំនួនអតិថិជនធានារ៉ាប់រងខ្នាតតូច

សមិទ្ធផលសំខាន់ៗ របៀបៈពេល ៥ឆ្នាំ



ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគទ្រព្យសកម្ម (ROA)



សមិទ្ធផល សំខាន់ៗ របៀប: ពេលប្រាំឆ្នាំ

បរិយាយ

២០១៣

២០១៤

២០១៥

២០១៦

២០១៧

I- សមិទ្ធផលសំខាន់ៗ ផ្នែកប្រតិបត្តិការ

ចំនួនសាខា	២៧	២៨	៣១	៣៣	៣៤
ចំនួនអនុសាខា	១០១	១១១	១១៥	១១៨	១១៦
ចំនួនភូមិ	១១.៣៥៨	១២.០៧៥	១២.៣៩៤	១២.៥១៣	១២.៥៦០
. ចំនួនភូមិប្រតិបត្តិការសរុបទូទាំងប្រទេស	៨១%	៨៦%	៨៨%	៨៩%	៨៩%
ចំនួនបុគ្គលិកសរុប	១.៤៤៤	១.៧៤០	២.១២៦	២.៣៤៩	២.៤៩៤
. មន្ត្រីគណនេយ្យបន្តបន្ទាប់	៤៨%	៤៦%	៤១%	៣៩%	៣៨%
ចំនួនអតិថិជនសកម្មសរុប	៣៨៥.២៩៩	៤៣១.៤៧៥	៤៨១.៨៩០	៦១៦.២៧១	៦៨៣.៣៥៤
ចំនួនគណនីកម្ចីសកម្មសរុប	៣៣០.៦៣៤	៣៣៦.៥៧៣	៣៣៥.៨៣៧	៣៤៥.១២៦	៣៤៤.៧៥៤
. គណនីកម្ចីក្រុម	៩០%	៨៦%	៨១%	៧៩%	៧៦%
. គណនីកម្ចីឯកត្តជន	១០%	១៤%	១៩%	២១%	២៤%
សមតុល្យប្រាក់កម្ចី (ដុល្លារអាមេរិក)	\$៧៩.៣០៨.៨០៩	\$៩៦.៣៣៣.៦០៣	\$១២៨.៣១៨.៦៦៨	\$១៥១.១៤៦.៦៩៨	\$២០៧.២៨០.២៨២
. កម្ចីក្រុម	៧៥%	៦៥%	៦៥%	៦២%	៦០%
. កម្ចីឯកត្តជន	២៥%	៣៥%	៣៥%	៣៨%	៤០%
ចំនួនគណនីកម្ចីសកម្ម ធៀបមធ្យមភាគមន្ត្រីគណនេយ្យ	៤៨៣	៤៣៧	៤០៩	៣៧២	៣៦០

បរិយាយ

	២០១៣	២០១៤	២០១៥	២០១៦	២០១៧
សមតុល្យប្រាក់កម្ចី ធៀបមធ្យមភាគមន្ត្រីឥណទាន (ដុល្លារអាមេរិក)	\$១១៤.៣៤៦	\$១២២.៥៩៨	\$១៥៤.៣៧២	\$១៦១.០០៨	\$២១៤.១៣១
ចំនួនអតិថិជនសន្សំ និងជាអតិថិជនកម្ចី	១០.៥៤៩	១៤.៨៩៩	១៧.៨០៣	២៨.៦៣៣	២៣៦.៨៧១
ចំនួនអតិថិជនសន្សំសកម្ម	៦៥.២១៤	១០៩.៨០១	១៦៣.៨៥៦	២៧១.០៧៧	៥៧៥.៤៧១
សមតុល្យប្រាក់សន្សំសរុប (ដុល្លារអាមេរិក)	\$២០.១៣៩.៨៧៩	\$៤១.០៨១.០៨២	\$៦៦.៩៤២.៨៧២	\$៩០.៦៧១.៩៧២	\$១២១.៦២២.៥៥៨
ចំនួនម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATM/CDM)	-	២០	៥៤	៥៨	៦១
ចំនួនធានារ៉ាប់រងខ្នាតតូចសកម្ម	-	៩.៨៨៦	១២៧.០៥៧	១៩៥.៨០៥	២៨៦.៨៧២

II- សមិទ្ធផលសំខាន់ៗ ផ្នែកហិរញ្ញវត្ថុ

ប្រាក់ចំណេញសុទ្ធ (ក្រោយបង់ពន្ធ ដុល្លារអាមេរិក)	\$៣.៣០៩.១១៥	\$៤.០០៣.៣៣៩	\$៥.០១៦.១៧៤	\$ ៦.៦៣២.៣៤១	\$៥.២៧៧.៨៦៦
អនុបាតភាពគ្រប់គ្រាន់ផ្ទាល់លើប្រតិបត្តិការ (OSS)	១១៩,៤%	១១៩,៩%	១១៩,៦%	១១៩,៤%	១១៤,៨%
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគទ្រព្យសកម្ម (RoA)	៣,៦%	៣,៦%	៣,៧%	៣,៦%	២,៣%
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគមូលធន (RoE)	១៨,០%	១៨,៣%	១៩,២%	២០,៩%	១៣,៩%
ទិន្នផលលើប្រាក់កម្ចី	៣៥,០%	៣៣,៨%	៣៣,៩%	៣៣,៨%	២៩,២%
អនុបាតថ្លៃដើមប្រតិបត្តិការ	១៨,៧%	១៨,៧%	១៩,៥%	១៨,៤%	១៦,៤%

សមិទ្ធផល សំខាន់ៗ របស់ពេលប្រាំឆ្នាំ

បរិយាយ	២០១៣	២០១៤	២០១៥	២០១៦	២០១៧
អនុបាតថ្លៃដើមប្រាក់បំណុលជាមធ្យម	១០,៤%	៩,៩%	៩,៤%	៩,៥%	៧,៨%
អនុបាតបំណុលធៀបមូលធន	៣,៤	៣,៧	៤,៣	៤,៨	៤,៥
ប្រាក់កម្ចីមានហានិភ័យ ៣០ថ្ងៃ	០,១៦%	០,១៥%	០,៤១%	១,២៤%	១,៤៨%
អនុបាតប្រាក់កម្ចីលុបចេញពីបញ្ជី	០,៤១%	០,៣៩%	០,៤២%	០,៥៧%	០,៩៤%

III- សមិទ្ធផលសំខាន់ៗ ផ្នែកសង្គម

សមិទ្ធផលសំខាន់ៗ ផ្នែកសង្គម

ទំហំប្រាក់កម្ចីជាមធ្យម ធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិ (កម្ចីបានបញ្ចេញ)	៣៥,០%	៣៨,៧%	៤៧,០%	៥៤,៦%	៧៤,៧%
ភាគរយនៃប្រាក់កម្ចី ≤៥០០ដុល្លារអាមេរិក	៩៤,២%	៩២,៤%	៨៨,១%	៨៤,៦%	៣៦,៩%
មធ្យមប្រាក់កម្ចី ក្នុងអតិថិជនម្នាក់ (ដុល្លារអាមេរិក)	\$ ២៣៧	\$ ២៨២	\$ ៣៧៧	\$ ៤៣៣	\$៥៩៦
. អតិថិជនកម្ចីក្រុម	\$ ២០១	\$ ២១៧	\$ ៣០៤	\$ ៣៤៤	\$៤៧០
. អតិថិជនកម្ចីឯកត្តជន	\$ ៥៨៩	\$ ៧០២	\$ ៧១៨	\$ ៧៧៤	\$១.០០៥
មធ្យមកម្ចីបានបញ្ចេញ (ដុល្លារអាមេរិក)	\$ ៣០៧	\$ ៣៦៨	\$ ៤៧៥	\$ ៥៥២	\$៧៥៥
. អតិថិជនកម្ចីក្រុម	\$ ២៥៦	\$ ២៨៣	\$ ៣៦៧	\$ ៤១៨	\$៥៧០
. អតិថិជនកម្ចីឯកត្តជន	\$ ៧៣៥	\$ ៨៨០	\$ ៩៤៥	\$ ១.០៤៦	\$១.៣៤២

បរិយាយ

២០១៣

២០១៤

២០១៥

២០១៦

២០១៧

សមិទ្ធផលសំខាន់ៗ ផ្នែកប្រាក់សន្សំ

មធ្យមសមតុល្យប្រាក់សន្សំ ធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិ	៣២,៦%	៣៧,៧%	៣៩,២%	៣២,០%	២០,៣%
ភាគរយនៃចំនួនអតិថិជនសន្សំ មានសមតុល្យ <៣០០ដុល្លារអាមេរិក	៩៣,៨%	៩១,៦%	៩២,១%	៩៤,០%	៩៦,៧%
មធ្យមប្រាក់សន្សំ ក្នុងមួយគណនីសន្សំ (ដុល្លារអាមេរិក)	\$ ២៨៧	\$ ៣៥៨	\$ ៣៩៦	\$ ៣២៣	\$២០៥

សមិទ្ធផលសំខាន់ៗ ផ្នែកផ្ទេរប្រាក់

ចំនួនប្រតិបត្តិការផ្ទេរប្រាក់រហូតដល់ <៣០០ដុល្លារអាមេរិក	៨៤.៣៦៧	១៤៥.៦០១	៥៦៩.៨០២	៧៣៦.២១៧	៧១៣.០៨៥
មធ្យមសមតុល្យផ្ទេរប្រាក់ ធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិ	៥១,៧%	៤៨,៨%	៣១,១%	២៧,៨%	២៨,៨%

សមិទ្ធផលសំខាន់ៗ ផ្នែកសង្គមផ្សេងៗទៀត

ភាគរយនៃអតិថិជនកម្ចីជាស្រ្តី	៨៥,៣%	៨៣,២%	៨២,១%	៨១,៥%	៨១,៥%
ភាគរយនៃអតិថិជនកម្ចីនៅជនបទ	៩៧,០%	៩៧,០%	៩២,៥%	៩៦,៧%	៩៦,៧%
អត្រាចាកចេញរបស់អតិថិជនកម្ចី	២៣%	២៤%	២៤%	២៣%	២៦%
ការពង្រីកវិសាលភាព៖ អតិថិជនថ្មី (<១ឆ្នាំ)					
• ភាគរយចំនួនអតិថិជនថ្មីក្រោមខ្សែបន្ទាត់នៃភាពក្រីក្រធៀបនឹងចំណីអាហារ (ការប៉ាន់ស្មាន)	៤៨%	៤២%	៤២%	N/A	N/A
• ភាគរយចំនួនអតិថិជនថ្មីដែលក្រីក្រធៀបនឹងអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (យោងតាមអត្តសញ្ញាណកម្មក្រីក្រប្រភេទទី១ និង២)	៣៧%	៣៧%	៣៤%	២៩%	២៣%
• ចំនួនអតិថិជនថ្មីដែលក្រីក្រធៀបនឹងអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (យោងតាមអត្តសញ្ញាណកម្មក្រីក្រប្រភេទទី១ និង២)	៣៣.៥១០	៣១.៣៧៨	២៣.៨០២	២៩.៩៨៨	២០.០៣១

ប្រវត្តិ អេ អឹម ខេ



១៩៩០

ការចាប់កំណើតរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក៏អិលស៊ី វិភូមកពីការធ្វើអន្តរាគមន៍ ឥណទានខ្នាតតូចរបស់អង្គការ Concern Worldwide នៅក្នុងទសវត្សរ៍ ឆ្នាំ១៩៩០។ ដោយសារប្រតិបត្តិការ មានការរីកចម្រើនក្នុងឆ្នាំ២០០២ អង្គការ Concern បានបង្កើតក្រុមហ៊ុន មីក្រូហិរញ្ញវត្ថុដាច់ដោយឡែក ដែលបានប្រែក្លាយទៅជា អេ អឹម ខេ។ នៅត្រឹម ឆ្នាំ២០០៣ អេ អឹម ខេ បានធ្វើប្រតិបត្តិការដោយឯករាជ្យពី អង្គការ Concern ហើយបន្ទាប់មកទទួលបានអាជ្ញាប័ណ្ណ ពីធនាគារជាតិនៃកម្ពុជានៅ ឆ្នាំ២០០៤។



២០០៥

នៅ ឆ្នាំ២០០៥ អេ អឹម ខេ ទទួលបាន ប្រាក់ចំណេញពីប្រតិបត្តិការដំបូងរបស់ខ្លួន និង ទទួលបានប្រាក់កម្ចីប្រកបខាងក្រៅ ព្រមទាំង បង្កើតយន្តការគ្រប់គ្រងការងារសង្គមផងដែរ។ នៅឆ្នាំបន្តបន្ទាប់ អេ អឹម ខេ បានរីកចម្រើនយ៉ាង ឆាប់រហ័សចំពោះសេវាប្រាក់កម្ចីដ៏សំខាន់ និងបាន ពង្រីកសាខាប្រតិបត្តិការនៅទូទាំងប្រទេស។



២០១០

នៅ ឆ្នាំ២០១០ កំណែទម្រង់ជាយុទ្ធសាស្ត្រ ត្រូវបានចាប់ផ្តើមអនុវត្ត ដោយធ្វើការផ្លាស់ប្តូរ អេ អឹម ខេ ពីការផ្តល់ប្រាក់កម្ចី តែមួយមុខ នៅតាមជនបទ ទៅជាអ្នកផ្តល់សេវាមីក្រូហិរញ្ញវត្ថុ ដ៏សម្បូរបែប។ យុទ្ធសាស្ត្រនេះត្រូវបានត្រួតត្រាយ ពីតម្រូវការក្នុងការផ្តល់សេវាមីក្រូហិរញ្ញវត្ថុច្រើន ប្រភេទទៅដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងគោលបំណង ធ្វើឲ្យជីវភាពរបស់ពួកគេប្រសើរឡើង។



២០១១ - ២០១២

ការផ្តល់អាជ្ញាប័ណ្ណទទួលបានប្រាក់បញ្ញើពីសាធារណជន (MDI License) ក្នុងឆ្នាំ២០១០ បានដើរតួនាទីយ៉ាងសំខាន់ចំពោះ ដំណើរការនេះ និងបានជំរុញឲ្យ អេ អឹម ខេ ផ្តល់នូវផលិតផល និងសេវាកម្មជាច្រើនទៀត។ ត្រឹមពាក់កណ្តាលឆ្នាំ២០១១ សេវា ប្រាក់សន្សំ បានដាក់ឲ្យដំណើរការនៅគ្រប់សាខាទូទាំងប្រទេស ជាមួយនឹងសេវាផ្ទេរប្រាក់ក្នុងស្រុក ដែលបានដាក់ឲ្យដំណើរការ ផងដែរនៅ ខែកក្កដា ឆ្នាំ២០១១ នេះ។ សេវាកម្មទាំងពីរនេះ ត្រូវបានពង្រីកទៅគ្រប់ការិយាល័យសាខា និងអនុសាខាទាំង ១១៣ របស់ អេ អឹម ខេ អំឡុងឆ្នាំ២០១២។ អេ អឹម ខេ ក៏បាន ចាប់ផ្តើមដាក់សាកល្បងរយៈពេលមួយឆ្នាំ ពីសេវាធនាគារចល័ត ពីឆ្នាំ២០១១ ដល់ ឆ្នាំ២០១២។



២០១៣

ក្នុងឆ្នាំ ២០១៣ អេ អឹម ខេ ក៏បានដាក់ឲ្យដំណើរការម៉ាស៊ីន ដកប្រាក់ និងដាក់ប្រាក់ ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាបណ្តាញប្រតិបត្តិការបន្ថែម ចំពោះអតិថិជន របស់ខ្លួន ដើម្បីឲ្យកាន់តែមានភាពងាយស្រួល និងប្រសើរឡើងក្នុងការប្រើប្រាស់សេវា ប្រាក់សន្សំរបស់ខ្លួនផងដែរ។ នៅឆ្នាំបន្ទាប់មកទៀត ២០១៤ អេ អឹម ខេ បានសហការ ជាមួយក្រុមហ៊ុនធានារ៉ាប់រង លើសុខភាព និងគ្រោះថ្នាក់ហូរតេ ដើម្បីផ្តល់ជូនសេវា ធានារ៉ាប់រងលើសុខភាព និងគ្រោះថ្នាក់ដល់អតិថិជនកម្ចីរបស់ខ្លួន។ រហូតមកដល់ឆ្នាំ ២០១៥ អេ អឹម ខេ បានចាប់ផ្តើមដំណើរការនូវគណនីកូនឆ្លាតជាផ្លូវការ ហើយ គណនីនេះផងដែរនឹងអាចជួយដល់អតិថិជនរបស់ខ្លួនយកប្រាក់មកដាក់សន្សំសម្រាប់ អនាគតកូនរបស់ពួកគេ ដើម្បីធានាឲ្យបានថាទោះបីជាអតិថិជន មានបញ្ហាអ្វីមួយដែល បានកើតឡើងដោយមិនបានដឹងមុនក៏កូនរបស់ពួកគេនៅតែអាចសម្រេចត្រូវបាន។



២០១៦

អេ អឹម ខេ ទទួលបានការទទួលស្គាល់ជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលអនុវត្តយ៉ាង ពេញលេញនូវគោលការណ៍ការពារអតិជនពី SMART CAMPAIGN ដែលជាអង្គការអន្តរជាតិ ជំរុញឲ្យមានការអនុវត្តពេញលេញពីគោលការណ៍ ការពារអតិថិជនទាំងប្រាំពីរ នៅទូទាំង សកលលោក នៅឆ្នាំ ២០១៦។ នៅក្នុងពេល ជាមួយគ្នានោះដែរ អេ អឹម ខេ ក៏បានដាក់ឲ្យ ដំណើរការសេវា Fast Service ជាមួយ ធនាគារជាតិនៃកម្ពុជាផងដែរ។



២០១៧


គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក៏អិលស៊ី រក្សាបានចំនួនអតិថិជន កម្ចីសកម្មសរុបចំនួន ៣៤៤.៧៥៤ នាក់ ជាមួយនឹងផលប៉ុន្តែប្រាក់កម្ចីជាង ២០៧,២៨ លានដុល្លារអាមេរិក។ ចំនួនអតិថិជនសន្សំសកម្ម បានកើនឡើងរហូតដល់ ៥៧៥,៤៧១ នាក់ ជាមួយនឹងសមតុល្យប្រាក់សន្សំចំនួន ១២១,៦២ លានដុល្លារអាមេរិក។ អេ អឹម ខេ ក៏បានផ្តល់សេវាធានារ៉ាប់រងខ្នាតតូច លើសុខភាព និងគ្រោះថ្នាក់ ដល់អតិថិជនចំនួន ២៨៤.៩៥៧ នាក់ ទូទាំងប្រទេស ដើម្បីជួយដោះស្រាយនៅពេលជួបវិបត្តិហិរញ្ញវត្ថុ។ អេ អឹម ខេ មានប្រតិបត្តិការ នៅក្នុងភូមិចំនួន ១២.៥៦០។ វិសាលភាពប្រតិបត្តិការនេះ គ្របដណ្តប់៨៩% នៃចំនួនភូមិសរុបនៅទូទាំងប្រទេស។ បន្ថែមលើសពីនេះទៀត អេ អឹម ខេ មានការិយាល័យសរុបចំនួន ១៥០ កន្លែង ក្នុងនោះមានបុគ្គលិកដែលមានបទពិសោធន៍ចំនួន ២.៤៩៤នាក់ មានម៉ាស៊ីនដក/ដាក់ប្រាក់ដោយស្វ័យប្រវត្តិ ចំនួន ៦១៩៧៧ ព្រមទាំងភ្នាក់ងារ ចំនួនជាង ៣.០០០កន្លែង នៅទូទាំង ២៥ ខេត្ត-រាជធានី។

អេ អឹម ខេ

នៅជិតបង្គើយ



**របាយការណ៍
ប្រធានក្រុម
ប្រឹក្សាភិបាល**



លោក TANMAY CHETAN
ប្រធានក្រុមប្រឹក្សាភិបាល

ទោះបីជាឆ្នាំនេះយើងមានការលំបាកបន្តិចមែន ខ្ញុំមានសេចក្តីសោមនស្សក្រោយផ្តល់ជូននូវរបាយការណ៍ពី អេ អិម ខេ ដែលនៅតែបន្តទទួលបានជោគជ័យ លើចំនួនអតិថិជន ដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន តាមរយៈផលិតផលសេវាហិរញ្ញវត្ថុសមស្រប ដែលបានឆ្លើយតបទៅនឹងតម្រូវការអតិថិជនយ៉ាងមានប្រសិទ្ធភាព។ ខណៈដែលការរីកចម្រើនសេដ្ឋកិច្ចជាមួយក្នុងកម្រិតខ្ពស់¹ ជាមួយនិងកំណើនផលិតក្នុងស្រុក (GDP) ចំនួន ៦,៩% និងអតិផរណាចំនួន ២,៧% ដែលជាសញ្ញាណបានបញ្ជាក់យ៉ាងច្បាស់ពីការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារឥណទាន ដែលកាលពី២ឆ្នាំមុន មានកំណើនតិចតួច ត្រឹមតែ ២០១៥: ៦៣%, ២០១៦: ៦៩,៧%។² ផលប៉ះពាល់នេះត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហើយកម្រិតនៃការធ្លាក់ចុះនៃឥណទាន ដែលកំពុងតែរីកលូតលាស់មកដល់បច្ចុប្បន្ននេះក៏បានកើតឡើងហើយដែរ។

នៅខែមីនា ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជាបានដាក់ពិដានអត្រាការប្រាក់លើវិស័យមីក្រូហិរញ្ញវត្ថុ បន្ទាប់ពីមានការព្រួយបារម្ភថា ការប្រកួតប្រជែងខ្លាំង និងប្រាក់ចំណេញខ្ពស់ នៅក្នុងការប្រកួតប្រជែងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលនាំឲ្យមានការកាត់បន្ថយតម្លៃសម្រាប់អតិថិជន។

ដោយសារលទ្ធផលនៃការទម្លាក់អត្រាការប្រាក់នៅលើទីផ្សារ និងការផ្លាស់ប្តូរនៅបទបញ្ញត្តិភ្លាមៗ ធ្វើឲ្យ អេ អិម ខេ បាន កែប្រែយុទ្ធសាស្ត្ររយៈពេលខ្លីមួយចំនួនឡើងវិញផងដែរ។ ខណៈពេលដែលផែនការរយៈពេលវែងរបស់ខ្លួនក៏បានកំណត់រួចហើយទៅលើការកែប្រែអត្រាការប្រាក់នេះ ដោយយើងនឹងបង្កើនប្រសិទ្ធភាពទៅលើការប្រើប្រាស់បច្ចេកវិទ្យាឲ្យបានកាន់តែច្រើនឡើង ដោយនៅតែរក្សាកម្រិតប្រាក់ចំណេញគួរជាទីពេញចិត្ត។ ការសន្មត់នេះបាន

¹ Data from the World Bank
² Private credit/GDP estimates from the International Monetary Fund

កែតម្រូវសម្រាប់ឆ្នាំ ២០១៧ ស្របពេលដែលបទបញ្ញត្តិថ្មីៗ តម្រូវឲ្យបញ្ជូនអត្រាការប្រាក់ចាប់ពី ខែមេសា ឆ្នាំ២០១៧។

ថ្វីបើបញ្ហាប្រឈមខាងលើបានកើតឡើងរួចហើយក្តី ក៏ អេ អឹម ខេ បានទទួលជោគជ័យលើទិដ្ឋភាពភាគច្រើនបំផុត នៃប្រតិបត្តិការរបស់ខ្លួន។ យើងក៏មានការកើនឡើងយ៉ាងខ្លាំង លើចំនួនគណនីសន្សំ និងធានារ៉ាប់រង (ចំនួនគោលនយោបាយ ដែលបានលក់) គឺ ១១៤% និង ៥៦% ស្របពេលជាមួយ គ្នានេះដែរ ផលបំពេញប្រាក់កម្ចី និងអាជីវកម្មសេវាទូទាត់ផ្សេងៗ ក៏មានការកើនឡើង ៣៧,៥% និង ៨៧% ផងដែរ។

សមិទ្ធផលសំខាន់មួយក្នុងចំណោមសមិទ្ធផលសំខាន់ៗ ប្រចាំឆ្នាំជាច្រើន គឺការពង្រីកអាជីវកម្មសេវាធានារ៉ាប់រង ខ្នាតតូចដែលទទួលបានភាពជោគជ័យ ក្នុងនោះដែរផលិត ផលធានារ៉ាប់រងសុខភាពបានកើនឡើងរហូតដល់ ៨៣% នៃអតិថិជនកម្ចី។ យើងបានទទួលការអនុម័តបទបញ្ញត្តិ ពីការផ្តួចផ្តើមរួមគ្នាលើធានារ៉ាប់រងខ្នាតតូចអំឡុងឆ្នាំនេះ ដែល អនុញ្ញាតឲ្យមានកិច្ចសហការរបស់យើងជាមួយក្រុមហ៊ុន ធានារ៉ាប់រងរហូតបានយ៉ាងពេញលេញ។ ការងារបន្ថែមលើ ផលិតផលធានារ៉ាប់រងកំពុងត្រូវបានអនុវត្តយ៉ាងល្អ ហើយ យើងរំពឹងថា នឹងពង្រីកការផ្តល់ជូនសេវាធានារ៉ាប់រងជាច្រើន ផ្សេងទៀតនាឆ្នាំខាងមុខ។

កាលពីប្រាំឆ្នាំមុន អេ អឹម ខេ បានធ្វើការសម្រេចចិត្ត ពង្រីកផលិតផលរបស់ខ្លួនដែលលើសពីឥណទាន។ ការរៀនសូត្រ និងការវិនិយោគជាច្រើនបានកើតមានឡើង នៅពេលដែលយើងបានដាក់ឲ្យប្រើប្រាស់សេវាប្រាក់ សន្សំ សេវាផ្ទេរប្រាក់ និងសេវាធានារ៉ាប់រង។ បញ្ហាប្រឈម មួយក្នុងចំណោមបញ្ហាប្រឈមធំៗ ក្នុងដំណាក់កាលនោះ គឺដើម្បីធានាថាប្រព័ន្ធព័ត៌មានវិទ្យា អាចឆ្លើយតបទៅនឹងការ ប្រែប្រួលនៃគំរូអាជីវកម្មរបស់យើងផងដែរ។ ជាផ្នែកមួយ នៃបំណងប្រាថ្នារបស់អាជីវកម្ម យើងក៏បានសម្រេចចិត្ត កាលពីឆ្នាំមុនដើម្បីអភិវឌ្ឍលើប្រព័ន្ធធានាភារស្នូលថ្មីរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ឲ្យមានភាពល្អប្រសើរ ជាងមុន ដែលយើងគ្រោងថានឹងបញ្ចប់នៅក្នុងឆ្នាំ២០១៨។ ប្រព័ន្ធថ្មីនេះនឹងផ្តល់លទ្ធភាពបន្ថែមដល់អតិថិជន អេ អឹម ខេ ទទួលបានបទពិសោធន៍នៅតាមភ្នាក់ងារក្នុង ការប្រើប្រាស់សេវាហិរញ្ញវត្ថុបានល្អ និងរហ័សជាងមុន ក៏ដូចជាពង្រឹងបន្ថែមនូវសមត្ថភាពនៃការប្រើប្រាស់ប្រព័ន្ធ ធានាភារអនុញ្ញាតផងដែរ។ យើងមានក្តីរំភើបចិត្តជា ខ្លាំងសម្រាប់ការផ្លាស់ប្តូរនេះហើយរាល់ផលិតផលថ្មី និង សមត្ថភាពនៃការវិភាគក៏នឹងត្រូវផ្តល់ជូនតាមរយៈប្រព័ន្ធ ថ្មីនេះដែរ។

ជានិច្ចជាកាល ខ្ញុំសូមថ្លែងអំណរគុណដល់លោក ប្រធាននាយកប្រតិបត្តិ គា បូរាណ និងថ្នាក់ដឹកនាំ អេ អឹម ខេ ទាំងអស់ដែលបានខិតខំប្រឹងប្រែងធ្វើការងារក្នុងឆ្នាំដ៏លំបាក មួយនេះ។ ខ្ញុំសូមកោតសរសើរចំពោះ ភាគខុនីក ក្រុមប្រឹក្សា ភិបាល បុគ្គលិក និងគណៈគ្រប់គ្រង អេ អឹម ខេ ទាំងអស់ ដែលនៅតែផ្តោតការយកចិត្តទុកដាក់លើការផ្លាស់ប្តូរ យ៉ាងឆាប់រហ័សលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ជាចុងក្រោយ ខ្ញុំសូមសម្តែងការជឿជាក់ដល់ធនាគារជាតិនៃកម្ពុជា ចំពោះការបើកទូលាយ និងការគាំទ្រលើគ្រប់សកម្មភាពនានា នៅក្នុងឆ្នាំនេះ។ ខ្ញុំទន្ទឹមរង់ចាំឆ្នាំដ៏រំភើបជាមួយការរីកចម្រើន សម្រាប់ អេ អឹម ខេ ក៏ដូចជាអតិថិជនរបស់យើងផងដែរ។

**របាយការណ៍
ប្រធាននាយក
ប្រតិបត្តិ**



លោក ហង់ អ៊ិប
ប្រធាននាយកប្រតិបត្តិ

អេ អ៊ិប ខេ នៅតែបន្តផ្តល់ជូននូវ គ្រប់គម្រោងការសេវាហិរញ្ញវត្ថុត្រូវបានផ្តល់ជូននៅ កន្លែងតែមួយ ទៅកាន់អតិថិជនដែលមានប្រាក់ចំណូលទាប និងពិបាកក្នុងការស្វែងរកសេវា ធនាគារ ជាពិសេសគឺប្រជាជនដែលរស់នៅតំបន់ជនបទជាច្រើនស្រយាល ដើម្បីឲ្យស្របទៅនឹង បេសកកម្មរបស់យើង។ បើទោះបីជាមានបញ្ហាប្រឈមនៅក្នុងឆ្នាំ ២០១៧ ដោយសារតែការ ដាក់ពិដានអត្រាការប្រាក់នៅត្រីមាសទី១ក៏ដោយ ក៏ អេ អ៊ិប ខេ នៅតែផ្តោតសំខាន់លើ ទីផ្សារតាមតំបន់ជនបទដែល ជាក់ស្តែងអតិថិជនរបស់យើងជាង ៩៦% គឺរស់នៅតំបន់ ជនបទជាច្រើនស្រយាល។ ជាងនេះទៅទៀតប្រមាណជា ៣៩% នៃអតិថិជនកម្ចី អេ អ៊ិប ខេ ត្រូវបានគេចាត់ទុកថាជាប្រជាពលរដ្ឋក្រីក្រ ដោយប្រើនិយមន័យនៃភាពក្រីក្រដែលត្រូវបាន រាប់១,៥ ដងនៃនិយមន័យនៃភាពក្រីក្ររបស់រដ្ឋាភិបាល (យោងតាមសន្ទសី PPI ដែលជាឧបករណ៍ស្តង់ដារសម្រាប់វាស់ភាពក្រីក្រ)។ គោលដៅរបស់ អេ អ៊ិប ខេ គឺជាស្ថាប័ន ជម្រើសដំបូងដែលផ្តល់សេវាហិរញ្ញវត្ថុជូនដល់ប្រជាជនកម្ពុជាដែលខិតខំប្រឹងប្រែងរំដោះ ខ្លួនឲ្យរួចផុតពីភាពក្រីក្រ។

នៅចុងឆ្នាំ២០១៧ អេ អ៊ិប ខេ មានបុគ្គលិកចំនួន ២.៤៩៤ នាក់ ម៉ាស៊ីនដក-ដាក់ប្រាក់ ស្វ័យប្រវត្តិ (ATMs/CDMs) ចំនួន ៦១ ការិយាល័យចំនួន១៥០ និងភ្នាក់ងារជាង ៣.០០០ កន្លែងនៅទូទាំងប្រទេស។ តាមរយៈបណ្តាញប្រតិបត្តិការទាំងនេះធ្វើឲ្យ អេ អ៊ិប ខេ សម្រេច បាននូវចំនួនគណនីអតិថិជនកម្ចីសកម្មចំនួន ៣៤៤.៧៥៤ គណនី ចំណែកចំនួនគណនី អតិថិជនសន្សំសកម្មវិញមានចំនួន ៥៧៥.៤៧១ គណនី ដែលធ្វើប្រតិបត្តិការក្នុងកម្មវិធីចំនួន ១២.៥៦០ នៅទូទាំងប្រទេសកម្ពុជា។ អេ អ៊ិប ខេ ក៏បានផ្តល់ជូននូវសេវាធានារ៉ាប់រង សុខភាពខ្នាតតូច និងគ្រោះថ្នាក់ចំនួន ២៤៤.៩៥៧ ករណីដល់អតិថិជនរបស់ខ្លួន ដែលស្មើនឹង ៨៣% នៃអតិថិជនប្រាក់កម្ចី។ លើសនេះទៅទៀត សេវាផ្ទេរប្រាក់ សេវាលើកប្រាក់បៀវត្ស និងសេវាទូទាត់វិក្កយបត្រផ្សេងៗក៏មានការរីកចម្រើនដល់ ២៩% ផងដែរក្នុងឆ្នាំ២០១៧។

ដោយសារតែមានការកើនឡើងនៃការប្រកួតប្រជែងលើគណនីក្នុងឆ្នាំនេះ ធ្វើឲ្យចំនួន គណនីប្រាក់កម្ចីសកម្ម អេ អ៊ិប ខេ នៅតែរក្សាបាននូវស្ថិរភាព ដោយមានចំនួនសរុបដល់ទៅ ៣៤៤.៧៥៤ គណនី។ នៅចុងឆ្នាំ២០១៧ សមតុល្យផលបំត្រគណនីមានការកើនឡើង ៣៧,៥% ដែលគិតជាទឹកប្រាក់ចំនួនជាង ២០៧ លានដុល្លារសហរដ្ឋអាមេរិក។ សមតុល្យប្រាក់ កម្ចីជៀបមធ្យមភាគមន្ត្រីគណនីក្នុងម្នាក់មានចំនួន ៥៩៦ដុល្លារសហរដ្ឋអាមេរិក (ដែល ៤៧០ ដុល្លារអាមេរិកជាអតិថិជនកម្ចីជាក្រុម និង ១.០០៥ ដុល្លារអាមេរិកជាអតិថិជន កម្ចីឯកត្តជន)។ អត្រាក្នុងការថែរក្សាអតិថិជនមានការធ្លាក់ចុះបន្តិចពី ៧៧% នៅក្នុងឆ្នាំ ២០១៦

ទៅ ៧៤% ក្នុងឆ្នាំ ២០១៧ ដោយប្រើនិយមន័យស្តង់ដារពី ទីផ្សារ (MIX)^១ អេ អឹម ខេ បាននិងកំពុងតែផ្តល់ជូនផលិតផល ប្រាក់សន្សំយ៉ាងសម្បូរបែបជូនដល់ជាសាធារណៈជន។ អតិថិជនដាក់ប្រាក់បញ្ញើ-សន្សំ អេ អឹម ខេ ប្រមាណជា ៩២% មានសមតុល្យតិចជាង ឬ ស្មើ ១០០ ដុល្លារសហរដ្ឋអាមេរិក ដែលនេះអាចចាត់ចូលថ្នាក់ប្រាក់សន្សំខ្នាតតូច។ គួរឲ្យ កត់សម្គាល់ផងដែរថា ចំនួនគណនីប្រាក់សន្សំត្រូវបានកើន ឡើង ១១៤% ស្មើនឹងចំនួន ៥៧៥.៤៧១ គណនី។ សមតុល្យប្រាក់សន្សំ ជាមធ្យមក្នុង១ គណនី បានថយពី ៣២៣ ដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១៦ មកត្រឹម ២០៥ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ ខណៈដែលសមតុល្យ ប្រាក់សន្សំមានការកើនឡើងពី ១២១,៦២ លានដុល្លារ ដែលកើនដល់ ៣៤% បើធៀបឆ្នាំ ២០១៦ មានត្រឹមតែ ៩០,៦៧លានដុល្លារតែប៉ុណ្ណោះ។

បើយើងក្រឡេកមើលក្នុងឆ្នាំ ២០១៥ វិញ អេ អឹម ខេ និងដៃគូអាជីវកម្មរបស់ខ្លួន គឺក្រុមហ៊ុនធានារ៉ាប់រង ហ្វូតតេ បានចាប់ផ្តើមផ្តល់ជូននូវផលិតផលសេវាធានារ៉ាប់រង លើសុខភាព និងគ្រោះថ្នាក់ដល់អតិថិជនទូទាំងប្រទេស កម្ពុជាជាមួយនឹងគោលបំណងបង្កើតនូវសំណាញ់ការពារ សុវត្ថិភាពសង្គម ដើម្បីជួយដល់អតិថិជនរបស់ខ្លួន នៅពេលជួបគ្រោះថ្នាក់ដោយយថាហេតុណាមួយដែលយើង មិនបានដឹងមុន។ នៅក្នុងឆ្នាំ ២០១៧ អេ អឹម ខេ បានលក់ សេវាធានារ៉ាប់រងលើសុខភាព និងគ្រោះថ្នាក់ជូនអតិថិជន (ប្តី ឬ ប្រពន្ធ) របស់ខ្លួនបានចំនួន ២៨៤.៩៥៧ គោលនយោបាយក្នុងឆ្នាំ ២០១៦ មានចំនួនត្រឹមតែ ១៨២.៣០៩ គោលនយោបាយតែប៉ុណ្ណោះ។ នៅ ក្នុងឆ្នាំ ២០១៧ នេះផងដែរ អេ អឹម ខេ ក៏បានធ្វើការទូទាត់ សំណងជូនដល់អតិថិជនរបស់ខ្លួនដែលមានជាទឹកប្រាក់ សរុបចំនួន ៧៦៩.៤៧៣ ដុល្លារសហរដ្ឋអាមេរិក ដែល

គិតជាសមាមាត្រស្មើនឹង ៤០% នៃអតិថិជនដែលបានទិញ សេវាធានារ៉ាប់រងលើសុខភាព និងគ្រោះថ្នាក់ទទួលបាន សំណងនេះគឺជាការបង្ហាញឲ្យឃើញថា អតិថិជន អេ អឹម ខេ ជាច្រើននាក់បានប្រើប្រាស់សេវានេះ។ នៅក្នុងឆ្នាំ ២០១៧ នេះផងដែរ អេ អឹម ខេ ក៏នៅតែបន្តសាកល្បងសេវាធានា រ៉ាប់រងថ្មីមួយទៀតលើគ្រោះធម្មជាតិ ដែលយើងបានសាកល្បង ចំនួនពីរខេត្តលើដំណាំស្រូវរបស់អតិថិជន។

នៅក្នុងឆ្នាំ ២០១៧ ប្រាក់ចំណេញសុទ្ធ និងប្រាក់ចំណេញ លើទ្រព្យសកម្មមានការធ្លាក់ចុះរហូតដល់ទៅ ១៣,៩% (២០,៩% ក្នុងឆ្នាំ ២០១៦) និង ២,៣%(៣,៦% ក្នុងឆ្នាំ ២០១៧) ដែលឆ្លុះបញ្ចាំងពីការប៉ះពាល់ដល់ប្រាក់ចំណេញ ដែលកើតចេញពីមូលធនអត្រាការប្រាក់។ អេ អឹម ខេ បានកាត់បន្ថយផលប៉ះពាល់នៃផលបត្រឥណទានរបស់ខ្លួន ឲ្យទាបជាងមុនតាមរយៈការគ្រប់គ្រងប្រកបដោយភាព ប្រុងប្រយ័ត្ន និងការបង្កើនប្រសិទ្ធភាពនៃផលិតភាពរបស់ខ្លួន។ ជាលទ្ធផលអនុបាតចំណាយលើប្រតិបត្តិការបានធ្លាក់ ចុះពី ១៨,៣៩% ក្នុងឆ្នាំ ២០១៦ ដល់ ១៦,៣៨% ក្នុងឆ្នាំ ២០១៧។ លើសពីនេះទៅទៀតប្រតិបត្តិការលើវត្ថុបញ្ចាំ ដែលផ្តល់ដោយធនាគារជាតិនៃកម្ពុជាគឺជាឧបករណ៍ការពារ ហានិភ័យមួយផងដែរ សម្រាប់ចុងឆ្នាំ ២០១៦ ឧបករណ៍ នេះបានរួមចំណែកដល់ការកាត់បន្ថយចំណាយមូលនិធិ អេ អឹម ខេ ពី ៩,៤៨% ក្នុងឆ្នាំ២០១៦ មកត្រឹមតែ ៧,៨៤% នៅឆ្នាំ ២០១៧។

ការមើលឃើញពីម៉ាក្រូសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០១៨ មានភាពល្អប្រសើរជាងមុនតាមការរំពឹងទុក កំណើន GDP នឹងកើនដល់ ៧,១% និងអត្រាអតិផរណាគឺនៅត្រឹម ៣,២%^១ ប៉ុណ្ណោះ។ អេ អឹម ខេ រំពឹងថានឹងបន្តបង្កើតបណ្តាញ អាជីវកម្មជាច្រើនដើម្បីនាំមុខគេលើទីផ្សារដោយផ្តោត យុទ្ធសាស្ត្រអាទិភាពសំខាន់ៗដូចខាងក្រោម៖

១. លើកកម្ពស់ការគ្រប់គ្រងហានិភ័យរួម ជាពិសេស ដំណើរការត្រួតពិនិត្យឥណទាន ការគ្រប់គ្រងហានិភ័យ ឥណទាន ការគ្រប់គ្រងហានិភ័យសហគ្រាស និងការ គ្រប់គ្រងហានិភ័យតារាងតុល្យការ (រួមទាំងហានិភ័យ សាច់ប្រាក់ងាយស្រួល)
២. គ្រប់ប្រតិបត្តិការត្រូវប្រើប្រព័ន្ធដីជីថលដើម្បីធ្វើឲ្យការ គ្រប់គ្រងរបស់យើងកាន់តែមានប្រសិទ្ធភាពជាងមុន
៣. បញ្ចូលបណ្តាញប្រតិបត្តិការ និងសេវាកម្មបន្ថែមទៀត ដើម្បីបំពេញតម្រូវការអតិថិជន និងធ្វើឲ្យកាន់តែ ប្រសើរឡើង
៤. បន្តក្នុងការអភិវឌ្ឍបច្ចេកវិទ្យាស្នូលដ៏រឹងមាំ
៥. បន្តបង្កើតផលបត្រឥណទានឲ្យបានច្រើន និងពង្រីក ផ្នែកទីផ្សារគោលដៅរបស់ខ្លួនផ្សេងៗទៀត

តាងនាមឲ្យគណៈគ្រប់គ្រង និងបុគ្គលិក អេ អឹម ខេ ខ្ញុំសូមថ្លែងអំណរគុណដល់ភាគទុនិក ប្រធាន និងក្រុម ប្រឹក្សាភិបាល ក៏ដូចជាសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់ ការដឹកនាំ គាំទ្រ និងផ្តល់ជាយោបល់អស់រយៈពេលមួយឆ្នាំ។ ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរដល់សហការី ថ្នាក់គ្រប់គ្រង និងបុគ្គលិក ជាពិសេសបុគ្គលិកជុំវិញមុខពោះការខិតខំប្រឹងប្រែង បំពេញការងារយ៉ាងសកម្ម ទាំងការយកចិត្តទុកដាក់ និងការ ប្តេជ្ញាចិត្តក្នុងការផ្តល់សេវាដ៏ល្អបំផុតដល់អតិថិជនរបស់ យើង។ ជាចុងក្រោយ ខ្ញុំសូមសំដែងនូវការដឹងគុណដ៏ ជាពិសេសដល់ធនាគារជាតិនៃកម្ពុជាសម្រាប់ការបន្តគាំទ្រ អេ អឹម ខេ និងបង្កើតឲ្យមានវិស័យហិរញ្ញវត្ថុដ៏ល្អ។

^១ <https://www.adb.org/countries/cambodia/economy>

អភិបាលកិច្ច គ្រឹះស្ថាន



ម្ចាស់ភាគហ៊ុន អេ អឹម ខេ បានតែងតាំងក្រុមប្រឹក្សាភិបាល ដែលមានភារកិច្ចទទួលខុសត្រូវលើអភិបាលកិច្ចទាំងស្រុង និងការណែនាំជាយុទ្ធសាស្ត្រសម្រាប់គ្រឹះស្ថាន។ សមាជិកក្រុមប្រឹក្សាភិបាលមានចំនួនប្រាំបីរូប (រួមទាំងប្រធាននាយកប្រតិបត្តិ) មានជំនាញទូលំទូលាយនៅលើវិស័យហិរញ្ញវត្ថុ សវនកម្ម ច្បាប់ និងការអភិវឌ្ឍ ព្រមទាំងមានបទពិសោធន៍ជាច្រើនទៀតលើផ្នែកកម្រិតហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងការវិនិយោគលើវិស័យធនាគារ។


ក្រុមប្រឹក្សាភិបាលចាត់តាំងប្រធាននាយកប្រតិបត្តិមួយរូប (CEO) ដែលធ្វើការជាមួយគណៈកម្មាធិការប្រតិបត្តិ។ គណៈកម្មាធិការប្រតិបត្តិមានប្រធាននាយកប្រតិបត្តិ (CEO) ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) ប្រធាននាយកប្រតិបត្តិអាជីវកម្ម (CRBO) ប្រធាននាយកប្រតិបត្តិសាងសង់កម្ម (CCBO) និងប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា (CIO) ។ គណៈកម្មាធិការនេះមានតួនាទីត្រួតពិនិត្យមើលគណៈគ្រប់គ្រងបន្ទាប់ ហើយគណៈគ្រប់គ្រងបន្ទាប់មាននាយក/នាយិកាប្រតិបត្តិក្នុងនាមជាប្រធាន។

គណៈកម្មាធិការអចិន្ត្រៃយ៍

- AFC** គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ
- BRC** គណៈកម្មាធិការគ្រប់គ្រងហានិភ័យ
- RNCG** គណៈកម្មាធិការផ្តល់តម្លៃការ ការតែងតាំង និងអភិបាលកិច្ច
- ALCO** គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល
- SPC** គណៈកម្មាធិការការងារសង្គម

គណៈកម្មការបួនដំបូងមានតួនាទីអភិបាលកិច្ចជាទូទៅ។ គណៈកម្មាធិការការងារសង្គមផ្តល់ប្រឹក្សាដល់ក្រុមប្រឹក្សាភិបាល ពីការប្រព្រឹត្តទៅរបស់ អេ អឹម ខេ ក្នុងលក្ខខណ្ឌឲ្យបានទៅដល់អ្នកក្រីក្រ ផលិតផលសមស្រប ការការពារអតិថិជន និងការទទួលខុសត្រូវសង្គមទាំងអស់។

របាយការណ៍សម្ព័ន្ធក្រឹះស្ថាន



**ក្រុមប្រឹក្សាភិបាល
និងគណៈកម្មាធិការ**

ANK អេស៊ីម ខេ



លោក TANMAY CHETAN

ប្រធានក្រុមប្រឹក្សាភិបាល
ប្រធានគណៈកម្មាធិការព្រះសង្ឃ និងបណ្ណាល័យ
និងជាសមាជិកគណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ

លោក Tanmay ជាស្ថាបនិកក្រុមហ៊ុន Agora Group ដែល
ជាកន្លែងលោកគ្រប់គ្រងការវិនិយោគទុនមូលធនរបស់បណ្ណាក្រុមហ៊ុន
នៅទ្វីបអាស៊ី និងអាហ្វ្រិក។ លោក Tanmay មានបទពិសោធន៍លើស័យ
ជាច្រើនដូចជា ការផ្តល់ចំណាត់ថ្នាក់កំណត់ទានមិក្រូហិរញ្ញវត្ថុ ការផ្តល់
ប្រឹក្សា និងប្រតិបត្តិការ រួមទាំងនៅ អេស៊ី ខេ ដែលលោកជាប្រធាននាយក
ប្រតិបត្តិ ពីឆ្នាំ ២០០៣ ដល់ ២០០៧។ លោកបានបញ្ចប់ការសិក្សា
ថ្នាក់អនុបណ្ឌិតគ្រប់គ្រងជំនួញ ពី IFM ប្រទេសឥណ្ឌា និងអនុបណ្ឌិតផ្នែក
រដ្ឋបាលសាធារណៈ ពីសាលា Harvard Kennedy ។



លោកបណ្ឌិត ច័ន្ទ ច័ន្ទវិបុល

ក្រុមប្រឹក្សាភិបាល សមាជិកគណៈកម្មាធិការ
ផ្តល់តម្លៃការ ការវិនិយោគ និងអភិបាលកិច្ច

លោកបណ្ឌិត ច័ន្ទ ច័ន្ទវិបុល គឺជាដៃគូគ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុន
Tip & Partners។ លោកជាមេធាវីដែលទទួលបានអាជ្ញាប័ណ្ណ ដើម្បីប្រកប
របរផ្នែកច្បាប់ក្នុងប្រទេសកម្ពុជា។ លោកទទួលបានសញ្ញាប័ត្របណ្ឌិតពី
សាកលវិទ្យាល័យ California Coast University អនុបណ្ឌិតពីសាកល
វិទ្យាល័យ University of Massachusetts ក្រុង Lowell និង
បរិញ្ញាប័ត្រពីសាកលវិទ្យាល័យ University Maine នៅ Preque Isle។
លោកបណ្ឌិត ច័ន្ទ បំពេញការងារក្នុងប្រតិបត្តិការខ្នាតតូច និងធំ ជាមួយ
អតិថិជនជាបុគ្គល និង ក្រុមហ៊ុន។ លោកបណ្ឌិត ច័ន្ទ បានបម្រើការងារជា
អ្នកប្រឹក្សាយោបល់ផ្នែកច្បាប់នៅវិទ្យាស្ថានជាតិ និង អន្តរជាតិជាច្រើន
រាប់បញ្ចូលទាំងអង្គការសហប្រជាជាតិ ធនាគារពិភពលោក និងធនាគារ
អភិវឌ្ឍន៍អាស៊ី និង ក្រុមហ៊ុនធំៗដទៃទៀតក្នុងប្រទេសកម្ពុជា។ លោកបណ្ឌិត
ច័ន្ទ គឺជាសមាជិកសកម្មម្នាក់នៅក្នុងវិស័យច្បាប់ និង សហគមន៍ពាណិជ្ជកម្ម
ក្នុងប្រទេសកម្ពុជា ។



លោក ផា បូណា

ក្រុមប្រឹក្សាភិបាល
និងជាប្រធាននាយកប្រតិបត្តិ

លោក បូណា ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិ អេស៊ី ខេ ក្នុងឆ្នាំ២០១២។ លោក បូណា
បានចូលបម្រើការងារ អេស៊ី ខេ រយៈពេលជាង១០ ឆ្នាំហើយ ពេលគឺចាប់តាំងពីឆ្នាំ២០០៤ មក លោកបាន
កាន់តំណែងគ្រប់គ្រងជាច្រើន ដើម្បីចូលរួមអភិវឌ្ឍន៍ស្ថាន ដូចជាប្រធានផ្នែកហិរញ្ញវត្ថុ ប្រធាននាយកប្រតិបត្តិ
ហិរញ្ញវត្ថុ (CFO) និងអនុប្រធាននាយកប្រតិបត្តិ។ មុនពេលបម្រើការងារនៅ អេស៊ី ខេ លោកបានធ្វើការ
នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀត ក្នុងតួនាទីនាយកហិរញ្ញវត្ថុ។ លោកបានបញ្ចប់ការសិក្សាថ្នាក់
បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ ព្រមទាំងទទួលបានសញ្ញាបត្រជាគណនេយ្យអាជីព “ACCA”
(Association of Chartered Certified Accountants) ជាផ្លូវការ និងត្រូវបានគេទទួលយកជាសមាជិក
គណនេយ្យអាជីព “ACCA” ក្នុងឆ្នាំ២០០៤ ផងដែរ។

លោក Pete មានប្រវត្តិជាមួយ អេស៊ី ខេ ជាយូរណាស់មកហើយ ធ្លាប់បម្រើការងារជាក្រុមប្រឹក្សាភិបាល
តាំងពីឆ្នាំ ២០០៦ បម្រើការងារជាប្រធាននាយកប្រតិបត្តិពីឆ្នាំ ២០១០ ដល់ ២០១២។ បច្ចុប្បន្ន លោក
Pete គឺជាអ្នកប្រឹក្សាយោបល់ចំពោះគំនិតផ្តួចផ្តើមជាច្រើន ដូចជា MicroRe ទីផ្សារធានារ៉ាប់រងបន្ត
បើធានារ៉ាប់រងខ្នាតតូចប្រកបដោយការច្នៃប្រឌិត ការប្រឹក្សាពីការស្រាវជ្រាវ និងក្រុមហ៊ុនប្រឹក្សាយោបល់ពី
ផលប៉ះពាល់ដល់ការវិនិយោគ។



លោក PETE POWER

ក្រុមប្រឹក្សាភិបាល ប្រធានគណៈកម្មាធិការ
ផ្តល់តម្លៃការ ការវិនិយោគ និងអភិបាលកិច្ច
ប្រធានគណៈកម្មាធិការសវនកម្ម
និងហិរញ្ញវត្ថុ និងជាសមាជិកគណៈកម្មាធិការ
ហានិភ័យ និងគណៈកម្មាធិការ
ការងារសង្គម

លោក Pete បានកាន់តំណែងជាប្រធាននាយកប្រតិបត្តិ និងគណៈគ្រប់គ្រងជាន់ខ្ពស់ក្នុងវិស័យ
ជាច្រើននៅប្រទេសកម្ពុជា វៀតណាម ហ្វៀលឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ដំបូងបំផុត
នៅទសវត្សឆ្នាំ ៩០ លោក Pete បានចាប់ផ្តើមអាជីពការងារជាអ្នកប្រឹក្សាយោបល់លើការគ្រប់គ្រងនៅ
ក្រុមហ៊ុន Arthur Andersen ក្នុងសហរដ្ឋអាមេរិក និងប្រទេសចិន។ បន្ទាប់មក លោកជាសហស្ថាបនិក
បង្កើតក្រុមហ៊ុនប្រឹក្សាយោបល់/កម្មវិធីវិនិយោគទិន្នន័យយ៉ាងជោគជ័យ មុនធ្លាក់ស្រាប់ទៅកាន់ផ្នែកអភិវឌ្ឍន៍វិញ
នៅឆ្នាំ២០០៥ ហើយបានបម្រើការងារនៅអង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសអៀរឡង់ដែលនាំមុខគេ
និង ជាម្ចាស់ភាគហ៊ុន អេស៊ី ខេ ដំបូងនៅក្នុងអង្គការ Concern Worldwide អស់រយៈពេលជាច្រើនឆ្នាំ
ផងដែរ។

លោក Pete ទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រទំនាក់ទំនងអន្តរជាតិ និងទស្សនវិជ្ជាពីសាកល
វិទ្យាល័យ Scranton សហរដ្ឋអាមេរិក បន្ទាប់មកទទួលបានអនុបណ្ឌិតផ្នែកសហបរិយាកាសពីសាកល
វិទ្យាល័យ Limerick នៅប្រទេសអៀរឡង់ និងអនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្មពីសាកលវិទ្យាល័យ
Tulane (សហរដ្ឋអាមេរិក)។



លោកស្រី DINA POMS

ក្រុមប្រឹក្សាភិបាល ប្រធានគណៈកម្មាធិការ
ហានិភ័យ ប្រធានគណៈកម្មាធិការកងប្រយុទ្ធសង្គម
និងជាសមាជិកគណៈកម្មាធិការទ្រព្យសកម្ម
និងបំណុល

លោកស្រី Dina ជានាយិកាប្រចាំតំបន់អាស៊ីបូព៌ា និងប្រធានផ្នែកគ្រប់គ្រងពីផលប៉ះពាល់
នៅក្រុមហ៊ុនគ្រប់គ្រងការវិនិយោគរបស់ Incofin ដែលជាវិនិយោគិនផលប៉ះពាល់ជាសកល។ ដោយមាន
មូលដ្ឋាននៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា លោកស្រី Dina គ្រប់គ្រងការវិនិយោគរបស់ Incofin ទាំងអស់
នៅក្នុងតំបន់។ មុនចូលបម្រើការនៅ Incofin លោកស្រីជាអ្នកវិភាគជាន់ខ្ពស់នៅទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់
ឯកទេសម៉ែត្រូហិរញ្ញវត្ថុ Planet Rating ដែលមានការិយាល័យនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
លោកស្រីក៏ធ្លាប់ធ្វើការផ្នែកប្រតិបត្តិការម៉ែត្រូហិរញ្ញវត្ថុ នៅក្នុងប្រទេសចិន ដោយគាត់ជាផ្នែកមួយនៃក្រុមការងារ
ដែលបង្កើត MicroCred Nanchong ឡើងនៅស៊ីលឺនធីនដែរ។

លោកស្រី Dina បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតចំនួនពីរ គឺទំនាក់ទំនងអន្តរជាតិ និងអភិវឌ្ឍន៍
អន្តរជាតិពី French School Sciences Po នៅទីក្រុងប៉ារីស និងសាលាសេដ្ឋកិច្ចនៅក្នុងទីក្រុងឡុងដ៍។

លោកស្រី Seida ជាគណនេយ្យអាជីព និង ជាសមាជិកនៃសមាគមគណនេយ្យអាជីព (ACCA)
នៃចក្រភពអង់គ្លេស ហើយបានការទទួលស្គាល់ជាសវនករផ្នែកអាជីពពីសហរដ្ឋអាមេរិក។ លោកស្រីបាន
បញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកគណនេយ្យ។ លោកស្រីមានបទពិសោធន៍ជាងដប់ឆ្នាំ ក្នុងការគ្រប់គ្រងសវនកម្ម
និងហិរញ្ញវត្ថុ។ ជំនាញរបស់លោកស្រីមានដូចជា គណនេយ្យ សវនកម្ម (ទាំងក្នុងប្រទេស និងក្រៅប្រទេស)
និងការបង្កើត និងពិនិត្យលើរបាយការណ៍ធានាសុវត្ថិភាពនៃកិច្ចការគោលនយោបាយ និងនីតិវិធីនានា។

បច្ចុប្បន្ន លោកស្រី គឺជាដៃគូគ្រប់គ្រងម្នាក់នៃក្រុមហ៊ុនគណនេយ្យ Fii & Associates។ ពីមុនលោកស្រីធ្លាប់
ជាអ្នកឯកទេសគ្រប់គ្រងហិរញ្ញវត្ថុជាមួយធនាគារពិភពលោកអស់រយៈពេលប្រាំឆ្នាំ និងជាប្រធានសវនករ
នៅក្នុងក្រុមហ៊ុនសវនកម្មដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនសវនកម្មធំៗទាំងបួនអស់រយៈពេលប្រាំមួយឆ្នាំលើការងារ
សវនកម្ម និងសេវាប្រឹក្សាយោបល់ក្នុងប្រទេសកម្ពុជា និងម៉ាឡេស៊ី។



លោកស្រី HENG SEIDA
សមាជិកគណៈកម្មាធិការសវនកម្ម
និងហិរញ្ញវត្ថុ



លោក JOSHUA MORRIS

ក្រុមប្រឹក្សាភិបាល សមាជិកគណៈ
កម្មាធិការផ្តល់តម្រូវការ ការកែលម្អ
និងអភិបាលកិច្ច

លោក Joshua Morris គឺជាដៃគូស្ថាបនិក និងជានាយកគ្រប់គ្រង
Emerging Markets Investments (EMI) ក្រុមហ៊ុនសិប្បកម្ម ដែល
បានចុះបញ្ជីជាអាជីវកម្មប្រឹក្សាយោបល់លើការវិនិយោគ មានការិយាល័យ
នៅក្នុងប្រទេសកម្ពុជា។ លោកគឺជាសហស្ថាបនិកក្រុមហ៊ុនមេរបស់ EMI
ដែលហៅថា Emerging Markets Group Holding ដែលបានដំណើរ
ការអាជីវកម្មរបស់ខ្លួនជាលើកដំបូង និងប្រឹក្សាយោបល់ពីទីផ្សារដែលអាច
រួមបញ្ចូលគ្នារបស់ខ្លួន។ លោក Joshua គឺជាសមាជិកក្រុមប្រឹក្សាភិបាល
ក្រុមហ៊ុនវិនិយោគ ដែលមានតួនាទីឃ្នាំមើលទៅលើប្រតិបត្តិការរបស់ EMC
និង EMI។ មុនពេលផ្លាស់ប្តូរមកកម្ពុជា លោក Joshua បានកាន់តំណែង
គ្រប់គ្រងជាន់ខ្ពស់ ផ្នែកទីផ្សារ និងការផ្តួចផ្តើមអភិវឌ្ឍបច្ចេកវិទ្យារបស់
ក្រុមហ៊ុន និងអាជីវកម្មអន្តរជាតិដែលបានចុះបញ្ជីនៅ NASDAQ ។

មុនពេលកាន់តួនាទីគ្រប់គ្រងទាំងនេះ លោក Joshua បានចំណាយ
ពេលប្រាំឆ្នាំ លើផ្នែកប្រឹក្សាយោបល់ការគ្រប់គ្រងក្នុងវិស័យធានារ៉ាប់រង
និងសុខុមាលភាពក្នុងសហរដ្ឋអាមេរិក។ លោក Joshua បានទទួលបាន
បរិញ្ញាបត្រអនុបណ្ឌិតពីសាលាពាណិជ្ជកម្ម Harvard (១៩៩៨) និង Cum
Laude បរិញ្ញាបត្រពីសាកលវិទ្យាល័យ Harvard (១៩៩២)។



លោក MICHAEL GOH
សមាជិកគណៈកម្មាធិការហានិភ័យ
និងជាសមាជិកគណៈកម្មាធិការទូលក្ខណៈ
និងចំណុល

ក្នុងអាជីពរបស់លោក Michael មានបទពិសោធន៍ យ៉ាងច្រើនជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាង ២០ឆ្នាំ។ លោកមានតួនាទី អភិបាលកិច្ច ERM ការអនុវត្តកម្មវិធី និងប្រតិបត្តិការគ្រប់គ្រងហានិភ័យ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកធ្លាប់បានកាន់តំណែងជា មន្ត្រីប្រតិបត្តិ ជាច្រើនដូចជា ប្រធាននាយកប្រតិបត្តិហានិភ័យនៃ ក្រុមហ៊ុន AIG Group និង CRO-Standard Chartered Bank's global JV ផ្នែកដំណោះស្រាយសេវាទូទាត់ ជានាយកគ្រប់គ្រង ហានិភ័យប្រចាំតំបន់ជាន់ខ្ពស់ នៃធនាគារវិនិយោគ CAI Investment Bank ប្រធាននាយកប្រតិបត្តិឥណទាន និងនាយក ហានិភ័យនៅធនាគារពាណិជ្ជ ទីក្រុងហុងកុង។ លោកជាម្ចាស់ រួមទូន្មាននៃការវិនិយោគសាច់ប្រាក់ឯកជនដូចជា ការលក់ និងការចុះ បញ្ជីអង្គការនៅក្នុងប្រទេសសិង្ហបុរី។ ក្រុមហ៊ុនរបស់លោកក៏មាន ផ្តល់សេវាកម្មដូចជា ប្រឹក្សាយោបល់គ្រប់គ្រងហានិភ័យ និងសេវា បណ្តុះបណ្តាលជំនាញឯកទេស។ លោក Michael ជាគណនេយ្យការ អាជីព ហើយលោកទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ ពីទីក្រុង New York ។

លោកគឺជាសមាជិកនៃក្រុមប្រឹក្សាភិបាល និងក្រុមប្រឹក្សា ភិបាលនៅសមាគមគ្រប់គ្រងហានិភ័យ។ មុនពេលដែលលោក បានចូលរួមជាមួយ អេ អឹម ខេ លោកគឺជាប្រធាន និងជាសមាជិក ក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការក្រុមប្រឹក្សាភិបាលហានិភ័យ ឯករាជ្យ ព្រមទាំងជាអ្នកប្រឹក្សាយោបល់ដល់ក្រុមប្រឹក្សាហានិភ័យ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីរក្នុងកម្ពុជា។ លោកគឺជាគ្រូបង្គោល សម្រាប់គម្រោងហានិភ័យប្រតិបត្តិការនៅធនាគារសកល HSBC និងជាគ្រូដែលមានអាជ្ញាប័ណ្ណបណ្តុះបណ្តាលសហគ្រាសនានា របស់ភ្នាក់ងារផ្តល់ចំណាត់ថ្នាក់សកលក្នុងតំបន់អាស៊ី។



លោកស្រី FRANCES SINHA
សមាជិកគណៈកម្មាធិការងារសង្គម

លោកស្រី Frances គឺជាស្ថាបនិករួមនៃក្រុមប្រឹក្សាយោបល់ពី ការអភិវឌ្ឍប្រព័ន្ធជនបទ EDA និងជាភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ឯកទេស M-CRIL។ លោកស្រីបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Oxford និងសាលាសេដ្ឋកិច្ចនៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ លោកស្រីបាន រស់នៅប្រទេសស្កុយដង ២៥ ឆ្នាំហើយ។ លោកស្រីមានបទពិសោធន៍ យ៉ាងច្រើនលើវិស័យមីក្រូហិរញ្ញវត្ថុ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ហើយបានចូលរួមចំណែកការងារជាសកលដោយបង្កើតមានការងារ សង្គមក្នុងវិស័យមីក្រូហិរញ្ញវត្ថុ តាមរយៈបង្កើតមានការផ្តល់ចំណាត់ថ្នាក់ សង្គម និងការធ្វើរបាយការណ៍ពីការអនុវត្តការងារសង្គម។

បច្ចុប្បន្ននេះ លោកស្រីកំពុងដឹកនាំក្រុមការងារដើម្បីស្រាវជ្រាវពីការ ជះឥទ្ធិពល ការគ្រប់គ្រងការងារសង្គម និងការវាយតម្លៃការការពារអតិថិជន ក្នុងប្រទេសស្កុយដង និងក្នុងតំបន់។

គណៈកម្មាធិការ កម្រិតក្រុម ប្រឹក្សាភិបាល

គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ (AFC)

គណៈកម្មាធិការនេះមានភារកិច្ចទទួលខុសត្រូវសម្រាប់ការធានាសុចរិតភាពនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅក្នុងការរាយការណ៍ និងព័ត៌មានដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ និងធនាគារជាតិនៃកម្ពុជា (NBC) ត្រូវច្បាស់លាស់ ត្រឹមត្រូវ និងគួរឱ្យទុកចិត្ត។ គណៈកម្មាធិការនេះក៏មានភារកិច្ចអនុវត្តនូវកិច្ចការមួយចំនួនដូចខាងក្រោមនេះផងដែរ៖

- ពិនិត្យប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង និងគោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុន
- ត្រួតពិនិត្យសុចរិតភាពនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន
- ពិនិត្យ និងផ្តល់អនុសាសន៍ លើរបាយការណ៍សវនកម្មហិរញ្ញវត្ថុសម្រាប់ក្រុមប្រឹក្សាភិបាលអនុម័ត
- ផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាល ដើម្បីស្នើសុំការអនុម័តការតែងតាំងសវនករខាងក្រៅរបស់ភាគទុនិក
- តាមដាន និងពិនិត្យ ឯករាជ្យភាព វត្ថុបំណង និងប្រសិទ្ធភាពរបស់សវនករខាងក្រៅ
- តាមដាន និងត្រួតពិនិត្យ ប្រសិទ្ធភាពរបស់មុខងារសវនកម្មផ្ទៃក្នុងក្រុមហ៊ុន

នៅក្នុងឆ្នាំ២០១៧ គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ (AFC) បានជួបប្រជុំចំនួន៣លើក ដើម្បីធ្វើការពិភាក្សា លើបញ្ហាយុទ្ធសាស្ត្រដូចខាងក្រោម៖

- បានពិនិត្យ និងផ្តល់អនុសាសន៍លើរបាយការណ៍សវនកម្មហិរញ្ញវត្ថុ ២០១៦ ការធ្វើគណនីសវនកម្ម ខែមិថុនា ២០១៧ និងការធ្វើគណនីសវនកម្ម ខែកញ្ញា ២០១៧ សម្រាប់ការអនុម័តពីក្រុមប្រឹក្សាភិបាល
- បានពិភាក្សាផែនការសវនកម្មផ្ទៃក្នុងសម្រាប់ឆ្នាំ ២០១៧ និង ២០១៨ ជាមួយសវនករខាងក្រៅ
- បានពិនិត្យ និងផ្តល់អនុសាសន៍សវនករខាងក្រៅសម្រាប់ឆ្នាំ ២០១៨ សម្រាប់ការអនុម័តពីក្រុមប្រឹក្សាភិបាល
- បានពិភាក្សាពីការអនុវត្តបណ្តាញអាជីវកម្ម ការបែងចែកភាពត្រឹមត្រូវ ការកែប្រែចំណេញ និងប្រសិទ្ធភាពបណ្តាញអាជីវកម្ម
- បានពិនិត្យដំណើរការចំពោះផែនការសវនកម្មផ្ទៃក្នុងឆ្នាំ២០១៧ និងបានពិនិត្យផែនការសវនកម្មផ្ទៃក្នុង ដែលបានស្នើ និងអនុម័ត
- ពិភាក្សាទៅលើការកើនឡើងពីសវនករលើសម្ភារផ្សេងៗ និងទទួលយកមតិគ្រឡង់សម្រាប់ការកែតម្រូវ និងធ្វើឱ្យប្រសើរឡើង
- បានពិនិត្យ និងអនុម័តវិធីសាស្ត្រសវនកម្ម/នីតិវិធីសវនកម្មផ្នែកលើហានិភ័យ ដែលបានស្នើសុំ សម្រាប់ការអនុម័តពីនាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់ក្រុមហ៊ុន
- បានត្រួតពិនិត្យ និងពិភាក្សាពីផលប៉ះពាល់លើរបាយការណ៍ហិរញ្ញវត្ថុដែលឆ្លើយតបតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុថ្មី (IFRS)
- ពិភាក្សា និងផ្តល់អនុសាសន៍លើគម្រោងថវិកាឆ្នាំ២០១៨ ដើម្បីសុំការអនុម័តពីក្រុមប្រឹក្សាភិបាល

គណៈកម្មាធិការហានិភ័យ (BRC)

ក្រុមប្រឹក្សាភិបាល និង គណៈគ្រប់គ្រង អេ អឹម ខេ មានការជឿជាក់យ៉ាងមុតមាំលើការគ្រប់គ្រងហានិភ័យ ការងារនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីឲ្យ អេ អឹម ខេ ទទួលបានជោគជ័យជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើ។ ទស្សនៈវិទ្យារបស់យើង គឺធានានឹងអាចជួយកាត់បន្ថយរាល់ហានិភ័យទាំងឡាយដែលកើតមានឡើងក្នុងស្ថាប័នក្នុងគោលបំណងជួយឲ្យស្ថាប័នសម្រេចបាននូវផែនការយុទ្ធសាស្ត្រអាជីវកម្ម និងមានគោលដៅច្បាស់លាស់ក្នុងការគាំពារដើមទុន និងអាចថ្លឹងថ្លែងបានយ៉ាងត្រឹមត្រូវរវាងហានិភ័យ និងប្រាក់ចំណេញ។ ការទទួលខុសត្រូវ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពចំពោះការកំណត់ហានិភ័យនេះគឺអាស្រ័យទាំងស្រុងលើក្រុមប្រឹក្សាភិបាល អេ អឹម ខេ។

ការផ្តល់សិទ្ធិនៅក្នុងក្រុមប្រឹក្សាភិបាល គណៈកម្មាធិការហានិភ័យ (BRC) ត្រូវទទួលខុសត្រូវការត្រួតពិនិត្យ ហានិភ័យសហគ្រាសទាំងមូល រួមមាន អាជីវកម្ម និងយុទ្ធសាស្ត្រគុណភាពផលប៉ុន្តែឥណទាន និងការផ្តោតជាសំខាន់ ការធ្វើផែនការលើដើមទុន សាច់ប្រាក់ និងការផ្តល់មូលនិធិបច្ចេកវិទ្យាប្រតិបត្តិការ និងហានិភ័យកេរ្តិ៍ឈ្មោះ។ គណៈកម្មាធិការហានិភ័យត្រួតពិនិត្យ អេ អឹម ខេ និងផ្តល់ជាអនុសាសន៍ ទៅកាន់ក្រុមប្រឹក្សាភិបាល។ ទំនួលខុសត្រូវនេះរួមបញ្ចូលទាំងការត្រួតពិនិត្យដ៏ត្រឹមត្រូវ និងប្រសិទ្ធភាពនៃប្រព័ន្ធ និងការត្រួតពិនិត្យហានិភ័យរបស់ អេ អឹម ខេ ទាំងមូលដោយពិចារណាលើផលប៉ះពាល់នៃការផ្លាស់ប្តូរទម្រង់ និងកំណើនអាជីវកម្ម អេ អឹម ខេ ក្នុងបរិយាកាសប្រកួតប្រជែង។

ក្នុងឆ្នាំ ២០១៧ គណៈកម្មាធិការហានិភ័យ (BRC) បានប្រជុំចំនួនបីលើក និងបានបោះជំហានដ៏សំខាន់ដើម្បីលើកកម្ពស់កម្រិតគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន។ សមិទ្ធផលសំខាន់ៗរបស់គណៈកម្មាធិការហានិភ័យ (BRC) ក្នុងឆ្នាំ ២០១៧ មានដូចជា៖

- បានត្រួតពិនិត្យ និងយល់ព្រមលើការផ្លាស់ប្តូរលក្ខណៈពិសេសរបស់ផលិតផល គោលនយោបាយ និងនីតិវិធីដែលផ្តើមចេញពីការផ្លាស់ប្តូរផ្នែកតម្រូវច្បាប់ និងពិធានអត្រាការប្រាក់ ដែលបានដាក់ចេញក្នុងឆ្នាំ ២០១៧
- បានត្រួតពិនិត្យ និងយល់ព្រមលើការធានារ៉ាប់រងឥណទាន សម្រាប់ផលិតផលកម្ចី អេសអឹមអី (SME)
- បានត្រួតពិនិត្យ និងអនុម័តរបាយការណ៍ត្រួតពិនិត្យផ្ទៃក្នុង
- បានត្រួតពិនិត្យ និងយល់ព្រមលើក្របខ័ណ្ឌគ្រប់គ្រងហានិភ័យសហគ្រាស (ERMF)
- បានត្រួតពិនិត្យ និងអនុម័តសំណើកម្ចីទិញផ្ទះដែលមានតម្លៃសមរម្យ
- បានត្រួតពិនិត្យ និងអនុម័ត ការកែប្រែពីស្ថានភាពហានិភ័យសំខាន់ៗផ្នែកច្បាប់ និងអនុលោមតាម
- បានត្រួតពិនិត្យ និងយល់ព្រមការគ្រប់គ្រងសំណើជួលផ្នែកហិរញ្ញវត្ថុ និងសំណើកែប្រែគោលនយោបាយឥណទាន
- បានពិភាក្សា និងវាយតម្លៃហានិភ័យនានា ដែលមាននៅក្នុងក្រុមហ៊ុន ដូចជា ការប្រើប្រាស់ប្រព័ន្ធធនាគារស្នូលថ្មី ការវាយតម្លៃកម្ចីដោយប្រើថេប្លេត (tablet) និងការបង់សងត្រឡប់កម្ចីនៅតាមភ្នាក់ងារ

គណៈកម្មាធិការ ផ្តល់តម្លៃការ ការតែងតាំង និងអភិបាលកិច្ច (RNCG)

គណៈកម្មាធិការនេះមានភារកិច្ច ត្រួតពិនិត្យលើការវាយតម្លៃបុគ្គលិករបស់គ្រឹះស្ថាន និងធានាថាបុគ្គលិកទាំងអស់ទទួលបានប្រាក់លើកទឹកចិត្តស្មើគ្នា ចំពោះការរួមចំណែករបស់ពួកគេក្នុងការបំពេញការងារឲ្យគ្រឹះស្ថាន។ គណៈកម្មាធិការនេះ ក៏ទទួលខុសត្រូវជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាល សមាជិកគណៈកម្មាធិការរបស់ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងជាន់ខ្ពស់ផងដែរ។ គណៈកម្មាធិការនេះកំណត់គោលនយោបាយក្នុងការទូទាត់សំណងដល់ក្រុមប្រឹក្សាភិបាល សមាជិកគណៈកម្មាធិការ និងគណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុនផងដែរ។ គណៈកម្មាធិការនេះ ក៏មានភារកិច្ចណែនាំសមាជិកថ្មីៗ រៀបចំសេចក្តីសង្ខេបដើម្បីឲ្យក្រុមប្រឹក្សាភិបាលទទួលបានព័ត៌មានទាន់ពេលវេលាលើការអភិវឌ្ឍផ្នែកអភិបាលកិច្ចគ្រឹះស្ថាន ធ្វើបច្ចុប្បន្នភាពដល់ក្រុមប្រឹក្សាភិបាល ពីតួនាទីរបស់ក្រុមប្រឹក្សាភិបាល និងការទទួលខុសត្រូវរបស់ពួកគេ ឧទាហរណ៍ដូចជា កាតព្វកិច្ចផ្លូវច្បាប់ជាដើម។ ទាក់ទងនឹងអភិបាលកិច្ចគ្រឹះស្ថាន គណៈកម្មាធិការនេះ ធានាថាក្រុមប្រឹក្សាភិបាលបានបំពេញការងារ បានយ៉ាងល្អបំផុត ដោយធានាបាននូវប្រសិទ្ធភាពទាំងមូលរបស់ក្រុមប្រឹក្សាភិបាល និងអនុវត្ត ឬសម្របសម្រួលការវាយតម្លៃ ព្រមទាំងការវាយតម្លៃទៅវិញទៅមកក្នុងក្រុមប្រឹក្សាភិបាលនៅអំឡុងពេលជាក់លាក់ណាមួយ។

នៅក្នុងឆ្នាំ២០១៧ នេះ គណៈកម្មាធិការផ្តល់តម្លៃ ការតែងតាំង និងអភិបាលកិច្ច (RNCG បានផ្តល់ជាអនុសាសន៍ទៅកាន់ក្រុមប្រឹក្សាភិបាល នូវលទ្ធផលមួយចំនួនដូចខាងក្រោម៖

- បានតែងតាំងក្រុមប្រឹក្សាភិបាលថ្មី/ក្រុមប្រឹក្សាភិបាលចាស់ដែលបានតែងតាំងឡើងវិញ
- បានត្រួតពិនិត្យ និងបានផ្តល់អនុសាសន៍លើកម្រិតខ្នាតប្រាក់ខែសម្រាប់បុគ្គលិក និងគណៈគ្រប់គ្រង
- បានត្រួតពិនិត្យ និងបានផ្តល់អនុសាសន៍លើប្រាក់លើកទឹកចិត្ត ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត
- បានត្រួតពិនិត្យ និងបានផ្តល់អនុសាសន៍លើគោលនយោបាយធនធានមនុស្ស
- បានត្រួតពិនិត្យ និងបានផ្តល់អនុសាសន៍លើអត្រាការប្រាក់កម្ចីបុគ្គលិក
- បានផ្តល់អនុសាសន៍លើការតែងតាំងប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុថ្មី

គណៈកម្មាធិការការងារសង្គម (SPC)

គណៈកម្មាធិការនេះ មានភារកិច្ចទទួលខុសត្រូវក្នុងការផ្តល់យោបល់ដល់ក្រុមប្រឹក្សាភិបាល លើការងាររបស់អេ អឹម ខេ ពីការងារសង្គម។ ការងាររបស់គណៈកម្មាធិការនេះ រួមបញ្ចូលទាំងការវាយតម្លៃពីផលប៉ះពាល់នៃយុទ្ធសាស្ត្ររបស់ អេ អឹម ខេ លើការសម្រេចបានពីបេសកកម្មសង្គមរបស់ខ្លួន។ គណៈកម្មាធិការការងារសង្គមនេះ ក៏ទទួលបន្ទុកក្នុងការផ្តល់ជាមតិយោបល់លើវិធីសាស្ត្ររាយការណ៍

និងការវិភាគដែលអាចជឿទុកចិត្តបាន ព្រមទាំងក្របខ័ណ្ឌផ្សេងៗដោយគោរពទៅតាមកត្តាសំខាន់ៗនៃសមិទ្ធផលការងារសង្គម (ការជ្រាបចូលទៅដល់ភាពក្រីក្រ ផលិតផលដែលមានតម្រូវការ ការគាំពារអតិថិជន ការទទួលខុសត្រូវសង្គម ការចូលរួមចំណែកការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ក្រុមគ្រួសារអតិថិជន។

ក្នុងឆ្នាំ ២០១៧ គណៈកម្មាធិការការងារសង្គមបានប្រជុំពីរលើក ដើម្បីពិភាក្សា និងផ្តល់កម្រិតក្របខ័ណ្ឌការងារសង្គម អេ អឹម ខេ ដូចខាងក្រោម៖

- ការជ្រាបចូលទៅដល់ភាពក្រីក្រ
- ភាពគ្រប់គ្រាន់នៃផលិតផល
- តម្លាភាព និងការគាំពារអតិថិជន
- ការទទួលខុសត្រូវរបស់បុគ្គលិក

គណៈកម្មាធិការ ទ្រព្យសកម្ម និងបំណុល (BOARD ALCO)

គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល (Board ALCO) ផ្តល់ប្រឹក្សាពីយុទ្ធសាស្ត្រទាក់ទងនឹងការគ្រប់គ្រងតារាងតុល្យការរបស់ក្រុមហ៊ុន និងអនុម័តទៅលើគោលនយោបាយសម្ពាធលុយកខ្វក់ (ALM)។ គណៈកម្មាធិការនេះ ទទួលខុសត្រូវលើការគ្រប់គ្រងយុទ្ធសាស្ត្រលើហានិភ័យសាច់ប្រាក់ងាយស្រួល និងការប្រាក់របស់ក្រុមហ៊ុនក្នុងគោលបំណងដើម្បីរក្សាបានការរីកចម្រើន និងប្រាក់ចំណេញប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើនថ្លៃភាគហ៊ុនក្នុងកម្រិតល្អបំផុត។

គណៈកម្មាធិការនេះបំពេញភារកិច្ចការងារដូចខាងក្រោម៖

- ត្រួតពិនិត្យសាច់ប្រាក់ងាយស្រួល និងការគ្រប់គ្រងមូលនិធិរបស់ក្រុមហ៊ុន
- វាយតម្លៃអត្រាការប្រាក់ សាច់ប្រាក់ងាយស្រួល និងហានិភ័យអត្រាប្តូរប្រាក់បរទេសរបស់ក្រុមហ៊ុន
- ត្រួតពិនិត្យការកំណត់ភាពតានតឹងទៅលើទីផ្សារសំខាន់ៗ និងផលប៉ះពាល់លើយុទ្ធសាស្ត្រការគាំពារការគ្រប់គ្រងសម្ពាធលុយកខ្វក់ (ALM)
- ត្រួតពិនិត្យ និងផ្តល់អនុសាសន៍លើយុទ្ធសាស្ត្រនៃការផ្តល់មូលនិធិ ព្រមទាំងផែនការមូលនិធិបន្ទាន់
- ផ្តល់អនុសាសន៍ក្នុងការអនុម័តលើគោលនយោបាយទាំងអស់ ដែលពាក់ព័ន្ធនឹងការគាំពារការគ្រប់គ្រងសម្ពាធលុយកខ្វក់ (ALM)
- ត្រួតពិនិត្យការផ្តល់ផលិតផល ការផ្លាស់ប្តូរថ្មី ផលប៉ះពាល់លើប្រាក់ចំណេញ សាច់ប្រាក់ងាយស្រួល និងអត្រាប្តូរប្រាក់បរទេស
- ត្រួតពិនិត្យថវិការប្រចាំឆ្នាំ និងផែនការយុទ្ធសាស្ត្រដែលទាក់ទងការគ្រប់គ្រងតារាងតុល្យការ

ក្នុងឆ្នាំ ២០១៧ នេះ គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល (Board ALCO) បានជួបប្រជុំ៣ដង ដើម្បីពិភាក្សាលើបញ្ហាយុទ្ធសាស្ត្រសំខាន់ៗដែលទាក់ទងនឹងការគ្រប់គ្រងហានិភ័យរបាយការណ៍តុល្យភាពដូចខាងក្រោម៖

- បានត្រួតពិនិត្យផលប៉ះពាល់បទបញ្ញត្តិថ្មីពីការគ្រប់គ្រងហានិភ័យតារាងតុល្យភាព និងបានផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលពីយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃតារាងតុល្យការ។

- ប្រកាសស្តីពីដើមទុនចុះបញ្ជីអប្បបរមារបស់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ
- ប្រកាសស្តីពី ការផ្តល់អាជ្ញាប័ណ្ណថ្មីដល់អ្នកផ្តល់សេវាទូទាត់ និងតម្រូវការដើមទុន
- បានត្រួតពិនិត្យគម្រោងហិរញ្ញវត្ថុ ឆ្នាំ២០១៧ ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ និងបានផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលលើយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ
- បានត្រួតពិនិត្យ និងតាមដានលើគន្លឹះស្វ័យនាករហានិភ័យហិរញ្ញវត្ថុ
- បានត្រួតពិនិត្យ និងផ្តល់អនុសាសន៍ពីផលិតផលនៃតារាងតុល្យការ បានចេញផ្សាយក្នុងឆ្នាំ២០១៧ ដោយវាយតម្លៃពីលក្ខណៈពិសេសរបស់ផលិតផលដែលអាចប៉ះពាល់ដល់កាលកំណត់មិនស៊ីគ្នា ភាពមិនត្រូវគ្នានៃរូបិយប័ណ្ណ និងប្រាក់ចំណេញការប្រាក់សុទ្ធ
- បានត្រួតពិនិត្យ និងផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលសម្រាប់ការអនុម័តលើការកំណត់តម្លៃដោយពិភាក្សាជាមួយគណៈកម្មាធិការហានិភ័យ
- បានត្រួតពិនិត្យគម្រោងថវិកា ឆ្នាំ២០១៨ ដោយយោងទៅតាមការគ្រប់គ្រងតារាងតុល្យការ ដែលសហការជាមួយគណៈកម្មាធិការផ្សេងៗ ក្នុងទិដ្ឋភាពផ្សេងទៀតនៃការរៀបចំគម្រោងថវិកា និងបានដាក់សំណើទៅកាន់ក្រុមប្រឹក្សាភិបាលសុំការអនុម័តទន្ទឹមគ្នាជាមួយគណៈកម្មាធិការផ្សេងៗទៀត

គណៈកម្មាធិការ ប្រតិបត្តិ



1

លោក គា បូរាណ
ប្រធាននាយកប្រតិបត្តិ

លោក បូរាណ ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិ អេ អឹម ខេ ក្នុងឆ្នាំ ២០១២។ លោកបានចូលបម្រើការនៅ អេ អឹម ខេ ចាប់តាំងពីឆ្នាំ២០០៤ ដែលមានរយៈពេលជាង១០ ឆ្នាំហើយ ដោយកាន់មុខតំណែងជាថ្នាក់ដឹកនាំជាច្រើនក្នុងការចូលរួមអភិវឌ្ឍគ្រឹះស្ថាន ដូចជា ប្រធានផ្នែកហិរញ្ញវត្ថុ ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) និងអនុប្រធាននាយកប្រតិបត្តិ។ មុនពេលចូលរួមជាមួយ អេ អឹម ខេ គាត់បានបម្រើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀត ក្នុងតួនាទីនាយកហិរញ្ញវត្ថុ។

លោក បូរាណ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រហិរញ្ញវត្ថុ និងគណនេយ្យ។ លោកទទួលបានសញ្ញាប័ត្រ ជាគណនេយ្យអាជីព “ACCA” (Association of Chartered Certified Accountants) ជាផ្លូវការ និងបានចូលជាសមាជិកគណនេយ្យអាជីព “ACCA” ក្នុងឆ្នាំ២០០៨។

2

លោក សុខា សុខា
ប្រធាននាយកប្រតិបត្តិសាជីវកម្ម

លោក សុខា បានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធាននាយកប្រតិបត្តិអាជីវកម្មក្នុងឆ្នាំ ២០១២។ លោកមានបទពិសោធន៍ជាង ២០ឆ្នាំ ផ្នែកពាណិជ្ជកម្មអន្តរជាតិ គ្រប់គ្រងទីផ្សារ អភិវឌ្ឍន៍ផលិតផល គ្រប់គ្រងការលក់ រៀបចំផែនការអាជីវកម្មលើវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ។ លោក សុខា ធ្លាប់បម្រើការងារជាអ្នកប្រឹក្សាយោបល់លើគម្រោងអភិវឌ្ឍន៍ផលិតផលមីក្រូហិរញ្ញវត្ថុ និងការប្រមូលប្រាក់សន្សំនៅក្នុងតំបន់ជនបទនៃប្រទេសកម្ពុជានៅធនាគារអភិវឌ្ឍន៍អាស៊ី និងគម្រោងមីក្រូហិរញ្ញវត្ថុ ដែលគ្រប់គ្រងដោយអង្គការ GRET/CEDAC ផងដែរ។

លោក សុខា បញ្ចប់ថ្នាក់បរិញ្ញាប័ត្រគ្រប់គ្រងនិងទីផ្សារ ពីសាកលវិទ្យាល័យ MVU និងអនុបណ្ឌិតពីសាកលវិទ្យាល័យ Charles Sturt របស់ប្រទេសអូស្ត្រាលី។ លោកបានសិក្សាថ្នាក់ក្រោយឧត្តមសិក្សាពីកម្មវិធីអភិវឌ្ឍន៍ហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ NAROPA សហរដ្ឋអាមេរិកផងដែរ។

3

លោក តាំង ហារឌី
ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ

លោក ហារឌី បានចូលរួមជាមួយ អេ អឹម ខេ ជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ នៅដើមឆ្នាំ ២០១៨។ លោកមានបទពិសោធន៍ជាង ១១ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារព្រមទាំងវិស័យផ្សេងៗទៀតជាច្រើន។ គាត់បានចាប់ផ្តើមអាជីពការងារនៅក្រុមហ៊ុន PriceWaterhouseCoopers (PwC) ឯកទេសផ្នែកសេវាហិរញ្ញវត្ថុ ដែលផ្តោតសំខាន់ទៅលើសេវាសវនកម្មហិរញ្ញវត្ថុ ការកែលម្អទៅលើដំណើរការប្រតិបត្តិការ និងសវនកម្មផ្ទៃក្នុង នៅតាមក្រុមហ៊ុនជាច្រើនទាំងក្នុង និងក្រៅប្រទេស។ លោកបានបម្រើក្នុងតួនាទីជាច្រើនផងដែរ រួមមានអនុប្រធានសវនកម្មផ្ទៃក្នុង ប្រធានសវនកម្មផ្ទៃក្នុង និងកាន់តួនាទីជាអ្នកគ្រប់គ្រងផ្សេងៗទៀត។

លោកត្រូវបានទទួលស្គាល់ជាគណនេយ្យអាជីព និងជាសមាជិកនៃសមាគមគណនេយ្យករជំនាញ (ACCA) ចក្រភពអង់គ្លេស។ គាត់ក៏បានទទួលសញ្ញាប័ត្រជំនាញគណនេយ្យពី ACCA និងទទួលបានបរិញ្ញាប័ត្រគណនេយ្យផងដែរ។

4

លោក សុខ កុសល
ប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា

លោក កុសល បានចូលបម្រើការងារនៅ អេ អឹម ខេ នៅខែមេសា ឆ្នាំ២០១៥ ជាប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា។ គាត់មានបទពិសោធន៍ជាង ១៤ឆ្នាំ លើវិស័យព័ត៌មានវិទ្យា ដោយកាន់តំណែងពីមន្ត្រីគាំទ្រផ្នែកបច្ចេកវិទ្យាព័ត៌មានរហូតក្លាយជាអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាព័ត៌មាននៅក្រុមហ៊ុនពហុជាតិជាច្រើន។ ក្នុងដំណើរជំងឺងឆ្ងាយដែលពេញទៅដោយការប្រកួតប្រជែង និងការផ្លាស់ប្តូរ លោកបានសម្របខ្លួនទៅនឹងស្ថានភាពទាំងនោះប្រកបដោយជោគជ័យ។

លោក កុសល បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានពី INNOTECH-CBAM។

5

លោក សួន ពិសី

ប្រធាននាយកប្រតិបត្តិអាជីវកម្ម

លោក ពិសី បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងឆ្នាំ២០០៩ ក្នុងតួនាទីជាប្រធានភូមិភាគ និង ត្រូវបានតែតាំងជានាយកប្រតិបត្តិឥណទាន នៅឆ្នាំ ២០១២។ នៅឆ្នាំ ២០១៧ លោកត្រូវបានដំឡើង តំណែងជា ប្រធាននាយកប្រតិបត្តិអាជីវកម្ម ដែល លោកទទួលបន្ទុកគ្រប់គ្រងប្រតិបត្តិការអាជីវកម្មលក់ រាយ ដូចជា អាជីវកម្មឥណទាន ប្រាក់សន្សំ ផ្ទេរប្រាក់ និងធានារ៉ាប់រងខ្នាតតូច។ លោកមានបទពិសោធន៍ ដប់ប្រាំឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ជាមួយនឹងជំនាញ ដ៏ច្បាស់លាស់ ផ្នែកប្រតិបត្តិការអាជីវកម្ម សវនកម្ម អភិវឌ្ឍន៍ផលិតផល និងគ្រប់គ្រងសាខា។ លោក បានចូលរួមវគ្គបណ្តុះបណ្តាលក្នុងប្រទេស និងក្រៅ ប្រទេសពីមីក្រូហិរញ្ញវត្ថុជាច្រើន។

លោក ពិសី ទទួលបានបរិញ្ញាប័ត្រ និងអនុបណ្ឌិត ផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យហ្វៀលប្រាយ។

6

អ្នកស្រី ឡុង ចន្ទា

នាយកប្រតិបត្តិឥណទាន

អ្នកស្រី ចន្ទា មានបទពិសោធន៍ជាងដប់ឆ្នាំ នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និង ២ឆ្នាំ ក្នុងអាជ្ញាធរមាន សមត្ថកិច្ច។ គាត់បានកាន់មុខតំណែងផ្សេងៗ ជាច្រើននៅ អេ អឹម ខេ។ អ្នកស្រីបានចូលបម្រើការងារ ដំបូងនៅ អេ អឹម ខេ នៅក្នុងនាយកដ្ឋានសវនកម្ម ផ្ទៃក្នុង នៅឆ្នាំ២០០៥ រយៈពេលពីរឆ្នាំបន្ទាប់មកបាន ប្តូរទៅនាយកដ្ឋានឥណទាន ដែលមានតួនាទី ចម្បងក្នុងការត្រួតពិនិត្យសកម្មភាពប្រមូលទុន និង គ្រប់គ្រងការផ្គុំផ្គងរូបិយវត្ថុរបស់ អេ អឹម ខេ។ មុន ចូលបម្រើការងារនៅ អេ អឹម ខេ អ្នកស្រីធ្លាប់ធ្វើការងារ នៅធនាគារជាតិនៃកម្ពុជាក្នុងនាយកដ្ឋានត្រួតពិនិត្យ រយៈពេល ៣ឆ្នាំ។

អ្នកស្រី ចន្ទា ទទួលបានបរិញ្ញាប័ត្រគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។

7

អ្នកស្រី រៀង រីធីនី

នាយកប្រតិបត្តិហិរញ្ញវត្ថុ

អ្នកស្រី រីធីនី បានចូលបម្រើការងារនៅ អេ អឹម ខេ ជាមន្ត្រីរដ្ឋបាល និងគណនេយ្យនៅឆ្នាំ ២០០៣ ជាពេលដែល អេ អឹម ខេ បានបង្កើតឡើង។ អ្នកស្រី ត្រូវបានតែតាំងជាប្រធានផ្នែកគណនេយ្យនៅឆ្នាំ ២០០៨ និងបន្ទាប់មកបានក្លាយជានាយកប្រតិបត្តិ ហិរញ្ញវត្ថុនៅ ឆ្នាំ២០១០។ ពីមុនអ្នកស្រីជាគណនេយ្យករ នៅក្រុមហ៊ុនឯកជនមួយ។ ជាមួយបទពិសោធន៍ និងសមត្ថភាពរបស់ខ្លួន អ្នកស្រីបានពាំនាំនូវតម្លៃ ទាំងនោះមកជួយ អេ អឹម ខេ តាមរយៈការគ្រប់គ្រង នាយកដ្ឋានហិរញ្ញវត្ថុ ដើម្បីធានាព័ត៌មានគណនេយ្យ ប្រកបដោយគុណភាព។

អ្នកស្រី រីធីនី បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែក ធនាគារ និងហិរញ្ញវត្ថុ ហើយគាត់ជាសមាជិក របស់សមាគមគណនេយ្យករអាជីព ACCA និងជា សមាជិករបស់ KICPAA ផងដែរនៅក្នុងឆ្នាំ២០១៧។

8

លោក ប្រេម ចន្ទាបុត្ត

នាយកប្រតិបត្តិគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា

លោក ចន្ទាបុត្ត បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងឆ្នាំ ២០០៤ ជាមន្ត្រីបច្ចេកវិទ្យាព័ត៌មាន ដែលធ្វើការស្រាវជ្រាវអភិវឌ្ឍកម្មវិធីកុំព្យូទ័រ។ លោកត្រូវបានតែតាំងជាវិស្វករបច្ចេកវិទ្យាជាន់ខ្ពស់ ឆ្នាំ ២០០៧ និងក្លាយជាប្រធានផ្នែកអភិវឌ្ឍន៍ ប្រព័ន្ធព័ត៌មាននៅឆ្នាំ២០០៨។ ក្នុងឆ្នាំ២០១១ លោក ត្រូវបានតែតាំងជានាយកប្រតិបត្តិប្រព័ន្ធគ្រប់គ្រង ព័ត៌មាន។

លោក ចន្ទាបុត្ត ទទួលបានបរិញ្ញាប័ត្រផ្នែក ប្រព័ន្ធគ្រប់គ្រងព័ត៌មាន បរិញ្ញាប័ត្រភាសាអង់គ្លេស និងអនុបណ្ឌិតផ្នែកបច្ចេកវិទ្យាព័ត៌មាន ពីសាកល វិទ្យាល័យ Sikkim Manipal ប្រទេសឥណ្ឌា។

9

អ្នកស្រី ពុម្ព សុភី

នាយិកាប្រតិបត្តិអភិវឌ្ឍន៍ផលិតផលសន្សំ និងធនាគារចល័ត

អ្នកស្រី សុភី មានបទពិសោធន៍ ១០ឆ្នាំ នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដោយផ្តោតសំខាន់លើការងារស្រាវជ្រាវ។ អ្នកស្រីបានកាន់មុខតំណែងនាយិកាប្រតិបត្តិស្រាវជ្រាវពីឆ្នាំ ២០១២ ដល់ ២០១៦ ដើម្បីធានាការស្រាវជ្រាវផ្នែកសង្គម និងទីផ្សារប្រកបដោយគុណភាពខ្ពស់ ក្នុងការចូលរួមអនុវត្តផែនការយុទ្ធសាស្ត្ររយៈពេលខ្លី និងវែងរបស់ អេ អឹម ខេ។

អ្នកស្រីត្រូវបានតែងតាំងជានាយិកាប្រតិបត្តិអភិវឌ្ឍន៍ផលិតផលសន្សំ និងធនាគារចល័តនៅពាក់កណ្តាលឆ្នាំ២០១៦។ ក្នុងតួនាទីថ្មីនេះ អ្នកស្រីផ្តោតសំខាន់លើការងារគ្រប់គ្រងរួមក្នុងការអភិវឌ្ឍផលិតផល និងធ្វើឱ្យ អេ អឹម ខេ ទទួលបានមុខមាត់ថ្មីលេចធ្លោនៅក្នុងទីផ្សារមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការរបស់អតិថិជន។

អ្នកស្រី សុភី បានទទួលបរិញ្ញាប័ត្រផ្នែកវិទ្យាសាស្ត្រកសិកម្ម ពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអភិវឌ្ឍន៍ផលិតផលពីសាកលវិទ្យាល័យ KHON KEN ប្រទេសថៃ។

10

អ្នកស្រី ពាំង ពិសាខ

នាយិកាប្រតិបត្តិធនធានមនុស្ស

អ្នកស្រី ពិសាខ ត្រូវបានតែងតាំងជានាយិកាប្រតិបត្តិធនធានមនុស្សនៅឆ្នាំ ២០១៣។ អ្នកស្រីបានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធានផ្នែកបណ្តុះបណ្តាលនៅ ឆ្នាំ២០១១ និងត្រូវបានតែងតាំងជានាយិកាប្រតិបត្តិបណ្តុះបណ្តាលក្នុងឆ្នាំ២០១២។ អ្នកស្រី ពិសាខ មានបទពិសោធន៍ជាង១០ឆ្នាំ នៅក្នុងវិស័យផ្សេងៗគ្នាជាច្រើន រួមមានក្រុមហ៊ុនឯកជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការជាតិ និងអន្តរជាតិ ក្នុងតួនាទីជាអ្នកប្រឹក្សា និង កសាងសមត្ថភាពគ្រូបណ្តុះបណ្តាលទូទៅ អ្នកសម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាលជាច្រើន រួមមាន ឥណទានខ្នាតតូច អភិក្រមសិទ្ធិមនុស្សជាមូលដ្ឋានក្នុងកម្មវិធីអភិវឌ្ឍន៍ការបញ្ចូលយេនឌ័រ ភាពជាអ្នកដឹកនាំ កម្មវិធីអភិវឌ្ឍន៍ការគ្រប់គ្រង អាជីវកម្មខ្នាតតូច និងវគ្គបណ្តុះបណ្តាលគ្រូបង្គោល ។ល។ បច្ចុប្បន្ននេះ អ្នកស្រី ពិសាខ ក៏ត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមបុគ្គលិក អេ អឹម ខេ (AMK-SA) និងជាប្រធានក្លឹបធនធានមនុស្សរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាផងដែរ។

អ្នកស្រី ពិសាខ ទទួលបានបរិញ្ញាប័ត្រផ្នែកទីផ្សារ និងអនុបណ្ឌិតផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។

11

លោក ហៀក ថាវុធ

នាយិកាប្រតិបត្តិសវនកម្មផ្ទៃក្នុង

លោក ថាវុធ បានចូលបម្រើការងារនៅ អេ អឹម ខេ ជាមន្ត្រីសវនកម្មផ្ទៃក្នុង នៅឆ្នាំ ២០០៦ និងត្រូវបានតែងតាំងជាប្រធានក្រុមសវនករផ្ទៃក្នុង នៅឆ្នាំ២០០៨។ បន្ទាប់មកលោកត្រូវបានតែងតាំងជា នាយិកាប្រតិបត្តិសវនកម្មផ្ទៃក្នុងនៅឆ្នាំ២០១២។

លោក ថាវុធ ទទួលបានបរិញ្ញាប័ត្រផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងអនុបណ្ឌិតផ្នែកគណនេយ្យពីវិទ្យាស្ថានវ៉ាន់ដា គណនេយ្យ។

12

អ្នកស្រី ម៉ុត ចរិយា

នាយិកាប្រតិបត្តិមណ្ឌលព័ត៌មាន

អ្នកស្រី ចរិយា បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងឆ្នាំ២០១១ ជាអ្នកសម្របសម្រួលប្រតិបត្តិការធនាគារចល័ត។ មុនពេលចូលបម្រើការងារនៅ អេ អឹម ខេ អ្នកស្រីធ្លាប់បំពេញតួនាទីជាប្រធានផ្នែកជំនួយការបច្ចេកវិទ្យាព័ត៌មាននៅរោងចក្រកាត់ដេរមួយជាង ៧ឆ្នាំ។ អ្នកស្រីត្រូវបានតែងតាំងជាប្រធានផ្នែកគ្រប់គ្រងមណ្ឌលព័ត៌មាន ក្នុងឆ្នាំ២០១៣ និងជានាយិកាប្រតិបត្តិមណ្ឌលព័ត៌មានក្នុងឆ្នាំ២០១៥។

អ្នកស្រី ចរិយា បានទទួលសញ្ញាប័ត្រមធ្យមផ្នែកគណនេយ្យ ពីវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បរិញ្ញាប័ត្រវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអនុបណ្ឌិតផ្នែកបច្ចេកវិទ្យាព័ត៌មានពីសាកលវិទ្យាល័យនីតុនកម្ពុជា។

13

លោក ជា រតនា

នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញ និងប្រតិបត្តិការ

មុនពេលទទួលបានតួនាទីជានាយកប្រតិបត្តិគ្រប់គ្រងបណ្តាញ និងប្រតិបត្តិការ លោក រតនា បានបម្រើការងារនៅ អេ អឹម ខេ ជាប្រធានផ្នែកគ្រប់គ្រងធនាគារចល័ត នៅឆ្នាំ២០១០។ លោកមានបទពិសោធន៍ជាមួយក្រុមហ៊ុនជាច្រើននៅក្នុងឧស្សាហកម្ម MNO និង FMCG។

លោក រតនា បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកពាណិជ្ជកម្មអន្តរជាតិនៅសាលាពាណិជ្ជកម្ម IAE Lyon នៃសាកលវិទ្យាល័យ Jean Moulin Lyon III នៃប្រទេសបារាំង។

14

លោក ម៉េងហុង

នាយកប្រតិបត្តិអាជីវកម្ម

លោក ម៉េងហុង បានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធានផ្នែកសន្សំ ក្នុងឆ្នាំ២០១២។ មុនពេលចូលរួមជាមួយ អេ អឹម ខេ លោកមានបទពិសោធន៍ការងាររយៈពេលប្រាំមួយឆ្នាំ នៅតាមក្រុមហ៊ុន និងអង្គការផ្សេងៗគ្នា ដែលមានតួនាទីជាមន្ត្រីទំនាក់ទំនងអភិវឌ្ឍន៍ ប្រធានផ្នែកទីផ្សារជនបទ ធានារ៉ាប់រងខ្នាតតូច និងមន្ត្រីឯកទេស អាជីវកម្មធានារ៉ាប់រងខ្នាតតូច។ លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិអាជីវកម្មសន្សំ និងសេវាកម្មនៅខែមករា ឆ្នាំ២០១៥។

លោក ម៉េងហុង ទទួលបានសញ្ញាប័ត្រផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែករដ្ឋបាលអាជីវកម្មពីសាកលវិទ្យាល័យនីរុន។

15

លោក អាង លាភហេង

នាយកប្រតិបត្តិគាំទ្រប្រព័ន្ធធនាគារស្នូល

លោក លាភហេង បានចូលបម្រើការងារនៅ អេ អឹម ខេ នៅឆ្នាំ២០១១ ជាអ្នកវិភាគប្រព័ន្ធអាជីវកម្មជាន់ខ្ពស់។ លោកមានបទពិសោធន៍ដប់ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ មុនពេលបម្រើការងារ អេ អឹម ខេ លោកបានកាន់តួនាទីផ្សេងៗគ្នានៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដូចជា លេខាធិការ គ្រូបង្គោលតាមសហគមន៍ គ្រូបង្គោលទូទៅ និងប្រធានផ្នែកបណ្តុះបណ្តាលប្រព័ន្ធ។ លោកបានចូលរួមគ្រូបណ្តុះបណ្តាលជាច្រើនដែលទាក់ទងមីក្រូហិរញ្ញវត្ថុ។ លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិគាំទ្រប្រព័ន្ធធនាគារស្នូលក្នុងឆ្នាំ២០១៥។

លោក លាភហេង ទទួលបានសញ្ញាប័ត្រចំនួនពីរ គឺបរិញ្ញាប័ត្រ និងអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យវៀលប្រាយ។

16

លោក ជាង វណ្ណា

នាយកប្រតិបត្តិបណ្តុះបណ្តាល

លោក វណ្ណា បានចូលបម្រើការងារនៅ អេ អឹម ខេ នៅឆ្នាំ២០១៣ ជាប្រធានផ្នែកបណ្តុះបណ្តាល។ លោកមានបទពិសោធន៍ជាងដប់ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ មុនពេលចូលបម្រើការងារ អេ អឹម ខេ លោកបានកាន់កាប់តួនាទីផ្សេងៗគ្នាជាច្រើន នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងទៀត ដូចជា មន្ត្រីគណនា មន្ត្រីធានារ៉ាប់រងគុណភាព ប្រធានសាខាខេត្ត គ្រូបណ្តុះបណ្តាល និងប្រធានផ្នែកអភិវឌ្ឍន៍ និងបណ្តុះបណ្តាល។ លោកបានចូលរួមគ្រូបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងវិស័យមីក្រូហិរញ្ញវត្ថុទាំងក្នុងស្រុក និងក្រៅប្រទេស។ លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិបណ្តុះបណ្តាលក្នុងឆ្នាំ២០១៥

លោក វណ្ណា បានទទួលបរិញ្ញាប័ត្រផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងអនុបណ្ឌិតផ្នែកគ្រប់គ្រងទូទៅពីសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

លោក វង្ស ភគិនី
នាយកប្រតិបត្តិស្រាវជ្រាវ

លោក ភគិនី បានចូលបម្រើការងារនៅ អេ អឹម ខេ ជាមន្ត្រីបណ្តុះបណ្តាលស្រាវជ្រាវ និងទីផ្សារ ក្នុងឆ្នាំ ២០០៧ និងត្រូវបានដំឡើងតួនាទីជាប្រធានផ្នែកស្រាវជ្រាវសង្គម ក្នុងឆ្នាំ ២០១២ និងជានាយកប្រតិបត្តិស្រាវជ្រាវនៅខែឧសភាឆ្នាំ២០១៧។

លោក ភគិនី ទទួលបានបរិញ្ញាប័ត្រផ្នែកគ្រប់គ្រងអភិវឌ្ឍន៍កម្មវិធី និងគម្រោងពីសាកលវិទ្យាល័យបៀលប្រាយ។ គាត់ក៏បានចូលរួមវគ្គបណ្តុះបណ្តាលលើជំនាញជាច្រើនទាក់ទងនឹងផ្នែកស្រាវជ្រាវផងដែរ។

លោក រាម កេរ្តិ៍ឡា
នាយកប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា

លោក រិទ្ធា បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុង តួនាទីជានាយកប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាក្នុងឆ្នាំ ២០១៧។ មុនចូលបម្រើការងារនៅ អេ អឹម ខេ លោករិទ្ធា បានបម្រើការងារក្នុងមុខតំណែងជាច្រើននៅក្នុងវិស័យធនាគារ ទូរគមនាគមន៍ ប្រព័ន្ធសមាហរណកម្ម និងប្រព័ន្ធផ្សព្វផ្សាយ ដូចជា វិស្វករពាណិជ្ជកម្ម ឆ្លាតវៃ វិស្វករគាំទ្រកម្ម វិធីពាណិជ្ជកម្ម វិស្វករជាន់ខ្ពស់គ្រប់គ្រងម៉ាស៊ីនមេ វិស្វករជាន់ខ្ពស់គ្រប់គ្រងបណ្តាញ អនុប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មាន អ្នកគ្រប់គ្រងបណ្តាញ និងម៉ាស៊ីនមេ អ្នកគ្រប់គ្រងគម្រោងបច្ចេកវិទ្យាព័ត៌មាន។ រិទ្ធា មានបទពិសោធន៍ជាងដប់ឆ្នាំជាមួយក្រុមហ៊ុនជាតិ និងអន្តរជាតិ។ គាត់បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានទាំងក្នុង និងក្រៅប្រទេស។

លោក រិទ្ធា ទទួលបានបរិញ្ញាប័ត្រគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យាពីវិទ្យាស្ថានស៊ីតិក។

លោក ឡុង ចំណាន
នាយកប្រតិបត្តិអាជីវកម្មឥណទាន

លោក ចំណាន បានចូលរួមជាមួយ អេ អឹម ខេ ក្នុងឆ្នាំ ២០០៦ ជាមន្ត្រីឥណទាន។ នៅឆ្នាំ ២០០៧ លោកត្រូវបានតែងតាំងជាប្រធានតំបន់។ ដោយសារតែការងារមានការរីកចម្រើន និងអភិវឌ្ឍន៍ លោក ចំណាន ត្រូវបានតែងតាំង ជាប្រធានសាខានៅក្នុងឆ្នាំ ២០០៩។ នៅឆ្នាំ ២០១៤ លោកត្រូវបានតែងតាំងបន្តទៀតជាប្រធានភូមិភាគ។ ដោយសារភាពជោគជ័យលើអាជីពការងារជាបន្តបន្ទាប់ គាត់ត្រូវបានតែងតាំងជានាយកប្រតិបត្តិឥណទានក្នុងឆ្នាំ២០១៦ ហើយនៅដើមឆ្នាំ២០១៨នេះ លោកត្រូវបានតែងតាំងជា នាយកប្រតិបត្តិអាជីវកម្មឥណទាន។

លោក ចំណាន ទទួលបានបរិញ្ញាប័ត្រផ្នែកអភិវឌ្ឍន៍ជនបទពីសាលាជាតិកសិកម្មព្រៃកលៀប និងអនុបណ្ឌិតផ្នែកធនាគារ និងហិរញ្ញវត្ថុពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។

លោក ទុំ ច័ន្ទដេត
នាយកប្រតិបត្តិសាជីវកម្ម

លោក ច័ន្ទដេត បានចូលរួមជាមួយ អេ អឹម ខេ ក្នុងឆ្នាំ ២០១៦ ជានាយកប្រតិបត្តិឥណទាន ទទួលបានបទពិសោធន៍សហគ្រាសខ្នាតតូចនិងមធ្យម។ លោក ច័ន្ទដេត ធ្លាប់មានបទពិសោធន៍លើវិស័យហិរញ្ញវត្ថុជាង១០ ឆ្នាំកន្លងមកហើយ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀតក្នុងកម្ពុជាដោយឆ្លងកាត់តួនាទីជាច្រើនដូចជា មន្ត្រីឥណទានប្រធានសាខា ប្រធានសាខា និង ប្រធានត្រួតពិនិត្យឥណទាន។ ដោយសារភាពជោគជ័យលើអាជីពការងារជាបន្តបន្ទាប់នៅដើមឆ្នាំ២០១៨នេះលោកត្រូវបានតែងតាំងជានាយកប្រតិបត្តិសាជីវកម្ម។

លោក ច័ន្ទដេត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកធនាគារ និងអនុបណ្ឌិត ផ្នែកធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យបៀលប្រាយនៅទីក្រុងភ្នំពេញ។

អ្នកស្រី ទូ ម៉ាណែល
នាយិកាប្រតិបត្តិអាជីវកម្មសន្សំ និងសេវាកម្ម

អ្នកស្រី ម៉ាណែល បានចូលបម្រើការងារនៅក្នុងឆ្នាំ ២០១២ បន្ទាប់មកគាត់ត្រូវបានតែងតាំងជា មន្ត្រីទំនាក់ទំនងអតិថិជនជាន់ខ្ពស់ ប្រធានផ្នែកសន្សំ នាយិកាប្រតិបត្តិរង សន្សំ និងសេវាកម្មជាបន្តបន្ទាប់រហូតមកនៅក្នុងនាយកដ្ឋានសន្សំ និងសេវាកម្ម។ អ្នកស្រីត្រូវបានតែងតាំងជានាយិកាប្រតិបត្តិអាជីវកម្មសន្សំ និងសេវាកម្មក្នុងខែមេសា ឆ្នាំ២០១៨។

អ្នកស្រីមានបទពិសោធន៍ ៩ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និង៨ឆ្នាំ ក្នុងវិស័យឯកជនដទៃទៀត។

អ្នកស្រីទទួលបានបរិញ្ញាប័ត្រផ្នែកធនាគារ និងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងកំពុងបន្តអនុបណ្ឌិតផ្នែកគ្រប់គ្រងនៅសាកលវិទ្យាល័យនរេតុននៅទីក្រុងភ្នំពេញ។

គណៈកម្មាធិការ កម្រិតគណៈ គ្រប់គ្រង

អេ អឹម ខេ បានបង្កើតគណៈកម្មាធិការជាច្រើននៅ
កម្រិតថ្នាក់គ្រប់គ្រង ដើម្បីដោះស្រាយ និងគ្រប់គ្រងលើបញ្ហា
ផ្សេងៗ ដែលកើតមាននៅក្នុងប្រតិបត្តិការក្រុមហ៊ុន នេះបើ
យោងតាមអាជីវកម្ម និងហានិភ័យមួយចំនួនដែល អេ អឹម ខេ
មាន។ គណៈកម្មាធិការទាំងអស់នោះរួមមាន៖

គណៈកម្មាធិការប្រតិបត្តិ (EXCO)

គណៈកម្មាធិការប្រតិបត្តិ (ដឹកនាំដោយប្រធាននាយក
ប្រតិបត្តិ និងប្រជុំប្រចាំខែ) ទទួលខុសត្រូវក្នុងការធានាថា
អេ អឹម ខេ មានប្រតិបត្តិការយ៉ាងមានប្រសិទ្ធភាព។
គណៈកម្មាធិការត្រួតពិនិត្យការងារប្រតិបត្តិសំខាន់ៗជាច្រើន
រួមមាន យុទ្ធសាស្ត្រ ការអនុវត្ត ការគ្រប់គ្រងការងារ និង
ប្រភេទហានិភ័យផ្សេងៗទៀត ដែលអាចកើតឡើងក្នុងអំឡុង
ពេលអនុវត្តផែនការយុទ្ធសាស្ត្ររបស់ អេ អឹម ខេ រួមទាំង
ហានិភ័យកេរ្តិ៍ឈ្មោះផងដែរ។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ (MRC)

តួនាទីរបស់គណៈកម្មាធិការហានិភ័យកម្រិតគ្រប់គ្រង
គឺត្រួតពិនិត្យការអនុវត្តនៃការគ្រប់គ្រងហានិភ័យរួមរបស់
ក្រុមហ៊ុន។ ហានិភ័យនេះ រួមមាន ហានិភ័យប្រតិបត្តិការ
និងហិរញ្ញវត្ថុ ក៏ដូចជាការគ្រប់គ្រងការអនុលោមតាម
បទប្បញ្ញត្តិ និងគោលនយោបាយ និងនីតិវិធីស្តីពីការប្រឆាំង
នឹងការសំអាតប្រាក់ និងហិរញ្ញប្បទានភារកម្ម (AML/
CFT)។

គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល កម្រិតគណៈគ្រប់គ្រង (ALCO)

ការទទួលខុសត្រូវដំបូងរបស់គណៈកម្មាធិការទ្រព្យសកម្ម
និងបំណុល កម្រិតគណៈគ្រប់គ្រងនេះ គឺគ្រប់គ្រងតាម
តារាងតុល្យការ និងមិនតាមតារាងតុល្យការ។ គណៈកម្មាធិការ
នេះ ធានាលើអត្រាការប្រាក់ ការដល់កាលកំណត់ រូបិយវត្ថុ
សាច់ប្រាក់ និងហានិភ័យហិរញ្ញវត្ថុដទៃទៀតដែលអាច
កើតឡើងចំពោះភាពមិនស៊ីសង្វាក់គ្នា រវាងទ្រព្យសកម្ម និង
បំណុលរបស់គ្រឹះស្ថាន ដែលត្រូវបានរាយការណ៍ និងវិភាគ
ព្រមទាំងគ្រប់គ្រងយ៉ាងត្រឹមត្រូវ។ ទាំងនេះហើយ ដែលបាន
ធ្វើឲ្យ អេ អឹម ខេ បន្តរីកចម្រើនប្រកបដោយនិរន្តរភាព
ទន្ទឹមគ្នានឹងការគ្រប់គ្រងហានិភ័យដែលបានកើតឡើង។

គណៈកម្មាធិការឥណទាន (CRC)

គណៈកម្មាធិការឥណទាន ត្រួតពិនិត្យ និងអនុវត្តការ
គ្រប់គ្រងហានិភ័យឥណទាន ដែលកើតមាន ពេលផ្តល់ប្រាក់

កម្ចី រួមមាន ការអនុលោមតាមគោលនយោបាយឥណទាន
ការផ្តល់ប្រាក់កម្ចី និងការត្រួតពិនិត្យគុណភាពផលប៉ុន្តែប្រាក់
កម្ចី។ គណៈកម្មាធិការនេះកំណត់កម្រិតទំហំផលប៉ុន្តែ
ប្រាក់កម្ចី (តាមរយៈផលប៉ុន្តែប្រាក់កម្ចីអតិថិជន តាមវិស័យ
ឬ តាមផលិតផល) ដែលមានការវិភាគនិន្នាការ និង
មូលហេតុនៃការមិនបំពេញកាតព្វកិច្ចរបស់អតិថិជនកម្ចី
ព្រមទាំងចាត់វិធានការបង្ការនៅពេលចាំបាច់។


គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន (ITC)

គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មានផ្តល់ការណែនាំ
ជាយុទ្ធសាស្ត្រសម្រាប់ការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាទាំងអស់
និងហានិភ័យបច្ចេកវិទ្យាព័ត៌មាននៅ អេ អឹម ខេ។ ការវិនិយោគ
ផ្នែកបច្ចេកវិទ្យាព័ត៌មាន សម្រាប់រយៈពេលខ្លី និងរយៈពេល
វែងត្រូវតែស្របជាមួយយុទ្ធសាស្ត្រអាជីវកម្មរបស់ អេ អឹម ខេ
និងឆ្លើយតបទៅនឹងកំណើនសមស្របរបស់គ្រឹះស្ថាន។
អាទិភាពនៃការអភិវឌ្ឍ និងការវិនិយោគប្រព័ន្ធនេះត្រូវតែបំពេញ
តាមអាទិភាពនៃអាជីវកម្មរបស់ អេ អឹម ខេ ទាំងអស់
និងតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងគោលបំណងធានាបាន
នូវភាពជឿជាក់ និងសុវត្ថិភាពទិន្នន័យ។

អតិថិជន អេ អិម ខេ

មកដល់ត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ មានគណនីកម្ចីសរុប ៣៤៤.៧៥៤ ហើយក្នុងនោះមាន ៩១,៥% គឺជា អតិថិជនភេទស្រី។ អតិថិជនកម្ចី អេ អិម ខេ មានអាយុជាមធ្យម ៤២ឆ្នាំ ហើយចំនួនវគ្គកម្ចីជាមធ្យមគឺ ៣,៧ វគ្គ។ ទំហំកម្ចីសរុបជាមធ្យមរបស់ អេ អិម ខេ គឺចំនួន ៧៥៥ ដុល្លារ ខណៈទំហំកម្ចីក្រុមជាមធ្យមគឺចំនួន ៥៧០ ដុល្លារ។ ខាងក្រោមគឺជាក្រាហ្វិចអំពីអតិថិជនកម្ចី អេ អិម ខេ ៖

ព័រ៉ាមីតអាយុរបស់អតិថិជន អេ អិម ខេ (ទិន្នន័យស្ត្រី)



ចំនួនអតិថិជន (ទិន្នន័យស្ត្រី)

៣៧%



កម្ចី

៥៥%



កម្ចី ធានារ៉ាប់រង
ខ្នាតតូច

៤%



កម្ចី សន្សំ

៥%



កម្ចី សន្សំ ធានារ៉ាប់រង
ខ្នាតតូច


ជនបទ

- ភាគរយនៃចំនួនអតិថិជនតំបន់ជនបទ: ៩៦,៧%
- កម្ចីឯកត្តជន: ២៣,៤% កម្ចីក្រុម: ៧៦,៦%
- ចំនួនវគ្គកម្ចីជាមធ្យម: ៣,៨ វគ្គ
- អាយុជាមធ្យមនៃអតិថិជនកម្ចី: ៤២ ឆ្នាំ
- ចំនួនអតិថិជន កម្ចីសុទ្ធ: ៣៦,៥%
- ចំនួនអតិថិជន កម្ចី+ធានារ៉ាប់រង: ៥៥,៥%
- ចំនួនអតិថិជន កម្ចី+សន្សំ: ៣,៥%
- ចំនួនអតិថិជន កម្ចី+សន្សំ+ធានារ៉ាប់រង: ៤,៦%


ប្រជុំជន

- ភាគរយនៃចំនួនអតិថិជនតំបន់ប្រជុំជន: ៣,៣%
- កម្ចីឯកត្តជន: ៦៣,៦% កម្ចីក្រុម: ៣៦,៤%
- ចំនួនវគ្គកម្ចីជាមធ្យម: ៣,១ វគ្គ
- អាយុជាមធ្យមនៃអតិថិជនកម្ចី: ៣៨ ឆ្នាំ
- ចំនួនអតិថិជន កម្ចីសុទ្ធ: ៤១,៣%
- ចំនួនអតិថិជន កម្ចី+ធានារ៉ាប់រង: ៤៣,០%
- ចំនួនអតិថិជន កម្ចី+សន្សំ: ៦,០%
- ចំនួនអតិថិជន កម្ចី+សន្សំ+ធានារ៉ាប់រង: ៩,៨%

ក្នុងចំណោមអតិថិជនកម្ចី អេ អឹម ខេ ទាំងអស់ មានអតិថិជនប្រមាណជា ៦៤% ដែលអាចអាន ឬសរសេរភាសាខ្មែរបាន បើទោះបីជាអតិថិជនភាគច្រើនរស់នៅតំបន់ជនបទ។ ក្នុងចំណោមនោះដែរ មានអតិថិជនប្រមាណជា ៩២% ដែលមានសកម្មភាពសេដ្ឋកិច្ចសម្រាប់រកចំណូលផ្គត់ផ្គង់គ្រួសារក្នុងអំឡុងពេល ៦ ខែចុងក្រោយនេះ។ ជាមធ្យមអតិថិជន អេ អឹម ខេ មានសមាជិកគ្រួសារប្រហែល ៤,៧ នាក់ ដែលចំនួនកូនក្នុងមួយគ្រួសារមានចំនួន ២,៥ នាក់។ សូមមើលទៅក្រាហ្វិកខាងក្រោម សម្រាប់ព័ត៌មានលម្អិតបន្ថែមរបស់អតិថិជនកម្ចី និងគ្រួសាររបស់អតិថិជនកម្ចី អេ អឹម ខេ។




ទំនាក់ទំនងរបស់អតិថិជន អេ អឹម ខេ ជាមួយមេគ្រួសារ (ការស្ទង់មតិ)




ស្ថានភាពអាន/សរសេររបស់អតិថិជន អេ អឹម ខេ (ការស្ទង់មតិ)




កម្រិតនៃការអប់រំរបស់អតិថិជន អេ អឹម ខេ (ការស្ទង់មតិ)



ចំនួនក្មេងគ្រប់អាយុចូលរៀន (ការស្ទង់មតិ)





ព័ត៌មានកម្ចីរបស់អតិថិជន អេ អឹម ខេ (ការស្ទង់មតិ)





លទ្ធភាពក្នុងការប្រើប្រាស់បង្គន់របស់អតិថិជន (ការស្ទង់មតិ)

តាមរយៈទិន្នន័យខាងក្រោម គឺបានបង្ហាញពីភាគរយតាមរដូវកាលនៃប្រភពចំណូលចម្បងបី និងប្រភពចំណាយចម្បងទាំងបីនៃគ្រួសារអតិថិជន អេ អិម ខេ ក្នុងរយៈពេល១២ខែចុងក្រោយនេះ។ ដូចដែលបានបង្ហាញក្នុងផ្ទាំងតារាង (ក) សកម្មភាពរកចំណូលក្នុងគ្រួសាររបស់អតិថិជនភាគច្រើនចាប់ពីខែវិច្ឆិកាដល់ខែមេសា ដោយនេះជារដូវប្រាំងដែលជាពេលវេលានៃចរន្តការងារផ្សេងៗកើតមានក្នុងការរកចំណូល ជាពិសេសទៅលើការងារកសិកម្ម និងស៊ីឈ្នួលដោយប្រើកម្លាំងពលកម្ម។ សកម្មភាពរកចំណូលភាគច្រើនរួមមាន ការប្រកបអាជីវកម្មផ្ទាល់ខ្លួន ស៊ីឈ្នួលដោយប្រើកម្លាំងពលកម្ម ចំណូលពីការងាររោងចក្រ និងសកម្មភាពកសិកម្មនានា។


ផ្ទាំងតារាង (ខ) បញ្ជាក់ថាការចំណាយដែលមានភាគរយខ្ពស់នៃគ្រួសារអតិថិជនមានដូចជា ការចំណាយទៅលើអាហារ និងភេសជ្ជៈ ការបង់សងកម្ចី ការចំណាយជាដើមទុនអាជីវកម្ម ចំណាយលើកសិកម្ម ថ្លៃសាលា និងការចូលរួមក្នុងកម្មវិធីនានា។ ចំពោះខែដែលមានភាគរយខ្ពស់លើការចំណាយ គឺពីខែមេសា ដល់ខែតុលា។



ក្រាហ្វិកខាងក្រោមបង្ហាញថា ២៧% នៃអតិថិជនសរុបទាំងអស់ គឺជាអតិថិជនថ្មីដែលទើបតែចាប់ផ្តើមធ្វើការខ្ចីប្រាក់ក្នុងកម្មវិធីបង្កជាមួយ អេ អិម ខេ។ ចំពោះអតិថិជនចាស់ដែលបានខ្ចីប្រាក់ពី អេ អិម ខេ ចាប់ពីវគ្គទី២ដល់វគ្គទី៥មានចំនួន ៤៩% ដែលក្នុងនោះ ១៧% ជាអតិថិជនក្នុងវគ្គទី២ ១៣% ជាអតិថិជនក្នុងវគ្គទី៣ ១០% ជាអតិថិជនក្នុងវគ្គទី៤ និង ៨% ជាអតិថិជនក្នុងវគ្គទី៥។ សម្រាប់អតិថិជនដែលនៅជាមួយ អេ អិម ខេ ចាប់ពី ៦ វគ្គឡើងទៅ គឺមានចំនួន ២៤% នៃអតិថិជនសរុបទាំងអស់។



នៅឆ្នាំ២០១៧ ៩៧%នៃប្រាក់កម្ចីដែលផ្តល់ឲ្យអតិថិជនគឺមានទំហំស្មើឬតិចជាង ១.០០០ដុល្លារក្នុងម្នាក់។ នេះជាកត្តាបង្ហាញថា អេ អិម ខេ នៅតែមានជំហរយ៉ាងរឹងមាំទៅលើបេសកកម្ម និងទស្សនវិស័យរបស់ខ្លួនបើទោះបីជាជាក់ស្តែងការដំណើរការផ្តល់ប្រាក់កម្ចីដែលមានទំហំតូចទាមទារខ្ពស់លើប្រសិទ្ធភាពការងារ និងការចំណាយខ្ពស់។ បន្ថែមពីនេះទៀត អេ អិម ខេ នៅតែអាចគ្រប់គ្រងបានក្នុងការកែសម្រួលគោលនយោបាយ និង នីតិវិធីរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងប្រកាសដែលចេញដោយធនាគារជាតិនៃកម្ពុជា ស្តីពីការរឹតបន្តឹងទៅលើការប្រាក់ប្រចាំឆ្នាំ។





ករណីសិក្សា -
ភាពងាយស្រួលរបស់
អតិថិជនប្រាក់កម្ចី

ការពាក់ចេញពីភាពក្រីក្រ និងអន្ទាក់បំណុលតាមរយៈ
 ការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុសមស្រប និងបិតថៅ
 ប្រវត្តិភាពជោគជ័យរបស់អ្នកម៉ង ក្រង់ លឿន
 នៅក្នុងភូមិរកា ឃុំរកា សង្កាត់សង្កែ ខេត្តបាត់ដំបង

អ្នកមីង ក្រង់ លឿន អាយុ៥០ឆ្នាំ

ឆ្លងតាមបទពិសោធន៍នៃការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ អស់រយៈពេលជាង១០ឆ្នាំកន្លងមក អ្នកមីង ក្រង់ លឿន មានអាយុ៥០ឆ្នាំបាន ចែករំលែកនូវភាពជោគជ័យរបស់គាត់ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ។ ចាប់តាំងពីពេលអ្នកមីង ក្រង់ លឿន បានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីរបស់គាត់ដែល មានមុខរបរជាជាងសំណង់នៅក្នុងភូមិអស់រយៈពេល ២០ឆ្នាំមក ពួកគាត់ទទួលបានកូន៣នាក់ កូនស្រី២នាក់ និងកូនប្រុស១នាក់។ កូនស្រីបងរបស់អ្នកមីងមានអាយុ១៨ឆ្នាំ រៀនថ្នាក់ទី ១០ កូនប្រុសទី២របស់គាត់ មានអាយុ១៦ឆ្នាំ រៀនថ្នាក់ទី ៨ និងកូនស្រីពៅរបស់គាត់អាយុ ១២ឆ្នាំកំពុងរៀនថ្នាក់ទី ៥។

ក្រឡេកមកមើលជីវភាពរស់នៅរបស់គាត់បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច អ្នកមីង ក្រង់ លឿន បាននិយាយថាជីវភាពរស់នៅរបស់គ្រួសារគាត់មានភាពលំបាកខ្លាំងណាស់ ដោយសារតែគាត់ជាកសិករ និង ប្តីរបស់គាត់ជាកម្មករសំណង់ នៅក្នុងភូមិប៉ុណ្ណោះ។ កំឡុងពេលនោះ ពួកគាត់រស់នៅក្នុងខ្ទមតូចចង្អៀតមួយដែលធ្វើពីឈើ និងប្រក់ស្បូវ ហើយ ពួកគាត់មិនមានលទ្ធភាពទិញសម្បត្តិកែកង់ ១គ្រឿង សម្រាប់ជាមធ្យោបាយធ្វើដំណើរ ប៉ុន្តែ យ៉ាងណាក៏ដោយក៏ពួកគាត់ទាំងពីរនាក់ខិតខំព្យាយាមប្រឹងប្រែងដើម្បីឲ្យជីវភាពរស់នៅរបស់ គាត់មានភាពប្រសើរឡើង។

ថ្ងៃមួយនៅពេលដែល អេ អឹម ខេ បានពង្រីកប្រតិបត្តិការរបស់ខ្លួនជាលើកដំបូងនៅ ក្នុងភូមិ អ្នកមីងបានស្គាល់ អេ អឹម ខេ ដោយមន្ត្រីឥណទានបានអញ្ជើញអ្នកភូមិមកចូលរួម ប្រជុំជាក្រុម ដើម្បីផ្សព្វផ្សាយពីការផ្តល់សេវាកម្មហិរញ្ញវត្ថុរបស់ អេ អឹម ខេ ទៅដល់អ្នកភូមិ នៅក្នុងភូមិរបស់អ្នកមីងឲ្យបានយល់ដឹង ហើយអ្នកមីងបានចូលរួមយ៉ាងសកម្មដើម្បីដឹងពី

សេវាកម្មដែលផ្តល់ដោយ អេ អឹម ខេ។ បន្ទាប់ពីគាត់បានចូលរួមប្រជុំជាក្រុមរួចគាត់មាន ការយល់ដឹងបានច្រើនពីអត្ថប្រយោជន៍នៃសេវាកម្មហិរញ្ញវត្ថុដែលផ្តល់ដោយ អេ អឹម ខេ ដូច្នោះ គាត់ក៏សម្រេចចិត្តខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដោយមិនមានភាព ស្នាក់ស្នើឡើយ។ អ្នកមីងបានខ្ចីប្រាក់ពី អេ អឹម ខេ លើកទី១ ចំនួន ១៥០.០០០រៀល (៣៧,៥ ដុល្លារ) កាលពីឆ្នាំ ២០០៨ ដើម្បីយកទៅទិញកង់ឲ្យស្វាមីរបស់គាត់ជិះទៅកន្លែងធ្វើ ការ ចំណែកឯលុយនៅសល់ គាត់បានយកទៅចំណាយទៅលើការប្រើប្រាស់ប្រចាំថ្ងៃរបស់ គ្រួសារគាត់។ អ្នកមីង ក្រង់ លឿន មិនដែលមានប្រវត្តិយឺតយ៉ាវ ក្នុងការសងបំណុលត្រលប់ មកវិញទេ ព្រោះគាត់បានដឹងច្បាស់ពីភាពព្រួយបារម្ភក្នុងការបង់សងមក អេ អឹម ខេ វិញ ក្រោយពីគាត់បានខ្ចីកម្ចីរួច។ លើសពីនេះទៅទៀត គាត់អាចគ្រប់គ្រងទៅលើការសងកម្ចី ត្រឡប់មកវិញបានទាន់ពេលវេលា ដោយសារតែគាត់បានប្រើប្រាស់ប្រាក់កម្ចីនេះចំគោលដៅ ក្នុងបំណងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។ ដោយសារតែអ្នកមីងទទួលបាននូវបទពិសោធន៍ ល្អៗពី អេ អឹម ខេ ពីមួយវគ្គទៅមួយវគ្គ ទើបធ្វើឲ្យអ្នកមីងនៅតែបន្តប្រើប្រាស់សេវាកម្ម រហូតមកដល់ពេលនេះគាត់បានខ្ចីប្រាក់ជាលក្ខណៈក្រុមបាន ៩វគ្គ ហើយនៅដើមឆ្នាំ ២០១៦ អ្នកមីងបានខ្ចីជាលក្ខណៈឯកត្តជនចំនួន១វគ្គ។ ប្រាក់កម្ចី ៣វគ្គ ចុងក្រោយជាក្រុមដែលអ្នក មីងបានយកពី អេ អឹម ខេ មានចំនួន ១.២០០.០០០រៀល (៣០០ដុល្លារ) ក្នុងវគ្គទី៧ ១.៥០០.០០០រៀល (៣៧៥ដុល្លារ) ក្នុងវគ្គទី៨ និងវគ្គទី៩ ៣.៣០០.០០០រៀល (៧៥០ដុល្លារ) ហើយក្នុងនោះប្រាក់កម្ចីទី៧ ត្រូវបានវិនិយោគក្នុងការចិញ្ចឹមជ្រូក ប្រាក់កម្ចីទី៨ ប្រើប្រាស់ ជាមួយប្រាក់សន្សំសម្រាប់ទិញម៉ូតូ ហើយប្រាក់កម្ចីជាក្រុមចុងក្រោយរបស់គាត់ ត្រូវបានប្រើ ដើម្បីទិញសម្ភារៈសំណង់ឲ្យស្វាមីរបស់គាត់ និងគាត់យកទៅចិញ្ចឹមជ្រូក។ អ្នកមីងបានខ្ចី ជាលក្ខណៈឯកត្តជន ដើម្បីប្រើប្រាស់បន្ថែមសម្រាប់សង់ផ្ទះថ្មីរបស់គាត់។

អ្នកមីង ក្រង់ លឿន បានមានប្រសាសន៍ថា « គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានដើរតួយ៉ាងសំខាន់ក្នុងការធ្វើឲ្យជីវភាពគ្រួសាររបស់ខ្ញុំមានភាពប្រសើរឡើង តាមរយៈការផ្តល់ប្រាក់កម្ចីជាក្រុម ដែលតម្រូវឲ្យសមាជិកក្នុងក្រុមទាំងអស់ធានាគ្នាទៅវិញទៅមកដោយមិនចាំបាច់ដាក់ទ្រព្យធានា » ។ គាត់បានបន្តទៀតថា « មុនពេលដែលខ្ញុំមិនទាន់ប្រើប្រាស់សេវាកម្មកម្ចីពីគ្រឹះស្ថាន អេ អឹម ខេ សូម្បីតែកង់ក៏ខ្ញុំមិនមានលទ្ធភាពក្នុងការទិញឲ្យស្វាមីរបស់ខ្ញុំជិះទៅកន្លែងធ្វើការរបស់គាត់ដែរ។ ប៉ុន្តែពេលនេះ ខ្ញុំមានលទ្ធភាពក្នុងការសាងសង់ផ្ទះថ្មី ទិញម៉ូតូ ២គ្រឿងឲ្យគ្រួសាររបស់ខ្ញុំ ទិញកង់ ៣គ្រឿង ឲ្យកូនជិះទៅសាលារៀន និងទិញដីមួយកន្លែងនៅក្នុងភូមិរបស់ខ្ញុំទៀត។ ក្រៅពីនេះ ខ្ញុំអាចសន្សំប្រាក់បានក្រៅពីការចំណាយផ្សេងៗជាប្រចាំថ្ងៃ ហើយការហូបចុកក្នុងគ្រួសារក៏មានភាពប្រសើរឡើងដែរ។ នៅពេលដែលសូរពិទស្សនៈរបស់គាត់ចំពោះកូនៗទៅលើការអប់រំ និងការងារនាពេលអនាគតរបស់ពួកគេ គាត់បានឆ្លើយតបភ្លាមៗដោយគ្មានការស្នាក់ស្នើថា « មុនពេលចូលរួមជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទោះបីទិញកង់ក៏ខ្ញុំមិនមានលទ្ធភាពក្នុងការទិញឲ្យកូនរបស់ខ្ញុំជិះទៅសាលារៀនដែរ ប៉ុន្តែពេលនេះខ្ញុំមានលទ្ធភាពទិញកង់ចំនួន ៣គ្រឿងសម្រាប់ពួកគេម្នាក់ៗ ហើយខ្ញុំអាចមានលទ្ធភាពបង់លុយឲ្យពួកគេចូលរៀនថ្នាក់បំប៉នបន្ថែម និងថ្នាក់ភាសាអង់គ្លេសបានទៀតផង។ ខ្ញុំសង្ឃឹមថា ពួកគេនឹងទទួលបានការអប់រំដល់កម្រិតឧត្តមសិក្សា និងទទួលបានការងារដ៏ល្អប្រសើរ » ។ ជាចុងក្រោយអ្នកមីងមានប្រសាសន៍ថា « ដើម្បីទទួលបានភាពជោគជ័យនៅក្នុងជីវិតរបស់អ្នក នៅពេលដែលអ្នកត្រូវការកម្ចី អ្នកត្រូវប្រើប្រាស់លុយដោយឈ្លាសវៃ ជាពិសេសយកប្រាក់ទៅវិនិយោគឲ្យចំគោលដៅដើម្បីបង្កើននូវប្រាក់ចំណូល ប៉ុន្តែមិនត្រូវប្រើវាសម្រាប់លេងល្បែងទេ។ ប្រាក់កម្ចីជាក្រុមមិនត្រឹមតែអនុញ្ញាតឲ្យអ្នកភូមិខ្ចីប្រាក់ដោយគ្មានវត្ថុបញ្ចាំ ប៉ុន្តែវាអនុញ្ញាតឲ្យសមាជិកក្រុម ឬសមាជិកនៅក្នុងធនាគារភូមិរៀនពីគ្នាទៅវិញទៅមកតាមរយៈការចែករំលែកបទពិសោធន៍ជាក់ស្តែងរបស់ពួកគាត់ ជាពិសេសនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុដ៏ឈ្លាសវៃ។ »

...ដើម្បីទទួលបានភាពជោគជ័យនៅក្នុងជីវិតរបស់អ្នក នៅពេលដែលអ្នកត្រូវការកម្ចី អ្នកត្រូវប្រើប្រាស់លុយដោយឈ្លាសវៃ ជាពិសេសយកប្រាក់ទៅវិនិយោគឲ្យចំគោលដៅដើម្បីបង្កើននូវប្រាក់ចំណូល ប៉ុន្តែមិនត្រូវប្រើវាសម្រាប់លេងល្បែងទេ។ ប្រាក់កម្ចីជាក្រុមមិនត្រឹមតែអនុញ្ញាតឲ្យអ្នកភូមិខ្ចីប្រាក់ដោយគ្មានវត្ថុបញ្ចាំ ប៉ុន្តែវាអនុញ្ញាតឲ្យសមាជិកក្រុម ឬសមាជិកនៅធនាគារភូមិរៀនពីគ្នាទៅវិញទៅ...



ករណីសិក្សា -
សំណាញ់សុវត្ថិភាព
ហិរញ្ញវត្ថុដែលជួយធន់ស្តារកំ
ការបំណាយ ដោយមិន
បានព្រាងទុកតាមរយៈ
សេវាធានារ៉ាប់រងខ្នាតតូច

អ្នកមីង អាង ចាត់ មានអាយុ ៥២ឆ្នាំ បច្ចុប្បន្នរស់នៅ
 ជាមួយប្តីដែលជាយោធិនចូលនិវត្តន៍ម្នាក់ នៅ ភូមិស្លឹក
 ឃុំស្លឹក ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

អ្នកមីង អាន ចាន់ អាយុ៥២ឆ្នាំ

មនុស្សគ្រប់រូបតែងតែមានបញ្ហាប្រឈមផ្សេងៗគ្នា ដោយអាស្រ័យទៅលើកម្រិតអាយុ កម្រិតវប្បធម៌ ស្ថានភាពគ្រួសារ ព្រមទាំងបរិយាកាសជុំវិញផ្សេងៗទៀត។ បុគ្គលម្នាក់ៗក៏អាច រំពឹងថានឹងមានអ្វីមួយ ឬព្រឹត្តិការណ៍មួយដែលកើតឡើងចំពោះគេដោយផ្អែកលើព័ត៌មាន ដែលគេមាន។ ទោះជាយ៉ាងណាក៏ដោយ ការរំពឹងទុកទាំងនោះអាចនឹងកើតឡើងបាន ដែល ឆ្លើយតបទៅនឹងអ្វីដែលគេបានគិត ហើយជួនកាលក៏មិនដូចអ្វីដែលគេរំពឹងនោះដែរ។ ក្រៅពីនេះ ព្រឹត្តិការណ៍អាក្រក់នានា ឬបញ្ហាគ្រោះថ្នាក់ផ្សេងៗដែលមិននឹកស្មានដល់ អាច ជាបញ្ហាមួយដែលជម្រុញឲ្យជីវិតរបស់ពួកគេធ្លាក់ទៅក្នុងស្ថានភាពលំបាក ព្រោះគេមិនបាន ត្រៀមទុកជាមុននូវផែនការជីវិតសម្រាប់ការចំណាយធំដុំ ជាពិសេសគឺសំណាញ់សុវត្ថិភាព ហិរញ្ញវត្ថុ ដើម្បីការពារការចំណាយធំៗទាំងនោះ។

ចំពោះមនុស្សដែលមិននិយមប្រថុយប្រថានទៅនឹងអ្វីៗដែលថ្មី ជាទូទៅគេតែងតែ មានផែនការច្បាស់លាស់មុននឹងសម្រេចចិត្តធ្វើអ្វីមួយ ហើយគេក៏មិនចូលចិត្តសាកល្បងអ្វី ដែលមានទំនោរខ្ពស់នាំឲ្យអន្តរាយដល់គេដែរ។ ជាធម្មតាមនុស្សប្រភេទនេះតែងតែទាមទារ ឲ្យមាននូវការពារខ្លួនសម្រាប់ខ្លួនគេ សម្រាប់ទប់ទល់នឹងព្រឹត្តិការណ៍ដែលអាចកើតមានលើ រូបគេ ហើយអ្នកមីង អាន ចាន់ ដែលមានអាយុ៥២ឆ្នាំ រស់នៅក្នុងភូមិស្នាក់ ឃុំស្នាក់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក៏ជាមនុស្សម្នាក់ក្នុងចំណោមនោះដែរ។

ដោយបាន និងកំពុងប្រើប្រាស់សេវាកម្មរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ អស់រយៈពេលច្រើនជាង ១០ឆ្នាំ ហើយដោយមានកត្តាជាមួយ អេ អឹម ខេ។ អ្នកមីងមាន សេចក្តីសោមនស្សរីករាយណាស់ក្នុងការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនគាត់ ក្នុងការ ប្រើប្រាស់ផលិតផលកម្ចី និងធានារ៉ាប់រងខ្នាតតូចតាមរយៈ អេ អឹម ខេ។

អ្នកមីង អាន ចាន់ បានរៀបអាពាហ៍ពិពាហ៍ជាមួយប្តីរបស់គាត់អស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ហើយមកទល់សព្វថ្ងៃនេះទទួលបានចំណង់ដៃកូនបីនាក់។ សព្វថ្ងៃនេះអ្នក មីងនិងប្តីរបស់គាត់រស់នៅជាមួយគ្នាតែពីរនាក់ ព្រោះកូនទាំងបីរបស់អ្នកមីងបានរៀបការ រួចហើយ។ បច្ចុប្បន្នអ្នកមីង អាន ចាន់ ជាកសិករធ្វើស្រែលើផ្ទៃដីរបស់គាត់នៅរដូវស្ងា ហើយ គាត់ក៏ដាំដុះបន្លែសម្រាប់លក់ផងដែរនៅក្នុងរដូវប្រាំង។ ប្តីរបស់អ្នកមីង គឺជាហោធិនចូល និវត្តន៍ម្នាក់ ដែលគាត់អាចជួយរកចំណូលបានបន្តិចបន្តួចពីការជួសជុលកង់-ម៉ូតូផងដែរ។ ប្រភពចំណូលទាំងនេះមិនបានផ្តល់អោយអ្នកមីង និងប្តីគាត់រស់នៅក្នុងជីវិតដ៏ល្អស្រស់ ទេ គឺបានត្រឹមតែគ្រប់គ្រាន់សម្រាប់ការរៀបចំកុំ។

អ្នកមីង អាន ចាន់ បានទិញផលិតផលធានារ៉ាប់រងខ្នាតតូចសម្រាប់ខ្លួនគាត់ និងប្តី តាមរយៈ អេ អឹម ខេ ចំនួនពីរដងរួចមកហើយបន្ទាប់ពីបានស្តាប់ការពន្យល់យ៉ាងក្បោះក្បាយ ពីមន្ត្រីឥណទានរបស់ អេ អឹម ខេ លើអត្ថប្រយោជន៍ដែលអាចទទួលបាន។ លើកទីមួយដែល គាត់បានទិញធានារ៉ាប់រងខ្នាតតូចតាមរយៈ អេ អឹម ខេ ពួកគេមិនដែលបានទាមទារសំណង អ្វីឡើយ ព្រោះពួកគេមិនដែលធ្លាក់ខ្លួនឈឺ ឬមានគ្រោះថ្នាក់អ្វីនោះទេ។ នោះគឺជារឿង ធម្មតាណាស់ ដែលមានមនុស្សតិចតួចប៉ុណ្ណោះទទួលបានសំណងពីការទិញធានារ៉ាប់រង ព្រោះអ្នកផ្សេងៗទៀតគេមិនបានជួបប្រទះនឹងបញ្ហា ឬគ្រោះថ្នាក់អ្វីសោះ ប៉ុន្តែការទិញសេវា ធានារ៉ាប់រង គឺដើម្បីធ្វើជាបាំងការពារនៅពេលជួបបញ្ហា។ សម្រាប់កម្ចីរបស់គាត់នៅក្នុង ឆ្នាំ ២០១៧ អ្នកមីង អាន ចាន់ ក៏បានទិញធានារ៉ាប់រងខ្នាតតូចតាមរយៈ អេ អឹម ខេ ជាលើក ទីពីរផងដែរ។

អ្នកមីង ចាន់ ក៏មិនខុសពីអ្នកផ្សេងនោះទេ គឺគាត់មិនចង់មានជំងឺអ្វីទាំងអស់ បើទោះបីជាគាត់បានទិញធានារ៉ាប់រងរួចហើយក៏ដោយ។ ប៉ុន្តែជាអកុសលគាត់បានធ្លាក់ខ្លួន

ឈឺ បន្ទាប់ពីបានទិញធានារ៉ាប់រងពី អេ អឹម ខេ ប្រហែលពីរ ឬបីខែក្រោយ។ អ្នកមិនមាន អាម្មណ៍ឈឺចាប់យ៉ាងខ្លាំងនៅក្នុងពោះរបស់គាត់ ហើយគាត់ក៏បានទៅមន្ទីរពេទ្យ ដើម្បីពិនិត្យ សុខភាព។ នៅពេលនោះហើយដែលគាត់ដឹងថាគាត់មាន ជំងឺគីសក្នុងស្បូន។ អ្នកមិនពិតជាមានការតក់ស្លុតខ្លាំងព្រោះគាត់មិនដែលគិតថាអាចមានជំងឺប្រភេទនេះទេ។ នៅពេលនោះ អ្នកមិនមានការឈឺចាប់កាន់តែខ្លាំងទៅៗ ហើយនៅទីបំផុតអ្នកមិនក៏បាន សម្រេចចិត្តទទួលយកការវះកាត់ បន្ទាប់ពីស្តាប់ការពន្យល់របស់លោកគ្រូពេទ្យ។ បន្ទាប់មក វេជ្ជបណ្ឌិតបានធ្វើការវះកាត់យកគីសចេញពីក្នុងស្បូនរបស់គាត់ ហើយការវះកាត់នោះគឺប្រកប ដោយជោគជ័យ។ លោកវេជ្ជបណ្ឌិត បានស្នើឲ្យអ្នកមិនស្នាក់នៅមន្ទីរពេទ្យរយៈពេលមួយ សប្តាហ៍ ដើម្បីឲ្យបុគ្គលិកខាងមន្ទីរពេទ្យអាចមើលថែទាំ និងតាមដានស្ថានភាពជំងឺដោយ យកចិត្តទុកដាក់។ ដោយសារតែស្ថានភាពជំងឺជាក់ស្តែងរបស់អ្នកមិនមិនទាន់បាន ធូរស្រាលនៅឡើយ អ្នកមិនត្រូវបានខាងមន្ទីរពេទ្យស្នាក់នៅបន្តរយៈពេលពីរថ្ងៃទៀត ដើម្បីឲ្យអ្នកមិនបានធូរស្រាលខ្លាំងពីរបួសដែលវះកាត់។ ក្រោយពីបានស្នាក់នៅរយៈពេល ៩ ថ្ងៃ បន្ទាប់ពីការវះកាត់រួចមក អ្នកមិនអាចចាកចេញពីមន្ទីរពេទ្យ និងទូទាត់ចំណាយ សរុបអស់ ២,០០០,០០០ រៀល (៥០០ ដុល្លារ) ។ នៅអំឡុងពេលអ្នកមិនស្នាក់នៅមន្ទីរពេទ្យ មន្ត្រីឥណទានរបស់ អេ អឹម ខេ ក៏បានមកសួរសុខទុក្ខអ្នកមិនផងដែរ។

នៅថ្ងៃដែលអ្នកមិនចាកចេញពីមន្ទីរពេទ្យ មន្ត្រីឥណទានរបស់ អេ អឹម ខេ បានមក ប្រមូលឯកសារដើមទាំងអស់ដែលបញ្ជាក់អំពីស្ថានភាពជំងឺរបស់អ្នកមិននៅក្នុងមន្ទីរពេទ្យ ដើម្បីអាចដំណើរការទូទាត់សំណងជូនដល់គាត់។ នៅថ្ងៃបន្ទាប់ មន្ត្រីឥណទានបានមក ជួបអ្នកមិនម្តងទៀត ដើម្បីផ្តល់ប្រាក់សំណងសរុបចំនួន ៧៨០.០០០ រៀល (១៩៥ ដុល្លារ) ដែលក្នុងនោះចំនួនទឹកប្រាក់សរុបនេះ គឺជាការរួមបញ្ចូលគ្នានៃថ្លៃវះកាត់ចំនួន ៦០០.០០០ រៀល (១៥០ ដុល្លារ) និងថ្លៃស្នាក់នៅមន្ទីរពេទ្យចំនួន ១៨០.០០០ រៀល (៤៥ ដុល្លារ)។

សំណងដែលបានផ្តល់ជូនអ្នកមិន គឺពិតជាបានជួយសម្រួលបន្តកអ្នកមិនច្រើនណាស់ ព្រោះអ្នកមិនមិនមានប្រាក់សន្សំក្នុងខ្លួនច្រើននោះទេ ហើយបើគ្មានប្រាក់សំណងនេះ អ្នកមិនប្រហែលជាត្រូវខ្ចីលុយពីឈ្មួញចងការប្រាក់នៅក្នុងភូមិដែលយកអត្រាការប្រាក់យ៉ាង ច្រើន ដើម្បីយកទៅរ៉ាប់រងថ្លៃចំណាយនេះ ប៉ុន្តែនៅពេលទទួលបានប្រាក់សំណង រួមបញ្ចូល នឹងប្រាក់សន្សំផ្ទាល់ខ្លួនខ្លះៗរបស់គាត់ គាត់អាចរ៉ាប់រងថ្លៃចំណាយបាន។ អ្នកមិន ចាន់ បាន មានប្រសាសន៍ថា

“តាំងពីដើមមក ខ្ញុំទុកចិត្ត អេ អឹម ខេ យ៉ាងខ្លាំង ដែល អេ អឹម ខេ មិនដែល បោកប្រាស់អតិថិជនរបស់ខ្លួនឡើយ ហើយនេះក៏ជាមូលហេតុដែលធ្វើឲ្យខ្ញុំនៅ ជាមួយ អេ អឹម ខេ អស់រយៈពេលច្រើនជាង ១០ឆ្នាំ ផងដែរ។ ខ្ញុំមិនរំពឹងថា ខ្ញុំនឹងប្រើធានារ៉ាប់រងដែលខ្ញុំបានទិញនោះទេ ប៉ុន្តែជំងឺដែលមិនអាចមើលឃើញ ទុកជាមុនបានកើតមានចំពោះរូបខ្ញុំ ហើយធានារ៉ាប់រងនេះបានជួយខ្ញុំច្រើន ណាស់ក្នុងការចំណាយទៅលើការថែទាំសុខភាពរបស់ខ្ញុំ”។

នៅពេលអ្នកមិនត្រូវបានសាកសួរអំពីដំណើរការទាមទារសំណង អ្នកមិនបានឆ្លើយតបដោយស្មាមញញឹមថា “ដំណើរការទាមទារសំណងគឺមានភាពងាយស្រួល ណាស់។ ខ្ញុំគ្រាន់តែប្រាប់គ្រូពេទ្យថា ខ្ញុំនឹងទទួលបានប្រាក់សំណងពីការថែទាំសុខភាព មួយចំនួន តាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដោយគ្រាន់តែផ្តល់កំណត់ត្រាត្រឹមត្រូវ អំពីការស្នាក់នៅមន្ទីរពេទ្យទៅខាង អេ អឹម ខេ។ បន្ទាប់ពីខ្ញុំបានចេញពីមន្ទីរពេទ្យតែមួយថ្ងៃ ខ្ញុំទទួលបានប្រាក់សំណងធានារ៉ាប់រងលើសុខភាពពី អេ អឹម ខេ។ ដំណើរការទូទាត់ប្រាក់ សំណងមានភាពងាយស្រួលណាស់សម្រាប់ខ្ញុំ”។

អេ អឹម ខេ - របាយការណ៍ក្របខ័ណ្ឌការងារ គណៈកម្មាធិការការងារសង្គម

អេ អឹម ខេ - របាយការណ៍ក្របខ័ណ្ឌការងារគណៈកម្មាធិការការងារសង្គម

រយៈពេលនៃការវាយតម្លៃ: ០១ មករា ២០១៧
ដល់ ៣០ កញ្ញា ២០១៧

ការត្រួតពិនិត្យជាប្រចាំ

ព័ត៌មានដែលបានបង្ហាញជូន: កញ្ញា ឆ្នាំ ២០១៧	វិសាលភាពនៃប្រតិបត្តិការ	ភាពសមស្របនៃផលិតផល	តម្លាភាព និងកិច្ចការពារអតិថិជន	ការទទួលខុសត្រូវចំពោះបុគ្គលិក
ប្រភពនៃព័ត៌មាន	<ul style="list-style-type: none"> របាយការណ៍ស្តីពីការជ្រៀតចូលទៅក្នុងភាពក្រីក្រនៃអតិថិជនកម្ចី របាយការណ៍ស្តីពីកម្រងព័ត៌មានអតិថិជន 	<ul style="list-style-type: none"> របាយការណ៍ស្តីពីអតិថិជនចាកចេញនិងអតិថិជនដែលត្រូវបដិសេធន៍កម្ចី របាយការណ៍ស្តីពីភាពពេញចិត្តរបស់អតិថិជនកម្ចី របាយការណ៍ស្តីពីភាពពេញចិត្តរបស់អតិថិជនធានារ៉ាប់រងខ្នាតតូច របាយការណ៍ស្តីពីការបម្រើសេវាកម្មរបស់ អេ អឹម ខេ នៅតាមការិយាល័យ 	<ul style="list-style-type: none"> របាយការណ៍ស្តីពីអតិថិជនដែលមានពហុកម្ចី របាយការណ៍ស្តីពីការប្រើប្រាស់កម្ចី របាយការណ៍ស្តីពីកម្រិតយល់ដឹងរបស់អតិថិជនលើផលិតផលកម្ចី របាយការណ៍ស្តីពីកម្រិតយល់ដឹងរបស់អតិថិជនធានារ៉ាប់រងខ្នាតតូច របាយការណ៍ស្តីពីបណ្តឹងសារទុក្ខរបស់អតិថិជន 	<ul style="list-style-type: none"> របាយការណ៍ស្តីពីការលាយបំបែករបស់បុគ្គលិក របាយការណ៍ស្តីពីភាពពេញចិត្តរបស់បុគ្គលិក
សន្ទស្សន៍	<ul style="list-style-type: none"> អត្តសញ្ញាណកម្មភាពក្រីក្រ សន្ទស្សន៍ប្រូបាបនៃភាពក្រីក្រ 	<ul style="list-style-type: none"> ប្រភេទនៃសេវាកម្ម គុណភាពនៃសេវាកម្ម ភាពងាយស្រួលនៃការទទួលបាននៃសេវាកម្ម មូលហេតុដែលនាំអោយមានពហុកម្ចី ភាពពេញចិត្តមកលើសេវាកម្ម អត្រានៃការចាកចេញ អត្រានៃការកាត់ចោល/បដិសេធកម្ចី ហេតុផលនានាដែលនាំឲ្យអតិថិជនកម្ចីចាកចេញ 	<ul style="list-style-type: none"> ផលធៀបនៃពហុកម្ចី ការប្រើប្រាស់កម្ចីរបស់អតិថិជន កម្រិតនៃការយល់ដឹងរបស់អតិថិជន ចំនួននៃការតាមដានបណ្តឹងសារទុក្ខ 	<ul style="list-style-type: none"> ចំនួនបុគ្គលិកដែលលាយបំបែក និងមូលហេតុនៃការលាយបំបែករបស់បុគ្គលិកព្រមទាំងការពន្យល់នានា ការឲ្យពិន្ទុទៅលើភាពពេញចិត្តតាមភេទ

ឆ្នាំនៃការវាយតម្លៃ: ២០១៧ ការវាយតម្លៃការងារសង្គម - របាយការណ៍សង្ខេប		វិសាលភាពនៃប្រតិបត្តិការ	ភាពសមស្របនៃផលិតផល	តម្លាភាព និងកិច្ចការពារអតិថិជន	ការទទួលខុសត្រូវចំពោះបុគ្គលិក
វិធីសាស្ត្រ ដំណើរការ របាយការណ៍ ឬប្រភេទព័ត៌មាន	តើលោកអ្នកពេញចិត្តជាមួយនឹងភាពត្រឹមត្រូវនៃ វិធីសាស្ត្រ និងដំណើរការដែលបានអនុវត្តដែរ ឬទេ ?				
	តើលទ្ធផលដែលបានបង្ហាញជូននេះ សមស្របជាមួយនឹងលក្ខណៈយុត្តិធម៌ដែរ ឬទេ ?				
	យោងទៅលើលទ្ធផលនេះ តើលោកអ្នកមានបាន មើលឃើញទុកជាមុននូវបញ្ហាដែលអាចកើតមានឡើង នៅថ្ងៃអនាគតដែរឬទេ ?				
	តើទិន្នន័យ ឬព័ត៌មាននេះ មានភាពខ្លះចន្លោះចំពោះ:				
	ថ្នាក់គណៈគ្រប់គ្រង ?				
	ថ្នាក់ក្រុមប្រឹក្សាភិបាល ?				
បញ្ហាដែលបានរាយការណ៍	<ul style="list-style-type: none"> ត្រូវបង្ហាញលទ្ធផលនៃភាពត្រឹមត្រូវតាមថ្នាក់ ជនបទ និងទីប្រជុំជន សហការជាមួយសមាជិកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក្នុងការធ្វើបច្ចុប្បន្នភាព សន្ទស្សន៍ប្រៀបធៀបនៃភាពត្រឹមត្រូវ។ ប្រៀបធៀបកម្រិតនៃភាពត្រឹមត្រូវតាម រយៈការ ស្ទង់មតិ ជាមួយទិន្នន័យថ្នាក់ជាតិក្នុងតារាង តំបន់ជនបទ និងទីប្រជុំជន។ 	<ul style="list-style-type: none"> ២០១៨ ត្រូវធ្វើការសិក្សាលើការពេញចិត្ត និងមិនពេញចិត្តចំពោះការបង់សង់កម្មវិធី រយៈពេលវែង។ ត្រូវកំណត់យុទ្ធសាស្ត្រដើម្បីមានប្រសិទ្ធភាព ដើម្បីរក្សាអតិថិជនចាស់ (អ្នកដែលមាន កម្មវិធីក្នុងវគ្គទី៤ និងវគ្គទី៥)។ 	<ul style="list-style-type: none"> ការសិក្សាពីការយល់ដឹងរបស់អតិថិជនសន្សំ និងត្រូវធ្វើនៅឆ្នាំ ២០១៨។ ការសិក្សាពីការយល់ដឹងរបស់អតិថិជនធានា វិបងខ្នាតតូចនិងត្រូវដាក់បញ្ចូលការសិក្សា របស់នាយកដ្ឋានសវនកម្មក្នុងចាប់ពី ឆ្នាំ ២០១៨។ ត្រូវដាក់ចំណាត់ថ្នាក់លើកម្រិតទូទៅ និង កម្រិតស្រាលចំពោះរាល់របាយការណ៍ បណ្តឹងសារទុក។ 	<ul style="list-style-type: none"> ត្រូវពង្រឹងលើគ្រឿងមួយចំនួនក្នុងផ្នែកនៃ វិធីសាស្ត្រសិក្សាស្រាវជ្រាវសម្រាប់ របាយការណ៍នៃការពេញចិត្ត និងមិន ពេញចិត្តរបស់បុគ្គលិកឆ្នាំ ២០១៨ ។ ឧទាហរណ៍ ការវិភាគដោយបែងចែកតាម តួនាទីអាចអនុញ្ញាតឱ្យយើងយល់ បានប្រសើរជាងនេះលើមតិយោបល់របស់ បុគ្គលិក។ 	
ផ្សេងៗទៀត	<p>ផ្សេងៗ:</p> <ul style="list-style-type: none"> ការសម្រេចការងារបានគួរឱ្យកត់សម្គាល់លើ ការលក់សេវាធានារ៉ាប់រងខ្នាតតូចទៅដល់ អតិថិជនគោលដៅ និងការគាំពារដល់អតិថិជន ក្រីក្រដែលងាយរងគ្រោះ (អត្រាប្រជាប្រិយភាព ភាពត្រឹមត្រូវសវនកម្មអតិថិជនមានកម្មវិធី និងធានារ៉ាប់រងខ្នាតតូច ៤១%)។ 	<ul style="list-style-type: none"> ជាមួយអតិថិជនមានការពេញចិត្តខ្ពស់លើ ផលិតផល និងសេវាកម្មរបស់ អេ អិម ខេ។ ការកើតមានការបដិសេធកម្មវិធី គឺដោយសារ ការរឹតបន្តឹងគោលនយោបាយកម្មវិធី ជាពិសេស គោលនយោបាយកម្មវិធីត្រួតពិនិត្យជាមួយ គ្រូប្រឹក្សាប្រចាំផង។ 	<ul style="list-style-type: none"> ជាទូទៅ ការឱ្យអតិថិជនខ្ចីលុយលើសពីមួយ កម្មវិធី គឺស្ថិតក្នុងគោលនយោបាយកម្មវិធី គ្នា ហើយការប្រើប្រាស់កម្មវិធីសម្រាប់ការ រំពឹងទុកលើសកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារ អតិថិជន។ លើសពីនេះទៀត ការយល់ដឹង របស់អតិថិជន គឺមានកម្រិតខ្ពស់។ 	<ul style="list-style-type: none"> កម្រិតនៃភាពពេញចិត្តរបស់បុគ្គលិក អេ អិម ខេ ជាមួយគ្នាកម្រិតខ្ពស់ (៤,៧៧ លើ ៦)។ ការវិភាគបន្ថែមលើការចាកចេញ របស់បុគ្គលិកដោយបែងចែកតាមតួនាទី គឺជួយសម្រួលឱ្យយើងយល់ដឹងកាន់តែ ស៊ីជម្រៅលើមូលហេតុនៃការចាកចេញ។ 	

របាយការណ៍ក្របខ័ណ្ឌការងារគណៈកម្មាធិការការងារសង្គមនេះ គឺជាចំណែកសរុប ទាំងអស់នៃកំណត់ហេតុពិធីប្រជុំគណៈកម្មាធិការការងារសង្គម

ហត្ថលេខា:

ប្រធានគណៈកម្មាធិការការងារសង្គម:
Blandine Claudia Marie Pons

**របកគំហើញ
សំខាន់ៗ
ក្នុងការអនុវត្ត
ការងារសង្គម**

ដើម្បីធ្វើការថ្លឹងថ្លែងថា តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដើរស្របទៅនឹងបេសកកម្មការងារសង្គមរបស់ខ្លួន អេ អឹម ខេ បានធ្វើការស្ទង់មតិ និងសិក្សាស្រាវជ្រាវមួយ ចំនួនក្នុងអំឡុងពេលពេញមួយឆ្នាំ ហើយលទ្ធផលពីការសិក្សា ទាំងនេះត្រូវបានសង្ខេប និងចងក្រងដាក់ចូលក្នុងរបាយការណ៍ ការងារសង្គម ដែលត្រូវបានពិភាក្សាដោយគណៈកម្មាធិការ ការងារសង្គម សម្រាប់យកលទ្ធផលនេះដើម្បីបង្ហាញជូនក្រុម ប្រឹក្សាភិបាល។ របាយការណ៍ទាំងនេះត្រូវបានវិភាគដោយ ឈរលើមូលដ្ឋាន ចំណុចរួមសំខាន់ៗទាំងបួនដែលមានដូចជា វិសាលភាពប្រតិបត្តិការ ភាពសមស្របនៃផលិតផល តម្លាភាព និងកិច្ចការពារអតិថិជន និងការទទួលខុសត្រូវ ចំពោះបុគ្គលិក។ លទ្ធផលនៃចំណុចគោលនីមួយៗ ត្រូវបាន វាយតម្លៃដោយប្រើប្រាស់ពណ៌នៃភ្លើងចរាចរណ៍ដែល មាន ក្រហម លឿង និង បៃតង ដែលពណ៌ក្រហមតម្រូវឲ្យ ធ្វើសកម្មភាពកែប្រែជាបន្ទាន់ ពណ៌លឿងតម្រូវឲ្យមាន ការចាត់វិធានការបន្ថែមដោយប្រុងប្រយ័ត្ន និងពណ៌បៃតង មិនតម្រូវឲ្យមានការធ្វើសកម្មភាពបន្ទាន់បន្ថែមនោះទេ។ សូមអរគុណចំពោះវិធីសាស្ត្រនេះ ក្រុមប្រឹក្សាភិបាល និង គណៈគ្រប់គ្រងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែល បានធ្វើការពិភាក្សា និងសម្រេចលើការវាស់វែង ក្នុង ការងារណាដែលត្រូវការជំរុញបន្ថែមសម្រាប់ អេ អឹម ខេ ដើម្បីបន្តបំពេញនូវបេសកកម្មសង្គមរបស់ខ្លួន។

វិសាលភាពប្រតិបត្តិការ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ប្រើប្រាស់នូវវិធីសាស្ត្រ ចម្បង ២ ក្នុងការវាស់វែងពីកម្រិតភាពក្រីក្ររបស់អតិថិជន។ ការវិភាគនេះធ្វើឡើងដោយនាយកដ្ឋានស្រាវជ្រាវដើម្បី ជួយដល់ អេ អឹម ខេ ឲ្យទទួលបាននូវព័ត៌មានលម្អិតស្តីពី បុគ្គលិក លក្ខខណ្ឌរបស់អតិថិជនម្នាក់ៗដែលអាចជា តឹកតាងបង្ហាញថា អេ អឹម ខេ បានធ្វើការងារចំគោលដៅ ជាមួយនឹងប្រជាជនក្រីក្រដូចដែលមានចែងនៅក្នុង បេសកកម្មរបស់ខ្លួន។ វិធីសាស្ត្រទាំង ២ នោះរួមមានដូច ខាងក្រោម៖


១. អត្តសញ្ញាណកម្មគ្រួសារក្រីក្រ* (កម្មវិធីអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ) ជាកម្មវិធីមួយដែលបង្កើតដោយក្រសួង ផែនការ (MOP) ដែលអនុញ្ញាតឲ្យគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ អេ អឹម ខេ អាចប្រើប្រាស់ព័ត៌មានលើគ្រួសារ ដែលមានកម្រិតក្រីក្រ នៅស្ទើរគ្រប់តំបន់ទូទាំងប្រទេស។

^១ កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយក្រសួងផែនការ ដែលនេះជាផ្នែកមួយនៃការបន្តខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីកាត់បន្ថយភាព ក្រីក្រ និងជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមទូទាំងប្រទេស។ កម្មវិធីនេះផ្តល់ជូនជាប្រចាំ ទៅកាន់ភ្នាក់ងារក្នុងរដ្ឋាភិបាល និងក្រុមរដ្ឋាភិបាលជាច្រើននៃការវិវត្តន៍នៃព័ត៌មានលើគ្រួសារក្រីក្រ ដើម្បីជួយពួកគេកាត់បន្ថយស្ថានភាពកម្រិតគ្រួសារក្រីក្រ និងគ្រួសារដែលងាយរងគ្រោះបំផុត។ គោលបំណងសំខាន់នៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ គឺកាត់បន្ថយភាពស្ទុះនៃការ ប្រឹងប្រែង និងធនធានដោយស្ថាប័នផ្សេងៗ និងអង្គការនានាក្នុងការកំណត់ក្រុមគោលដៅ សម្រាប់ ការធ្វើអន្តរាគមន៍លើការកាត់បន្ថយភាពក្រីក្រ និងធានាឲ្យបានថាជំនួយនេះនឹងផ្តល់ជូនដល់ គ្រួសារដែលត្រូវការបំផុត។ <http://www.idpoor.gov.kh>


^២ សន្ទស្សន៍ប្រឈមនៃភាពក្រីក្រ (PPI) គឺជាវិធីសាស្ត្រក្នុងការវាស់វែងភាពក្រីក្រសម្រាប់អង្គការ និងអាជីវកម្ម ជាមួយនឹងបេសកកម្មបម្រើដល់ជនក្រីក្រ។ សន្ទស្សន៍ប្រឈមនៃភាពក្រីក្រ គឺជា ស្ថិតិ តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ ដោយផ្តល់នូវចម្លើយទៅនឹងសំណួរទាំង១០ អំពី ឥរិយាបថនៅក្នុងគ្រួសារ ហើយទ្រព្យសម្បត្តិរបស់ម្ចាស់កម្មសិទ្ធិត្រូវបានដាក់ពិន្ទុដើម្បីគណនា លទ្ធភាពដែលអាចនឹងក្រីក្រ ដែលគ្រួសារនោះរស់នៅក្រោមប្រល័យបន្តិចបន្តួចនៃបន្ទាត់ភាពក្រីក្រ។

២. សន្ទស្សន៍ប្រូបាបនៃភាពក្រីក្រ (PPI^២) ជាវិធីសាស្ត្រមួយ ដែលត្រូវបានប្រើប្រាស់សម្រាប់ចាប់យកនូវ ប្រូបាប នៃភាពក្រីក្ររបស់អតិថិជន និងជួយក្នុងការវាស់វែងលើ ឥទ្ធិពលរបស់ផលិតផល និងសេវាកម្ម អេ អឹម ខេ ទៅ លើកម្រិតភាពក្រីក្ររបស់អតិថិជនក្នុងរយៈពេលកន្លង មក។ នៅក្នុងឆ្នាំ ២០១៧ លទ្ធផលចេញពីការសិក្សាលើ សន្ទស្សន៍ប្រូបាបនៃភាពក្រីក្របានបង្ហាញថា សន្ទស្សន៍ ប្រូបាបនៃភាពក្រីក្ររបស់អតិថិជន អេ អឹម ខេ មាន ៣៩% (អតិថិជនកម្ចីក្រុមថ្មីគឺ ៣៨,៥% អតិថិជនកម្ចីឯកត្តជន ថ្មីគឺ ៣៧,៥% អតិថិជនកម្ចីក្រុមចាស់គឺ ៣៩,៧% និង អតិថិជនកម្ចីឯកត្តជនចាស់គឺ ៣៩,៨%)។

បម្រែបម្រួលនៃការគ្របដណ្តប់អតិថិជនក្រុមថ្មីក្រីក្រ



បម្រែបម្រួលនៃការគ្របដណ្តប់អតិថិជនក្រុម និងឯកត្តជន (សន្ទស្សន៍ប្រូបាបនៃភាពក្រីក្ររបស់រដ្ឋាភិបាល ១៥០%)



ភាពសមស្របនៃផលិតផល

ស្ថិតនៅក្នុងបរិបទនៃការប្រកួតប្រជែងលើការផ្តល់សេវា មីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាន នឹង កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មដែលត្រូវទៅនឹងតម្រូវការ និងចំណង់ចំណូល ចិត្តរបស់អតិថិជន។ ហេតុដូច្នេះហើយ អេ អឹម ខេ បាន ប្រើប្រាស់វិធីសាស្ត្រផ្សេងៗជាច្រើន សម្រាប់ធ្វើការវាស់វែង លើភាពសមស្របទាំងមូលក្នុងការផ្តល់សេវាកម្មរបស់ខ្លួន។ នាយកដ្ឋានស្រាវជ្រាវមានទំនួលខុសត្រូវក្នុងការសិក្សា រៀនរាល់ឆ្នាំលើការពេញចិត្ត និងមិនពេញចិត្តរបស់អតិថិជន និងការសិក្សាពីមូលហេតុដែលនាំឲ្យអតិថិជនចាកចេញ ពី អេ អឹម ខេ ដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅចំពោះ ការយល់ឃើញរបស់ពួកគេមកលើការផ្តល់សេវាកម្មរបស់ អេ អឹម ខេ បន្ថែមពីលើប្រព័ន្ធប្រមូលព័ត៌មានដែលមានស្រាប់ ដែលគ្រប់គ្រងដោយនាយកដ្ឋានមណ្ឌលព័ត៌មាន ដែល រួមមានការសិក្សាលើអតិថិជនដែលមិនមានប្រតិបត្តិការសន្សំ ការឈប់ប្រើប្រាស់សេវាសន្សំជាមួយធនាគារចល័ត(សន្សំ ជាមួយភ្នាក់ងារ) បទពិសោធន៍នៃការប្រើប្រាស់ទូរ អេ ធី អឹម ការយល់ដឹងរបស់ភ្នាក់ងារលើសេវា និងគោលនយោបាយ របស់ អេ អឹម ខេ និងការចាកចេញរបស់ភ្នាក់ងារ។ ការសិក្សា នានាខាងលើនេះពិតជាបានជួយថ្នាក់គ្រប់គ្រងឲ្យបាន យល់ដឹងកាន់តែច្បាស់ពីអាកប្បកិរិយា និងការប្រព្រឹត្តនានា របស់ពួកគេដើម្បីធ្វើសេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការ កែប្រែយុទ្ធសាស្ត្រឲ្យបានសមស្រប និងត្រឹមត្រូវសម្រាប់ការ រីកចម្រើននៃប្រតិបត្តិការរបស់ អេ អឹម ខេ ទាំងមូលដោយ ឈរលើមូលដ្ឋាននៃសេចក្តីសន្តិដ្ឋាន និងអនុសាសន៍ដែល

សំយោគបានពីការសិក្សាទាំងនោះ។ លើសពីនេះទៅទៀត ថ្នាក់គ្រប់គ្រងអាចចាត់វិធានការនានាដើម្បីលុបបំបាត់ ហានិភ័យ និងជំរុញឲ្យមានភាពប្រសើរឡើងលើប្រតិបត្តិការ របស់ អេ អឹម ខេ។

សេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ស្តីពីការ កំណត់ពិធានការប្រាក់ឥណទាននៅឆ្នាំ ២០១៧ បានជំរុញ ឲ្យ អេ អឹម ខេ សម្រេចចិត្តទទួលយកការសន្សំដែលភ្ជាប់ ជាមួយកម្ចី និងថ្លៃសេវាឥណទានប្រចាំខែ ប៉ុន្តែលទ្ធផលរក ឃើញពីសិក្សានាឆ្នាំនេះបានជំរុញឲ្យគណៈគ្រប់គ្រង អេ អឹម ខេ កែលម្អគោលនយោបាយផលិតផលរបស់ខ្លួន ដែលរួមមានការកែលម្អលើការទទួលយកនូវការសន្សំភ្ជាប់ ជាមួយកម្ចីនេះ និងការយកកម្រៃសេវាប្រចាំខែ។ ថ្វីបើ ការកំណត់ពិធានការប្រាក់ឥណទាននេះ អាចជាកត្តារាំងស្ទះ ចំពោះស្ថាប័នផ្តល់ប្រាក់កម្ចីមួយចំនួនក្នុងការផ្តល់ឥណទាន ខ្នាតតូចទៅឲ្យជ្រាជនក្រីក្រនៅតំបន់ជនបទ អេ អឹម ខេ នៅតែបន្តទស្សនវិស័យ និងបេសកកម្មរបស់ខ្លួនដើម្បីផ្តល់ ជូននូវផលិតផលដែលសមស្រប និងបិតបេរទៅគ្រប់ស្រទាប់ វណ្ណៈ ដោយផ្អែកលើតម្រូវការផ្សេងៗរបស់ពួកគេ ជាពិសេស គឺប្រជាពលរដ្ឋក្រីក្រនៅតំបន់ជនបទ។

តម្លាភាព និងកិច្ចការពារអតិថិជន

នាចុងឆ្នាំ ២០១៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានទទួលប័ណ្ណសរសើរស្តីពីកិច្ចការពារអតិថិជន ពី ស្មាតខេមដេញ (Smart Campaign) ដែលប័ណ្ណសរសើរនេះ បង្ហាញពីការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់។

ក្រៅពីនេះ អេ អឹម ខេ ក៏អនុវត្តនូវក្រមសីលធម៌ការពារ អតិថិជន និងផ្តល់សេវាកម្មជូនពួកគេប្រកបដោយតម្លាភាព និងគណនេយ្យភាព។ នាយកដ្ឋានស្រាវជ្រាវបានធ្វើការ តាមដាន និងសិក្សាស្រាវជ្រាវលើគម្រោងផ្សេងៗ ដើម្បីធានា ឲ្យបានថាអតិថិជន អេ អឹម ខេ គ្រប់រូបទទួលបានការ បម្រើសេវាកម្មដូចគ្នា និងស្មើភាពគ្នា។

អេ អឹម ខេ បានធ្វើការសិក្សាលើអតិថិជនដែលមាន កម្ចីជាន់គ្នា ដោយផ្អែកលើវិធីសាស្ត្រនៃការប្រមូលព័ត៌មាន បរិមាណនិងគុណភាព ដើម្បីស្វែងយល់ពីអាកប្បកិរិយា របស់អតិថិជនក្នុងការប្រើប្រាស់កម្ចីរបស់ពួកគេដែលអនុញ្ញាត ឲ្យថ្នាក់គ្រប់គ្រងអាចដាក់ចេញយុទ្ធសាស្ត្រក្នុងការ បញ្ចៀសអតិថិជនពីការធ្លាក់ចូលក្នុងស្ថានភាពកម្ចីវណ្ណៈ។ បន្ថែមពីនេះ អេ អឹម ខេ ក៏បានធ្វើការផ្ទៀងផ្ទាត់លទ្ធផល ដែលទទួលបានពីការស្ទង់មតិ ជាមួយនឹងទិន្នន័យរបស់ ការិយាល័យឥណទាននៃកម្ពុជា (CBC) ដែលលទ្ធផល ពីការសិក្សាទាំងពីរនេះ ស្ទើរតែគ្មានភាពខុសគ្នា។ ជាក់ស្តែង របាយការណ៍របស់ការិយាល័យឥណទាននៃកម្ពុជានៅក្នុង ឆ្នាំ ២០១៧ បង្ហាញឲ្យឃើញថា អតិថិជនប្រមាណជា ៣៦% មានកម្ចីជាន់គ្នា (អតិថិជន ៣៧% មានកម្ចីជាន់គ្នា ដោយយោងលើទិន្នន័យពីការស្ទង់មតិ) ដែលតួលេខនេះ មានការកើនឡើងបន្តិចបន្តួចដោយធៀបទៅនឹងតួលេខ អតិថិជនដែលមានកម្ចីជាន់គ្នាត្រឹម ៣៥% នាឆ្នាំ ២០១៦។

ក្រៅពីនេះ ការស្ទង់មតិលើអតិថិជនដែលត្រូវបាន បដិសេធន៍កម្ចី ក៏បានឆ្លុះបញ្ចាំងឲ្យឃើញផងដែរថា អេ អឹម ខេ

ពិតជាបានប្តេជ្ញា និងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការវិភាគលើលទ្ធភាពបង់សងកម្ចីរបស់អតិថិជន ដើម្បីធ្វើឲ្យប្រាកដថាពួកគេនឹងមិនធ្លាក់ចូលក្នុងអន្ទាក់បំណុល ដោយសារបំណុលវិណ្ណករឡើយក្នុងការប្រើប្រាស់កម្ចីជាមួយ អេ អឹម ខេ។ នាឆ្នាំ ២០១៧ នេះ មានអតិថិជនប្រមាណជា ១៥% ដែលបានដាក់ពាក្យស្នើសុំកម្ចីហើយត្រូវបានបដិសេធន៍ចោល ដែលសប្បាយពីយន្តការតឹងរឹង និងប្រុងប្រយ័ត្នរបស់ អេ អឹម ខេ ក្នុងការទទួលយកអតិថិជន។ លើសពីនេះទៅទៀត ការសិក្សាពីការយល់ដឹងរបស់អតិថិជនសន្សំ អតិថិជនកម្ចី និងអតិថិជនដែលប្រើប្រាស់សេវាធានារ៉ាប់រងខ្នាតតូច ត្រូវបានប្រើប្រាស់ដើម្បីថ្លឹងថ្លែងពីកម្រិតយល់ដឹងរបស់ពួកគេលើសេវាដែលពួកគេកំពុងប្រើប្រាស់ ហើយលទ្ធផលនេះក៏អនុញ្ញាតអោយគណៈគ្រប់គ្រងបានដឹងនូវអ្វីដែល អេ អឹម ខេ គួរតែធ្វើបន្ថែមក្នុងការលើកកម្ពស់ការយល់ដឹងរបស់ពួកគេលើការប្រើប្រាស់សេវាមីក្រូហិរញ្ញវត្ថុ។ អេ អឹម ខេ ក៏មានស្រាប់ផងដែរនូវយន្តការទទួលព័ត៌មានត្រឡប់តាមរយៈប្រអប់សំបុត្រទទួលបានយោបល់ និងប្រព័ន្ធទូរស័ព្ទមិនគិតកម្រៃសេវាសម្រាប់ការទូរស័ព្ទចូល ដែលដាក់សម្រាប់ឲ្យពួកគាត់ទូរស័ព្ទចូលក្នុងករណីមានជាចម្ងល់ ឬលើកឡើងជាបណ្តឹងសារទុកផ្សេងៗដែលពួកគាត់ជួបប្រទះ។

ទំនួលខុសត្រូវចំពោះបុគ្គលិក

ការជ្រើសរើស និងថែរក្សាឲ្យបាននូវបុគ្គលិកល្អដើម្បីបម្រើការងារក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ពិតជាមានសារៈសំខាន់ណាស់ ហើយនេះក៏ជាការងារ

អាទិភាពផងដែរព្រោះបុគ្គលិកគឺជាទ្រព្យសកម្មដែលនឹងកំណត់ភាពជោគជ័យរបស់ អេ អឹម ខេ។ អេ អឹម ខេ ក៏យល់ដឹងយ៉ាងស៊ីជម្រៅពីកម្រិតពេញចិត្តរបស់បុគ្គលិកលើបរិយាកាសការងារ គោលនយោបាយធនធានមនុស្ស ការផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗ ការអភិវឌ្ឍខ្លួនលើវិជ្ជាជីវៈការងារ រួមទាំងមូលហេតុដែលអាចនាំឲ្យបុគ្គលិកលាលប់ពី អេ អឹម ខេ។ នាយកដ្ឋានធនធានមនុស្ស និងនាយកដ្ឋានស្រាវជ្រាវបានសហការគ្នាយ៉ាងជិតស្និទ្ធលើការសិក្សាពីដើមចមដែលនាំទៅរកការពេញចិត្ត និងមិនពេញចិត្តរបស់បុគ្គលិកចំពោះ អេ អឹម ខេ ដោយបានសរសេរចេញជារបាយការណ៍នៃការចាកចេញរបស់បុគ្គលិក និងរបាយការណ៍ស្តីពីការពេញចិត្តរបស់បុគ្គលិក។ លទ្ធផលពីការសិក្សាស្តីពីការពេញចិត្តរបស់បុគ្គលិកនាឆ្នាំ ២០១៧ នេះ បង្ហាញឲ្យឃើញថា ពិន្ទុជាមធ្យមនៃការពេញចិត្តរបស់ពួកគេលើ អេ អឹម ខេ គឺ ៤,៧៧ លើពិន្ទុសរុប ៦។ ការរកឃើញនេះបានជួយ អេ អឹម ខេ ក្នុងការពង្រឹងគោលនយោបាយលើកទឹកចិត្តបុគ្គលិកដើម្បីជំរុញការលើកទឹកចិត្ត និងរក្សាពួកគេ ហើយក៏ដើម្បីទាក់ទាញបុគ្គលិកថ្មីដែលមានទេពកោសល្យ និងសមត្ថភាពខ្ពស់មកបម្រើការងារនៅ អេ អឹម ខេ។

ផលិតផល និង សេវាកម្ម

បច្ចុប្បន្ននេះ អេ អឹម ខេ ផ្តល់ជូនផលិតផល និងសេវាហិរញ្ញវត្ថុជាច្រើន រួមមាន កម្ចីជាក្រុម និងកម្ចីឯកត្តជន សេវាប្រាក់សន្សំ សេវាផ្ទេរប្រាក់ សេវាធានារ៉ាប់រងខ្នាតតូច សេវាទូទាត់ និងផលិតផល និងសេវាធានាការអន្ទិចត្រួតពិនិត្យ ព្រមទាំងសេវាផ្សេងៗទៀតជាច្រើន។

ក. ផលិតផលកម្ចីជាក្រុម

ផលិតផលកម្ចីធនាគារភូមិ គឺជាប្រភេទផលិតផល ដែលប្រើប្រាស់វិធីសាស្ត្រក្នុងការផ្តល់កម្ចីធានាជាក្រុម។ វិធីសាស្ត្រនេះ គឺផ្តល់អាទិភាពឲ្យអតិថិជនក្នុងការជ្រើសរើសដោយខ្លួនឯង ដើម្បីបង្កើតជាក្រុមធានារួមមួយ ដោយមានសមាជិកចាប់ពី ៣ ទៅ ៦នាក់ ដែលបង្កើតបានជាធនាគារភូមិ ដែលមានម្តែក្រុម ឬមានសមាជិកក្រុមហ្វូតដល់មួយរយនាក់។ ប្រធានធនាគារភូមិ (VBP) ត្រូវបានបោះឆ្នោត ជ្រើសរើសដោយសមាជិកក្រុម ដើម្បីធ្វើជាអ្នកតំណាងឲ្យធនាគារភូមិ។

អតិថិជនមានសិទ្ធិសម្រេច ដោយខ្លួនឯងក្នុងការជ្រើសរើស ផលិតផលណាមួយដែលល្អបំផុតសម្រាប់ពួកគេ អាស្រ័យលើលំហូរប្រាក់ចំណូលរបស់ពួកគេ។

ការបរិយាយ	កម្ចីសងដើមចុងវត្ត -ធនាគារភូមិ	កម្ចីសងរំលស់ -ធនាគារភូមិ	កម្ចីសងបណ្តាក់ -ធនាគារភូមិ
អតិថិជន គោលដៅ	សមាជិកក្រុមដែលមានលំហូរសាច់ប្រាក់តាមរដូវកាល	សមាជិកក្រុមដែល មានលំហូរសាច់ប្រាក់ទៀងទាត់	សមាជិកក្រុមដែលបានបញ្ចប់វគ្គទម្ងន់ ឬ ១២ ខែ
ប្រភេទរូបិយប័ណ្ណ	រៀល និង បាត	រៀល និង បាត	រៀល និង បាត
ទំហំកម្ចីអតិបរមា	៣.០០០.០០០ រៀល ឬ រូបិយប័ណ្ណសមមូល	៣.០០០.០០០ រៀល ឬ រូបិយប័ណ្ណសមមូល	៣.០០០.០០០ រៀល ឬ រូបិយប័ណ្ណសមមូល
រយៈពេលអតិបរមា	១២ ខែ	១៨ ខែ	២៤ ខែ
	១,៥០%	១,៥០%	១,៥០%
អត្រាការប្រាក់ (ប្រចាំខែ)	បញ្ជាក់៖ អត្រាខាងលើ គឺជាអត្រាការប្រាក់តាមផលិតផល ហើយកម្រៃសេវាផ្សេងៗនឹងអាចតម្រូវឲ្យមានដោយយោងតាមលក្ខខណ្ឌផលិតផលនីមួយៗ		
របៀបនៃការទូទាត់សង	<ul style="list-style-type: none"> បង់ការប្រាក់ជារៀងរាល់ខែ ប្រាក់ដើមសងនៅចុងវត្ត ពុំមានការពិន័យចំពោះការសងប្រាក់មុនកាលកំណត់ 	<ul style="list-style-type: none"> បង់ការប្រាក់ និង ប្រាក់ដើមរៀងរាល់ខែ ពុំមានការពិន័យចំពោះការសងប្រាក់មុនកាលកំណត់ 	<ul style="list-style-type: none"> ការប្រាក់ប្រចាំខែគិតទៅតាមប្រាក់ដែលបានដកក្នុងកម្រុងពេលកិច្ចសន្យា មិនមានការពិន័យប្រសិនបើអតិថិជនមិនប្រើប្រាស់កម្ចី

ខ. ផលិតផលកម្ចីឯកត្តជន

ផលិតផលកម្ចីឯកត្តជន បង្កើតឡើងដើម្បីផ្តល់ជូនទាំងអតិថិជនថ្មី និងអតិថិជនចាស់ ដែលមានបំណងបង្កើនដើមទុន ឬពង្រីកអាជីវកម្មរបស់ពួកគេ។ កម្ចីឯកត្តជននេះ សម្រាប់ទាំងការប្រកបរបរអាជីវកម្ម និងយកទៅប្រើប្រាស់ក្នុងគោលបំណងផ្សេងៗទៀត (កម្ចីកែលម្អគេហដ្ឋាន)។ អតិថិជនអាចជ្រើសរើសផលិតផលណាមួយ ក្នុងចំណោមផលិតផលទាំងឡាយ អាស្រ័យទៅលើតម្រូវការអាជីវកម្ម និងលំហូរសាច់ប្រាក់។

អតិថិជនអាចជ្រើសរើសផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនខាងក្រោម៖

ការបរិយាយ	កម្ចីពង្រីកអាជីវកម្ម	កម្ចីតាមរដូវកាល	កម្ចីបណ្តាក់តាមរដូវកាល	កម្ចីកែលម្អគេហដ្ឋាន	កម្ចីម៉ូតូ	កម្ចីងាយស្រួល
អតិថិជនគោលដៅ	ឯកត្តបុគ្គលដែលត្រូវការប្រាក់ក្នុងការពង្រីកអាជីវកម្ម	ឯកត្តបុគ្គលដែលត្រូវការប្រាក់ប្រកបរបរកសិកម្ម ឬ ប្រើប្រាស់សម្រាប់ផលិតកម្មកសិកម្ម	ឯកត្តបុគ្គលដែលជាម្ចាស់ដីបង្កបង្កើនផល ហើយត្រូវការប្រាក់បង្វិលក្នុងគោលបំណងកសិកម្ម	ឯកត្តបុគ្គលដែលត្រូវការប្រាក់ ដើម្បីកែលម្អគេហដ្ឋាន	ជាបុគ្គលដែលត្រូវការទិញម៉ូតូថ្មី ឬ ម៉ូតូ មួយទឹកពីហាងដៃគូ និងមិនមែនដៃគូអេ អឹម ខេ	ឯកត្តបុគ្គលដែលរស់នៅតាមតំបន់ទីប្រជុំជន ហើយមានប្រាក់ចំណូលទាប
ប្រភេទរូបិយប័ណ្ណ	រៀល បាត ដុល្លារ	រៀល បាត ដុល្លារ	រៀល បាត ដុល្លារ	រៀល បាត ដុល្លារ	បាត ដុល្លារ	រៀល បាត ដុល្លារ
ទំហំកម្ចីអតិបរមា	២០.០០០.០០០ រៀល ឬ រូបិយប័ណ្ណសមមូល	៦.០០០.០០០ រៀល ឬ រូបិយប័ណ្ណសមមូល	៦.០០០.០០០ រៀល ឬ រូបិយប័ណ្ណសមមូល	២០.០០០.០០០ រៀល ឬ រូបិយប័ណ្ណសមមូល	៨.០០០.០០០ រៀល ឬ រូបិយប័ណ្ណសមមូល	២.០០០.០០០ រៀល ឬ រូបិយប័ណ្ណសមមូល
រយៈពេលអតិបរមា	៣៦ ខែ	១២ ខែ	១២ ខែ	៣៦ ខែ	៣៦ ខែ	១២ ខែ
អត្រាការប្រាក់ (ប្រចាំខែ)	១,៥០%	១,៥០%	១,៥០%	១,៥០%	១,៥០%	១,៥០%
	បញ្ជាក់៖ អត្រាខាងលើ គឺជាអត្រាការប្រាក់តាមផលិតផល ហើយកម្រៃសេវាផ្សេងៗ អាចនឹងតម្រូវមានដោយយោងតាមលក្ខខណ្ឌផលិតផលនីមួយៗ					
របៀបនៃការទូទាត់សង	<ul style="list-style-type: none"> • បង់ការប្រាក់ និងប្រាក់ដើមរៀងរាល់ខែ 	<ul style="list-style-type: none"> • ការប្រាក់បង់រៀងរាល់ខែ 	<ul style="list-style-type: none"> • ការប្រាក់បង់រៀង រាល់ខែ • មានភាពបត់បែន និងអាចដកប្រាក់យកទៅប្រើបានច្រើនដងក្នុងអំឡុងពេលជាប់កិច្ចសន្យាកម្ចី • ពុំមានការពិន័យ លើទំហំកម្ចីដែលមិនបានប្រើប្រាស់ 	<ul style="list-style-type: none"> • បង់ការប្រាក់ និងប្រាក់ដើមរៀងរាល់ខែ 	<ul style="list-style-type: none"> • បង់ការប្រាក់ និងប្រាក់ដើមរៀងរាល់ខែ 	<ul style="list-style-type: none"> • បង់ប្រាក់ចេញរៀងរាល់ខែ (ប្រាក់ដើម និងការប្រាក់)

ការបរិយាយ	កម្មវិធី អេស អិម អិ	កម្មវិធីសម្ភារកសិកម្ម	កម្មវិធីទឹក-ភ្លើង	កម្មវិធីកត្តាជនទូទៅ
អតិថិជនគោលដៅ	បង្កើតឡើងសម្រាប់បុគ្គល ឬសមាគមណាមួយ ឬស្ថាប័ន (សហគ្រាសខ្នាតតូច បំផុត តូច ឬ មធ្យម) ដែលត្រូវការដើមទុនដើម្បីពង្រីកអាជីវកម្ម ដែលមានស្រាប់របស់ខ្លួន ឬត្រូវការប្រកួតទុនសម្រាប់សកម្មភាពអាជីវកម្មជាក់លាក់រយៈពេលខ្លីណាមួយ	សម្រាប់អតិថិជនដែលត្រូវការទិញសម្ភារកសិកម្មថ្មីពីហាងដៃគូ និងមិនមែនដៃគូ អេ អិម ខេ	សម្រាប់អតិថិជន ដែលមានប្រាក់ចំណូលទាប ហើយត្រូវការទឹកភ្លើងទៅដល់កន្លែងអាជីវកម្ម ឬលំនៅស្ថានរបស់ខ្លួន	សម្រាប់អតិថិជនចាស់ ឬ អតិថិជនថ្មី ដែលមានបំណងយកប្រាក់កម្ចីទៅប្រើប្រាស់ក្នុងគ្រួសារ
ទំហំកម្ចីអតិបរមា	២០០.០០០.០០០ រៀល ឬ រូបិយប័ណ្ណសមមូល	១២.០០០.០០០ រៀល ឬ រូបិយប័ណ្ណសមមូល	១.២០០.០០០ រៀល ឬ រូបិយប័ណ្ណសមមូល	៤.០០០.០០០ រៀល ឬ រូបិយប័ណ្ណសមមូល
រយៈពេលអតិបរមា	៦០ ខែ	៣៦ ខែ	១២ខែ	<ul style="list-style-type: none"> រយៈពេល(២៤ខែ)បង់ការប្រាក់ និងប្រាក់ដើមរៀងរាល់ខែ រយៈពេល(១២ខែ)បង់ការប្រាក់រៀងរាល់ខែ និងប្រាក់ដើមនៅចុងវគ្គកម្ចី
អត្រាការប្រាក់ (ប្រចាំខែ)	១,២០% - ១,៥០%	១,៥០%	១,៥០%	១,៥០%
	បញ្ជាក់៖ អត្រាខាងលើគឺជាអត្រាការប្រាក់តាមផលិតផល និងកម្រៃសេវាផ្សេងៗ អាចនឹងមានការផ្លាស់ប្តូរដោយយោងតាមលក្ខខណ្ឌផលិតផលនីមួយៗ			
របៀបនៃការទូទាត់សង	<ul style="list-style-type: none"> បង់សងប្រាក់ដើមរំលស់ជាដំណាក់កាល រៀងរាល់ ៣ខែ ៤ខែ ឬ ៦ខែម្តង បង់សងរំលស់ចំនួនប្រាក់ថេរប្រចាំខែ បង់សងរំលស់ប្រាក់ដើមថេរប្រចាំខែ ឬ បង់រំលស់ក្រោយរយៈពេលអនុគ្រោះ 	<ul style="list-style-type: none"> បង់ការប្រាក់ និងប្រាក់ដើមរៀងរាល់ខែ 	<ul style="list-style-type: none"> បង់ការប្រាក់ និងប្រាក់ដើមរៀងរាល់ខែ បង់ការប្រាក់រៀងរាល់ខែ និងប្រាក់ដើមនៅចុងវគ្គកម្ចី 	<ul style="list-style-type: none"> បង់ការប្រាក់ និងប្រាក់ដើមរៀងរាល់ខែ បង់ការប្រាក់រៀងរាល់ខែ និងប្រាក់ដើមនៅចុងវគ្គកម្ចី ការប្រាក់បង់រៀងរាល់ខែ មានភាពបត់បែន និងអាចដកប្រាក់យកទៅប្រើបានច្រើនដងក្នុងកំឡុងពេលជាប់កិច្ចសន្យាកម្ចី

គ. កម្ចីសង្គ្រោះបន្ទាន់

កម្ចីសង្គ្រោះបន្ទាន់ ត្រូវបានបង្កើតឡើងសម្រាប់អតិថិជនកម្ចីធនាគារភូមិ និងអតិថិជនកម្ចីឯកត្តជនសកម្ម ក្នុងគោលបំណងជួយដោះស្រាយហេតុការណ៍អាក្រក់ ដែលបានកើតឡើង ជាយថាហេតុ។ ផលិតផលកម្ចីសង្គ្រោះបន្ទាន់ តម្រូវឲ្យមានអ្នកធានាតែម្នាក់ប៉ុណ្ណោះដែលជាប្តី ឬ ប្រពន្ធ (ប្រសិនបើរៀបការរួច) នៅពេលដាក់ពាក្យស្នើសុំប្រភេទកម្ចីនេះ។

តារាងខាងក្រោម ជាសេចក្តីបរិយាយលម្អិតស្តីពីផលិតផលកម្ចីសង្គ្រោះបន្ទាន់៖

លក្ខណៈពិសេសផលិតផល	កម្ចីសង្គ្រោះបន្ទាន់
អតិថិជនគោលដៅ	អតិថិជនឯកត្តជន ឬ ក្រុមដែលមានប្រវត្តិបង់សងល្អ ហើយបានប្រើប្រាស់កម្ចីរយៈពេលយ៉ាងតិច៦ខែ
ប្រភេទរូបិយវត្ថុ	រៀល និង បាត
ទំហំកម្ចីអតិបរមា	៤០០.០០០ រៀល ឬ រូបិយប័ណ្ណសមមូល
រយៈពេលផ្តល់កម្ចី	៤ ម៉ោងបន្ទាប់ពីមានការស្នើសុំនៃថ្ងៃធ្វើការ
រយៈពេលអតិបរមា	១០ ខែ
អត្រាការប្រាក់ (ប្រចាំខែ)	១,៥០%
របៀបនៃការទូទាត់សង	<ul style="list-style-type: none"> បង់ការប្រាក់ប្រចាំខែគិតទៅតាមប្រាក់ដើមដែលនៅសល់ ប្រាក់ដើមបង់នៅចុង ឬ មុនវគ្គ

ឃ. ផលិតផលសន្សំ

អេ អឹម ខេ បានបង្កើតគ្រួសារនៃផលិតផលសន្សំដែលមានភាពបត់បែន ដើម្បីបំពេញតម្រូវការអតិថិជនក្នុងការដាក់ប្រាក់សន្សំ។ អតិថិជនអាច ដកប្រាក់ ដាក់ប្រាក់ ផ្ញើប្រាក់ និងធ្វើ

ប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗតាមរយៈបណ្តាញជាច្រើន ដូចជានៅការិយាល័យ ភ្នាក់ងារ និងម៉ាស៊ីនដក/ដាក់ប្រាក់ដោយស្វ័យប្រវត្ត។ បច្ចុប្បន្ន អេ អឹម ខេ មានផលិតផលសន្សំចំនួនប្រាំប្រភេទ រួមមានគណនីសន្សំងាយស្រួល គណនីសំណាង គណនីកូនឆ្លាត គណនីសន្សំមានកាលកំណត់ និងគណនីអនាគត។

ការបរិយាយ	គណនីសន្សំងាយស្រួល	គណនីសំណាង	គណនីមានកាលកំណត់	គណនីអនាគត	គណនីកូនឆ្លាត
អតិថិជនគោលដៅ	សម្រាប់អតិថិជនដែលត្រូវការ ផលិតផលសន្សំដែលមានភាព បត់បែនបានក្នុងការដាក់ និងដកប្រាក់សម្រាប់ប្រតិបត្តិការ ប្រចាំថ្ងៃ	សម្រាប់អតិថិជនដែលត្រូវការ ផលិតផលសន្សំដែលទទួលបាន ការប្រាក់ខ្ពស់ និងមានភាពបត់ បែនក្នុងការដាក់ និងដកប្រាក់ សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ។	សម្រាប់អតិថិជនដែលមានបំណង ដាក់ប្រាក់នៅក្នុងរយៈពេលជាក់លាក់ ណាមួយ ដើម្បីទទួលបានអត្រា ការប្រាក់ខ្ពស់	សម្រាប់អតិថិជនដែល មានបំណង សន្សំប្រាក់ជាទៀងទាត់ក្នុងរយៈពេល ណាមួយ	អតិថិជនសន្សំដែលសន្សំប្រាក់ សម្រាប់អនាគតរបស់កូន
ប្រភេទរូបិយប័ណ្ណ	រៀល បាត ដុល្លារ	រៀល បាត ដុល្លារ	រៀល បាត ដុល្លារ	រៀល បាត ដុល្លារ	រៀល បាត ដុល្លារ
សមតុល្យអប្បបរមា	មិនកំណត់	២.០០០.០០០ រៀល	១០០.០០០ រៀល	២០.០០០ រៀល	៤.០០០ រៀល
រយៈពេល	មិនកំណត់	មិនកំណត់	១ ខែ - ៣៦ខែ	៣ខែ - ៣៦ខែ	មិនកំណត់
អត្រាការប្រាក់ (ប្រចាំឆ្នាំ)	រហូតដល់ ៤,០០% អាស្រ័យទៅលើ សមតុល្យក្នុងគណនីនិងរូបិយប័ណ្ណ ប្រាក់សន្សំ	រហូតដល់ ៤,២៥% អាស្រ័យទៅលើ សមតុល្យក្នុងគណនីនិងរូបិយប័ណ្ណ ប្រាក់សន្សំ	រហូតដល់ ៩,២៥% អាស្រ័យលើ រយៈពេលសន្សំប្រាក់ និងលក្ខណៈ នៃការដកការប្រាក់ ព្រមទាំង ប្រភេទរូបិយវត្ថុ	រហូតដល់ ៧,៥០% អាស្រ័យលើ រយៈពេលនិងប្រភេទរូបិយវត្ថុ	<ul style="list-style-type: none"> ៣% ម្ចាស់គណនីនឹងទទួលបាន ការធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ចំនួន៣០០%នៃទឹកប្រាក់ក្នុង គណនី។

ង- សេវាផ្ទេរប្រាក់

អេ អឹម ខេ ដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ចំពោះអតិថិជនរបស់ខ្លួន នៅទូទាំងប្រទេសនៅក្នុងឆ្នាំ ២០១១។ ជាមួយនឹងដំណើរការឯកសារដ៏សាមញ្ញ អតិថិជនអាចធ្វើការផ្ទេរប្រាក់ ទៅកាន់ សមាជិកគ្រួសារ សាច់ញាតិ ដៃគូអាជីវកម្ម និងអ្នកទទួលផលផ្សេងៗ នៅតាមការិយាល័យ ម៉ាស៊ីន អេធីអឹម និងភ្នាក់ងារ ដែលនៅជិតអតិថិជនបំផុត។ អតិថិជនអាចធ្វើ ឬទទួលជាសាច់ប្រាក់ ឬគណនី នៅតាមបណ្តាញប្រតិបត្តិការរបស់ អេ អឹម ខេ ទាំងអស់។ ក្នុងខែមិថុនា ឆ្នាំ២០១៦ អេ អឹម ខេ បានចូលជាសមាជិក (Fast Payment) ដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ដោយអនុញ្ញាតឱ្យអតិថិជនអាចធ្វើ ឬទទួលសាច់ប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬ ធនាគារពាណិជ្ជផ្សេងៗទៀត ដែលមានភាពរហ័ស សុវត្ថិភាព និងទំនុកចិត្តខ្ពស់។

ច. សេវាបង់វិក្កយបត្រ

សេវាទូទាត់ ត្រូវបានផ្តល់ជូនតាមរយៈការបង់វិក្កយបត្រ រដ្ឋឯកសារជាសាច់ប្រាក់ ឬ រវាងគណនី និងគណនី នៅតាម ការិយាល័យ និងភ្នាក់ងារទូទាំងប្រទេស។

ឆ. សេវាបើកប្រាក់បៀវត្ស

អេ អឹម ខេ ផ្តល់ជូនសេវាបើកប្រាក់បៀវត្ស ដែលមាន ទំនុកចិត្ត និងភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន។ សេវានេះអនុញ្ញាតឱ្យ ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល នានា ដើម្បីសម្របសម្រួលការបើកប្រាក់បៀវត្សដល់បុគ្គលិក របស់ពួកគេកាន់តែមានភាពងាយស្រួល។ ពួកគេក៏ទទួល បានអត្ថប្រយោជន៍ជាច្រើនទៀតដូចជា អត្រាការប្រាក់ខ្ពស់ អាចធ្វើប្រតិបត្តិការសាច់ប្រាក់នៅតាម ម៉ាស៊ីនដកប្រាក់ និង ដាក់ប្រាក់ដោយស្វ័យប្រវត្តិ និងភ្នាក់ងារ អេ អឹម ខេ នៅ ទូទាំងប្រទេសដោយឥតគិតថ្លៃ។ កាន់តែពិសេសជាងនេះ ទៅទៀត ពួកគេរីករាយជាមួយនឹងការបញ្ជូនតម្លៃពីដៃគូ អាជីវកម្មនៅទូទាំងប្រទេស ដោយគ្រាន់តែបង្ហាញកាត អេធីអឹម តែប៉ុណ្ណោះ។

ជ. សេវាធនាគារចល័ត

អេ អឹម ខេ បានដាក់ឱ្យប្រើប្រាស់សេវាធនាគារចល័ត នៅចុងឆ្នាំ២០១១។ សេវាធនាគារចល័តនេះ ជាបណ្តាញ បន្ថែមសម្រាប់អតិថិជនដែលរស់នៅតំបន់ដាច់ស្រយាលដែល មានបំណងធ្វើប្រតិបត្តិការ ដកប្រាក់ ដាក់ប្រាក់ ផ្ទេរប្រាក់

ឬប្រតិបត្តិការហិរញ្ញវត្ថុដទៃទៀត តាមរយៈទូរស័ព្ទដៃចល័ត នៅតាមភ្នាក់ងារ អេ អឹម ខេ នៅក្នុងតំបន់របស់ពួកគេ។ ជាមួយបណ្តាញថ្មីនេះ អេ អឹម ខេ អាចផ្តល់សេវាដល់អតិថិជន កាន់តែទូលំទូលាយជាងមុន ដែលមិនធ្លាប់ធ្វើប្រតិបត្តិការ នៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្លូវការកន្លងមក។

នៅឆ្នាំ ២០១៣ អេ អឹម ខេ បានដាក់ឱ្យប្រើប្រាស់ ម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ដោយស្វ័យប្រវត្តិជាច្រើន ដើម្បី ធ្វើឱ្យប្រសើរឡើងការធ្វើប្រតិបត្តិការសម្រាប់អតិថិជនប្រាក់ សន្សំនៅតាមការិយាល័យ។ នៅចុងឆ្នាំ២០១៧ អេ អឹម ខេ មានម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ ចំនួន១១ ត្រូវបានដាក់ឱ្យប្រើប្រាស់ទូទាំងប្រទេស។ សេវានៅ តាមម៉ាស៊ីនដក/ដាក់ប្រាក់ដោយស្វ័យប្រវត្តិ រួមមាន ដក ប្រាក់ ផ្ទេរប្រាក់ ត្រួតពិនិត្យសមតុល្យ ត្រួតពិនិត្យបាយការណ៍ សង្ខេប ប្តូរលេខសម្ងាត់ ដកប្រាក់ខុសពីរូបិយប័ណ្ណដើម និងដាក់ប្រាក់។

ឈ. សេវាធានារ៉ាប់រងខ្នាតតូច

យោងតាមការស្រាវជ្រាវទីផ្សាររបស់ អេ អឹម ខេ នៅក្នុងឆ្នាំ២០១១ បានបង្ហាញឱ្យឃើញថា មានអតិថិជន គោលដៅជាង ៩០% មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើសេវាធានារ៉ាប់រងលើសុខភាព និងគ្រោះថ្នាក់។ ជា លទ្ធផល អេ អឹម ខេ បានសហការជាមួយក្រុមហ៊ុនធានា រ៉ាប់រងហ្វូតេ (Forte) ដើម្បីដាក់ដំណើរការសាកល្បង សេវាធានារ៉ាប់រងខ្នាតតូច (សុខ ភាព និងគ្រោះថ្នាក់)។ ជាមួយថ្ងៃសេវាធានារ៉ាប់រងទាប (ត្រឹមតែ ៧,៥ ដុល្លារអាមេរិក

ក្នុងមួយឆ្នាំ) អតិថិជនប្រាក់កម្ចី អេ អឹម ខេ អាចទិញ សេវាធានារ៉ាប់រងនេះ ប្រកបដោយភាពជឿជាក់ និងមាន សន្តិភាពផ្លូវចិត្ត ដែលក្រុមគ្រួសាររបស់ពួកគេ អាចរក្សាបាន លំនឹងហិរញ្ញវត្ថុ នៅពេលដែលពួកគេជួបប្រទះនូវហេតុការ ចៃដន្យអាក្រក់ណាមួយដែលបានកើតឡើង ដោយមិនបាន ដឹងជាមុន។ សេវាធានារ៉ាប់រងខ្នាតតូចនេះ បានដាក់ សាកល្បងនៅក្នុងខេត្តតាកែវ និងព្រៃវែង នៅខែ កុម្ភៈ ឆ្នាំ ២០១៤ ដែលមានរយៈពេលប្រហែល១០ខែ។ អេ អឹម ខេ បានផ្តល់សេវាធានារ៉ាប់រងខ្នាតតូចនេះជាផ្លូវការនៅទូទាំង ប្រទេសតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។

ក្នុងឆ្នាំ២០១៧ គោលនយោបាយធានារ៉ាប់រង លើ សុខភាព និងគ្រោះថ្នាក់ ចំនួន ២៨៦.៨៧២ ត្រូវបានផ្តល់ជូន អតិថិជន ដែលស្មើនឹងជាង ៨០% នៃចំនួនសរុបអតិថិជន កម្ចី អេ អឹម ខេ ហើយក៏បានដាក់សាកល្បងផលិតផល ធានារ៉ាប់រងចំនួនពីរផ្សេងទៀត ដល់សាធារណជន រួមមាន សេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងសេវាធានារ៉ាប់រង អាកាសធាតុ។

ទិដ្ឋភាពទូទៅនៃ ការប្រកួតប្រជែង នៅកម្ពុជា

នៅឆ្នាំ ២០១៧ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន
ចេញរបាយការណ៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំត្រីមាសទី ៣
ដោយលើកឡើងថាសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើកើនឡើង
៦,៩% នៅចុងឆ្នាំ ២០១៧ ខណៈពេលដែលត្រីមាសទី៣ នេះ
អត្រាអតិផរណានៅកម្ពុជាគឺ ៣,៣%។ ជាប់ទាក់ទងទៅ
នឹងរឿងនេះ យើងសង្កេតឃើញថាវិស័យឥណទាននៅតែបន្ត
នូវស្ថេរភាពរបស់ខ្លួន ក្នុងខណៈដែលបទបញ្ញត្តិឥណទាន
លើគ្រឹះស្ថានមិនមែនហិរញ្ញវត្ថុត្រូវបានពង្រឹងផងដែរ។ ដោយ
ផ្អែកតាមរបាយការណ៍ ស្ថិតិ សេដ្ឋកិច្ច និងរូបិយវត្ថុរបស់
ធនាគារជាតិនៃកម្ពុជាឆ្នាំ ២០១៧ បានបញ្ជាក់ផងដែរថាវិស័យ
ឥណទានរបស់ប្រទេសកម្ពុជា បច្ចុប្បន្ន គឺផ្តោតលើវិស័យ
មីក្រូហិរញ្ញវត្ថុ ដែលរួមមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសរុប
ចំនួន ៧៦ ហើយនៅក្នុងចំណោម នោះមាន គ្រឹះស្ថានមីក្រូ
ហិរញ្ញវត្ថុទទួលបានបញ្ជីចំនួន ៧។ ក្រៅពីនោះមានប្រតិបត្តិការ
ឥណទានខ្នាតតូចចំនួន ២៨៧ ដែលកំពុងធ្វើប្រតិបត្តិការ
ឥណទានក្នុងប្រទេសកម្ពុជា។ ស្ថាប័នទាំងអស់នេះ គឺជា
តួអង្គដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ជាពិសេសគឺ
ទាក់ទងទៅនឹងការលើកស្ទួយហិរញ្ញវត្ថុ។

ក្នុងទិសដៅកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយការ
ជាប់បំណុលវិជ្ជាការ ដែលស្របទៅតាមគោលនយោបាយរបស់
រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តី
ប្រកាសស្តីពីការកំណត់ពិដានអាត្រាការប្រាក់ប្រចាំឆ្នាំមិន
ឲ្យលើស ១៨% ដោយប្រកាសនោះមានប្រសិទ្ធិភាពពី
ខែ មេសា ឆ្នាំ២០១៧ តទៅ។ ឆ្នាំនេះផ្ទាល់ផងដែរ គឺជាឆ្នាំ
ដែលមានការប្រឈមខ្លាំង សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ទាំងអស់ ក៏ដូចជាការកំណត់ពិដាននានាក្នុងការកែប្រែផលិតផល
និងសេវាកម្មរបស់ ខ្លួនដើម្បី សម្របខ្លួនទៅនឹងបទបញ្ជាថ្មី
ដែលបានដាក់ចេញ។ ទោះបីយ៉ាងណាក៏ដោយ ការដាក់
ចេញសេចក្តីប្រកាសនេះមិនមែនជា ការរាំងស្ទះដល់
ប្រតិបត្តិការនៃការផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុនោះទេ ហើយ
ផលប៉ុន្តែឥណទានក៏មានការកើនឡើងផងដែរ។ បន្ថែម
ពីនេះទៀត គុណភាពកម្ចីគឺនៅតែអាចគ្រប់គ្រងបាននៅ
កម្រិត ១,៨% នៃវិស័យនេះទាំងមូល ចំណែកឯអត្រានៃ
ការលុបចោលបំណុលមានចំនួន ០,១១% ។ យោងតាម
របាយការណ៍របស់សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
កម្ពុជាបានបង្ហាញនូវសេចក្តីសង្ខេបពីវិស័យមីក្រូហិរញ្ញវត្ថុ
ទាំងមូលនៅត្រឹម ខែ ធ្នូ ឆ្នាំ ២០១៧ ដូចខាងក្រោម៖

ចំនួនអ្នកខ្ចីប្រាក់

១.៨៤៩.២៤៦ នាក់



ចំនួនផលប៉ុន្តែឥណទានបានកើនឡើង
១៧% រហូតទៅដល់

**៤.២៥៦,៥១
លានដុល្លារអាមេរិក**



ចំនួនអតិថិជនសន្សំបានកើនឡើង
២០% រហូតទៅដល់

១.៩៥៥.៥៧៥ នាក់



សមតុល្យប្រាក់បញ្ញើមានការថយចុះ
២% នៅត្រឹម

**១.៩៩៩,០១
លានដុល្លារអាមេរិក**



ទោះបីជាបានជួបប្រទះនូវបញ្ហាប្រឈមទៅនឹងការដាក់ចេញនូវពិធានការប្រាក់ប្រចាំឆ្នាំ ដែលអាចជាឧបសគ្គដល់ប្រតិបត្តិការក្នុងវិស័យមីក្រូហិរញ្ញវត្ថុនេះក៏ដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅតែដើរតួនាទីសំខាន់ក្នុងការប្រើអតិថិជនគ្រប់ប្រភេទ ជាពិសេសគឺប្រជាជនក្រីក្រដែលសមស្របទៅនឹងបេសកកម្ម និងទស្សនវិស័យរបស់ខ្លួនក្នុងការផ្តល់នូវសេវាមីក្រូហិរញ្ញវត្ថុដ៏ សមស្រប និងប្រសើរ។ ជាលទ្ធផល តំបន់ប្រតិបត្តិការរបស់ អេ អឹម ខេ ចំនួន ៩៦,៧% ស្ថិតនៅតំបន់ជនបទ ហើយយោងលើរបាយការណ៍នៃការស្ទង់មតិ ដោយផ្អែកលើអត្តសញ្ញាណកម្មក្រីក្រ អតិថិជន អេ អឹម ខេ ចំនួន ២៤% ជាអតិថិជន ដែលមានប័ណ្ណក្រីក្រ។ ផ្អែកលើសន្ទស្សន៍ប្រូបាបនៃភាពក្រីក្រសម្រាប់វាយតម្លៃពីភាពក្រីក្ររបស់អតិថិជន អេ អឹម ខេ មានអតិថិជនចំនួន ៣៩% នៃអតិថិជនសរុបដែលទំនងនឹងក្រីក្រ។ វិធីសាស្ត្រក្នុងការវាស់វែងភាពក្រីក្រទាំង ២ នេះ បង្ហាញយ៉ាងច្បាស់ថា អេ អឹម ខេ គឺនៅតែខ្លាំង និងរឹងមាំក្នុងការប្រើសេវាកម្មដល់ប្រជាជនក្រីក្រ ក្នុង ចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដទៃទៀត ។ ខាងក្រោមនេះ ជាបម្រែបម្រួលនៃវិស័យមីក្រូហិរញ្ញវត្ថុទាំងមូលក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ៖

ឆ្នាំ ^១	ចំនួនអតិថិជន	ចំនួនទឹកប្រាក់ដែលនៅ ជំពាក់ (គិតជាលានដុល្លារ)	ទំហំកម្មវិធីជាមធ្យម (គិតជាដុល្លារ)	ចំនួនប្រាក់បញ្ញើ	ទំហំទឹកប្រាក់សន្សំ (គិតជាលានដុល្លារ)	ទំហំទឹកប្រាក់សន្សំជាមធ្យម គិតជាលានដុល្លារ)
2008	825,238	277.06	335.73	108,266	4.91	45.35
2009	878,559	299.30	340.67	126,099	9.70	76.96
2010	992,452	425.92	429.16	190,023	40.89	215.20
2011	1,151,340	644.64	559.91	280,538	114.61	408.52
2012	1,316,185	892.49	678.09	753,113	279.63	371.30
2013	1,565,526	1,325.20	846.49	899,829	444.98	442.00
2014	1,779,171	2,028.56	1,140.179	1,122,630	896.92	798.94
2015	2,022,235	2,951.72	1,459.63	1,418,732	1,317.82	928.87
2016	2,038,749	3,636.44	1,783.66	1,790,989	2,045.01	1,141.83
2017	1,849,246	4,256.51	2,301.75	1,955,575	1,999.01	1,022.21

ប្រភព: របាយការណ៍ប្រចាំត្រីមាស របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (២០០៨-២០១៧)

^១ ទិន្នន័យក្នុងតារាងនេះបង្ហាញពីព័ត៌មានរបស់ស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិការធនាគារក្នុងតំបន់ដែលបានចុះបញ្ជីជាសមាជិកសមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា។ ទិន្នន័យត្រឹមឆ្នាំ២០១៦ រួមបញ្ចូលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនា ប៉ុន្តែទិន្នន័យចាប់ពីឆ្នាំ ២០១៧ មិនរួមបញ្ចូលគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុស្ថាបនាទេ ព្រោះគ្រឹះស្ថាននេះបានវិវត្តខ្លួនទៅជាធនាគារចាប់ពីឆ្នាំ ២០១៦។

របាយការណ៍
ហិរញ្ញវត្ថុ



របាយការណ៍ របស់ក្រុម ប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (“ក្រុមហ៊ុន”) សូមធ្វើការបង្ហាញនូវរបាយការណ៍របស់
ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់។

ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុន គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបាន
ចុះបញ្ជីជាមួយនិងក្រសួងពាណិជ្ជកម្ម ក្នុងនាមជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ក្រោមការចុះបញ្ជីពាណិជ្ជកម្ម
លេខ ០០០០៧២៩៨ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០៣។ សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ
ដល់ប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា តាមរយៈការិយាល័យកណ្តាលរបស់ខ្លួន នៅរាជធានីភ្នំពេញ និងតាមរយៈបណ្តាការិយាល័យ
ជាច្រើនទៀត ស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៩ មានឈ្មោះថា ធនាគារ ពន្លឺថ្មី (“ធីភីធី”) ដោយ Concern Worldwide
Cambodia (“CWC”)។ មុនថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ ក្រុមហ៊ុនត្រូវបានហៅថា អង្គរមីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី។
នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១០ ក្រុមហ៊ុនបានទទួលនូវអាជ្ញាប័ណ្ណ ជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើ ពីធនាគារជាតិ
នៃកម្ពុជាក្នុងការធ្វើអាជីវកម្មទទួលប្រាក់បញ្ញើ។ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ ក្រសួងពាណិជ្ជកម្មបានអនុម័តក្នុងការផ្លាស់ប្តូរ
ពាណិជ្ជនាមរបស់ក្រុមហ៊ុនពី អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី ទៅជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។

លទ្ធផលប្រតិបត្តិការ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទមានដូចខាងក្រោម៖

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់ចំណេញមុនពន្ធ	28,497,528	7,059,086	33,088,748	8,196,371
ពន្ធលើប្រាក់ចំណេញ	(7,190,784)	(1,781,220)	(6,387,307)	(1,582,191)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	21,306,744	5,277,866	26,701,441	6,614,180

ភាគលាភ

ពុំមានភាគលាភត្រូវបានប្រកាសក្នុងអំឡុង ការិយបរិច្ឆេទទេ។

ទុនបម្រុង និងសំវិធានធន

ពុំមានបម្រែបម្រួលជាសារវន្តលើទុនបម្រុង និងសំវិធាន ធនសម្រាប់ការិយបរិច្ឆេទនោះទេ លើកលែងតែបម្រែបម្រួល ដែលត្រូវបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ឥណទានអាក្រក់ និងជាប់សង្ស័យ

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការ សមស្រប ដើម្បីឈានដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធ ជាមួយនឹងការលុបចេញពីបញ្ជីនូវ ឥណទានអាក្រក់ និងការ ធ្វើសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យត្រូវ បានយកមកអនុវត្ត ហើយជឿជាក់ថា រាល់ឥណទានអាក្រក់ ត្រូវបានលុបចេញពីបញ្ជី និងសំវិធានធនមានភាពគ្រប់គ្រាន់ ចំពោះឥណទានជាប់សង្ស័យ។

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលអាចបណ្តាលឲ្យចំនួន ទឹកប្រាក់នៃឥណទានអាក្រក់ដែលបានលុបចេញពីបញ្ជី ឬ ចំនួនទឹកប្រាក់សំវិធានធន លើបំណុលជាប់សង្ស័យ នៅក្នុង របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានចំនួនមិនគ្រប់គ្រាន់ ជាសារវន្តនោះទេ។

ទ្រព្យសកម្មចរន្ត

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ សមស្រប ដើម្បីឈានដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធ ជាមួយទ្រព្យសកម្មចរន្ត (លើកលែងតែករណីពាក់ព័ន្ធជាមួយ ឥណទាន) ដែលទំនងជាមិនអាចទទួលស្គាល់ក្នុងតម្លៃដើម ដូចដែលបានកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន នោះ ត្រូវបានកាត់បន្ថយតម្លៃត្រឹមតម្លៃដែលគេរំពឹងទុកថា អាចទទួលយកបាន។

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលអាចបណ្តាលឲ្យការ កំណត់តម្លៃនៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនមានការយល់ច្រឡំ ឬមានភាពមិនសមស្រប ជាសារវន្តនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបានកើតឡើង និងធ្វើឲ្យប៉ះពាល់ដល់វិធីសាស្ត្រវាយតម្លៃទ្រព្យសកម្ម និង ទ្រព្យអកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនាំឲ្យមានការយល់ច្រឡំ ឬ មានភាពមិនសមស្របជា សារវន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ៖

- ពុំមានការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន កើតមានឡើងនាការិយបរិច្ឆេទ សម្រាប់ការធានាបំណុល របស់បុគ្គលណាមួយ និងពុំមានទ្រព្យអកម្មយថាហេតុណា មួយកើតមានឡើងចំពោះក្រុមហ៊ុនតាំងពីដំណាច់ការិយ បរិច្ឆេទក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុន។

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល ពុំមានទ្រព្យ អកម្មយថាហេតុ ឬ ទ្រព្យអកម្មផ្សេងៗរបស់ក្រុមហ៊ុន ដែលអាច ឬទំនងក្លាយជាកតព្វកិច្ចក្នុងអំឡុងការិយបរិច្ឆេទ ១២ ខែ ខាងមុខបន្ទាប់ពីការិយបរិច្ឆេទ របាយការណ៍បញ្ចប់ នេះ ដែលនឹងមាន ឬអាចមានឥទ្ធិពលជាសារវន្តដល់ លទ្ធភាព របស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន នៅពេលបំណុល នោះដល់កាលកំណត់សង។

ការប្រែប្រួលនៃហេតុការណ៍

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សា ភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយ (លើកលែងតែ ហេតុការណ៍ ដែលបានលើកឡើងនៅក្នុងរបាយការណ៍ នេះ ឬក៏របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន) ដែលបាន កើតឡើង ហើយធ្វើឲ្យមានការយល់ច្រឡំជាសារវន្ត លើ របាយការណ៍ហិរញ្ញវត្ថុនោះទេ។

ធាតុទាំងឡាយដែលមានលក្ខណៈមិនប្រក្រតី

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុជាសារវន្តក៏មិនត្រូវបានទទួលរងឥទ្ធិពលពីធាតុប្រតិបត្តិការឬក៏ ព្រឹត្តិការណ៍ទាំងឡាយណាដែល មានលក្ខណៈមិនប្រក្រតី។

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល ពុំមានធាតុណាមួយ ប្រតិបត្តិការ ឬក៏ ព្រឹត្តិការណ៍ទាំងឡាយណា ដែលមានលក្ខណៈមិនប្រក្រតី បានកើតឡើងចន្លោះការិយបរិច្ឆេទបញ្ចប់នៃឆ្នាំហិរញ្ញវត្ថុ និងការិយបរិច្ឆេទនៃរបាយការណ៍នេះដែលទំនងជាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើលទ្ធផលនៃប្រតិបត្តិការ របស់ក្រុមហ៊ុនសម្រាប់ឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្នដែលរបាយការណ៍នេះត្រូវបានរៀបចំឡើង ។

ព្រឹត្តិការណ៍ចាប់តាំងពីការិយបរិច្ឆេទតារាងតុល្យការ

លើកលែងតែព្រឹត្តិការណ៍ខាងលើ និងព្រឹត្តិការណ៍ដទៃទៀត ដែលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុនាកាលបរិច្ឆេទនៃរបាយការណ៍ ពុំមានព្រឹត្តិការណ៍ណាមួយកើតឡើងបន្ទាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ដែលប៉ះពាល់ជាសារវន្ត ដល់ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ឡើយ។

ក្រុមប្រឹក្សាភិបាល

សមាសភាពនៃក្រុមប្រឹក្សាភិបាលនៅក្នុងអំឡុងការិយបរិច្ឆេទ និងនាកាលបរិច្ឆេទនៃរបាយការណ៍នេះ រួមមាន៖

លោក Tanmay Chetan	ប្រធានក្រុមប្រឹក្សាភិបាល
លោក Patrick Peter Power	អភិបាល
លោក Tip Janvibol	អភិបាល
លោក Kea Borann	អភិបាល
លោកស្រី Blandine Claudia Marie Pons	អភិបាល
លោក Joshua Dunham Morris	អភិបាល
លោក Michael Goh Chiang Huat	អភិបាល (តែងតាំងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧)
លោក Adrian John Graham	អភិបាល (លាលែងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧)
លោកស្រី Rebecca Ann McKenzie	អភិបាល (លាលែងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧)

សវនករ

ក្រុមហ៊ុនសវនករឯករាជ្យ Ernst & Young (Cambodia) Ltd. ជាសវនកររបស់ក្រុមហ៊ុន។

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ពុំមានសមាជិកនៃក្រុមប្រឹក្សាភិបាលណាម្នាក់មានចំណែកភាគហ៊ុនដោយផ្ទាល់នៅក្នុងក្រុមហ៊ុននោះទេ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងអំឡុង និងនាចុងការិយបរិច្ឆេទនេះ ពុំមានកិច្ចព្រមព្រៀងណាមួយកើតឡើងដើម្បីឲ្យ ក្រុមហ៊ុនជាភាគីមួយដែលកម្មវត្ថុនៃកិច្ចព្រមព្រៀង អាចបង្កលទ្ធភាពដល់សមាជិកអភិបាលណាម្នាក់ ឲ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗដូចជា ការទិញភាគហ៊ុន ឬ បំណុលបំណុលរបស់ក្រុមហ៊ុន ឬ របស់សាជីវកម្មដទៃ។

ពុំមានអភិបាលណាម្នាក់ បានទទួល ឬមានសិទ្ធិទទួលនូវអត្ថប្រយោជន៍ណាមួយ តាមរយៈហេតុផលនៃកិច្ចសន្យាដែលបានធ្វើឡើងដោយក្រុមហ៊ុន ឬជាមួយនឹងក្រុមហ៊ុនដែលអភិបាលនោះជាសមាជិកក្រុមប្រឹក្សាភិបាល ឬក៏ជាមួយក្រុមហ៊ុនណាមួយ ដែលអភិបាលនោះ មានផលប្រយោជន៍ហិរញ្ញវត្ថុជាសារវន្តលើកលែងតែអត្ថប្រយោជន៍ទាំងឡាយណា ដែលត្រូវបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ស្តីពីការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលជាអ្នកទទួលខុសត្រូវ ដើម្បីធានាថារបាយការណ៍ហិរញ្ញវត្ថុផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាការិយបរិច្ឆេទថ្ងៃទី

31 ខែធ្នូ ឆ្នាំ2017 និងលទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទបញ្ចប់។ ក្រុមប្រឹក្សាភិបាល ត្រូវពិនិត្យលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដែលធ្វើឡើងដោយគណៈគ្រប់គ្រងដែលត្រូវបានតម្រូវឲ្យ៖

- អនុម័តគោលនយោបាយគណនេយ្យសមស្របដោយមានការវិនិច្ឆ័យ និងការប៉ាន់ស្មានដោយសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព។
- អនុវត្តតាមបទប្បញ្ញត្តិ និងសេចក្តីណែនាំដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា និងស្តង់ដារ គណនេយ្យកម្ពុជា ឬប្រសិនបើមានគម្លាតនៃការអនុវត្តបទប្បញ្ញត្តិ និងសេចក្តីណែនាំ ហើយនិងស្តង់ដារ ដែលដើម្បីជាប្រយោជន៍ដល់ការបង្ហាញនូវភាពពិត និងត្រឹមត្រូវរបស់របាយការណ៍ហិរញ្ញវត្ថុនោះ គម្លាតទាំងនោះគួរតែត្រូវបានបង្ហាញ ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឲ្យបានសមរម្យ។
- រក្សាទុកបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងធានាថាប្រព័ន្ធនៃការគ្រប់គ្រងផ្ទៃក្នុងមានប្រសិទ្ធភាព។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយឈរលើ មូលដ្ឋាននិរន្តរភាព លើកលែងតែក្នុងករណីដែលក្រុមហ៊ុន មិនអាចបន្តសកម្មភាពអាជីវកម្មរបស់ខ្លួននាពេលអនាគត។
- បង្កើតគោលនយោបាយទូទៅសម្រាប់ក្រុមហ៊ុន អនុម័តរាល់ការសម្រេចចិត្ត និងសកម្មភាពទាំងឡាយរបស់ក្រុមប្រឹក្សាភិបាលដែលមានឥទ្ធិពលលើប្រតិបត្តិការ

អាជីវកម្ម និងលទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន និងធានាថាគោលនយោបាយនិងការសម្រេចចិត្តទាំងនោះត្រូវបានឆ្លុះបញ្ចាំងយ៉ាងសមស្របក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គណៈគ្រប់គ្រងមានភារៈទទួលខុសត្រូវ ដើម្បីធានាថាបញ្ជីគណនេយ្យដ៏ត្រឹមត្រូវ ត្រូវបានរក្សាទុក ដែលបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពច្បាស់លាស់ និងសមហេតុផលគ្រប់ពេល និងធានាថាបញ្ជីគណនេយ្យបានអនុវត្តតាមប្រព័ន្ធគណនេយ្យដែលបានចុះបញ្ជី។ គណៈគ្រប់គ្រង ក៏មានភារៈទទួលខុសត្រូវ ក្នុងការថែរក្សាទ្រព្យសកម្មរបស់ក្រុមហ៊ុន ហើយម្យ៉ាងទៀត ក៏ត្រូវចាត់វិធានការសមស្រប ដើម្បីទប់ស្កាត់ និងស្វែងរក ការក្លែងបន្លំ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាលបញ្ជាក់ថា ក្រុមហ៊ុនបានអនុវត្តតាមលក្ខខណ្ឌតម្រូវចាំបាច់នានា ដូចដែលបានបញ្ជាក់ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំជាក្រុមប្រឹក្សាភិបាល បានអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដូចដែលមានភ្ជាប់ជាមួយនេះថាបានបង្ហាញនូវទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាការិយបរិច្ឆេទ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2017 និងលទ្ធផលនៃប្រតិបត្តិការហិរញ្ញវត្ថុ និងស្ថានភាពលំហូរសាច់ប្រាក់ របស់ក្រុមហ៊ុនសម្រាប់

ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាម ស្តង់ដារគណនេយ្យកម្ពុជា និងបទប្បញ្ញត្តិ ហើយនិងគោលការណ៍ណែនាំទាក់ទិនផ្សេងៗ ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា។

តំណាងក្រុមប្រឹក្សាភិបាល



លោក **Mr. Tanmay Chetan**
ប្រធានក្រុមប្រឹក្សាភិបាល
ធ្វើនៅ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

របាយការណ៍ របស់សវនករ ឯករាជ្យ

យោង៖ 61211851/19442258

ជូនចំពោះ ភាគទុនិកនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍
ហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី
(-ក្រុមហ៊ុន-) ដែលរួមមាន តារាងតុល្យការ នាថ្ងៃទី31 ខែធ្នូ
ឆ្នាំ2017 និងរបាយការណ៍លទ្ធផល របាយការណ៍បម្រែ
បម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់
ការិយបរិច្ឆេទបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍
ហិរញ្ញវត្ថុ ហើយនិង សេចក្តីសង្ខេបនៃគោលនយោបាយ
គណនេយ្យសំខាន់ៗ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ
ដែលភ្ជាប់ជាមួយ បង្ហាញនូវទិដ្ឋភាពពិតប្រាកដ និង
ត្រឹមត្រូវលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី31
ខែធ្នូ ឆ្នាំ2017 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ ហើយនិង លំហូរ
សាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោម
ទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទប្បញ្ញត្តិ ហើយនិង
គោលការណ៍ណែនាំទាក់ទងផ្សេងៗ ដែលចេញផ្សាយ
ដោយ ធនាគារជាតិនៃកម្ពុជា។

មូលដ្ឋានក្នុងការផ្តល់មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារ
អន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា។ ការទទួលខុសត្រូវរបស់
យើងខ្ញុំ យោងតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា

ត្រូវបានបរិយាយបន្ថែមនៅក្នុងផ្នែក “ការទទួលខុសត្រូវ
របស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ”
នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យភាព
ពីក្រុមហ៊ុនដោយយោងតាមអនុក្រឹត្យទៅលើក្រុមសីលធម៌
សម្រាប់វិជ្ជាជីវៈរបស់គណនេយ្យករជំនាញ និងសវនករ
ជំនាញដែលចេញដោយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ
កម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវដទៃទៀត
ដែលតម្រូវដោយក្រុមសីលធម៌នេះដែរ។ យើងខ្ញុំជឿជាក់
ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន មានលក្ខណៈ
គ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានក្នុងការ
បញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

ព័ត៌មានផ្សេងៗទៀតដែលទទួលបាននៅកាលបរិច្ឆេទ
របាយការណ៍សវនករ រួមមាន របាយការណ៍ របស់ក្រុម
ប្រឹក្សាភិបាល ដែលបានបរិយាយនៅទំព័រទី1 ដល់ទំព័រទី5។
គណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះព័ត៌មានផ្សេងៗ
ទៀត។

មតិយោបល់របស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុ
មិនគ្របដណ្តប់លើព័ត៌មានផ្សេងៗទេ ហើយយើងខ្ញុំក៏មិន
បង្ហាញសេចក្តីសន្និដ្ឋានធានាអះអាងក្នុងទម្រង់ណាមួយទៅ
លើព័ត៌មានផ្សេងៗនេះដែរ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍
ហិរញ្ញវត្ថុ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺការអាន ព័ត៌មាន

ផ្សេងៗទៀត និងការធ្វើពិចារណាថា តើព័ត៌មានទាំងនោះមាន ភាពមិនត្រូវគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬទេ ឬចំណេះដឹងដែលទទួលបានក្នុងការធ្វើសវនកម្ម ហាក់បីដូចជាមាន កំហុសជាសារវន្តឬទេ។ ប្រសិនបើយើងខ្ញុំ សន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តចំពោះព័ត៌មានផ្សេងៗ តាមរយៈការអនុវត្តការងារ យើងខ្ញុំតម្រូវឲ្យរាយការណ៍ពី ភាពពិតជាក់ស្តែងនោះ។ យើងខ្ញុំពុំមានហេតុការណ៍អ្វីដែល តម្រូវឲ្យរាយការណ៍នោះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និង ក្រុមប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវចំពោះការរៀបចំ និងការបង្ហាញទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ ហិរញ្ញវត្ថុ ទាំងនេះ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យ កម្ពុជា និងបទប្បញ្ញត្តិ ហើយនិងគោលការណ៍ណែនាំទាក់ទិន ផ្សេងៗ ដែលចេញផ្សាយដោយ ធនាគារជាតិនៃកម្ពុជាហើយ និងទទួលខុសត្រូវ ដូចគ្នាផងដែរ ចំពោះប្រព័ន្ធត្រួតពិនិត្យ ផ្ទៃក្នុង ដែលគណៈគ្រប់គ្រងគិតថាមានសារៈប្រយោជន៍ក្នុង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលពុំមានកំហុសឆ្គង ជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការភាន់ច្រឡំ។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវក្នុងការវាយតម្លៃលើនិរន្តរភាពអាជីវកម្ម របស់ក្រុមហ៊ុន និងធ្វើការលាតត្រដាង (ប្រសិនបើមាន) នូវបញ្ហាទាំងឡាយណា ដែលទាក់ទងនឹងនិរន្តរភាពអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មនៅក្នុង ប្រព័ន្ធ គណនេយ្យរបស់ក្រុមហ៊ុន លើកលែងតែក្នុងករណី

គណៈគ្រប់គ្រងមានបំណងរំលាយ ឬ បញ្ឈប់ប្រតិបត្តិការណ៍ ក្រុមហ៊ុន ឬក៏គ្មានមធ្យោបាយជាក់លាក់ណាមួយទៀត ក្រៅពីនេះ។

ក្រុមប្រឹក្សាភិបាល មានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យ មើលលើ ដំណើរការនៃការរាយការណ៍ អំពីហិរញ្ញវត្ថុរបស់ ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករចំពោះ ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការ ធានាអះអាងដែលសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុ ទាំងមូលពុំមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពី ការក្លែងបន្លំ ឬការភាន់ច្រឡំ ហើយធ្វើការចេញផ្សាយ របាយការណ៍របស់សវនករដែលមានមតិយោបល់របស់ យើងខ្ញុំ។ ការធានាអះអាងដែលសមហេតុផល គឺជាការ ធានាអះអាងកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថា ការងារសវនកម្មដែលប្រព្រឹត្តទៅដោយអនុលោមតាមស្តង់ដារ អន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា តែងតែរកឃើញជានិច្ច នូវកំហុសឆ្គងជា សារវន្តដែលមាននោះទេ។ កំហុសឆ្គងអាច កើតចេញពីការក្លែងបន្លំ ឬការភាន់ច្រឡំ និងត្រូវបានចាត់ទុក ថាជាសារវន្ត ប្រសិនបើកំហុសឆ្គងទាំងអស់នោះ (តែមួយ ឬ បញ្ចូលគ្នាជាមួយ) អាចមានឥទ្ធិពលលើការសម្រេចចិត្ត ផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយផ្អែកលើមូលដ្ឋាន របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ជាផ្នែកមួយនៃការងារសវនកម្មដែលអនុលោមតាម ស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា យើងខ្ញុំបានធ្វើការ វិនិច្ឆ័យ និងរក្សានូវចម្ងល់ប្រកបដោយវិជ្ជាជីវៈក្នុងដំណើរការ សវនកម្ម។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុដែលបណ្តាលមកពីការ ក្លែងបន្លំ ឬការភាន់ច្រឡំផ្សេងៗដោយបង្កើត និងអនុវត្ត នីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ ហើយប្រមូលភស្តុតាងសវនកម្មឲ្យបានគ្រប់គ្រាន់ និងសមស្របសម្រាប់ ផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញ មតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាច រកឃើញ កំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការ ក្លែងបន្លំមានកម្រិតខ្ពស់ជាង ហានិភ័យដែលមិនអាច រកឃើញកំហុសឆ្គង ដែលបណ្តាលមកពីការភាន់ច្រឡំ ព្រោះថាការក្លែងបន្លំអាចពាក់ព័ន្ធនឹង ការយុបយិត ការបន្លំ ការលុបចោលដោយចេតនា ការរាយការណ៍មិន ត្រឹមត្រូវ ឬ មិនគោរពតាមប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធ នឹងការងារសវនកម្ម ដើម្បីបង្កើតជានីតិវិធីសវនកម្ម ដែល សមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់ គោលបំណងដើម្បីបញ្ចេញមតិយោបល់លើប្រសិទ្ធភាព នៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនទេ។
- វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យ ដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការ

ប៉ាន់ស្មានគណនេយ្យ និងការបង្ហាញដែលជាប់ទាក់ទង
ផ្សេងទៀតដែលធ្វើឡើងដោយគណៈគ្រប់គ្រង។

- ធ្វើសេចក្តីសន្និដ្ឋាន ទៅលើភាពសមស្របនៃការប្រើប្រាស់
មូលដ្ឋាននិរន្តរភាពអាជីវកម្ម នៅក្នុងប្រព័ន្ធគណនេយ្យ
ដោយគណៈគ្រប់គ្រង និងតាមរយៈភស្តុតាងសវនកម្ម
ដែលទទួលបាន យើងខ្ញុំធ្វើការសន្និដ្ឋាន ថាគឺមាន
វត្តមាននៃភាពមិនប្រាកដប្រជាជាសាវន្តទាក់ទងនឹង
ព្រឹត្តិការណ៍ ឬកាលៈទេសៈទាំងឡាយណាដែលនាំឲ្យ
មានការសង្ស័យជាសាវន្ត ទៅលើនិរន្តរភាពនៃដំណើរ
ការអាជីវកម្មរបស់ក្រុមហ៊ុនឬទេ។ ប្រសិនបើយើងខ្ញុំ
សន្និដ្ឋានថាមានវត្តមាននៃភាពមិនប្រាកដប្រជាជាសាវន្ត
យើងខ្ញុំតម្រូវឲ្យទាញចំណាប់អារម្មណ៍ក្នុងរបាយការណ៍
សវនករ លើកំណត់សម្គាល់ពាក់ព័ន្ធនៅក្នុងរបាយការណ៍
ហិរញ្ញវត្ថុ ឬប្រសិនបើកំណត់សម្គាល់នេះពុំមាន
លក្ខណៈគ្រប់គ្រាន់ទេនោះ យើងខ្ញុំនឹងធ្វើការកែប្រែមតិ
យោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ
គឺពឹងផ្អែកលើភស្តុតាង សវនកម្មដែលទទួលបានរហូត
ដល់កាលបរិច្ឆេទនៃរបាយការណ៍សវនករ។ តែទោះជា
យ៉ាងនេះក្តី ព្រឹត្តិការណ៍ ឬ កាលៈទេសៈនាពេលអនាគត
ក៏អាចបង្កឲ្យក្រុមហ៊ុន មិនអាចបន្តនិរន្តរភាពអាជីវកម្ម
បានផងដែរ។
- វាយតម្លៃការបង្ហាញទូទៅមាតិកា និងខ្លឹមសារក្នុង
របាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងកំណត់សម្គាល់
ផ្សេងៗ និងវាយតម្លៃថារបាយការណ៍ហិរញ្ញវត្ថុ

តំណាងឲ្យប្រតិបត្តិការណ៍ និងព្រឹត្តិការណ៍ដែលជា
មូលដ្ឋានដើម្បីសម្រេចបាននូវការបង្ហាញដ៏ត្រឹមត្រូវ។

ក្នុងចំណោមបញ្ហាដទៃទៀត យើងខ្ញុំបានធ្វើការទំនាក់
ទំនងជាមួយអ្នកទទួលបន្ទុកលើអភិបាលកិច្ច អំពីវិសាលភាព
ដែលបានគ្រោងទុក និងពេលវេលានៃការងារសវនកម្ម និង
របកគំហើញសំខាន់ៗ រួមបញ្ចូលផងដែរនូវកង្វះខាតសំខាន់ៗ
ទៅលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំរកឃើញក្នុង
ពេលធ្វើសវនកម្ម។



Maria Cristina M. Calimbas
Partner

Ernst & Young (Cambodia) Ltd.
ក្រុមហ៊ុនគណនេយ្យជំនាញ
សវនករប្រតិបត្តិ

ធ្វើនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី 27 ខែមីនា ឆ្នាំ 2018

តារាងតុល្យការ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧

	កំណត់សម្គាល់	2017		2016	
		ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	3	69,444,503	17,202,007	49,579,891	12,281,370
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	4	169,383,997	41,957,889	118,688,171	29,400,092
សមតុល្យនៅធនាគារផ្សេងៗ	5	41,603,644	10,305,584	46,252,421	11,457,127
ឥណទានផ្តល់ដល់អតិថិជន	6	810,721,760	200,822,829	598,146,744	148,166,149
ទ្រព្យសកម្មផ្សេងៗ	9	17,775,994	4,403,268	16,358,118	4,052,048
ទ្រព្យ និងបរិក្ខារ	7	25,912,939	6,418,860	26,356,818	6,528,813
កម្មវិធីកុំព្យូទ័រ	8	849,840	210,513	1,077,376	266,875
ពន្ធពន្យារជាទ្រព្យសកម្ម	14.2	5,969,108	1,478,600	3,548,865	879,085
ទ្រព្យសកម្មសរុប		1,141,661,785	282,799,550	860,008,404	213,031,559
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	10	476,894,860	118,131,003	354,405,385	87,789,295
បំណុលពន្ធលើប្រាក់ចំណេញ	14.1	7,341,834	1,818,636	5,686,194	1,408,520
បំណុលផ្សេងៗ	15	35,837,798	8,877,333	28,932,442	7,166,817
ប្រាក់កម្ចី	11	425,530,473	105,407,598	293,841,948	72,787,205
អនុបំណុល	12	19,401,600	4,805,945	24,252,000	6,007,431
សំធានធនសម្រាប់មូលនិធិ សោធននិវត្តន៍	13	14,095,407	3,491,555	11,637,366	2,882,677
បំណុលសរុប		979,101,972	242,532,070	718,755,335	178,041,945
មូលធន					
ដើមទុន	16	79,127,300	19,600,520	35,127,300	8,701,338
បុព្វលាភភាគហ៊ុន		149,505	37,034	149,505	37,034
ទុនបម្រុង	16	18,814,706	4,660,566	16,414,114	4,065,919
ប្រាក់ចំណេញរក្សាទុក		64,468,302	15,969,360	89,562,150	22,185,323
មូលធនសរុប		162,559,813	40,267,480	141,253,069	34,989,614
បំណុល និងមូលធនសរុប		1,141,661,785	282,799,550	860,008,404	213,031,559

កំណត់សម្គាល់ភ្ជាប់ពីលេខ 1 ដល់ 27 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ

របាយការណ៍លទ្ធផល

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧

	កំណត់សម្គាល់	2017		2016	
		ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
ចំណូលប្រតិបត្តិការ					
ចំណូលការប្រាក់	17	191,654,847	47,474,572	193,791,247	48,003,777
ចំណាយការប្រាក់	18	(59,979,248)	(14,857,381)	(50,417,076)	(12,488,748)
ចំណូលពីការប្រាក់សុទ្ធ		131,675,599	32,617,191	143,374,171	35,515,029
ចំណាយកម្រៃសេវាកម្ម និងជើងសារ	19	(11,860,093)	(2,937,848)	(14,799,347)	(3,665,927)
ចំណូលផ្សេងៗ	20	28,989,385	7,180,923	10,177,528	2,521,062
ចំណូលពីប្រតិបត្តិការ		148,804,891	36,860,266	138,752,352	34,370,164
ប្រាក់ជំនួយ	22	491,421	121,729	644,364	159,615
សំវិធានធនលើការខាតបង់ ឥណទានផ្តល់ដល់អតិថិជន	6	(13,021,747)	(3,225,600)	(8,690,754)	(2,152,775)
ចំណាយប្រតិបត្តិការផ្សេងៗ	21	(107,777,037)	(26,697,309)	(97,617,214)	(24,180,633)
ប្រាក់ចំណេញមុនពន្ធ		28,497,528	7,059,086	33,088,748	8,196,371
ពន្ធលើប្រាក់ចំណេញ	14.1	(7,190,784)	(1,781,220)	(6,387,307)	(1,582,191)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		21,306,744	5,277,866	26,701,441	6,614,180

កំណត់សម្គាល់ភ្ជាប់ពីលេខ 1 ដល់ 27 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧

	ដើមទុន	បុព្វលាភភាគហ៊ុន	ទុនបម្រុង	ប្រាក់ចំណេញរក្សាទុក	សរុប	
	ពាន់រៀល (កំណត់សម្គាល់លេខ 16)	ពាន់រៀល	ពាន់រៀល (កំណត់សម្គាល់លេខ 16)	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	35,127,300	149,505	16,414,114	89,562,150	141,253,069	34,989,614
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ	-	-	-	21,306,744	21,306,744	5,277,866
ការបម្លែងប្រាក់ចំណេញរក្សាទុកទៅជាដើមទុន	44,000,000	-	-	(44,000,000)	-	-
ប្រាក់វិភាជន៍រក្សាទុក	-	-	2,400,592	(2,400,592)	-	-
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	79,127,300	149,505	18,814,706	64,468,302	162,559,813	40,267,480
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	19,600,520	37,034	4,660,566	15,969,360	40,267,480	
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៦	35,127,300	149,505	13,888,134	67,418,241	116,583,180	28,878,667
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ	-	-	-	26,701,441	26,701,441	6,614,180
ប្រាក់វិភាជន៍រក្សាទុក	-	-	2,525,980	(2,525,980)	-	-
ភាគលាភដែលបានប្រកាស	-	-	-	(2,031,552)	(2,031,552)	(503,233)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦	35,127,300	149,505	16,414,114	89,562,150	141,253,069	34,989,614
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	8,701,338	37,034	4,065,919	22,185,323	34,989,614	

កំណត់សម្គាល់ភ្ជាប់ពីលេខ 1 ដល់ 27 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧

	កំណត់សម្គាល់	2017		2016	
		ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
សកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញមុនពន្ធដក		28,497,528	7,059,086	33,088,748	8,196,371
ការកែសម្រួល៖					
រំលស់	21	5,771,658	1,429,690	6,332,641	1,568,650
(ចំណេញ) ខាតពីការលក់ទ្រព្យ និងបរិក្ខារ		(126,183)	(31,257)	605,479	149,982
បម្រែបម្រួលនៃទ្រព្យសកម្ម និងបំណុលប្រតិបត្តិការ៖					
សមតុល្យនៅធនាគារជាតិនៃកម្ពុជា		(10,410,443)	(2,578,757)	(7,552,247)	(1,870,757)
សមតុល្យនៅធនាគារផ្សេងៗ		-	-	2,189,468	542,350
ឥណទានផ្តល់ដល់អតិថិជន		(212,575,016)	(52,656,680)	(85,161,117)	(21,095,149)
ទ្រព្យសកម្មផ្សេងៗ		(1,417,876)	(351,220)	(1,961,920)	(485,985)
ប្រាក់បញ្ញើសន្សំអតិថិជន		122,489,475	30,341,708	92,529,816	22,920,440
សិទ្ធិធានាលើមូលនិធិសោធននិវត្តន៍		2,458,041	608,878	2,394,304	593,090
បំណុលផ្សេងៗ		6,905,354	1,710,515	5,113,137	1,266,569
		(58,407,462)	(14,468,037)	47,578,309	11,785,561
ពន្ធលើប្រាក់ចំណេញដែលបានបង់	14.1	(7,955,386)	(1,970,619)	(6,163,120)	(1,526,658)
សាច់ប្រាក់សុទ្ធ ប្រើក្នុងសកម្មភាពប្រតិបត្តិការ		(66,362,848)	(16,438,656)	41,415,189	10,258,903

កំណត់សម្គាល់	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
សកម្មភាពវិនិយោគ				
ការទិញទ្រព្យ និងបរិក្ខារ	(5,519,897)	(1,367,326)	(17,794,211)	(4,407,781)
ការទិញកម្មវិធីកុំព្យូទ័រ	(111,211)	(27,548)	(380,650)	(94,290)
សាច់ប្រាក់ទទួលបានពីការលក់ទ្រព្យ និងបរិក្ខារ	657,049	162,757	-	-
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ	(4,974,059)	(1,232,117)	(18,174,861)	(4,502,071)
សកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	226,553,198	56,119,197	162,706,199	40,303,740
ការទូទាត់សងប្រាក់កម្ចី	(94,864,673)	(23,498,804)	(93,345,104)	(23,122,394)
ការទូទាត់សងអនុបំណុល	(4,850,400)	(1,201,486)	24,252,000	6,007,431
សាច់ប្រាក់បង់ទៅលើភាគលាភ	-	-	(2,031,552)	(503,233)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពហិរញ្ញប្បទាន	126,838,125	31,418,907	91,581,543	22,685,544
កំណើនសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល	55,501,218	13,748,134	114,821,871	28,442,376
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមការិយបរិច្ឆេទ	183,285,758	45,401,476	68,463,887	16,904,664
ភាពខុសគ្នានៃអត្រាប្តូរប្រាក់	-	-	-	54,436
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទ	238,786,976	59,149,610	183,285,758	45,401,476

សម្រាប់គោលបំណងនៃរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់និងសាច់ប្រាក់សមមូលមាន៖

	កំណត់សម្គាល់	2017		2016	
		ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
សាច់ប្រាក់ក្នុងដៃ	3	69,444,503	17,202,007	49,579,891	12,281,370
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	4	127,738,829	31,642,019	87,453,446	21,662,979
សមតុល្យនៅធនាគារផ្សេងៗ	5	41,603,644	10,305,584	46,252,421	11,457,127
		238,786,976	59,149,610	183,285,758	45,401,476

កំណត់សម្គាល់ភ្ជាប់លេខ 1 ដល់ 27 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និង សម្រាប់ការិយបរិច្ឆេទបញ្ចប់

១. ព័ត៌មានអំពីក្រុមហ៊ុន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (“ក្រុមហ៊ុន”) បានទទួលអាជ្ញាប័ណ្ណជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលមានទីតាំង និងចុះបញ្ជីក្នុងព្រះរាជាណាចក្រកម្ពុជា។

ការបង្កើត និងប្រតិបត្តិការ

ក្រុមហ៊ុនត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៩ មានឈ្មោះថា ធនាគារ ពន្លឺថ្មី (“ធីកីធី”) ដោយ Concern Worldwide Cambodia (“CWC”)។ រាល់ទ្រព្យសកម្ម បំណុល និងវិភាគទាន បង្ករទាំងអស់របស់ ធីកីធី ត្រូវបាន ផ្ទេរទៅកាន់ក្រុមហ៊ុន នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៣ ដោយប្តូរជាមួយនឹងការបោះផ្សាយភាគហ៊ុន។ ក្រុមហ៊ុនបាន ចាប់ផ្តើមអាជីវកម្មនាថ្ងៃដែល ទ្រព្យសកម្មបានផ្ទេរ។ នាថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១០ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើពីធនាគារជាតិនៃ កម្ពុជាក្នុងការធ្វើអាជីវកម្មទទួលប្រាក់បញ្ញើ។ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ ក្រសួងពាណិជ្ជកម្មបានអនុម័តក្នុងការ ផ្លាស់ប្តូរ ពាណិជ្ជនាមរបស់ក្រុមហ៊ុនពី អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី ទៅជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។

ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុនបច្ចុប្បន្នមាន ទីតាំងនៅ អគារលេខ ២៨៥ មហាវិថីយុទ្ធសាស្ត្រខេមរៈភូមិន្ទ (ផ្លូវ ២៧១) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្ម ជាមួយការិយាល័យ សាខាចំនួន ៣៤ និងអនុសាខា ចំនួន ១១៦ (២០១៦៖ ៣៣ សាខា និង ១១៨ អនុសាខា)។

- ក្រុមហ៊ុនមានគោលការណ៍ណែនាំសំខាន់ៗដូចជា៖
- ផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់ប្រជាជនក្រីក្រនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលមានវិន័យហិរញ្ញវត្ថុរឹងមាំ នៅគ្រប់កម្រិត ។
- ប្តេជ្ញាបើកទូលាយ និងឲ្យមានតម្លាភាពនូវគ្រប់ផ្នែក ទាំងអស់នៃការគ្រប់គ្រង និងប្រតិបត្តិការ។
- ប្តេជ្ញាធ្វើការអភិវឌ្ឍន៍ដំណើរការ/សេវាកម្ម និងប្រកាន់ខ្ជាប់ នូវអត្ថចរិត និងស្តង់ដារ ដើម្បីធានាឲ្យបាន នូវការបម្រើ សង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយរួមទាំង ការការពារអតិថិជន។
- ជាគ្រឹះស្ថានរៀនសូត្រដែលការផ្លាស់ប្តូរ និងការចែករំលែក នូវព័ត៌មានដ៏សមស្របនឹងរួមចំណែកដល់ការអភិវឌ្ឍន៍ បុគ្គលិក ការបណ្តុះបណ្តាល ព្រមទាំងចូលរួមចំណែកក្នុង ការកែលម្អគោលការណ៍ និងប្រព័ន្ធ ។

ដើមទុន

ដើមទុនសរុបរបស់ក្រុមហ៊ុននាកាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ មានចំនួន ៧៩.១៣ ពាន់លានរៀល ឬ ១៩.៦០លានដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦: ៣៥.១៣ ពាន់លានរៀល ឬ ៨.៧០ លានដុល្លារអាមេរិក)។

ក្រុមប្រឹក្សាភិបាល

សមាសភាពនៃក្រុមប្រឹក្សាភិបាល នៅក្នុងអំឡុង ការិយបរិច្ឆេទនេះ និងនាកាលបរិច្ឆេទ នៃរបាយការណ៍នេះ រួមមាន៖

លោក Tanmay Chetan	ប្រធានក្រុមប្រឹក្សាភិបាល
លោក Patrick Peter Power	អភិបាល
លោក Tip Janvibol	អភិបាល
លោក Kea Borann	អភិបាល
លោកស្រី Blandine Claudia Marie Pons	អភិបាល
លោក Joshua Dunham Morris	អភិបាល
លោក Michael Goh Chiang Huat	អភិបាល (តែងតាំងនៅថ្ងៃទី7 ខែកុម្ភៈ ឆ្នាំ2017)
លោក Adrian John Graham	អភិបាល (លាលែងនៅថ្ងៃទី26 ខែមីនា ឆ្នាំ2017)
លោកស្រី Rebecca Ann McKenzie	អភិបាល (លាលែងនៅថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ2017)

និយោជិត

និយោជិតទាំងអស់របស់ក្រុមហ៊ុន នាការិយបរិច្ឆេទ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2017 មានចំនួន 2,494 នាក់ (ថ្ងៃទី31 ខែធ្នូ ឆ្នាំ2016: 2,349 នាក់)។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តឱ្យប្រកាសផ្សាយ ដោយក្រុមប្រឹក្សាភិបាល នាថ្ងៃទី27 ខែ មីនា ឆ្នាំ2018។

២. គោលនយោបាយគណនេយ្យ

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំ ដែលយោងទៅតាមមូលដ្ឋានតម្លៃដើម ដែលមានពីមុន។ ក្រុមហ៊ុនកត់ត្រាបញ្ជីគណនេយ្យហើយរៀបចំរបាយការណ៍ ហិរញ្ញវត្ថុជាទឹកប្រាក់រៀល “KHR” ស្របតាម ប្រកាសរបស់ ធនាគារជាតិនៃកម្ពុជាលេខ ធ7-07-164 ប្រ.ក ចុះថ្ងៃទី13 ខែធ្នូ ឆ្នាំ2007 ចំពោះការប្រើប្រាស់ភាសា រូបិយប័ណ្ណ និងអត្រា ប្តូរប្រាក់សម្រាប់បញ្ជីគណនេយ្យ និងរបាយការណ៍។

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើង ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និង បទបញ្ញត្តិ និងសេចក្តីណែនាំទាក់ទិន ដែលចេញផ្សាយដោយ ធនាគារជាតិនៃកម្ពុជា។

ប្រតិបត្តិការទាំងឡាយណាដែលកើតឡើងក្រៅពីរូបិយ ប័ណ្ណខ្មែររៀល ត្រូវបានប្តូរទៅជារៀល ដោយប្រើអត្រាប្តូរប្រាក់ នាថ្ងៃប្រតិបត្តិការនោះ។ សមតុល្យទ្រទ្រសកម្ម និងបំណុល ក្រោមរូបិយប័ណ្ណផ្សេង ក្រៅពីរូបិយប័ណ្ណរៀល នាការិយបរិច្ឆេទ នៃតារាងតុល្យការ ត្រូវបានប្តូរទៅជាប្រាក់រូបិយប័ណ្ណរៀល ដោយ ប្រើអត្រាប្តូរប្រាក់ដែលកើតមាននាការិយបរិច្ឆេទនោះ។ ភាពលម្អៀងពីការ ប្តូររូបិយប័ណ្ណ ដែលកើតចេញពីការប្តូរនេះ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

២.១.១ ឆ្នាំសារពើពន្ធ

ឆ្នាំសារពើពន្ធរបស់ក្រុមហ៊ុន គឺចាប់ផ្តើមពីថ្ងៃទី1 ខែមករា និងបញ្ចប់នៅថ្ងៃទី31 ខែធ្នូ។

២.១.២ ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ រួមជាមួយការប្រើប្រាស់ របាយការណ៍នេះ មិនត្រូវបានរៀបចំឡើងសម្រាប់អ្នកទាំងឡាយ ណាដែលមិនបានដឹងពីគោលការណ៍នីតិវិធី និងការអនុវត្តន៍ គណនេយ្យនៃព្រះរាជាណាចក្រកម្ពុជានោះទេ ហើយ លើសពីនេះ គឺមិនមានគោលបំណងក្នុងការបង្ហាញស្ថានភាព ហិរញ្ញវត្ថុរបាយការណ៍លទ្ធផល និងលំហូរសាច់ប្រាក់ ដោយ អនុលោមតាមគោលនយោបាយ និងការអនុវត្តន៍គណនេយ្យ ដែលទទួលស្គាល់ជាទូទៅក្នុងប្រទេសដទៃ ផ្សេងពីប្រទេស កម្ពុជានោះទេ។

គោលការណ៍គណនេយ្យដែលបានចែងខាងក្រោម ត្រូវបានអនុវត្តតាមដោយក្រុមហ៊ុន លើកលែងសំវិធានធន សម្រាប់ការខាតបង់ លើឥណទានផ្តល់ដល់អតិថិជនដូចបាន បង្ហាញនៅក្នុងកំណត់សម្គាល់ 2.3.8.1 និង 2.3.18 រៀងគ្នា។

២.១.៣ ស្តង់ដារមិនទាន់អនុវត្ត

នាថ្ងៃទី24 ខែមីនា ឆ្នាំ2016 ក្រុមប្រឹក្សាគណនេយ្យជាតិ នៃកម្ពុជា បានប្រកាសថា ការអនុវត្ត ស្តង់ដាររបាយការណ៍ ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”) ត្រូវបានពន្យារ រហូតដល់បំណាច់ឆ្នាំ2018។ ក្នុងអំឡុងរយៈពេលអន្តរកាល គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ រួមទាំងក្រុមហ៊ុនធានារ៉ាប់រង

គួររៀបចំរបាយការណ៍វឌ្ឍនភាព អំពីការអនុវត្តនៃ CIFRSs និងរបាយការណ៍ប្រចាំឆ្នាំ ដាក់ជូនក្រុមប្រឹក្សាគណនេយ្យជាតិ និងនិយតករផ្សេងៗ។ ការអនុវត្ត CIFRSs ត្រូវបានរំពឹងថា នឹងមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើរបាយការណ៍ ហិរញ្ញវត្ថុរបស់ធនាគារ។

២.២ ការវិនិច្ឆ័យ និងការប៉ាន់ស្មានគណនេយ្យសំខាន់ៗ

ក្នុងការអនុវត្តន៍គោលនយោបាយគណនេយ្យ គណៈគ្រប់គ្រងបានប្រើប្រាស់ការវិនិច្ឆ័យ និងធ្វើការ ប៉ាន់ស្មាន ក្នុងការកំណត់ចំនួនទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់ក្នុង របាយការណ៍ហិរញ្ញវត្ថុមាន ដូចខាងក្រោម៖

២.២.១ អាយុកាលប៉ាន់ស្មាននៃទ្រព្យ និងបរិក្ខារ

អាយុកាលនៃធាតុនីមួយៗនៃទ្រព្យ និងបរិក្ខារ ត្រូវបានប៉ាន់ស្មានដោយផ្អែកលើរយៈពេលដែល ទ្រព្យនោះត្រូវបានគេរំពឹងថានឹងអាចប្រើប្រាស់បាន។ ការប៉ាន់ស្មានបែបនោះ ផ្អែកលើការវាយតម្លៃលើអាជីវកម្មដែលប្រហាក់ប្រហែលការវាយតម្លៃតាមបែបបច្ចេកទេសផ្ទៃក្នុង និងបទពិសោធន៍ជាមួយនឹងទ្រព្យប្រហាក់ប្រហែល។ អាយុកាលដែលគេ រំពឹងទុកនៃទ្រព្យសកម្មនីមួយៗ ត្រូវបានត្រួតពិនិត្យឡើងវិញជាប្រចាំ និងធ្វើការកែតម្រូវ បើសិនជាការរំពឹងទុកថា មានការផ្លាស់ប្តូរពីការប៉ាន់ស្មានមុនៗ ដោយសារមូលហេតុមួយចំនួនដូចជា ភាពសឹករិចរិលជាវិវឌ្ឍន៍ ភាពហួសសម័យ និងកត្តាផ្លូវច្បាប់ ឬ ក៏កំហិតផ្សេងទៀតទៅលើការប្រើប្រាស់ទ្រព្យសកម្ម។ ទោះបីយ៉ាងណាក៏ដោយ លទ្ធផលបានពីប្រតិបត្តិការនាពេលអនាគត អាចនឹងរងការប៉ះពាល់

ខ្លាំងដោយការផ្លាស់ប្តូរនូវកត្តាដែលបានលើកឡើងដូចខាងលើ។ ការថយចុះនូវអាយុកាលរំពឹងទុករបស់ទ្រព្យ និងបរិក្ខារណាមួយនឹងបង្កឱ្យចំណាយប្រតិបត្តិការ មានការកើនឡើង និងធ្វើឱ្យតម្លៃបច្ចុប្បន្នរបស់ទ្រព្យ និងបរិក្ខារនោះមានការធ្លាក់ចុះ។ ពុំមានការប្រែប្រួលណាមួយនៅក្នុងឆ្នាំនៃអាយុកាលរបស់ទ្រព្យ និងបរិក្ខារ ក្នុងអំឡុងការិយបរិច្ឆេទ។

២.២.២ ភតិសន្យានិងប្រតិបត្តិការ

ក្រុមហ៊ុនមាន ភតិសន្យាជួលអចលនទ្រព្យ ក្នុងនាមជាអ្នកជួលសម្រាប់អគារការិយាល័យរបស់ខ្លួន។ ក្រុមហ៊ុនបានកំណត់ថាម្ចាស់អគារជាអ្នករ៉ាប់រងលើរាល់ហានិភ័យធំៗ និងផលប្រយោជន៍ នៃភាពជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យនេះ ដោយផ្អែកទៅតាមសូចនាករនៃការចាត់ថ្នាក់លើភតិសន្យាប្រតិបត្តិការ ។ នៅក្នុងការកំណត់ថាមាន ឬ ពុំមានសូចនាករនៃការការចាត់ថ្នាក់ លើភតិសន្យាប្រតិបត្តិការ ក្រុមហ៊ុនត្រូវពិចារណាលើកត្តាដូចជា៖ ការរក្សាទុកប្លង់កម្មសិទ្ធិ របស់អចលនទ្រព្យដែលបានជួល និងពិចារណាលើ អំឡុងពេលនៃភតិសន្យាជួលទាក់ទងជាមួយនឹងការប៉ាន់ស្មានលើអាយុកាលប្រើប្រាស់ សេដ្ឋកិច្ចរបស់អចលនទ្រព្យ និងចំណាយថ្លៃរត់ការនៃអ្នកកាន់កាប់លើទ្រព្យជួល និងថ្លៃផ្សេងៗ។

២.២.៣ ការខាតបង់ដោយការស្រុតចុះតម្លៃលើការផ្តល់ឥណទានផ្តល់ដល់អតិថិជន

នៅពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គុណភាពនៃឥណទានផ្តល់ដល់ អតិថិជនត្រូវបានត្រួតពិនិត្យ និង

វាយតម្លៃ ដើម្បីកំណត់ចំណាត់ថ្នាក់ និងកម្រិតនៃសវិធានធនលើការខាតបង់ដោយការថយចុះតម្លៃ។

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជាបានចេញប្រកាសលេខ ធ៧-០១៧-៣៤៤ ស្តីពីការផ្តល់ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសវិធានធនលើអីប៊ែរមិន ដែលជំនួសប្រកាសធនាគារជាតិនៃកម្ពុជាលេខ ធ៧-០២-១៨៦ ស្តីពីការផ្តល់ចំណាត់ថ្នាក់ទ្រព្យ និងសវិធានធនដែល ដូចដែលបានបង្ហាញក្នុងកំណត់សម្គាល់ ២.៣.៨.១។

២.២.៤ ការខាតបង់ដោយការស្រុតចុះតម្លៃលើទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ការខាតបង់ដោយការស្រុតចុះតម្លៃកើតមានឡើងនៅពេលដែលតម្លៃយោងរបស់ទ្រព្យ ឬបណ្តុំ ទ្រព្យមានតម្លៃខ្ពស់ជាងបរិមាណដែលនឹងអាចទទួលបានមកវិញជាក់ស្តែងដែលបរិមាណនេះ បានមកពីតម្លៃដែលខ្ពស់ជាងគេរវាងតម្លៃទីផ្សារ ដកឱ្យចំណាយផ្សេងៗ ដើម្បីលក់ទ្រព្យ និងតម្លៃទទួលបានពីការប្រើប្រាស់។ ការគណនាតម្លៃទីផ្សារដកចំណាយផ្សេងៗ ដើម្បីលក់ទ្រព្យ គឺអាស្រ័យលើព័ត៌មានជាក់ស្តែងដែលកើតឡើងពីប្រតិបត្តិការលក់តាមភាពធម្មតាចំពោះទ្រព្យដែលមានភាពស្រដៀងគ្នា ឬជាតម្លៃទីផ្សារដកចេញនូវចំណាយកើតឡើងផ្សេងៗ ដើម្បីលក់ទ្រព្យនោះ។ រីឯការគណនាលើតម្លៃកំពុងតែប្រើប្រាស់ គឺផ្អែកតាមគំរូលំហូរសាច់ប្រាក់អប្បបរមា។ លំហូរសាច់ប្រាក់នោះ គឺបានមកពីផែនការនាពេលអនាគត ហើយមិនរាប់បញ្ចូលសកម្មភាពកំណែទម្រង់ផ្សេងៗ ដែលក្រុមហ៊ុនមិនទាន់ជាប់កាតព្វកិច្ច ឬធ្វើការវិនិយោគនាពេលអនាគត ដែលនឹងធ្វើឱ្យមានភាព

ប្រសើរឡើងនូវលទ្ធផលដែលកើតចេញពីទ្រព្យទាំងនោះ។ បរិមាណដែលនឹងអាចទទួលបានមកវិញជាក់ស្តែង គឺរងឥទ្ធិពលដោយអត្រាអប្បបរមាដែលបានប្រើប្រាស់ សម្រាប់គំរូលំហូរសាច់ប្រាក់អប្បបរមា ក៏ដូចជាលំហូរសាច់ប្រាក់ចូលរំពឹងទុកនាពេលអនាគត និងអត្រាកំណើន ដែលប្រើប្រាស់សម្រាប់គោលបំណងនៃការព្យាករណ៍។

២.២.៥ ការទទួលស្គាល់ពន្ធពន្យារជាទ្រព្យសកម្ម

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់សម្រាប់ការខាតពន្ធ និងរាល់ភាពខុសគ្នាបណ្តោះអាសន្នទាំងអស់ ត្រឹមវិសាលភាព ដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត ទំនងជាមាន ដែលការខាតបង់អាចយកមកប្រើប្រាស់បាន។ ការវិនិច្ឆ័យសំខាន់ៗរបស់គណៈគ្រប់គ្រង គឺទាមទារឲ្យកំណត់បរិមាណនៃពន្ធពន្យារជាទ្រព្យសកម្ម ដែលអាចត្រូវបានទទួលស្គាល់ ដោយផ្អែកទៅលើពេលវេលា និងកម្រិតនៃចំណូលជាប់ពន្ធនាពេលអនាគត ជាមួយនឹងយុទ្ធសាស្ត្រផែនការពន្ធនាពេលអនាគត។

ចំណូលជាប់ពន្ធនាពេលអនាគតរបស់ក្រុមហ៊ុន ដែលបានព្យាករណ៍ បង្ហាញឲ្យឃើញថាភាពខុសគ្នាបណ្តោះអាសន្ន អាចនឹងត្រូវបានទទួលស្គាល់នាពេលអនាគត។ ពន្ធពន្យារជាទ្រព្យសកម្មដែលបានទទួលស្គាល់គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ មានចំនួន 5.97 ពាន់លានរៀល (1.48 លានដុល្លារអាមេរិក) (2016៖ 3.55 ពាន់លានរៀល ឬ 0.88 លានដុល្លារអាមេរិក) ដូចដែលបានបង្ហាញក្នុងកំណត់សម្គាល់លេខ 14.2។

២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ

២.៣.១ ការប្រែសម្រួលលើរូបិយប័ណ្ណ

រូបិយប័ណ្ណគោល និងការបង្ហាញរូបិយប័ណ្ណរបស់ក្រុមហ៊ុនគឺ ខ្មែររៀល។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានប្តូរជាដុល្លារ ផ្អែកតាមអត្រាប្តូរប្រាក់ 4,037រៀល ក្នុង 1ដុល្លារអាមេរិក នាការិយបរិច្ឆេទរបាយការណ៍ (ឆ្នាំ2016៖ 4,037រៀល) ដែលប្រកាសដោយធនាគារជាតិនៃកម្ពុជា។ ការប្តូរនេះមិនមែនជាការបកស្រាយថា បរិមាណជាប្រាក់ដុល្លារអាមេរិកទាំងអស់នេះ ត្រូវបានប្រែសម្រួលជាប្រាក់ដុល្លារអាមេរិក លើអត្រាប្តូរប្រាក់ដទៃទេ។ រាល់តម្លៃទាំងអស់ដែលស្ថិតក្នុងប្រាក់រៀល និងដុល្លារអាមេរិកត្រូវបានបង្កត់ជា (-សមមូលពាន់រៀល) និងដុល្លារអាមេរិករៀងគ្នា លើកលែងតែមានការគូសបញ្ជាក់លើការបង្ហាញផ្សេងពីនេះ។

២.៣.២ ការខាតបង់នៃទ្រព្យសកម្មហិរញ្ញវត្ថុ

ក្រុមហ៊ុន ធ្វើការវាយតម្លៃរាល់ការិយបរិច្ឆេទតារាងតុល្យការ ថាតើមានភ័ស្តុតាងពិតណាខ្លះ ដែល ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ ក៏ក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុណាមួយបានខាតបង់។ ទ្រព្យសកម្ម ហិរញ្ញវត្ថុ ឬ ក៏ក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុមួយត្រូវបានយល់ថាមានការខាតបង់ ប្រសិនបើមានភ័ស្តុតាងពិតនៃការខាតបង់នោះជាលទ្ធផលនៃព្រឹត្តិការណ៍មួយ ឬ ច្រើនដែលកើតមានបន្ទាប់ពីការទទួលស្គាល់ដំបូងនៃទ្រព្យសកម្មនោះ (ការកើតមានឡើងនូវ ព្រឹត្តិការណ៍

ខាតបង់) និងព្រឹត្តិការណ៍មួយ (ឬ ក៏ព្រឹត្តិការណ៍ច្រើន) ខាតបង់នោះ មានឥទ្ធិពលទៅលើលំហូរសាច់ប្រាក់ នាពេលអនាគតដែលបានព្យាករណ៍នៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬក៏ក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលអាចប៉ាន់ស្មានបានគួរឲ្យជឿជាក់។

ភ័ស្តុតាងនៃការខាតបង់សម្រាប់ឥណទានផ្តល់ដល់អតិថិជន មានដូចជា អ្នកខ្ចីម្នាក់ ឬជាក្រុមទាំងឡាយ មានបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរដោយគ្មានលទ្ធភាព ឬ យឺតយ៉ាវក្នុងការសងការប្រាក់ ឬ ប្រាក់ដើម ដែលអាចបណ្តាលមកពីការដួលរលំអាជីវកម្ម ឬ ក៏ការកែប្រែចរនាសម្ព័ន្ធហិរញ្ញវត្ថុដទៃទៀត និងពេលដែលទិន្នន័យដែលអាចអង្កេតបានគូសបញ្ជាក់ពីការធ្លាក់ចុះដែលអាចវាស់វែងបាននៅក្នុងលំហូរសាច់ប្រាក់នាពេលអនាគតដូចជា ការប្រែប្រួលក្នុងប្រាក់បំណុលដល់ការកំណត់មិនទាន់សង ឬ ក៏ស្ថានភាពសេដ្ឋកិច្ចដែលពាក់ព័ន្ធ នឹងលទ្ធភាពសងបំណុល។ ទោះបីយ៉ាងនេះក្តី មានការចាត់ថ្នាក់ឥណទាន និងព្យាករណ៍អប្បបរមាដែលខានមិនបាន ដែលក្រុមហ៊ុនត្រូវតែអនុវត្តតាមដើម្បីស្របតាមការទាមទាររបស់ ធនាគារជាតិនៃកម្ពុជា ដូចដែលបានគូសបញ្ជាក់ក្នុងកំណត់សម្គាល់ 2.3.8.1។

២.៣.៣ ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កងគ្នាហើយចំនួនទឹកប្រាក់សុទ្ធ ត្រូវបានបង្ហាញក្នុងតារាងតុល្យការតែក្នុងករណីដែលមានសិទ្ធិស្របច្បាប់ដើម្បីកាត់កងទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់ហើយមានបំណងទូទាត់តាមមូលដ្ឋានសុទ្ធ ឬលក់ទ្រព្យសកម្ម និងទូទាត់

បំណុលនៅពេលទន្ទឹមគ្នានោះ។ ជាទូទៅនេះមិនមែនជាករណីរបស់កិច្ចព្រមព្រៀងក្នុងការកាត់កងឡើយហើយទ្រព្យសកម្ម និងបំណុលពាក់ព័ន្ធ ត្រូវបានបង្ហាញជាទឹកប្រាក់ដុលក្នុងតារាងតុល្យការ។

២.៣.៤ ភតិសន្យាប្រតិបត្តិការ

ការចំណាយទៅលើ ភតិសន្យាប្រតិបត្តិការ ត្រូវបានគិតបញ្ចូលទៅក្នុងរបាយការណ៍លទ្ធផលតាមអត្រាថេរ ស្របតាមថេរវេលានៃការជួល។

២.៣.៥ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់គោលបំណងរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន សាច់ប្រាក់សុទ្ធសមតុល្យនៅធនាគារប្រាក់បញ្ញើសន្សំ និងការវិនិយោគរយៈពេលខ្លី ដែលងាយប្តូរជាសាច់ប្រាក់បានឆាប់រហ័ស និងជាក់លាក់ក្នុងរយៈពេល ៣ខែ ឬ តិចជាងរយៈពេលជាក់ប្រាក់បញ្ញើ និងដែលងាយប្តូរជាសាច់ប្រាក់ ហើយវាមិនមានហានិភ័យធ្ងន់ធ្ងរនៅពេលតម្លៃរបស់វាប្រែប្រួល។

២.៣.៦ សមតុល្យនៅធនាគារជាតិនៃកម្ពុជា

សមតុល្យប្រាក់តម្កល់ធានាលើដើមទុន និងប្រាក់បម្រុងកាតព្វកិច្ច ត្រូវបានតម្កល់ទុកនៅធនាគារជាតិនៃកម្ពុជា ដោយអនុលោមតាមច្បាប់កម្ពុជាចំពោះស្ថាប័នធនាគារ និងហិរញ្ញវត្ថុ និងត្រូវបានកំណត់ជាភាគរយនៃមូលធនអប្បបរមានិងចំនួនប្រាក់បញ្ញើសន្សំពីអតិថិជនរៀងគ្នា។ គណនីមួយនេះ រួមបញ្ចូលទាំងគណនីចរន្តដែលត្រូវបានកំណត់តាមថ្លៃដើម។

២.៣.៧ សមតុល្យនៅធនាគារដទៃទៀត

សមតុល្យនៅធនាគារដទៃទៀត ត្រូវបានរក្សាទុកតាមតម្លៃដើម។

២.៣.៨ ឥណទានផ្តល់ដល់អតិថិជន

រាល់ឥណទានផ្តល់ដល់អតិថិជន ត្រូវបានបង្ហាញក្នុងតារាងតុល្យការជាទឹកប្រាក់ដើម ដោយដក ចេញនូវឥណទានដែលត្រូវបានលុបចេញពីបញ្ជី និងសិរិទានធនចំពោះឥណទានបាត់បង់។

ឥណទានត្រូវបានលុបចេញពីបញ្ជីនៅពេលដែលក្រុមហ៊ុនរំពឹងថា ឥណទានមិនអាចប្រមូលមកវិញបាន។ ការប្រមូលបានមកវិញនៃឥណទានដែលត្រូវបានលុបចេញពីបញ្ជី ឬបានធ្វើសិរិទានធននៅក្នុងការិយបរិច្ឆេទមុនៗ នឹងបន្ថយទឹកប្រាក់នៃសិរិទានធនសម្រាប់ឥណទាន បាត់បង់នៅក្នុងរបាយការណ៍លទ្ធផល។

រាល់ឥណទានដែលបានចាត់ថ្នាក់ជា ឥណទានក្រោមស្តង់ដារ សង្ស័យ ឬបាត់បង់ គឺជាឥណទាន មិនដំណើរការ។

២.៣.៨.១ ការចាត់ថ្នាក់ឥណទាន និងសិរិទានធនលើឥណទានបាត់បង់

សិរិទានធនលើឥណទាន និងបុរេប្រទានបាត់បង់ ត្រូវបានធ្វើឡើងអាស្រ័យទៅលើ ហានិភ័យជាក់លាក់នានាដែលទាក់ទងទៅនឹងឥណទាន និងបុរេប្រទានទាំងនោះដែលបានពិនិត្យមើល និងកំណត់យ៉ាងជាក់លាក់ថាជា ឃ្លាំមើល

ក្រោមស្តង់ដារ ជាប់សង្ស័យ ឬបាត់បង់ និងសិរិទានធនទូទៅ ត្រូវបានរក្សាសម្រាប់ឥណទានដែលត្រូវបានចាត់ថ្នាក់ជាឥណទានធម្មតាផងដែរ។

ការធ្វើសិរិទានធន គឺត្រូវបានគណនាដោយផ្អែកទៅលើភាគរយនៃឥណទាន និងបុរេប្រទានសរុបដែលមិនទាន់សង។

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសលេខ ធ៧-០១៧-៣៤៤ ស្តីពីការផ្តល់ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសិរិទានធនលើអ៊ីមកែរមិន ដែលជំនួសប្រកាសធនាគារជាតិនៃកម្ពុជាលេខ ធ៧-០២-១៨៦ ស្តីពីការផ្តល់ចំណាត់ថ្នាក់ទ្រព្យ និងសិរិទានធនដែលមានប្រសិទ្ធភាព ចាប់ពីកាលបរិច្ឆេទនៃប្រកាសថ្មីនេះ។ ប្រកាសថ្មីនេះតម្រូវឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ គណនាបទប្បញ្ញត្តិសិរិទានធន តាមការចាត់ថ្នាក់ឥណទានរបស់ខ្លួនជា ៥ថ្នាក់ ផ្អែកលើចំនួនថ្ងៃដែលហួសកាលកំណត់សងនិង/ឬការទូទាត់ការប្រាក់។

កម្រិតអប្បបរមាចាំបាច់ នៃការធ្វើសិរិទានធនទូទៅ ត្រូវបានធ្វើឡើងដោយផ្អែកលើការធ្វើចំណាត់ថ្នាក់ឥណទានដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលហួសកាលកំណត់សង	អក្រាសវិធានធន
ឥណទាន (កាលកំណត់តិចជាង 1ឆ្នាំ)		
សិទ្ធិធានធនទូទៅ		
ឥណទានធម្មតា	ពី 0 ដល់ 14 ថ្ងៃ	1%
សិទ្ធិធានធនជាក់លាក់		
ឥណទានប្តូរមើល	ពី 15 ដល់ 30 ថ្ងៃ	3%
ឥណទានក្រោមស្តង់ដារ	ពី 31 ដល់ 60 ថ្ងៃ	20%
ឥណទានជាប់សង្ស័យ	ពី 61 ដល់ 90 ថ្ងៃ	50%
ឥណទានបាត់បង់	91 ថ្ងៃ ឬ ច្រើនជាង	100%
ឥណទាន (កាលកំណត់លើសពី 1ឆ្នាំ)		
សិទ្ធិធានធនទូទៅ		
ឥណទានធម្មតា	ពី 0 ដល់ 29 ថ្ងៃ	1%
សិទ្ធិធានធនជាក់លាក់		
ឥណទានប្តូរមើល	ពី 30 ដល់ 89 ថ្ងៃ	3%
ឥណទានក្រោមស្តង់ដារ	ពី 90 ដល់ 179 ថ្ងៃ	20%
ឥណទានជាប់សង្ស័យ	ពី 180 ដល់ 359 ថ្ងៃ	50%
ឥណទានបាត់បង់	360 ថ្ងៃ ឬ ច្រើនជាង	100%

បទប្បញ្ញត្តិសិទ្ធិធានធន ត្រូវបានអនុវត្តសម្រាប់ហ្វានស៊ីលីធីទាំងក្នុង និងក្រៅតារាងតុល្យការរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់។

បទប្បញ្ញត្តិសិទ្ធិធានធន ដែលតម្រូវឲ្យគណនា ដោយផ្អែកលើប្រកាសថ្មីនេះ បានធ្វើឲ្យឥណទាន និងបុរេប្រទានរបស់ធនាគារធ្លាក់ចុះ ដែលមានចំនួន 1,195.63លានរៀល ឬ 296,168ដុល្លារអាមេរិក និងធ្លាក់ចុះប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំដែលបញ្ចប់ដោយចំនួនដូចគ្នា នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2017។

លើសពីនេះទៀតប្រកាសថ្មីតម្រូវឲ្យមានការប្រៀបធៀបបទប្បញ្ញត្តិសិទ្ធិធានធន ជាមួយសិទ្ធិធានធន លើអ៊ីមហែរមិនដែលកំណត់ដោយផ្អែកលើ CIFRSs នាពេលបានអនុវត្ត។ ក្នុងកំឡុងពេលអន្តរកាលមុនពេលអនុវត្ត CIFRSs ធនាគារនឹងអនុវត្តតាមចំណាត់ឥណទាន និងការផ្តល់បទប្បញ្ញត្តិសិទ្ធិធានធនដែលមានចែងក្នុងប្រកាសថ្មី។

ក្រុមហ៊ុនអនុវត្តការវាយតម្លៃជាបុគ្គល សម្រាប់ឥណទានមានទំហំធំជាងកម្រិត ដែលបានកំណត់ ចំនួន 10,000 ដុល្លារអាមេរិក ឬសមមូលទៅនឹងរូបិយប័ណ្ណផ្សេងៗ ដោយផ្អែកលើការត្រួតពិនិត្យ លើហ្វានស៊ីលីធីនោះយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ឬជាញឹកញាប់នៅពេលដែលការត្រួតពិនិត្យគន្លឹះត្រូវបានធ្វើឡើង។ ឥណទានផ្សេងៗទៀត ត្រូវបានវាយតម្លៃជាមួយ ដោយអនុវត្តតាមយ៉ាងហោចណាស់ ចំនួនថ្ងៃដែលហួសកាលកំណត់សងអតិបរមាដែលតម្រូវ។ នៅពេលដែលព័ត៌មានដែលទទួលបានមានផលប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន ឬលទ្ធភាពសងឥណទាន នោះព័ត៌មានត្រូវបានយកមកប្រើសម្រាប់ការធ្វើចំណាត់ថ្នាក់ ដែលវាលទ្ធផលបណ្តាលឲ្យឥណទាននោះត្រូវបានចាត់ថ្នាក់ធ្ងន់ធ្ងរជាងមុន។ ការធ្វើចំណាត់ថ្នាក់ឥណទានត្រូវបានធ្វើឡើងជារៀងរាល់ខែ។

សិទ្ធិធានធន ត្រូវបានគណនាជាភាគរយនៃសមតុល្យឥណទាននៅពេលដែលឥណទាន នោះត្រូវបានគេចាត់ថ្នាក់ដោយមិនរាប់បញ្ចូលនូវការប្រាក់បង្ក និងត្រូវបានកត់ត្រាជាចំណាយ។ ការប្រាក់ដែលបង្កពីឥណទានមិនដំណើរការត្រូវបានកត់ត្រាជា ការប្រាក់បណ្តោះអាសន្ននៅក្នុងតារាងតុល្យការ។

ភាពគ្រប់គ្រាន់នៃសិទ្ធិធនធានសម្រាប់ឥណទានអាក្រក់ និងឥណទានសង្ស័យ ត្រូវបានវាយតម្លៃប្រចាំខែដោយ គណៈគ្រប់គ្រង។

កត្តាសម្រាប់វាយតម្លៃភាពគ្រប់គ្រាន់នៃសិទ្ធិធនធាន គឺផ្អែកលើទំហំឥណទាន បទពិសោធន៍នៃការ ខាតបង់ កន្លងមក ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងផលប៉ះពាល់ផ្សេងៗ ដល់អតិថិជន ស្ថានភាព ហិរញ្ញវត្ថុរបស់អតិថិជន និង ស្ថានភាពជាក់ស្តែងនៃឥណទានរៀបរយលក្ខខណ្ឌដែល បានចែងក្នុងកិច្ចសន្យា។

ឥណទាន ត្រូវបានលុបចេញពីបញ្ជីដោយស្វ័យប្រវត្តិ នៅពេលអតិថិជនទទួលបានអនិច្ចកម្ម និងក្នុងករណីផ្សេងទៀត ចំពោះឥណទានមិនត្រូវបានទូទាត់សង ដោយផ្អែកទៅលើ ការវាយតម្លៃរបស់គណៈគ្រប់គ្រង និងយោងលើការអនុម័ត ពីក្រុមប្រឹក្សាភិបាល។ ឥណទានដែលបានលុបចេញ ពីបញ្ជីត្រូវដកចេញពីឥណទានជាក់ស្តែង និងពីសិទ្ធិធនធាន សម្រាប់បំណុលអាក្រក់។ ទឹកប្រាក់ ទទួលបានមកវិញពី ឥណទានដែលបានលុបចេញពីបញ្ជីពិពេលមុន និងការជម្រះ នៃការព្យាករណ៍ ត្រូវបានបង្ហាញដាច់ដោយឡែករួមគ្នា ជាមួយបម្រែបម្រួលសុទ្ធលើសិទ្ធិធនធានសម្រាប់បំណុល អាក្រក់ និងបុរេប្រទានក្នុងរបាយការណ៍លទ្ធផល។

២.៣.៩ ទ្រព្យ និងបរិក្ខារ

ទ្រព្យ និងបរិក្ខារត្រូវបានបង្ហាញជាតម្លៃដើម ដោយដក ចេញនូវការរំលស់បង្គរ និងការខាតបង់ (បើមាន)។ តម្លៃដើមនៃទ្រព្យ និងបរិក្ខារ រួមមានថ្លៃទិញ និងតម្លៃដើម

ជាប់ពាក់ព័ន្ធដោយផ្ទាល់ ទាំងឡាយ ដែលនាំយកទ្រព្យសកម្ម ទាំងអស់នោះមកកាន់លក្ខខណ្ឌ និងទីតាំងសម្រាប់ការ ប្រើប្រាស់របស់វា។ នៅពេលណាដែលធាតុនៃទ្រព្យ និងបរិក្ខារ មានសមាសភាពចំបងៗជាច្រើន ដែលមានអាយុកាល ប៉ាន់ស្មានខុសៗគ្នាសមាសភាពទាំងអស់នោះ ត្រូវបានគេ ចាត់ថ្នាក់ជាប្រភេទផ្សេងៗគ្នាសម្រាប់ទ្រព្យ និងបរិក្ខារ។

ចំណាយបន្តបន្ទាប់ទាក់ទងនឹងធាតុមួយនៃទ្រព្យ និង បរិក្ខារដែលបានទទួលស្គាល់ រួចរាល់ហើយ នោះ ត្រូវបាន គេបូកបន្ថែមទៅលើតម្លៃយោងនៃទ្រព្យសកម្មនោះ នៅពេល ដែលវាទំនងថា អត្ថប្រយោជន៍រំពឹងទុកនាពេលអនាគត (ដោយលើសពីបទដ្ឋានដែលវាយតម្លៃជាធម្មតានៃការអនុវត្ត លើទ្រព្យសកម្មដែលមានស្រាប់) នឹងមានលំហូរចូលមក ក្រុមហ៊ុន។ រាល់ការចំណាយបន្តបន្ទាប់ត្រូវបានគេទទួល ស្គាល់ជាចំណាយនៅក្នុងឆ្នាំដែលវាបានកើតឡើង។

ការចំណេញ ឬ ការខាតបង់ ដែលកើតចេញពីការ បញ្ឈប់ ឬ ការលក់នូវធាតុណាមួយនៃទ្រព្យនិងបរិក្ខារ គឺត្រូវ បានកំណត់ដោយភាពខុសគ្នារវាងប្រាក់លក់សុទ្ធដែល រំពឹងទុក និងតម្លៃយោងនៃទ្រព្យនិងបរិក្ខារ ហើយនឹងត្រូវបាន គេទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផល នាថ្ងៃដែលទ្រព្យ សកម្មនោះ ត្រូវបានបញ្ឈប់ ឬលក់។

រំលស់ ត្រូវបានគណនាតាមវិធីសាស្ត្ររំលស់ថេរ ទៅ តាមអាយុកាលប៉ាន់ស្មានរបស់ទ្រព្យសកម្ម ដូចខាងក្រោម៖

កុំព្យូទ័រ និងសម្ភារៈការិយាល័យ	3 ទៅ 4 ឆ្នាំ
យានយន្ត	8 ឆ្នាំ
ម៉ូតូ	5 ឆ្នាំ
ការកែលម្អអគារ	4 ឆ្នាំ

សំណង់កំពុងសាងសង់ មិនត្រូវបានកាត់រំលស់ទេ រហូតទាល់តែដល់ពេលដែលទ្រព្យសកម្មជាប់ ពាក់ព័ន្ធនោះ បានសាងសង់រួចរាល់ និងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុង ប្រតិបត្តិការ ។

ទ្រព្យសកម្មដែលបានរំលស់ទាំងស្រុង ត្រូវបានរក្សាទុក ក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតទាល់តែវាស្រេចត្រូវបាន ប្រើប្រាស់ ឬ ក៏គ្មានការកាត់រំលស់ណាត្រូវបានធ្វើឡើង សម្រាប់ទ្រព្យសកម្មទាំងអស់នោះ។

ប្រសិនបើមានសូចនាករណាមួយដែលមានការផ្លាស់ប្តូរ គួរអោយកត់សម្គាល់នៅលើអត្រាអាយុកាលប្រើប្រាស់ ឬ ក៏ថ្លៃកាកសំណល់នៃទ្រព្យសកម្មនោះ ការធ្វើរំលស់លើទ្រព្យ សកម្មនឹងត្រូវបានកែសម្រួល ដើម្បីឆ្លុះបញ្ចាំងទៅលើការ រំពឹងទុកថ្មី។

២.៣.១០ កម្មវិធីកុំព្យូទ័រ

កម្មវិធីកុំព្យូទ័រ ត្រូវបានបង្ហាញជាតម្លៃដើមដោយដក ចេញនូវ រំលស់បង្គរ និង ឱនភាពបង្គរលើការខាតបង់ (បើមាន) ។ វាត្រូវបានកាត់រំលស់តាមវិធីសាស្ត្ររំលស់ថេរ តាមអត្រា 20% ក្នុងមួយឆ្នាំ។ ប្រសិនបើមានកត្តាណាមួយ ដែលមានការផ្លាស់ប្តូរដែលគួរអោយកត់សម្គាល់ទៅលើអត្រា

កាត់រំលស់ អាយុកាលប្រើប្រាស់ ឬក៏ថ្លៃកាកសំណល់នៃ កម្មវិធីកុំព្យូទ័រនោះ ការធ្វើរំលស់លើកម្មវិធីកុំព្យូទ័រនឹងត្រូវបាន កែសម្រួល ដើម្បីឆ្លុះបញ្ចាំងទៅលើការរំពឹងទុកថ្មី។

កម្មវិធីកុំព្យូទ័រពាក់កណ្តាលសម្រេច មិនត្រូវបាន កាត់រំលស់នោះទេ រហូតទាល់តែដល់ពេលដែល ទ្រព្យសកម្ម ជាប់ពាក់ព័ន្ធនោះបានតម្លើងរួចរាល់ និងត្រូវបានដាក់ឱ្យ ប្រើប្រាស់។

២.៣.១១ ទ្រព្យសកម្មដទៃទៀត

ទ្រព្យសកម្មដទៃទៀត ត្រូវបានគេវាស់វែងតាមតម្លៃ ទទួលស្គាល់ដែលគេប៉ាន់ស្មាន។ ការប៉ាន់ស្មាន ត្រូវបានគេ ធ្វើឡើងសម្រាប់គណនីត្រូវទារដែលជាប់សង្ស័យ ដោយ ផ្អែកលើការត្រួតពិនិត្យលើ សមតុល្យដែលនៅសល់នៅ ការិយបរិច្ឆេទរបាយការណ៍។

២.៣.១២ ប្រាក់បញ្ញើរបស់អតិថិជន

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានរាយការណ៍តាម តម្លៃដើម។

២.៣.១៣ ប្រាក់កម្ចី

ប្រាក់កម្ចី ត្រូវបានរាយការណ៍តាមសមតុល្យប្រាក់ដើម ដែលនៅសល់។ សោហ៊ុយចំណាយផ្សេងៗ លើដំណើរការ សម្រាប់ធ្វើប្រាក់កម្ចី ត្រូវបានធ្វើមូលធនកម្មនិងរំលស់ ទៅតាមរយៈពេលកំណត់របស់ប្រាក់កម្ចីដោយប្រើប្រាស់វិធី សាស្ត្ររំលស់ថេរ។

២.៣.១៤ អនុបំណុល

បំណុលបន្ទាប់បន្សំ គឺជាបំណុលរយៈពេលវែងមួយ ដែលវាស្ថិតនៅបន្ទាប់បន្សំពីបំណុលផ្សេងៗទាំងអស់របស់ ក្រុមហ៊ុន។ បំណុលនេះ ត្រូវបានចាត់ទុកជាផ្នែកមួយនៃ បំណុលរបស់ក្រុមហ៊ុន និងត្រូវបានបញ្ចូលក្នុងការគណនា មូលធនសុទ្ធ ដោយអនុលោមតាមសេចក្តីណែនាំរបស់ ធនាគារជាតិនៃកម្ពុជា។ លម្អៀងពីអត្រាប្តូរប្រាក់លើបំណុល បន្ទាប់បន្សំ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផល។

២.៣.១៥ កិច្ចសន្យាដោះដូរ និងកិច្ចសន្យា នាពេលអនាគតលើរូបិយប័ណ្ណបរទេស

កិច្ចសន្យាដោះដូរ និងកិច្ចសន្យានាពេលអនាគតលើ រូបិយប័ណ្ណបរទេស ត្រូវបានវាស់វែងដំបូងនូវ តម្លៃសូន្យ និងវាស់វែងបន្តបន្ទាប់នៅតម្លៃទីផ្សារដោយយកភាពខុសគ្នា រវាងអត្រានាពេលអនាគត ឬអត្រាដោះដូរជៀបនឹងអត្រា ជាក់ស្តែង។ ការវាស់វែងនេះ គឺអនុលោមតាមសារាចររបស់ ធនាគារជាតិនៃកម្ពុជា លេខ ធ7-012-001 ស,ក,ណ,ន ចុះថ្ងៃទី19 ខែមករា ឆ្នាំ2012 ស្តីពី "សេចក្តីណែនាំកិច្ចបញ្ជីកា គណនេយ្យសម្រាប់ការដោះដូររូបិយប័ណ្ណ ឬកិច្ចសន្យា នាពេលអនាគត" ។

២.៣.១៦ មូលនិធិសោធននិវត្តន៍

ក្រុមហ៊ុនផ្តល់អត្ថប្រយោជន៍ដល់និយោជិតរបស់ខ្លួន តាមគោលការណ៍មូលនិធិសោធននិវត្តន៍។ និយោជិតទាំងឡាយណា ដែលបានបញ្ចប់រយៈពេលសាក

ល្បងបីខែជាមួយក្រុមហ៊ុន មានសិទ្ធិចូលរួមក្នុងមូលនិធិសោ ធននិវត្តន៍នេះ។ មូលនិធិនេះ មានប្រភពដូចខាងក្រោម៖

- និយោជិតចូលរួមវិភាគទានចំនួន 3% នៃប្រាក់បៀវត្សរ៍ ប្រចាំខែរបស់ពួកគាត់ ហើយក្រុមហ៊ុន ចូលរួមវិភាគទាន 6% សម្រាប់បុគ្គលិកដែលបម្រើការងារតិចជាង 3ឆ្នាំ និង7% សម្រាប់ បុគ្គលិកដែលបម្រើការងារចាប់ពី 3ឆ្នាំ ឡើង។ ការចូលរួមវិភាគទានរបស់ក្រុមហ៊ុន ត្រូវបាន កត់ត្រាជាចំណាយនៅក្នុងរបាយការណ៍លទ្ធផល។
- ក្រុមហ៊ុនផ្តល់ការប្រាក់ទៅលើប្រាក់បង្ករបស់មូលនិធិ សោធននិវត្តន៍តាមអត្រា 7% ក្នុងមួយឆ្នាំ។ ការប្រាក់នេះ បានកត់ត្រាជាចំណាយនៅក្នុងរបាយការណ៍លទ្ធផល។

មូលនិធិសោធននិវត្តន៍នឹងត្រូវបានផ្តល់ទៅឱ្យនិយោជិត (អ្នកដែលបានចូលរួមវិភាគទានក្នុងមូលនិធិ) នៅពេល ដែលពួកគាត់ចូលនិវត្តន៍ ឬលាលែង ឬក៏ត្រូវបានបញ្ឈប់ពី ការងារ។ ចំនួនដែលនិយោជិតបានរួមចំណែករួមទាំង ការប្រាក់ ត្រូវបានទូទាត់ជូនយ៉ាងពេញលេញដោយក្រុមហ៊ុន។

អ្នកទាំងឡាយណា ដែលត្រូវបានបណ្តេញចេញ ដោយសារតែការអនុវត្តខុសឆ្គងធុរ នឹងទទួលបានមូលនិធិ នេះត្រឹមចំណែកដែលនិយោជិតបានចូលរួម ដោយបូក នឹងការប្រាក់តែប៉ុណ្ណោះ ដោយមិនគិតពីអតីតភាពការងារ របស់និយោជិតរូបនោះឡើយ។

២.៣.១៧ សិវិធានធន

សិវិធានធនត្រូវបានទទួលស្គាល់ នៅពេលដែលក្រុមហ៊ុន មានកាតព្វកិច្ចបច្ចុប្បន្ន (តាមផ្លូវច្បាប់ ឬ ដោយប្រយោល) ដែលកើតចេញពីព្រឹត្តិការណ៍អតីតកាល ហើយវាអាចនឹង ធ្វើឲ្យមានការហូរចេញនូវធនធានជាប់ពាក់ព័ន្ធនឹង អត្ថប្រយោជន៍សេដ្ឋកិច្ច ដែលនឹងតម្រូវឲ្យមានការទូទាត់សង កាតព្វកិច្ចនោះ និងការព្យាករណ៍ដែលគួរឲ្យជឿជាក់អាច ត្រូវបានគេវាស់វែងបានទៅលើបរិមាណនៃកាតព្វកិច្ចនោះ។

២.៣.១៨ ការទទួលស្គាល់ចំណូល ឬ ចំណាយ

ចំណូលត្រូវបានទទួលស្គាល់ នៅពេលដែលវាទំនងថា អត្ថប្រយោជន៍សេដ្ឋកិច្ច ដែលពាក់ព័ន្ធ ជាមួយប្រតិបត្តិការ និងហូរចូលមកក្នុងក្រុមហ៊ុន ហើយចំនួនទឹកប្រាក់នៃចំណូល នោះអាចធ្វើការ វាស់វែងគួរឲ្យជឿជាក់បាន។ លក្ខខណ្ឌក្នុង ការទទួលស្គាល់ជាក់លាក់ដូចខាងក្រោម ត្រូវតែបំពេញមុន នឹងចំណូលត្រូវបានទទួលស្គាល់៖

(i) ចំណូល ឬ ចំណាយការប្រាក់

ចំណូលពីការប្រាក់លើឥណទានផ្តល់ដល់អតិថិជន និង សមតុល្យនៅធនាគារជាតិនៃកម្ពុជា និងធនាគារដទៃទៀត ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្ករលើកលែងតែឥណទាន ផ្តល់ដល់អតិថិជនដែលត្រូវបានចាត់ថ្នាក់ជា ឥណទាន ក្រោមស្តង់ដារជាប់សង្ស័យ ឬក៏ខាតបង់។ ការប្រាក់បង្ករ សម្រាប់ឥណទានទាំងនេះត្រូវបានកត់ត្រា ជាការប្រាក់ក្នុង គណនីបណ្តោះអាសន្ន។ បន្តបន្ទាប់មកចំណូលពីការប្រាក់ សម្រាប់ឥណទានទាំងនេះ ត្រូវបានកត់ត្រាតាមសាច់ប្រាក់

ប្រមូលបាន។ ការប្រាក់បណ្តោះអាសន្ននេះត្រូវបានបង្ហាញ ដោយកាត់កងនឹងការប្រាក់ត្រូវទទួលក្នុង « ទ្រព្យសកម្ម ផ្សេងៗ »។

ចំណាយការប្រាក់ត្រូវបានទទួលស្គាល់តាមមូលដ្ឋាន បង្ករ។

(ii) ចំណូល និងចំណាយ កម្រៃសេវាកម្ម និងជើងសារ

ក្រុមហ៊ុនទទួលបានចំណូលកម្រៃសេវាកម្ម និងជើងសារពី សេវាកម្មផ្សេងៗពីគ្នា ដែលក្រុមហ៊ុន បានផ្តល់ទៅឲ្យអតិថិជន របស់ខ្លួនដែលជាចម្បងតាមរយៈការរៀបចំឥណទាន។ ចំណូល កម្រៃសេវាកម្ម និងជើងសារ ត្រូវបានបង្ហាញជាផ្នែក នៃចំណូលផ្សេងៗ។

មុនថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ ក្រុមហ៊ុនចាប់ផ្តើមគិត សេវាវដ្តបាលពីអតិថិជន ដោយផ្អែកលើភាគរយនៃប្រាក់ដើម ឥណទាន។ សេវាវដ្តបាលឥណទានត្រូវបានទទួលស្គាល់ ជាចំណូល នាថ្ងៃបញ្ចេញឥណទាន។

បន្ទាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ ក្រុមហ៊ុនបានគិត កម្រៃជើងសារលើដំណើរការឥណទាន និងសេវាវដ្តបាល ឥណទានពីអតិថិជនរបស់ខ្លួន។ កម្រៃសេវាឥណទាន ទាំងនេះ គឺជាផ្នែកដ៏សំខាន់នៃឥណទាន ដែលគណៈគ្រប់គ្រង បានវាយតម្លៃឡើងវិញពីភាពសមស្របនៃគោលការណ៍ គណនេយ្យ។ កម្រៃជើងសារលើដំណើរការឥណទាន គឺ ទទួលបានទាំងស្រុង នៅពេលផ្តល់ប្រាក់កម្ចីទៅដល់អតិថិជន ហើយទទួលស្គាល់ជាចំណូលតាមវិធីវិលវិលសំចេរទៅតាមរយៈ

ពេលនៃឥណទាន។ កម្រៃជើងសារលើដំណើរការឥណទាន ដែលមិនបានធ្វើវិលវិលសំចេរ ត្រូវបានបង្ហាញ ជាការកាត់ បន្ថយពីឥណទានផ្តល់ដល់អតិថិជន។ កម្រៃជើងសារលើ ដំណើរការឥណទាន ត្រូវបានទទួលស្គាល់ជាចំណូល ទាំងស្រុង ដែលបណ្តាលឲ្យទ្រព្យសរុប និងចំណូលមុនបង់ ពន្ធ មានការកើនឡើងចំនួន 7.64 ពាន់លានរៀល។ ថ្លៃសេវាវដ្តបាលឥណទានត្រូវបានគិតថ្លៃជាប្រចាំខែដែល អាស្រ័យលើសមតុល្យឥណទានដើម ហើយត្រូវបានទទួល ស្គាល់ជាចំណូលជាប្រចាំខែ។

ចំណាយកម្រៃសេវាកម្ម និងជើងសារ ត្រូវបានកត់ត្រា ក្នុងរបាយការណ៍លទ្ធផល នៅពេលចំណាយបានកើតឡើង។ សោហ៊ុយចំណាយលើប្រាក់កម្ចី ត្រូវបានការវិលវិលសំចេរ តាមមូលដ្ឋានវិលវិលសំចេរ ទៅតាមពេលកំណត់នៃប្រាក់កម្ចី។

(iii) ចំណាយប្រតិបត្តិការ

ចំណាយប្រតិបត្តិការ ត្រូវបានទទួលស្គាល់ទៅតាម មូលដ្ឋានបង្ករ។

២.៣.១៩ ភាគលាភលើដើមទុន

ភាគលាភលើដើមទុនត្រូវបានទទួលស្គាល់ជាបំណុល និងកាត់ពីមូលធន នៅពេលទទួលបានការអនុម័តពីក្រុមប្រឹក្សាភិបាល និងធនាគារជាតិនៃកម្ពុជា។ ភាគលាភដែល បានប្រកាសក្នុងអំឡុងឆ្នាំប៉ុន្តែត្រូវបានអនុម័តដោយធនាគារ ជាតិនៃកម្ពុជា បន្ទាប់ពីការិយបរិច្ឆេទតារាងតុល្យការ គឺត្រូវ ដោះស្រាយជាមួយព្រឹត្តិការណ៍ ក្រោយកាលបរិច្ឆេទនៃតារាង តុល្យការ។

២.៣.២០ ជំនួយ

ជំនួយទទួលបានពីភាគីទីបី ដើម្បីផ្គត់ផ្គង់ចំណាយប្រតិបត្តិការក្រុមហ៊ុនដែលត្រូវបានកាត់ចេញពីរបាយការណ៍លទ្ធផលលើមូលដ្ឋានប្រព័ន្ធ និងមូលដ្ឋានសមហេតុផលហើយធ្វើការផ្គត់ផ្គង់ជាមួយ ចំណាយពាក់ព័ន្ធដែលត្រូវទូទាត់។

ជំនួយបានទទួលពីភាគីទីបីសម្រាប់ការទិញទ្រព្យ និងបរិក្ខារ ត្រូវបានកាត់រំលស់ក្នុងរបាយការណ៍លទ្ធផលលើមូលដ្ឋានប្រព័ន្ធ និងមូលដ្ឋានសមហេតុផលលើអាយុកាលនៃទ្រព្យសកម្ម។ ជំនួយមិនកាត់រំលស់ ត្រូវបានបង្ហាញជាចំណូលសរុបសារពន្យ។

២.៣.២១ សម្ព័ន្ធភាព

ភាគីដែលចាត់ទុកថាជាសម្ព័ន្ធភាព លុះត្រាក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រងផ្ទាល់ ឬប្រយោល លើភាគីផ្សេងទៀត ឬមានឥទ្ធិពលយ៉ាងសំខាន់ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬ ផ្ទុយទៅវិញ ឬប្រសិនបើក្រុមហ៊ុន និងភាគីនោះស្ថិតនៅក្រោមការគ្រប់គ្រងរួមមួយ ឬក៏មានឥទ្ធិពលជាសំខាន់។ សម្ព័ន្ធភាព អាចជាប្រព័ន្ធបុគ្គល ឬនីតិបុគ្គល ហើយក៏បានរួមបញ្ចូលផងដែរនូវបុគ្គលជិតស្និទ្ធនៅក្នុងសមាជិកគ្រួសារ។

សម្ព័ន្ធភាពដូចបានកំណត់ក្នុងមាត្រា 49 និង 50 នៃច្បាប់ស្តីពីធនាគារ និងស្ថាប័នហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជារួមមាន៖

- ក) រាល់បុគ្គលទាំងឡាយណាដែលកាន់កាប់ដោយផ្ទាល់ ឬប្រយោលនូវភាគហ៊ុនយ៉ាងហោច ណាស់ 10 ភាគរយនៃដើមទុន ឬសិទ្ធិបោះឆ្នោត

- ខ) រាល់ក្រុមហ៊ុនទាំងឡាយណាដែលកាន់កាប់ដោយផ្ទាល់ ឬប្រយោលនូវភាគហ៊ុនយ៉ាងហោចណាស់ 10 ភាគរយនៃដើមទុន ឬសិទ្ធិបោះឆ្នោត

- គ) រាល់បុគ្គលទាំងឡាយណាដែលចូលរួមក្នុងអភិបាលកិច្ចការចាត់ចែងការគ្រប់គ្រងដឹកនាំ ឬការត្រួតពិនិត្យផ្ទៃក្នុងនិង

- ឃ) រាល់សវនករឯករាជ្យ។

២.៣.២២ ពន្ធលើប្រាក់ចំណេញ

ពន្ធក្នុងគ្រា

ពន្ធក្នុងគ្រាលើទ្រព្យសកម្ម និងបំណុលសម្រាប់ការិយបច្ចេកទេស និងបច្ចុប្បន្នត្រូវបានវាស់វែង នូវទឹកប្រាក់ដែលត្រូវបានរំពឹងទុកថាត្រូវបានប្រមូលមកវិញ ឬត្រូវបានបង់ឲ្យអាជ្ញាធរពន្ធដារ។ អត្រាពន្ធ និងច្បាប់ពន្ធដែលត្រូវបានប្រើដើម្បីគណនាទឹកប្រាក់ទាំងនេះគឺជាអត្រា និងច្បាប់ពន្ធដែលមានសុពលភាពរហូតដល់កាលបរិច្ឆេទនៃតារាងតុល្យការ។

ពន្ធពន្យារ

ពន្ធពន្យារ ត្រូវបានគណនាដោយប្រើវិធីសាស្ត្របំណុលតារាងតុល្យការ លើចំនួនខុសគ្នាបណ្តោះអាសន្ននាកាលបរិច្ឆេទនៃតារាងតុល្យការរវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃរបស់គណនីទាំងនោះក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ពន្ធពន្យារជាបំណុល ត្រូវបានទទួលស្គាល់សម្រាប់ចំនួនខុសគ្នាបណ្តោះអាសន្ននៃចំនួនជាប់ពន្ធទាំងអស់ លើកលែង

តែនៅពេលពន្ធពន្យារជាបំណុល កើតឡើងពីការទទួលស្គាល់នៅគ្រាដំបូងនៃទ្រព្យសកម្ម ឬបំណុលក្នុងប្រតិបត្តិការមួយ ដែលនៅពេលនោះ វាមិនជះឥទ្ធិពលដល់ប្រាក់ចំណេញតាមវិធីសាស្ត្រគណនេយ្យ ឬប្រាក់ចំណេញ ឬខាតដែលជាប់ពន្ធ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់តាមភាពខុសគ្នាបណ្តោះអាសន្នទាំងអស់ ដែលអាចកាត់បន្ថយបានរហូតដល់ទំហំមួយដែលវាទំនងថាប្រាក់ចំណេញជាប់ពន្ធនឹងអាចមាន ដើម្បី កាត់កងជាមួយភាពខុសគ្នាបណ្តោះអាសន្នដែលអាចប្រើប្រាស់បាន លើកលែងតែនៅពេលពន្ធពន្យារជាទ្រព្យសកម្ម កើតឡើងពីការទទួលស្គាល់នាគ្រាដំបូងនៃទ្រព្យសកម្ម ឬបំណុលក្នុងប្រតិបត្តិការមួយដែលនៅពេលនោះ វាមិនមានជះឥទ្ធិពលដល់ប្រាក់ចំណេញតាមវិធីសាស្ត្រគណនេយ្យ ឬប្រាក់ចំណេញ ឬខាតដែលជាប់ពន្ធ។

តម្លៃយោងនៃពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានពិនិត្យឡើងវិញនាកាលបរិច្ឆេទនៃតារាងតុល្យការ នីមួយៗហើយ និងត្រូវបានកាត់បន្ថយមកត្រឹមទំហំមួយដែលវាមិនទំនងថាមានប្រាក់ចំណេញ ជាប់ពន្ធគ្រប់គ្រាន់នឹងអាចផ្តល់ឲ្យទ្រព្យសកម្មទាំងអស់ ឬមួយផ្នែកអាចស្តារមកវិញ នាពេលអនាគត។ ពន្ធពន្យារជាទ្រព្យសកម្មដែលមិនត្រូវបានទទួលស្គាល់នោះ គឺត្រូវបានវាយតម្លៃឡើងវិញនាកាលបរិច្ឆេទនៃតារាងតុល្យការនីមួយៗ ហើយត្រូវបានទទួលស្គាល់ត្រឹមតែទំហំមួយ ដែលវាទំនងថាប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត នឹងធ្វើឲ្យពន្ធពន្យារជាទ្រព្យសកម្មនោះអាចត្រូវបានយកត្រលប់មកវិញ។

៣. សាច់ប្រាក់ក្នុងដៃ

ទីស្នាក់ការកណ្តាល
សាខាផ្សេងៗ

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
ទីស្នាក់ការកណ្តាល	2,836,918	702,729	3,011,397	745,949
សាខាផ្សេងៗ	66,607,585	16,499,278	46,568,494	11,535,421
	69,444,503	17,202,007	49,579,891	12,281,370

ការវិភាគសាច់ប្រាក់ក្នុងដៃតាមរូបិយប័ណ្ណ មានដូចខាងក្រោម៖

ខ្មែររៀល (“KHR”)
ដុល្លារអាមេរិក (“US\$”)
ថៃបាត (“THB”)

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
ខ្មែររៀល (“KHR”)	33,701,566	8,348,171	23,911,184	5,923,008
ដុល្លារអាមេរិក (“US\$”)	33,893,992	8,395,837	24,242,974	6,005,196
ថៃបាត (“THB”)	1,848,945	457,999	1,425,733	353,166
	69,444,503	17,202,007	49,579,891	12,281,370

៤. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

គណនីចរន្ត
មូលបត្រអាចជួញដូរបាន (“NCD”)
ប្រាក់តម្កល់ធានាលើដើមទុន
ប្រាក់បម្រុងកាតព្វកិច្ច

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
គណនីចរន្ត	31,216,009	7,732,477	31,460,386	7,793,011
មូលបត្រអាចជួញដូរបាន (“NCD”)	96,522,820	23,909,542	55,993,060	13,869,968
ប្រាក់តម្កល់ធានាលើដើមទុន	7,912,730	1,960,052	3,512,730	870,134
ប្រាក់បម្រុងកាតព្វកិច្ច	33,732,438	8,355,818	27,721,995	6,866,979
	169,383,997	41,957,889	118,688,171	29,400,092

យោងតាមប្រកាសលេខ ធ7-00-06 ប្រ.ក ស្តីពី អាជ្ញាប័ណ្ណនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចុះថ្ងៃទី11 ខែមករា ឆ្នាំ2000 ក្រុមហ៊ុន តម្រូវឱ្យរក្សាទុកប្រាក់តម្កល់ធានាលើដើមទុនស្មើនឹង 10% នៃដើមទុនដែលបានចុះបញ្ជីជាមួយនឹងធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនបានឡើយ ប៉ុន្តែក្រុមហ៊ុនអាចដកយកវិញបាន នៅពេលដែលក្រុមហ៊ុនស្ម័គ្រចិត្តបញ្ចប់អាជីវកម្មរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

មូលបត្រអាចជួញដូរបាន ដែលមានទឹកប្រាក់ 200.00 លានរៀល ត្រូវបានប្រើជាវត្ថុបញ្ចាំ ទៅលើឥណទានវិបារូប័ជាមួយនឹងធនាគារជាតិនៃកម្ពុជា សម្រាប់ទំនាក់ទំនងជាមួយនឹងសេវា ទូទាត់របស់ Fast and secure Transfer (“FAST”)។ សេវាកម្ម FAST ផ្តល់ជូននូវការផ្ទេរមូលនិធិភ្លាមៗ ជាប្រិយបណ្តុំរៀលរវាងស្ថាប័នធនាគារ។ នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2017 ឥណទាន វិបារូប័ មិនត្រូវបានប្រើប្រាស់ទេ។ មូលបត្រអាចជួញដូរបាន ចំនួន 96.32 ពាន់លានរៀល ត្រូវបានប្រើជាវត្ថុបញ្ចាំ (សម្រាប់គោលបំណងការពារហានិភ័យរូបិយប័ណ្ណ) ទៅលើកម្ចីជាមួយនឹង ធនាគារជាតិនៃកម្ពុជា (កំណត់សម្គាល់លេខ 11)។

ប្រាក់តម្កល់ធានាលើដើមទុន ទទួលបានការប្រាក់តាមអត្រា 3% ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ2017 (2016៖ 3.00%) ហើយមូលបត្រអាចជួញដូរបាន ទទួលបានការប្រាក់តាមអត្រាពី 0.96% ដល់ 1.40% ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ2017 (2016: ពី1% ដល់ 2%) ខណៈដែលគណនីចរន្ត មិនទទួលបានការប្រាក់ទេ។

ប្រាក់បម្រុងកាតព្វកិច្ច បង្ហាញពីប្រាក់បម្រុងកាតព្វកិច្ចអប្បបរមា ដែលត្រូវបានគណនាតាមអត្រា 8% នៃសមតុល្យប្រាក់បញ្ញើពីអតិថិជនសរុប ស្របតាមប្រកាសលេខ ធ7-07-163 ប្រ.ក អំពីការផ្តល់អាជ្ញាប័ណ្ណចំពោះ ស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងការទទួលប្រាក់បញ្ញើ។ ប្រាក់បម្រុងកាតព្វកិច្ច អាចប្រែប្រួល អាស្រ័យតាមកម្រិតនៃប្រាក់បញ្ញើរបស់អតិថិជន និងមិនទទួលបាន ការប្រាក់នោះទេ។

៥. សមតុល្យនៅធនាគារផ្សេងៗ

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
គណនីចរន្ត	7,829,764	1,939,501	9,788,828	2,424,778
គណនីសន្សំ	33,773,880	8,366,083	14,463,593	3,582,758
គណនីមានកាលកំណត់	-	-	22,000,000	5,449,591
	41,603,644	10,305,584	46,252,421	11,457,127

គណនីចរន្ត មិនទទួលបានការប្រាក់ទេ។ គណនីសន្សំ ទទួលបានការប្រាក់តាមអត្រាពី 0.05% ដល់ 1.50% ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ 2017 (2016៖ ពី0.05% ដល់ 1.50%) គណនីមាន កាលកំណត់ ចំពោះការដាក់ និង ដកប្រាក់ដល់កំណត់នៅឆ្នាំ2017 ទទួលបានការប្រាក់តាមអត្រាពី 0.88% ដល់ 2.75% ក្នុងមួយឆ្នាំសម្រាប់ឆ្នាំ2017 (2016៖ 2.75%)។

សមតុល្យនៅធនាគារផ្សេងៗ ដែលត្រូវបានវិភាគតាមរូបិយប័ណ្ណ មានដូចខាងក្រោម៖

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
ខ្មែររៀល (KHR)	10,164,932	2,517,942	29,925,385	7,412,778
ដុល្លារ អាមេរិក (“US\$”)	27,005,500	6,689,497	6,986,425	1,730,598
ថៃ បាត (“THB”)	4,433,212	1,098,145	9,340,611	2,313,751
	41,603,644	10,305,584	46,252,421	11,457,127

៦. ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជនត្រូវបានចាត់ថ្នាក់ ដូចខាងក្រោម៖

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
ឥណទានធនាគារភូមិ៖				
សងនៅចុងវគ្គ	192,380,211	47,654,251	120,913,693	29,951,373
សងរំលស់ដើមថេរ	155,063,317	38,410,532	180,980,942	44,830,553
សងបណ្តាក់	145,376,415	36,011,002	70,689,134	17,510,313
ឥណទានឯកត្តជន៖				
សងបណ្តាក់	237,502,371	58,831,402	158,739,336	39,321,114
សងរំលស់ដើមថេរ	29,857,515	7,395,966	59,558,962	14,753,273
សងនៅចុងវគ្គ	76,610,671	18,977,130	19,297,152	4,780,072
ឥណទានផ្តល់ដល់អតិថិជន	836,790,500	207,280,283	610,179,219	151,146,698
សវិធានធនសម្រាប់ការខាតបង់លើឥណទានផ្តល់ដល់អតិថិជន				
ជាក់លាក់	(10,098,237)	(2,501,421)	(6,042,578)	(1,496,799)
ទូទៅ	(8,328,434)	(2,063,026)	(5,989,897)	(1,483,750)
សវិធានធនសរុប	(18,426,671)	(4,564,447)	(12,032,475)	(2,980,549)
កម្រៃជើងសារលើដំណើរការឥណទានដែលមិនទាន់រំលស់	(7,642,069)	(1,893,007)	-	-
ឥណទានផ្តល់ដល់អតិថិជន - សុទ្ធ	810,721,760	200,822,829	598,146,744	148,166,149

បម្រែបម្រួលនៃសិទ្ធិធានធន សម្រាប់ការខាតបង់លើឥណទានផ្តល់ដល់អតិថិជន មានដូចខាងក្រោម៖

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
ដើមការិយបរិច្ឆេទ	12,032,475	2,980,549	6,704,981	1,655,551
សិទ្ធិធានធនក្នុងគ្រា	13,021,747	3,225,600	8,690,754	2,152,775
ការលុបចេញពីបញ្ជីក្នុងគ្រា	(6,627,551)	(1,641,702)	(3,363,260)	(833,109)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	5,332
ចុងការិយបរិច្ឆេទ	18,426,671	4,564,447	12,032,475	2,980,549

ការវិភាគបន្ថែមទៅលើឥណទានផ្តល់ដល់អតិថិជន មានតួសបញ្ជាក់ដូចខាងក្រោម៖

ក. តាមចំណាត់ថ្នាក់នៃឥណទានផ្តល់ដល់អតិថិជន

ចំណាត់ថ្នាក់ នាការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ត្រូវបានអនុវត្តតាម ចំណាត់ថ្នាក់នៃឥណទានដែលបានចែងក្នុងប្រកាសធនាគារជាតិនៃកម្ពុជាលេខ ធ៧-០១៧-៣៤៤។ ចំណែកចំណាត់ថ្នាក់ នាការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ត្រូវបានអនុវត្តតាម ប្រកាសធនាគារជាតិនៃកម្ពុជាលេខ ធ៧-០២-១៨៦ ដូចដែលបានបង្ហាញក្នុងកំណត់សម្គាល់ ២.៣.៨.១ ត្រូវបានបង្ហាញដូចខាងក្រោម៖

	2017	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
ឥណទានស្តង់ដារ៖		
មានការធានា	351,676,942	87,113,436
ពុំមានការធានា	467,564,305	115,819,744
ឥណទានក្រោមស្តង់ដារ៖		
មានការធានា	2,314,653	573,360
ពុំមានការធានា	2,219,382	549,760
ឥណទានជាប់សង្ឃឹម៖		
មានការធានា	750,568	185,922
ពុំមានការធានា	1,856,065	459,763
ឥណទានបាត់បង់៖		
មានការធានា	161,264	39,946
ពុំមានការធានា	1,502,087	372,080
Doubtful loans		
Secured	3,165,743	784,182
Unsecured	5,579,493	1,382,089
សរុបឥណទានផ្តល់	836,790,500	207,280,283

ឥណទានស្តង់ដារ៖

មានការធានា

ពុំមានការធានា

ឥណទានក្រុមស្តង់ដារ៖

មានការធានា

ពុំមានការធានា

ឥណទានជាប់សង្ឃឹម៖

មានការធានា

ពុំមានការធានា

ឥណទានបាត់បង់៖

មានការធានា

ពុំមានការធានា

សរុបឥណទានដុល

	2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
មានការធានា	234,502,340	58,088,269
ពុំមានការធានា	368,104,190	91,182,608
មានការធានា	932,379	230,958
ពុំមានការធានា	1,482,989	367,349
មានការធានា	476,089	117,931
ពុំមានការធានា	900,638	223,096
មានការធានា	797,049	197,436
ពុំមានការធានា	2,983,545	739,051
សរុបឥណទានដុល	610,179,219	151,146,698

ខ. តាមកាលកំណត់

តិចជាង 1 ខែ

ពី 1 ខែ ទៅ 3 ខែ

ពី 3 ខែ ទៅ 12 ខែ

ពី 1 ឆ្នាំ ទៅ 5 ឆ្នាំ

លើសពី 5 ឆ្នាំ

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
តិចជាង 1 ខែ	52,055,677	12,894,644	38,794,210	9,609,663
ពី 1 ខែ ទៅ 3 ខែ	167,499,188	41,491,005	126,036,750	31,220,399
ពី 3 ខែ ទៅ 12 ខែ	425,170,251	105,318,368	301,347,425	74,646,377
ពី 1 ឆ្នាំ ទៅ 5 ឆ្នាំ	189,960,533	47,054,876	141,709,966	35,102,791
លើសពី 5 ឆ្នាំ	2,104,851	521,390	2,290,868	567,468
សរុប	836,790,500	207,280,283	610,179,219	151,146,698

គ. តាមនិវាសនដ្ឋាន ទំនាក់ទំនងសម្ព័ន្ធភ្នាក់ រូបិយប័ណ្ណ និងផ្នែកសេដ្ឋកិច្ច

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
តាមនិវាសនដ្ឋាន៖				
និវាសនជន	836,790,500	207,280,283	610,179,219	151,146,698
តាមទំនាក់ទំនងសម្ព័ន្ធភ្នាក់៖				
អតិថិជនខាងក្រៅ	823,749,428	204,049,895	598,989,716	148,374,961
ឥណទានបុគ្គលិក	13,041,072	3,230,388	11,189,503	2,771,737
	836,790,500	207,280,283	610,179,219	151,146,698
តាមរូបិយប័ណ្ណ៖				
ខ្មែររៀល (KHR)	597,116,535	147,910,957	459,047,183	113,709,978
ដុល្លារអាមេរិក (US\$)	200,362,407	49,631,510	121,332,002	30,054,992
ថៃបាត (THB)	39,311,558	9,737,816	29,800,034	7,381,728
	836,790,500	207,280,283	610,179,219	151,146,698
តាមផ្នែកសេដ្ឋកិច្ច៖				
កសិកម្ម	337,725,296	83,657,492	306,822,550	76,002,614
ពាណិជ្ជកម្ម និងជំនួញ	219,516,757	54,376,209	126,051,720	31,224,107
សេវាកម្ម	161,110,326	39,908,429	25,402,550	6,292,432
សំណង់	105,729,575	26,190,135	114,552,250	28,375,588
លក្ខណៈគ្រួសារ	11,542,639	2,859,212	30,107,770	7,457,956
ការដឹកជញ្ជូន	1,144,347	283,465	5,135,660	1,272,148
ផ្សេងៗ	21,560	5,341	2,106,719	521,853
	836,790,500	207,280,283	610,179,219	151,146,698

ឃ. តាមទីតាំងការិយាល័យ

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
ទីស្នាក់ការកណ្តាល	2,993,361	741,482	2,922,360	723,894
សាខានានា	833,797,139	206,538,801	607,256,859	150,422,804
	836,790,500	207,280,283	610,179,219	151,146,698

ង. តាមអត្រាការប្រាក់ប្រចាំឆ្នាំ

	2017	2016
ឥណទានអតិថិជន	17.40% - 36.00% (before April) 15.60% - 18.00% (after April)	19.20% - 36.00%
ឥណទានបុគ្គលិក		
សម្រាប់ការអប់រំ	2.00%	2.00%
ផ្សេងៗ	10.00% - 11.00%	10.00% - 11.00%

នៅថ្ងៃទី13 ខែមីនា ឆ្នាំ2017 ធនាគារជាតិនៃកម្ពុជាបានចេញផ្សាយប្រកាសលេខ ធ7-017-109 ប្រ.ក ដែលតម្រូវឱ្យស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ សង្កេតលើអត្រាការប្រាក់អតិបរមា 18% ក្នុងមួយឆ្នាំចំពោះឥណទានដែលត្រូវបានបញ្ចេញ ត្រូវបានរៀបចំឡើងវិញ ឬត្រូវបានធ្វើហិរញ្ញប្បទាន ចាប់ពីថ្ងៃទី1 ខែមេសា ឆ្នាំ2017។

៧. ទ្រព្យ និងបរិក្ខារ

	ការកែលម្អអាគារ	យានយន្ត	ម៉ូតូ	កុំព្យូទ័រ និង សម្ភារការិយាល័យ	សំណង់កំពុង សាងសង់	សរុប	ដុល្លារអាមេរិក (កំណត់ សម្គាល់លេខ 2.3.1)
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	
តម្លៃដើម							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	3,280,660	4,144,141	12,713,615	13,783,493	10,017,908	43,939,817	10,884,275
ការទិញបន្ថែម	386,014	407,613	1,403,414	1,456,806	1,866,050	5,519,897	1,367,326
ការលក់/លុបចោល	(62,682)	-	(1,598,783)	(119,355)	(131,751)	(1,912,571)	(473,758)
ការផ្ទេរចូល/(ចេញ)	73,333	-	-	191,231	(426,928)	(162,364)	(40,220)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	3,677,325	4,551,754	12,518,246	15,312,175	11,325,279	47,384,779	11,737,623
រំលស់បង្គរ							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	1,613,510	2,091,105	5,672,391	8,205,993	-	17,582,999	4,355,461
រំលស់ក្នុងគ្រា	782,960	285,887	1,445,739	2,755,960	-	5,270,546	1,305,560
ការលក់/លុបចោល	(1,815)	-	(1,266,746)	(113,144)	-	(1,381,705)	(342,259)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	2,394,655	2,376,992	5,851,384	10,848,809	-	21,471,840	5,318,762
តម្លៃយោង							
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	1,282,670	2,174,762	6,666,862	4,463,366	11,325,279	25,912,939	
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦	1,667,150	2,053,036	7,041,224	5,577,500	10,017,908	26,356,818	
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)							
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	317,729	538,707	1,651,440	1,105,615	2,805,369	6,418,860	
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦	412,968	508,555	1,744,172	1,381,595	2,481,523	6,528,813	

តម្លៃដើម

នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៦

ការទិញបន្ថែម

ការលក់/លុបចោល

ការផ្ទេរចូល/(ចេញ)

នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦

រំលស់បង្គរ

នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៦

រំលស់ក្នុងគ្រា

ការលក់/លុបចោល

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

តម្លៃយោង

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

	Leasehold improvements	Motor vehicles	Motorcycles	Computer and office equipment	Construction in progress	Total	US\$ equivalent (Note 2.3.1)
	KHR'000	KHR'000	KHR'000	KHR'000	KHR'000	KHR'000	
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៦	2,497,271	3,933,668	8,852,981	17,397,486	339,857	33,021,263	8,179,654
ការទិញបន្ថែម	358,572	210,473	3,860,634	2,215,871	11,148,661	17,794,211	4,407,781
ការលក់/លុបចោល	(32,072)	-	-	(6,584,948)	(35,855)	(6,652,875)	(1,647,975)
ការផ្ទេរចូល/(ចេញ)	456,889	-	-	755,084	(1,434,755)	(222,782)	(55,185)
នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦	3,280,660	4,144,141	12,713,615	13,783,493	10,017,908	43,939,817	10,884,275
រំលស់បង្គរ							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៦	896,915	1,806,976	4,555,140	7,307,536	-	14,566,567	3,608,265
រំលស់ក្នុងគ្រា	728,318	284,129	1,117,251	3,143,707	-	5,273,405	1,306,268
ការលក់/លុបចោល	(11,723)	-	-	(2,245,250)	-	(2,256,973)	(559,072)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦	1,613,510	2,091,105	5,672,391	8,205,993	-	17,582,999	4,355,461
តម្លៃយោង							
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦	1,667,150	2,053,036	7,041,224	5,577,500	10,017,908	26,356,818	
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	1,600,356	2,126,692	4,297,841	10,089,950	339,857	18,454,696	
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)							
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦	412,968	508,555	1,744,172	1,381,595	2,481,523	6,528,813	
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	395,150	525,109	1,061,195	2,491,346	83,915	4,556,715	

៨. កម្មវិធីកុំព្យូទ័រ

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
តម្លៃដើម				
នាដើមការិយបរិច្ឆេទ	6,421,986	1,590,781	5,826,585	1,443,296
ការទិញបន្ថែម	111,211	27,548	380,650	94,290
លក់ចេញ	-	-	(8,031)	(1,990)
ផ្ទេរចូល	162,365	40,220	222,782	55,185
នាចុងការិយបរិច្ឆេទ	6,695,562	1,658,549	6,421,986	1,590,781
រំលស់បង្គរ				
នាដើមការិយបរិច្ឆេទ	5,344,610	1,323,906	4,285,797	1,061,629
រំលស់ក្នុងការិយបរិច្ឆេទ	501,112	124,130	1,059,236	262,382
លក់ចេញ	-	-	(423)	(105)
នាចុងការិយបរិច្ឆេទ	5,845,722	1,448,036	5,344,610	1,323,906
តម្លៃយោង នាចុងការិយបរិច្ឆេទ	849,840	210,513	1,077,376	266,875

៩. ទ្រព្យសកម្មផ្សេងៗ

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
ការប្រាក់ត្រូវទទួល	8,670,597	2,147,782	9,407,126	2,330,227
ចំណាយបង់មុន	6,522,128	1,615,588	6,333,132	1,568,772
ទ្រព្យសកម្មផ្សេងៗ	2,583,269	639,898	617,860	153,049
	17,775,994	4,403,268	16,358,118	4,052,048

១០. ប្រាក់បញ្ញើរបស់អតិថិជន

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
គណនីសន្សំ	194,761,260	48,244,057	109,560,934	27,139,196
គណនីមានកាលកំណត់	282,133,600	69,886,946	244,844,451	60,650,099
	476,894,860	118,131,003	354,405,385	87,789,295

ការវិភាគបន្ថែមលើប្រាក់បញ្ញើរបស់អតិថិជន មានដូចខាងក្រោម៖

ក. តាមកាលកំណត់

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
តិចជាង 1 ខែ	237,613,359	58,858,895	133,740,609	33,128,711
ពី 1 ខែ ទៅ 3 ខែ	55,568,302	13,764,752	55,416,847	13,727,235
ពី 3 ខែ ទៅ 12 ខែ	140,901,026	34,902,409	126,642,812	31,370,526
លើសពី 12 ខែ	42,812,173	10,604,947	38,605,117	9,562,823
	476,894,860	118,131,003	354,405,385	87,789,295

ខ. តាមរូបិយប័ណ្ណ៖

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
ប្រាក់រៀល (KHR)	297,092,477	73,592,390	244,761,444	60,629,537
ដុល្លារអាមេរិក (US\$)	165,805,761	41,071,529	102,339,152	25,350,298
ថៃបាត (THB)	13,996,622	3,467,084	7,304,789	1,809,460
	476,894,860	118,131,003	354,405,385	87,789,295

គ. តាមទំនាក់ទំនង៖

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
អតិថិជនខាងក្រៅ	474,361,301	117,503,419	350,210,970	86,750,302
សម្ព័ន្ធព្យាគី	2,533,559	627,584	4,194,415	1,038,993
	476,894,860	118,131,003	354,405,385	87,789,295

ឃ. តាមអត្រាប្រាក់ប្រចាំឆ្នាំ

	2017	2016
គណនីសន្សំ	0.50% - 5.00%	3.00% - 5.50%
គណនីមានកាលកំណត់	1.00% - 12.50%	4.25% - 12.50%

១១. ប្រាក់កម្ចី

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
National Bank of Cambodia	92,000,000	22,789,200	24,000,000	5,945,009
Instituto de Credito Official of the Kingdom of Spain (“ICO”)	68,588,334	16,989,927	72,170,845	17,877,345
BlueOrchard Microfinance Fund	41,005,665	10,157,460	20,059,495	4,968,911
Industrial and Commercial Bank of China Limited, Phnom Penh Branch	28,259,000	7,000,000	9,285,100	2,300,000
Oikocredit Ecumenical Development Co-operative Society U.A	27,701,224	6,861,834	21,600,000	5,350,508
Incofin Investment Management	20,185,000	5,000,000	11,803,000	2,923,706
Nordic Microfinance Initiative Fund III KS	20,000,000	4,954,174	10,000,000	2,477,087
Global Commercial Microfinance Consortium II B.V	16,148,000	4,000,000	16,148,000	4,000,000
Microvest GMG Local Credit Master Fund, Ltd	14,465,000	3,583,106	15,600,667	3,864,421
Symbiotics SA Information	14,267,500	3,534,184	20,198,052	5,003,233
Sathapana Bank Plc	12,000,000	2,972,504	-	-
ResponAbility Investments AG	11,755,035	2,911,824	11,234,572	2,782,901
Triodos Investment Management B.V	10,666,667	2,642,226	16,000,000	3,963,339
Bank im Bistum Essen eG	10,092,500	2,500,000	10,092,500	2,500,000
Grameen Credit Agricole Microfinance Foundation	9,215,460	2,282,750	10,366,960	2,567,986
Vattanac Bank	9,933,338	2,460,574	4,007,053	992,582
ASN Novib Microkredietfonds	8,146,000	2,017,835	8,146,000	2,017,835
Kookmin Bank Cambodia Plc	8,074,000	2,000,000	4,037,000	1,000,000
Leap Philanthropy Ltd	2,018,500	500,000	-	-
Khun Heang	1,009,250	250,000	-	-
Foreign Trade Bank of Cambodia	-	-	5,055,704	1,252,342
VDK-Spaarbank n.v	-	-	4,037,000	1,000,000
	425,530,473	105,407,598	293,841,948	72,787,205

គ្រប់ប្រាក់កម្ចីខាងលើរបស់ក្រុមហ៊ុន ក្រៅពីប្រាក់កម្ចីជាមួយធនាគារជាតិកម្ពុជា (កំណត់សម្គាល់ 4) បានមកពី ភាគីមិនមែនសម្ព័ន្ធព្យាទិ ហើយពុំមានការធានា។

ការវិភាគលើប្រាក់កម្ចីមានដូចខាងក្រោម៖

ក. តាមរូបិយប័ណ្ណ៖

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
ប្រាក់រៀល (KHR)	159,061,667	39,400,958	104,712,204	25,938,123
ដុល្លារអាមេរិក (US\$)	238,794,606	59,151,500	158,451,958	39,249,928
ថៃបាត (THB)	27,674,200	6,855,140	30,677,786	7,599,154
	425,530,473	105,407,598	293,841,948	72,787,205

ខ. តាមកាលកំណត់៖

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
តិចជាង 1 ខែ	5,316,738	1,317,002	10,400,000	2,576,170
ពី 1 ខែ ទៅ 3 ខែ	9,447,440	2,340,213	30,913,704	7,657,593
ពី 3 ខែ ទៅ 12 ខែ	171,045,743	42,369,518	44,100,095	10,923,977
ពី 1 ឆ្នាំ ទៅ 5 ឆ្នាំ	230,677,504	57,140,823	190,342,053	47,149,382
លើសពី 5 ឆ្នាំ	9,043,048	2,240,042	18,086,096	4,480,083
	425,530,473	105,407,598	293,841,948	72,787,205

១២. អនុបំណុល

នេះ គឺជាបំណុលបន្ទាប់បន្សំ ដែលទទួលបានមកពីក្រុមហ៊ុន Société de Promotion et de Participation pour la Coopération Economique (“PROPARCO”)។ នៅថ្ងៃទី14 ខែមិថុនា ឆ្នាំ2016 ធនាគារជាតិនៃកម្ពុជា បានអនុម័តលើអនុបំណុលពី PROPARCO។ អនុបំណុលនេះ មានកាលកំណត់រយៈពេល 5 ឆ្នាំ និងមានកាលវិសាសន៍នៅ ថ្ងៃទី15 ខែកញ្ញា ឆ្នាំ2021។

១៣. មូលនិធិសោធននិវត្តន៍

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
សមតុល្យនាដើមការិយបរិច្ឆេទ	11,637,366	2,882,677	9,243,062	2,282,237
ការបន្ថែមក្នុងការិយបរិច្ឆេទ៖				
វិភាគទានរបស់និយោជក	2,570,863	636,825	2,298,656	569,397
វិភាគទានរបស់និយោជិត	1,176,095	291,329	1,056,744	261,765
ការប្រាក់	868,251	215,074	709,074	175,644
ការទូទាត់ក្នុងការិយបរិច្ឆេទ	(1,922,113)	(476,124)	(788,949)	(195,430)
ការដកចេញ	(235,055)	(58,226)	(881,221)	(218,286)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	7,350
សមតុល្យនាចុងការិយបរិច្ឆេទ	14,095,407	3,491,555	11,637,366	2,882,677

នៅថ្ងៃទី16 ខែមីនា ឆ្នាំ2018 ក្រុមហ៊ុនបានចេញ សេចក្តីសម្រេចលើការផ្តល់ប្រាក់សោធនដល់បុគ្គលិក។ ប្រាក់សោធន នឹងត្រូវផ្តល់ដល់បុគ្គលិកនៅ ខែមេសា ឆ្នាំ2018 ដោយយោងតាមសមតុល្យនៃប្រាក់សោធន ដែលមានប្រភពពី សោធនដែលផ្តល់ដោយក្រុមហ៊ុន និងសោធនដែលជាចំណែករបស់បុគ្គលិកផ្ទាល់ រួមទាំងការប្រាក់នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2017។

១៤. ពន្ធលើប្រាក់ចំណេញ

ការប្រកាសពន្ធរបស់ក្រុមហ៊ុនស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានពន្ធដារ (“GDT”)។ ដោយការអនុវត្តច្បាប់ និងបទបញ្ញត្តិពន្ធចំពោះប្រតិបត្តិការជាច្រើនប្រភេទ ស្ថិតនៅក្នុងភាពមន្ទិលក្នុងការបកស្រាយខុសៗគ្នា បរិមាណដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ អាចនឹងមានការប្រែប្រួលនៅពេលក្រោយ រហូតទាល់តែមានការកំណត់ជាចុងក្រោយពីអគ្គនាយកដ្ឋាន ពន្ធដារ។

១៤.១ ចំណាយពន្ធលើប្រាក់ចំណេញ

អត្រាពន្ធដែលដាក់ឱ្យប្រើប្រាស់

ដោយអនុលោមតាម ច្បាប់ពន្ធដារនៃប្រទេសកម្ពុជាក្រុមហ៊ុនមានកាតព្វកិច្ច ក្នុងការបង់ពន្ធលើ ប្រាក់ចំណេញនូវចំនួនណាមួយដែលខ្ពស់ជាងរវាងអត្រា 20% នៃប្រាក់ចំណេញដែល ជាប់ពន្ធ ឬក៏ពន្ធអប្បបរមាដែលមានអត្រា 1% នៃចំណូលសរុប ដោយរួមបញ្ចូលពន្ធទាំងអស់ លើកលែងតែអាករលើតម្លៃបន្ថែម។

ចំណាយពន្ធលើប្រាក់ចំណេញ រួមមាន៖

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
ពន្ធលើប្រាក់ចំណេញក្នុងគ្រា	9,611,026	2,380,735	6,958,995	1,723,804
ពន្ធពន្យារ	(2,420,242)	(599,515)	(571,688)	(141,613)
	7,190,784	1,781,220	6,387,307	1,582,191

បម្រែបម្រួលពន្ធលើប្រាក់ចំណេញដែលត្រូវទូទាត់ មានដូចខាងក្រោម៖

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
សមតុល្យនាដើមការិយបរិច្ឆេទ	5,686,194	1,408,520	4,890,319	1,207,486
ចំណាយពន្ធលើប្រាក់ចំណេញ	9,611,026	2,380,735	6,958,995	1,723,804
ពន្ធលើប្រាក់ចំណេញបានបង់	(7,955,386)	(1,970,619)	(6,163,120)	(1,526,658)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	3,888
សមតុល្យនាចុងការិយបរិច្ឆេទ	7,341,834	1,818,636	5,686,194	1,408,520

ការផ្ទៀងផ្ទាត់នៃចំណាយពន្ធលើប្រាក់ចំណេញ ដែលបានបង្ហាញក្នុងរបាយការណ៍លទ្ធផល មានដូចខាងក្រោម៖

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
ប្រាក់ចំណេញមុនពន្ធ	28,497,528	7,059,087	33,088,748	8,196,371
ចំណាយពន្ធលើប្រាក់ចំណេញតាមអត្រាពន្ធ 20%	5,699,506	1,411,817	6,617,750	1,639,274
ចំណាយដែលមិនអាចកាត់កងបាន	3,704,685	917,683	920,328	227,973
បង្កពន្ធលើប្រាក់ចំណេញខ្លះពីឆ្នាំមុន	206,835	51,235	(579,083)	(143,443)
ភាពខុសគ្នាជាបណ្តោះអាសន្ន	(2,420,242)	(599,515)	(571,688)	(141,613)
ពន្ធលើប្រាក់ចំណេញ	7,190,784	1,781,220	6,387,307	1,582,191

១៤.២ ពន្ធពន្យារលើប្រាក់ចំណេញ

ព័ត៌មានលម្អិតអំពីពន្ធពន្យារលើប្រាក់ចំណេញជាទ្រព្យសកម្ម (បំណុល) ដែលត្រូវបានទទួលស្គាល់ក្នុងអំឡុងកាលិយបរិច្ឆេទ មានដូចខាងក្រោម៖

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
សិទ្ធិធនលើការខាតបង់ឥណទាន	2,036,798	504,533	1,246,287	308,716
បង្កបុលនិធិសោធននិវត្តន៍បុគ្គលិក	1,966,792	487,191	1,630,277	403,834
កម្រៃដឹងសារលើដំណើរការឥណទានដែលមិនទាន់រំលស់	1,528,414	378,601	-	-
គណនីបង្ក	667,763	165,411	505,992	125,339
ការខាតមិនទាន់ទទួលស្គាល់លើអត្រាប្តូរប្រាក់	-	-	347,508	86,081
ទ្រព្យ និងបរិច្ឆារ	(230,659)	(57,136)	(181,199)	(44,885)
	5,969,108	1,478,600	3,548,865	879,085

១៥. បំណុលផ្សេងៗ

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
ការប្រាក់ត្រូវសង	17,862,049	4,424,585	15,680,274	3,884,140
ចំណាយបុគ្គលិក និងចំណាយជាប់ពាក់ព័ន្ធផ្សេងៗ	7,278,085	1,802,844	4,193,436	1,038,751
គណនីបង្គរ និងបំណុលផ្សេងៗ	4,787,272	1,185,849	5,944,503	1,472,505
កិច្ចសន្យាដោះដូរ និងកិច្ចសន្យានាពេលអនាគតលើអត្រាប្តូរប្រាក់	560,485	138,837	2,073,627	513,655
ពន្ធត្រូវទូទាត់ផ្សេងៗ	5,349,907	1,325,218	1,040,602	257,766
	35,837,798	8,877,333	28,932,442	7,166,817

១៦. ដើមទុន

ព័ត៌មានលម្អិតអំពីភាគហ៊ុនមានដូចខាងក្រោម៖

	2016			2015		
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	%	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	%
Agora Micro-finance N.V	40,139,850	9,942,990	50.73	17,819,450	4,414,033	50.73
Rural Impulse Fund II	19,473,175	4,823,675	24.61	8,644,800	2,141,392	24.61
PROPARCO	11,826,075	2,929,422	14.95	5,250,000	1,300,471	14.95
CLDF	5,304,850	1,314,057	6.70	2,355,000	583,354	6.70
AMK - Staff Association	2,383,350	590,376	3.01	1,058,050	262,088	3.01
	79,127,300	19,600,520	100.00	35,127,300	8,701,338	100.00

ដើមទុនចុះបញ្ជី និងបានបង់របស់ក្រុមហ៊ុន មានចំនួន 3,165,092 ហ៊ុន (2016៖ 1,405,092 ហ៊ុន) ជាមួយតម្លៃក្នុង 1 ហ៊ុន ស្មើនឹង 25,000 រៀល។

នៅថ្ងៃទី22 ខែមីនា ឆ្នាំ2016 ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសលេខ ធ7-016-117 ប្រ.ក ស្តីពីដើមទុនចុះបញ្ជីអប្បបរមានៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (“ប្រកាស”)។ ប្រកាសនេះ តម្រូវឱ្យ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានបញ្ជី មានដើមទុនចុះបញ្ជីអប្បបរមា 120.00 ពាន់លានរៀល (ប្រហែល 30.00 លានដុល្លារអាមេរិក)។ បន្ទាប់មកនៅថ្ងៃទី16 ខែមិថុនា ឆ្នាំ2016 ធនាគារជាតិនៃកម្ពុជាបានចេញផ្សាយសារាចរលេខ ធ7-016-001ប្រ.ក ស្តីពីការអនុវត្តប្រកាសស្តីអំពីដើមទុនចុះបញ្ជីអប្បបរមានៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលតម្រូវឱ្យធនាគារ និងស្ថាប័ន ហិរញ្ញវត្ថុបញ្ចូលទឹកប្រាក់ពាក់កណ្តាលនៃដើមទុន ដែលតម្រូវឱ្យតម្កល់បន្ថែមទៀត ដើម្បីអនុលោមតាមសេចក្តីប្រកាស នៅថ្ងៃទី31 ខែមីនា ឆ្នាំ2017 និងតម្រូវឱ្យអនុវត្តយ៉ាងពេញលេញ នៅត្រឹមថ្ងៃទី22 ខែមីនា ឆ្នាំ2018 ។

អនុលោមតាមតម្រូវការនៃប្រកាសនេះ នៅថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ2017 ធនាគារជាតិនៃកម្ពុជាបានអនុម័តលើការបង្កើនដើមទុនចំនួន 44 ពាន់លានរៀល តាមរយៈការបំលែងប្រាក់ចំណេញ រក្សាទុក។ ក្រុមហ៊ុនបានដាក់បន្ថែមប្រាក់តម្កល់ធានាលើដើមទុនជាមួយធនាគារជាតិនៃកម្ពុជា ដែលជាលទ្ធផលនៃការបង្កើនមូលធននៅថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ2017 ។

សម្រាប់ដើមទុនតម្រូវដែលនៅសល់ ក្រុមហ៊ុនបានទទួលការអនុម័តពី ធនាគារជាតិនៃកម្ពុជាលើការបង្កើនដើមទុនចំនួន 41.2 ពាន់លានរៀល តាមរយៈការបំលែងប្រាក់ចំណេញរក្សាទុក នៅថ្ងៃទី16 ខែមីនា ឆ្នាំ2018។ ក្រុមហ៊ុនបានដាក់បន្ថែមប្រាក់តម្កល់ធានាលើដើមទុនជាមួយធនាគារជាតិនៃកម្ពុជា ដែលជាលទ្ធផលនៃការបង្កើនមូលធននៅថ្ងៃទី19 ខែមីនា ឆ្នាំ2018។

ភាគលាភ

ពុំមានភាគលាភ ត្រូវបានប្រកាសនៅក្នុងឆ្នាំ2017។

ទុនបម្រុង

ក្រោមកិច្ចព្រមព្រៀងឥណទានពី ICO (កំណត់សម្គាល់ 11) ក្រុមហ៊ុនតម្រូវឱ្យផ្ទេរទុនបម្រុងចំនួន 3.5% នៃប្រាក់កម្ចីនៅសល់ជាមួយ ICO ពីប្រាក់ចំណេញសុទ្ធជារៀងរាល់ឆ្នាំ ដើម្បីបញ្ចូល ទៅក្នុងគណនីមូលធនសម្រាប់ការពង្រឹងទុនបម្រុង។ ICO ពុំមានសិទ្ធិក្នុងការទទួលបានផលពីទុនបម្រុងនេះទេ។

១៧. ចំណូលការប្រាក់

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
ឥណទានផ្តល់ដល់អតិថិជន	190,477,236	47,182,867	193,337,438	47,891,365
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	1,177,611	291,705	453,809	112,412
	191,654,847	47,474,572	193,791,247	48,003,777

១៨. ចំណាយការប្រាក់

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
ប្រាក់កម្ចី	32,131,700	7,959,301	26,939,404	6,673,124
ប្រាក់បញ្ញើរបស់អតិថិជន	26,979,297	6,683,006	22,768,598	5,639,980
មូលនិធិសោធននិវត្តន៍បុគ្គលិក	868,251	215,074	709,074	175,644
	59,979,248	14,857,381	50,417,076	12,488,748

១៩. ចំណាយកម្រៃសេវាកម្ម និងកម្រៃជើងសារ

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
ប្រាក់លើកទឹកចិត្តសម្រាប់ប្រធានធនាគារភូមិ និងភ្នាក់ងារធនាគារចល័ត	9,727,280	2,409,532	9,821,231	2,432,804
កម្រៃលើប្រាក់កម្ចី និងការដោះដូរ	2,132,813	528,316	4,978,116	1,233,123
	11,860,093	2,937,848	14,799,347	3,665,927

២០. ចំណូលផ្សេងៗ

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
កម្រៃសេវាឥណទាន	18,444,822	4,568,943	3,391,414	840,083
កម្រៃសេវាធនាគារចល័តដែលទទួលបានពីអតិថិជន	5,301,956	1,313,341	4,019,681	995,710
កម្រៃជើងសារធានារ៉ាប់រងខ្នាតតូច	2,343,315	580,459	1,367,262	338,683
ការពិន័យលើឥណទាន	1,225,787	303,638	195,905	48,527
កម្រៃសេវាលើកប្រាក់បៀវត្សរ៍ និងការទូទាត់	750,067	185,798	398,744	98,772
កម្រៃផ្ទេរប្រាក់	526,489	130,416	571,281	141,511
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ	126,183	31,257	-	-
ឥណទានដែលប្រមូលបានវិញ	67,710	16,772	52,575	13,023
ចំណូលផ្សេងៗ	203,056	50,299	180,666	44,753
	28,989,385	7,180,923	10,177,528	2,521,062

២១. ចំណាយប្រតិបត្តិការផ្សេងៗ

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
ចំណាយបុគ្គលិក និងចំណាយជាប់ពាក់ព័ន្ធផ្សេងៗ	59,908,392	14,839,830	57,568,808	14,260,294
ចំណាយការផ្តល់ការិយាល័យ	8,451,166	2,093,427	6,757,297	1,673,841
ចំណាយផ្នែកវិជ្ជាជីវៈ	6,933,932	1,717,595	4,979,105	1,233,368
ចំណាយរំលស់	5,771,658	1,429,690	6,332,641	1,568,650

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
ចំណាយការដឹកជញ្ជូន	4,193,322	1,038,722	4,026,531	997,407
ចំណាយលើពន្ធ និងការពិន័យ	4,084,223	1,011,698	19,030	4,714
ចំណាយលើគ្រឿងសង្ហារឹមដែលមិនធ្វើមូលធនកម្ម	2,841,620	703,894	2,217,437	549,278
ចំណាយសេវាសន្តិសុខ	2,534,122	627,724	1,908,089	472,650
ចំណាយទឹកភ្លើង	1,881,886	466,160	1,732,924	429,260
ចំណាយសម្ភារការិយាល័យ	1,753,075	434,252	1,982,497	491,082
ចំណាយទំនាក់ទំនង	1,563,851	387,379	1,357,342	336,225
ចំណាយបោះពុម្ព	1,560,174	386,469	1,649,633	408,629
ចំណាយអាជ្ញាប័ណ្ណធនាគារជាតិនៃកម្ពុជា	1,497,500	370,944	1,552,000	384,444
ចំណាយលើការជួសជុល និងថែទាំ	1,211,642	300,134	1,054,186	261,131
ចំណាយការផ្សព្វផ្សាយ	824,286	204,183	1,649,150	408,509
ចំណាយសេវាធនាគារ	754,363	186,862	662,084	164,004
ខាតពីអត្រាប្តូរប្រាក់ *	94,183	23,330	438,490	108,618
ខាតលើការលក់ទ្រព្យ និងបរិក្ខារ	46,387	11,490	605,479	149,982
ផ្សេងៗ	1,871,255	463,526	1,124,491	278,547
	107,777,037	26,697,309	97,617,214	24,180,633

(*) ចំណូលសុទ្ធនៃការប្តូររូបិយប័ណ្ណបរទេសនេះមានចំនួន 334,80 លានរៀល (ឬ 82,932 ដុល្លារអាមេរិក) (ក្នុងឆ្នាំ2016 ចំណាយ រួមមានខាតពីអត្រាប្តូរប្រាក់ចំនួន 392.93 លានរៀល ឬ 97,333 ដុល្លារអាមេរិក) ដែលបានកើតឡើងពីការទទួលស្គាល់នូវកិច្ចសន្យាប្តូររូបិយប័ណ្ណនាពេលអនាគត តាមសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-012-001 ប្រ.ក ចុះថ្ងៃទី19 ខែមករា ឆ្នាំ2012 ស្តីពី "សេចក្តីណែនាំកិច្ចបញ្ជីការគណនេយ្យ សម្រាប់ការដោះដូររូបិយប័ណ្ណ ឬកិច្ចសន្យានាពេលអនាគត"។

២២. ប្រាក់ជំនួយ

ប្រាក់ជំនួយ គឺជាមូលនិធិទទួលបានពី Water.org សម្រាប់កម្មវិធីគ្រប់គ្រងដោយក្រុមហ៊ុន ក្នុងផ្នែកមួយចំនួនដែលបានចែងក្នុងកិច្ចព្រមព្រៀងជំនួយ។

២៣. ភតិសន្យា

ក្រុមហ៊ុនបានជួលការិយាល័យ ដែលស្ថិតក្រោមកិច្ចព្រមព្រៀងភតិសន្យាប្រតិបត្តិការជាមួយនឹងការព្រមព្រៀងទូទាត់ភតិសន្យាអប្បបរមា ដូចខាងក្រោម៖

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
ក្នុងអំឡុង 1 ឆ្នាំ	4,412,986	1,093,135	4,346,077	1,076,561
ច្រើនជាង 1 ឆ្នាំ ទៅ 5 ឆ្នាំ	7,793,360	1,930,483	6,957,539	1,723,443
ច្រើនជាង 5 ឆ្នាំ	3,516,893	871,165	3,402,424	842,810
	15,723,239	3,894,783	14,706,040	3,642,814

ក្នុងអាជីវកម្មធម្មតា ក្រុមហ៊ុនមានកិច្ចសន្យា ហើយកើតមានបំណុលយថាហេតុជាក់លាក់ ដែលពាក់ព័ន្ធនឹងកាតព្វកិច្ចផ្លូវច្បាប់។ ពុំមានការខាតបង់ជាសារវន្តពីប្រតិបត្តិការទាំងនេះទេ ដែលរួមមាន៖

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
កិច្ចសន្យាដោះដូរលើការប្តូររូបិយប័ណ្ណបរទេស	16,148,000	4,000,000	52,481,000	13,000,000
កិច្ចសន្យាប្តូររូបិយប័ណ្ណបរទេសនាពេលអនាគត	8,074,000	2,000,000	2,018,500	500,000
ឥណទានមិនទាន់ផ្តល់ដល់អតិថិជន	52,702,634	13,054,901	45,871,948	11,362,880

ក្រុមហ៊ុន មានកិច្ចសន្យាដោះដូរលើការប្តូររូបិយប័ណ្ណបរទេសចំនួន 7 (2016៖ 14 កិច្ចសន្យា) ជាមួយធនាគារពាណិជ្ជ ដែលមានសមតុល្យនៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2017។ ក្រុមហ៊ុនចុះកិច្ចសន្យាទាំងនេះ ដើម្បីគ្រប់គ្រងហានិភ័យអត្រាប្តូរប្រាក់។

២៤. សមតុល្យ និងប្រតិបត្តិការសម្ព័ន្ធព្យាបាល

ប្រតិបត្តិការសំខាន់ៗជាមួយសម្ព័ន្ធព្យាបាល ក្នុងការិយបរិច្ឆេទមានដូចជា៖

សម្ព័ន្ធព្យាបាល	ប្រភេទនៃប្រតិបត្តិការ	2017		2016	
		ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
PROPARCO (shareholder)	សេវាប្រឹក្សា	-	-	173,514	42,981
ក្រុមប្រឹក្សាភិបាល	លាភការ	154,044	38,158	144,692	35,841
គណៈគ្រប់គ្រងជាន់ខ្ពស់	ចំណូលការប្រាក់	8,615	2,134	9,656	2,392
	លាភការ	1,886,656	467,341	2,000,640	495,576

សមតុល្យជាមួយសម្ព័ន្ធព្យាបាល នាការិយបរិច្ឆេទ មានដូចខាងក្រោម៖

សម្ព័ន្ធព្យាបាល	ប្រភេទនៃប្រតិបត្តិការ	2017		2016	
		ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
គណៈគ្រប់គ្រងជាន់ខ្ពស់	ប្រាក់បញ្ញើ	707,195	175,178	706,710	175,058
	ឥណទាន	79,186	19,615	90,092	22,317
Agora Micro-finance N.V (ភាគទុនិក)	ប្រាក់បញ្ញើ	1,826,364	452,406	2,641,846	654,408

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពរបស់ក្រុមហ៊ុនឆ្លុះបញ្ចាំង ពីហានិភ័យហិរញ្ញវត្ថុផ្សេងៗគ្នាដូចជា ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមាន ហានិភ័យរូបិយប័ណ្ណ ហានិភ័យអត្រាការប្រាក់ និងហានិភ័យតម្លៃ) និងហានិភ័យសាច់ប្រាក់ងាយស្រួល។ ការទប់ស្កាត់ហានិភ័យ គឺជាស្នូលយ៉ាងសំខាន់ក្នុងការប្រតិបត្តិអាជីវកម្មហិរញ្ញវត្ថុ និងហានិភ័យប្រតិបត្តិការ គឺជាហានិភ័យមួយដែលមិនអាចចៀសរួចក្នុងអាជីវកម្ម។

ក្រុមហ៊ុនបានចុះកិច្ចសន្យាដោះដូររូបិយប័ណ្ណនាពេលអនាគត និងដោះដូររូបិយប័ណ្ណ ដើម្បីគ្រប់គ្រងហានិភ័យអត្រាប្តូរប្រាក់ (កំណត់សម្គាល់ 23)។

ក្រុមហ៊ុនមានគោលបំណង អនុលោមតាមបទប្បញ្ញត្តិរបស់ ធនាគារជាតិនៃកម្ពុជាក្នុងការគ្រប់គ្រង ហានិភ័យហិរញ្ញវត្ថុ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនទទួលស្គាល់ថា ការអនុវត្តន៍ ល្អបំផុត ជាលក្ខណៈអន្តរជាតិ លើការគ្រប់គ្រងហានិភ័យ ពុំទាន់បានអនុវត្តបានពេញលេញនៅឡើយ។ ក្រុមហ៊ុនក៏បាន បានបង្កើតគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្មនិងបំណុល និង គណៈកម្មាធិការគ្រប់គ្រងហានិភ័យ ដើម្បីធ្វើការអនុវត្តប៉ារ៉ាម៉ែត្រ ដ៏ទូលំទូលាយនៃហានិភ័យ ដែលអាចទទួលយកបានសម្រាប់ក្រុមហ៊ុន និងត្រួតពិនិត្យលើសកម្មភាពទាំងឡាយណា ដែលផ្ទុយនឹងប៉ារ៉ាម៉ែត្រទាំងនេះ។

ក្រុមហ៊ុន មានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដូចខាងក្រោម៖

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	69,444,503	17,202,007	49,579,891	12,281,370
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	127,738,829	31,642,019	87,453,446	21,662,979
សមតុល្យនៅធនាគារផ្សេងៗ	41,603,644	10,305,584	46,252,421	11,457,127
ឥណទានផ្តល់ដល់អតិថិជន	810,721,760	200,822,829	598,146,744	148,166,149
ទ្រព្យសកម្មផ្សេងៗ	8,670,597	2,147,782	9,407,126	2,330,227
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	1,058,179,333	262,120,221	790,839,628	195,897,852
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	476,894,860	118,131,003	354,405,385	87,789,295
ប្រាក់កម្ចី	425,530,473	105,407,598	293,841,948	72,787,205
អនុបំណុល	19,401,600	4,805,945	24,252,000	6,007,431
បំណុលផ្សេងៗ	30,487,891	7,552,115	27,891,840	6,909,051
បំណុលហិរញ្ញវត្ថុសរុប	952,314,824	235,896,661	700,391,173	173,492,982

ការគ្រប់គ្រងមូលធន

គោលបំណងសំខាន់នៃការគ្រប់គ្រងមូលធនរបស់ក្រុមហ៊ុន គឺដើម្បីធានាបានថាក្រុមហ៊ុនបានអនុលោមតាមលក្ខខណ្ឌតម្រូវមូលធនផ្សេងៗ និងរក្សាស្ថានភាពហិរញ្ញវត្ថុរឹងមាំ ហើយនិងអនុបាតមូលធនល្អប្រសើរ ដើម្បីគាំទ្រអាជីវកម្មរបស់ខ្លួន និងបង្កើនតម្លៃទ្រព្យធន ភាគទុនិកជាអតិបរមា។

ក្រុមហ៊ុន គ្រប់គ្រងរចនាសម្ព័ន្ធមូលធនរបស់ខ្លួន និងធ្វើការកែសម្រួលវា ដើម្បីឆ្លុះបញ្ចាំងនូវការប្រែប្រួលនូវលក្ខខណ្ឌសេដ្ឋកិច្ចផ្សេងៗ និងចរិកលក្ខណៈនៃសកម្មភាពដែលមានហានិភ័យ។ ដើម្បី ថែរក្សា ឬ កែសម្រួលការរចនាមូលធន ក្រុមហ៊ុន អាចកែសម្រួលនូវចំនួនភាគលាភ ដែលត្រូវផ្តល់ឲ្យភាគទុនិក ការចំណេញពីមូលធន ឬ ការបោះនូវមូលបត្រមូលធនបន្ថែម។ ពុំមានការកែប្រែណាមួយបានកើតឡើង ដែលពាក់ព័ន្ធនឹងគោលបំណង គោលនយោបាយ និងដំណើរការពីឆ្នាំមុននោះទេ។

មូលនិធិផ្ទាល់សុទ្ធ និងទ្រព្យសកម្មដែលបានឆ្លងហានិភ័យ ត្រូវបានគណនាផ្អែកតាមបទបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។ គណៈគ្រប់គ្រងជឿជាក់ថា ក្រុមហ៊ុនបានអនុលោមតាមអនុបាតសោធនភាពរបស់ធនាគារជាតិនៃកម្ពុជា ដែលមានកម្រិតទាបបំផុត 15% និងបានអនុវត្តតាមលក្ខខណ្ឌលើតម្រូវការមូលធនផ្សេងៗ។

២៥.១ ហានិភ័យឥណទាន

ក្រុមហ៊ុន ចាត់វិធានការលើការលេចឡើងនូវហានិភ័យឥណទាន ដែលជាហានិភ័យអាចធ្វើឲ្យមានការខាតបង់ហិរញ្ញវត្ថុចំពោះក្រុមហ៊ុនដោយការមិនអនុវត្តនូវកាតព្វកិច្ច។ ហានិភ័យឥណទាន គឺជាហានិភ័យសំខាន់បំផុតសម្រាប់ក្រុមហ៊ុន។ ហានិភ័យឥណទានកើតឡើងជាចំបងក្នុងសកម្មភាពផ្តល់ឥណទាន ដែលមានចំពោះឥណទានផ្តល់ដល់អតិថិជន។ ការគ្រប់គ្រងហានិភ័យឥណទាន ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការឥណទាន។

ក. ការវាស់វែងហានិភ័យឥណទាន

ក្រុមហ៊ុន វាយតម្លៃពីលទ្ធភាពនៃការខកខានមិនបំពេញកាតព្វកិច្ចរបស់បុគ្គលនីមួយៗ ដោយ ផ្អែកលើគោលការណ៍ នីតិវិធី និងការអនុវត្តន៍ឥណទាន។ គណៈកម្មាធិការឥណទានជាអ្នកទទួលខុសត្រូវក្នុងការកំណត់នូវភាពសមស្រប និងភាពគ្រប់គ្រាន់នៃគោលនយោបាយឥណទាន។

ខ. ការត្រួតពិនិត្យដែនកំណត់ និងគោលនយោបាយទប់ស្កាត់នៃហានិភ័យ

ក្រុមហ៊ុនធ្វើប្រតិបត្តិការ និងផ្តល់ឥណទានទៅរូបវន្តបុគ្គល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនគ្រប់គ្រងការកំណត់ និងការត្រួតពិនិត្យ នូវការប្រមូលផ្តុំហានិភ័យឥណទាននៅពេលណាដែលហានិភ័យឥណទាន ត្រូវបានកំណត់អត្តសញ្ញាណ។ ហានិភ័យឥណទានធំៗ ត្រូវបានកំណត់ដោយធនាគារជាតិនៃកម្ពុជា ចំពោះឥណទាន ដែលផ្តល់ឲ្យអ្នកទទួលប្រយោជន៍ណាម្នាក់ ដែលមានចំនួនទឹកប្រាក់លើស 2% សម្រាប់ឥណទានឯកត្តជន និង 3% សម្រាប់ឥណទានក្រុម នៃមូលនិធិផ្ទាល់សុទ្ធ របស់ក្រុមហ៊ុន យោងតាមប្រកាស ៧៧-០៧-២០១៧ ប្រ.ក នៃធនាគារជាតិនៃកម្ពុជា។

ក្រុមហ៊ុនមានគោលនយោបាយ និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន ។ ការអនុវត្តន៍ដ៏សាមញ្ញបំផុត គឺការធានាក្នុងទម្រង់ជាវត្ថុបញ្ចាំសម្រាប់ឥណទានផ្តល់ដល់អតិថិជន ដែលជាការអនុវត្តជាទូទៅ។ ក្រុមហ៊ុនទទួលបានផលដែរនូវការធានា ជាឯកត្តបុគ្គលសម្រាប់ឥណទានជាក្រុម។ ក្រុមហ៊ុនអនុវត្តតាមគោលការណ៍ណែនាំ ស្តីពីការទទួលយកបាននូវប្រភេទវត្ថុបញ្ចាំ ឬ ការបញ្ចៀសហានិភ័យឥណទាន។ ប្រភេទនៃវត្ថុបញ្ចាំចំបងៗដើម្បីធានាលើឥណទានផ្តល់ដល់អតិថិជនមានដូចជា៖

- វត្ថុបញ្ចាំជាទ្រព្យសម្បត្តិទាក់ទិននឹងលំនៅដ្ឋាន (ដី អគារ និងទ្រព្យសម្បត្តិផ្សេងៗ) និង
- ការដាក់បញ្ចាំនូវទ្រព្យសកម្មអាជីវកម្មផ្សេងៗ ដូចជា ដី និងអគារ។

គ. គោលនយោបាយក្នុងការកំណត់ឱនភាពតម្លៃ និងការធ្វើសវិធានធន

ក្រុមហ៊ុនតម្រូវឱ្យអនុវត្ត តាមការធ្វើចំណាត់ថ្នាក់ឥណទាន និងសវិធានធន ដែលស្របតាម ប្រកាស ដូចបានបង្ហាញក្នុងកំណត់សម្គាល់ 2.3.8.1។

ឃ. ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជនត្រូវបានសង្ខេបដូចមានខាងក្រោម៖

	2017		2016	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ 2.3.1)
ឥណទានមិនហួសកាលកំណត់ និងមិនខាតបង់ (i)	796,449,718	197,287,520	602,606,529	149,270,877
ឥណទានហួសកាលកំណត់ និងមិនខាតបង់ (ii)	22,791,530	5,645,660	2,494,910	618,011
ឥណទានឯកវិន្តបុគ្គលខាតបង់ (iii)	17,549,252	4,347,103	5,077,780	1,257,810
ឥណទានផ្តល់ដល់អតិថិជនដុល	836,790,500	207,280,283	610,179,219	151,146,698

សម្រាប់គោលបំណងនៃសវិធានធនឥណទាន ការរំពឹងទុកពីការប្រមូលមកវិញពីទ្រព្យបញ្ចាំ (លើកលែងសាច់ប្រាក់) មិនត្រូវបានយកមកពិចារណាឡើយ ដោយផ្អែកតាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា។

(i) ឥណទានផ្តល់ដល់អតិថិជនមិនហួសកាលកំណត់ និងមិនខាតបង់

ឥណទានមិនហួសកាលកំណត់ មិនត្រូវបានចាត់ទុកថាខាតបង់ឡើយ លុះត្រាតែមានព័ត៌មាន ផ្សេងទៀតបង្ហាញពីភាពផ្ទុយគ្នា។

(ii) ឥណទានផ្តល់ដល់អតិថិជនហួសកាលកំណត់ និងមិនខាតបង់

2017

ឥណទានហួសកាលកំណត់រយៈពេលតិចជាង 15 ថ្ងៃ (សម្រាប់ឥណទានរយៈពេលខ្លី) និងឥណទានហួសកាលកំណត់រយៈពេលតិចជាង ៣០ ថ្ងៃ (សម្រាប់ឥណទានរយៈពេលវែង) មិនត្រូវបានចាត់ទុកថាខាតបង់ឡើយ លុះត្រាតែមានព័ត៌មានផ្សេងៗទៀតបង្ហាញពីភាពផ្ទុយគ្នា។ យោងតាមប្រកាសធនាគារជាតិនៃកម្ពុជាលេខ ធ7-017-344 ស្តីពីការផ្តល់ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសវិធានធនលើអ៊ីមកែរមិន។

2016

ឥណទានហួសកាលកំណត់រយៈពេលតិចជាង 30 ថ្ងៃ (សម្រាប់ឥណទានរយៈពេលខ្លី និងវែង) មិនត្រូវបានចាត់ទុកថាខាតបង់ឡើយ លុះត្រាតែមានព័ត៌មានផ្សេងៗទៀតបង្ហាញពីភាពផ្ទុយគ្នា។ យោងតាមប្រកាសធនាគារជាតិនៃ កម្ពុជាលេខ ធ7-02-186 ស្តីពីការផ្តល់ចំណាត់ថ្នាក់ទ្រព្យ និងសវិធានធន។

(iii) ឥណទានផ្តល់ដល់ឯកវិនិយោគិនបុគ្គលខាតបង់

យោងតាមប្រកាសលេខ ធ7-017-344 ស្តីពីការចាត់ថ្នាក់ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសវិធានធនលើអ៊ីមកែរមិន ដែលឥណទាន និងបុរេប្រទាន ត្រូវបានចាត់ថ្នាក់ជាឥណទានក្រោមស្តង់ដារ ឥណទានសង្ស័យ និង ឥណទានខាតបង់ ដែលត្រូវបានចាត់ទុកថាជាឥណទានមិនដំណើរការ និងត្រូវបន្ថយតម្លៃ។ ហើយកម្រិតអប្បបរមាជាក់លាក់ នៃការធ្វើសវិធានធនសម្រាប់ការខាតបង់ ត្រូវបានធ្វើឡើងផ្អែកតាមការចាត់ថ្នាក់ ដែលពាក់ព័ន្ធលុះត្រាតែមានព័ត៌មានផ្សេងទៀត បង្ហាញពីភាពផ្ទុយគ្នា។

២៥.២ ហានិភ័យប្រតិបត្តិការ

ការខាតបង់ពីហានិភ័យប្រតិបត្តិការ ដែលអាចកើតឡើងដោយសារតែកង្វះខាត ឬហានិភ័យនៃដំណើរការផ្ទៃក្នុងធនធានមនុស្ស និងប្រព័ន្ធបច្ចេកវិទ្យា ឬ បណ្តាលមកពីកត្តាខាងក្រៅ ត្រូវបានគ្រប់គ្រង តាមរយៈការបង្កើតឡើងនូវដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការត្រួតពិនិត្យសមស្រប និងការវាយតម្លៃ ពីសកម្មភាពអាជីវកម្មផ្នែកត្រួតពិនិត្យ និងគាំទ្រ ដោយឯករាជ្យ ពីផ្នែកអាជីវកម្ម និងការត្រួតពិនិត្យដែលផ្តល់ដោយគណៈគ្រប់គ្រង។ ការគ្រប់គ្រង លើហានិភ័យប្រតិបត្តិការ តម្រូវឲ្យបង្កើតច្បាស់លាស់នូវវិធានការណ៍ តួនាទី និងគោលនយោបាយ ត្រួតពិនិត្យ គោលនយោបាយ និងវិធានការណ៍ត្រួតពិនិត្យផ្ទៃក្នុងនីមួយៗ ត្រូវបានអនុវត្ត។ វិធានការណ៍ទាំងនេះ រួមមានការបង្កើតនូវសិទ្ធិអំណាចក្នុងការចុះហត្ថលេខា ការកំណត់ប្រព័ន្ធ ត្រួតពិនិត្យ ការរៀបចំនូវនីតិវិធី និងឯកសារសម្រាប់ វិធានការណ៍ទាំងនេះ ត្រូវបានត្រួតពិនិត្យឡើងវិញជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការអាជីវកម្ម មីក្រូហិរញ្ញវត្ថុ។

២៥.៣ ហានិភ័យទីផ្សារ

ក្រុមហ៊ុន ប្រឈមនឹងលើការលេចឡើងនូវហានិភ័យទីផ្សារ ដែលជាហានិភ័យធ្វើឲ្យតម្លៃ ទីផ្សារបច្ចុប្បន្ន ឬ លំហូរសាច់ប្រាក់នាអនាគតរបស់ឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួល ដោយសារតែការប្រែប្រួលតម្លៃក្នុងទីផ្សារ។ ហានិភ័យទីផ្សារ កើតឡើងពីបម្រែបម្រួលនៃ អត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលមូលធន ដែលទាំងអស់នេះត្រូវប្រឈមនឹង បម្រែបម្រួលទីផ្សារជាក់លាក់ និងទូទៅ និងជាបម្រែបម្រួលក្នុងកម្រិតអស្ថិរភាពនៃអត្រា ឬតម្លៃទីផ្សារដូចជា អត្រាការប្រាក់ការពន្យារឥណទាន អត្រាប្តូររូបិយប័ណ្ណ និងតម្លៃមូលធន។

(i) ហានិភ័យប្តូររូបិយប័ណ្ណ

ក្រុមហ៊ុន ធ្វើអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា និងធ្វើប្រតិបត្តិការរូបិយប័ណ្ណជាប្រាក់ ដុល្លារអាមេរិក ខ្មែរវៀល និងថៃបាត។

ហានិភ័យប្តូររូបិយប័ណ្ណកើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មអនាគត និងការទទួលស្គាល់ទ្រព្យសកម្ម និងបំណុលដែលត្រូវបានទទួលស្គាល់ជារូបិយប័ណ្ណ មួយ ដែលមិនមែនជារូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន។

សមតុល្យរូបិយវត្ថុជាទ្រព្យសកម្ម និងបំណុល ត្រូវបានប្តូរទៅជាប្រាក់វៀល សមមូលនៃរូបិយប័ណ្ណដើមផ្សេងគ្នា មានដូចខាងក្រោម៖

	2017			2016		
	វៀល ពាន់វៀល	ដុល្លារអាមេរិក ពាន់វៀល	ថៃបាត ពាន់វៀល	វៀល ពាន់វៀល	ដុល្លារអាមេរិក ពាន់វៀល	ថៃបាត ពាន់វៀល
ធាតុក្នុងតារាងតុល្យការទ្រព្យសកម្មហិរញ្ញវត្ថុ						
សាចប្រាក់ក្នុងដៃ	33,701,566	33,893,992	1,848,945	23,911,184	24,242,974	1,425,733
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	17,595,906	110,142,923	-	39,233,659	48,219,787	-
សមតុល្យនៅធនាគារផ្សេងៗ	10,164,932	27,005,500	4,433,212	29,925,385	6,986,425	9,340,611
ឥណទានផ្តល់ដល់អតិថិជន	575,973,106	196,897,958	37,850,696	449,382,005	119,864,885	28,899,854
ទ្រព្យសកម្មផ្សេងៗ	5,990,447	2,277,375	402,775	7,578,212	1,370,494	458,420
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	643,425,957	370,217,748	44,535,628	550,030,445	200,684,565	40,124,618
រូបិយប័ណ្ណចំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់អតិថិជន	297,092,477	165,805,761	13,996,622	244,761,444	102,339,152	7,304,789
ប្រាក់កម្ចី	159,061,667	238,794,606	27,674,200	104,712,204	158,451,958	30,677,786
អនុបំណុល	19,401,600	-	-	24,252,000	-	-
បំណុលផ្សេងៗ	15,625,063	13,818,270	1,044,558	17,780,535	9,465,455	645,850
បំណុលហិរញ្ញវត្ថុសរុប	491,180,807	418,418,637	42,715,380	391,506,183	270,256,565	38,628,425
	152,245,150	(48,200,889)	1,820,248	158,524,262	(69,572,000)	1,496,193

	2017			2016		
	រៀល	ដុល្លារអាមេរិក	ថៃបាត	រៀល	ដុល្លារអាមេរិក	ថៃបាត
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
សមាសធាតុក្រៅតារាងតុល្យការ						
កិច្ចសន្យាដោះដូរលើការប្តូររូបិយប័ណ្ណបរទេស	(16,148,000)	16,148,000	-	(52,481,000)	52,481,000	-
កិច្ចសន្យានាពេលអនាគតលើការប្តូររូបិយប័ណ្ណបរទេស	-	8,074,000	(8,074,000)	-	2,018,500	(2,018,500)
	(16,148,000)	24,222,000	(8,074,000)	(52,481,000)	54,499,500	(2,018,500)
រូបិយប័ណ្ណចំហសុទ្ធ	136,097,150	(23,978,889)	(6,253,752)	106,043,262	(15,072,500)	(522,307)
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	33,712,447	(5,939,779)	(1,549,109)	26,267,838	(3,733,589)	(129,380)

ក្រុមហ៊ុនបានចុះកិច្ចសន្យាទាំងនេះ ដើម្បីការពារហានិភ័យរូបិយប័ណ្ណ។ ដោយឥទ្ធិពលនៃហានិភ័យត្រូវបានចាត់ជាអប្បបរមា ដូចនេះពុំមានការវិភាគស៊ីជម្រៅ សម្រាប់ហានិភ័យរូបិយប័ណ្ណ ត្រូវបានបង្ហាញទេ។

(i) ហានិភ័យតម្លៃ

ក្រុមហ៊ុន មិនប្រឈមចំពោះហានិភ័យតម្លៃមូលប័ត្រទេ ពីព្រោះក្រុមហ៊ុនមិនបានកាន់កាប់ការវិនិយោគណាមួយ ដែលបានចាត់ថ្នាក់នៅក្នុងតារាងតុល្យការជាមូលប័ត្រ ដែលអាចលក់បាន ឬ មូលប័ត្រជាតម្លៃទីផ្សារសមស្រប ដែលត្រូវទទួលស្គាល់ថាចំណេញ ឬខាត។

(ii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់តាមលំហូរសាច់ប្រាក់ គឺជាហានិភ័យដែលលំហូរសាច់ប្រាក់អនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដែលនឹងប្រែប្រួលដោយសារតែបម្រែបម្រួលអត្រាការប្រាក់ទីផ្សារ។ ហានិភ័យអត្រាការប្រាក់តាមតម្លៃទីផ្សារ គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ នឹងប្រែប្រួលដោយសារតែការប្រែប្រួលអត្រាការប្រាក់ទីផ្សារ។

តម្លៃបន្ថែមលើការប្រាក់ អាចកើនឡើងដោយសារតែបម្រែបម្រួល និងអាចកាត់បន្ថយការខាតក្នុងព្រឹត្តិការណ៍ដែលបម្រែបម្រួលមិនត្រូវបានរំពឹងទុកកើតឡើង។ នៅដំណាក់កាលនេះ គណៈគ្រប់គ្រងក្រុមហ៊ុន មិនមានគោលនយោបាយណាមួយ ដើម្បីដាក់កំណត់លើកម្រិតគម្លាតនៃការកំណត់ថ្លៃអត្រាការប្រាក់ឡើងវិញ ដែលត្រូវធ្វើនោះឡើយ។ ទោះយ៉ាងណា គណៈគ្រប់គ្រងជាធម្មតា ក៏ត្រួតពិនិត្យមើលលើគម្លាតនេះដែរ។

ហានិភ័យអត្រាការប្រាក់ កើតឡើងពីភាពដែលអាចកើតមានឡើង ដែលថាការប្រែប្រួលអត្រាការប្រាក់ នឹងជះឥទ្ធិពលដល់លទ្ធភាពប្រាក់ចំណេញនាពេលអនាគត ឬតម្លៃទីផ្សារនៃឧបករណ៍ហិរញ្ញវត្ថុ។ ក្រុមហ៊ុន ត្រូវប្រឈមនឹងហានិភ័យអត្រាការប្រាក់ ស្តែងចៃដន្យពីគម្លាត នៃការកំណត់ថ្លៃអត្រាការប្រាក់សាជាថ្មីរបស់ទ្រព្យសកម្ម និងបំណុល។ ក្រុមហ៊ុនគ្រប់គ្រងហានិភ័យនេះ ដោយផ្តល់ការកំណត់ថ្លៃទ្រព្យសកម្ម និងបំណុលឡើងវិញតាមរយៈយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ។

ក្រុមហ៊ុនពុំមានទ្រព្យសកម្ម និងបំណុល ដែលមានអត្រាការប្រាក់ប្រែប្រួលនោះទេ។ សមតុល្យនៅធនាគារជាតិនៃកម្ពុជា និងនៅធនាគារផ្សេងៗទទួល បាន ការប្រាក់ថេរ នៅក្នុងចន្លោះពេលនៃប្រាក់បញ្ញើ ហើយឥណទានផ្តល់ដល់អតិថិជនក៏ទទួលបាននូវការប្រាក់ថេរ ដោយផ្អែកលើសមតុល្យដែលនៅសល់ និងតាមរយៈពេលដែលបានព្រមព្រៀងគ្នា។

	រហូតដល់ 1 ខែ ពាន់រៀល	>1 ដល់ 3 ខែ ពាន់រៀល	>3 ដល់ 12 ខែ ពាន់រៀល	>1 ដល់ 5 ឆ្នាំ ពាន់រៀល	លើស 5 ឆ្នាំ ពាន់រៀល	ពុំមានការប្រាក់ ពាន់រៀល	សរុប ពាន់រៀល	អត្រាធ្លឹង ជាមធ្យម %
2017								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	69,444,503	69,444,503	-
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	-	200,000	96,322,820	-	-	31,216,009	127,738,829	1.06
សមតុល្យនៅធនាគារផ្សេងៗ	16,595	33,773,880	-	-	-	7,813,169	41,603,644	0.14
ឥណទានផ្តល់ដល់អតិថិជន	52,055,677	98,723,443	477,411,587	180,426,203	2,104,850	-	810,721,760	21.00
ទ្រព្យសកម្មផ្សេងៗ	8,670,597	-	-	-	-	-	8,670,597	-
	60,742,869	132,697,323	573,734,407	180,426,203	2,104,850	108,473,681	1,058,179,333	
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់អតិថិជន	232,275,932	55,568,302	140,901,026	48,149,600	-	-	476,894,860	6.05
ប្រាក់កម្ចី	5,333,333	9,447,440	171,045,743	230,660,909	9,043,048	-	425,530,473	7.38
អនុបំណុល	-	-	4,850,400	14,551,200	-	-	19,401,600	17.69
បំណុលផ្សេងៗ	-	3,986,414	20,954,990	5,546,487	-	-	30,487,891	-
	237,609,265	69,002,156	337,752,159	298,908,196	9,043,048	-	952,314,824	
គម្លាតតាមកាលវេលា	(176,866,396)	63,695,167	235,982,248	(118,481,993)	(6,938,198)	108,473,681	105,864,509	
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	(43,811,344)	15,777,847	58,454,855	(29,349,020)	(1,718,652)	26,869,874	26,223,560	

	រហូតដល់ 1 ខែ	>1 ដល់ 3 ខែ	>3 ដល់ 12 ខែ	>1 ដល់ 5 ឆ្នាំ	លើស 5 ឆ្នាំ	ពុំមានការប្រាក់	សរុប	អត្រាថ្លឹង
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ជាមធ្យម %
2016								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	49,579,891	49,579,891	-
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	-	-	55,993,060	-	-	31,460,386	87,453,446	0.64
សមតុល្យនៅធនាគារផ្សេងៗ	22,000,000	9,788,828	14,463,593	-	-	-	46,252,421	1.59
ឥណទានផ្តល់ដល់អតិថិជន	38,794,211	85,799,779	341,584,396	129,677,490	2,290,868	-	598,146,744	32.84
ទ្រព្យសកម្មផ្សេងៗ	9,407,126	-	-	-	-	-	9,407,126	-
បំណុលហិរញ្ញវត្ថុ	70,201,337	95,588,607	412,041,049	129,677,490	2,290,868	81,040,277	790,839,628	
ប្រាក់បញ្ញើរបស់អតិថិជន	130,513,144	55,416,847	130,837,230	37,638,164	-	-	354,405,385	7.81
ប្រាក់កម្ចី	2,400,000	30,913,704	52,100,095	190,342,053	18,086,096	-	293,841,948	8.74
អនុបំណុល	-	-	4,850,400	19,401,600	-	-	24,252,000	17.69
បំណុលផ្សេងៗ	-	113,873	27,777,967	-	-	-	27,891,840	-
	132,913,144	86,444,424	215,565,692	247,381,817	18,086,096	-	700,391,173	
គម្លាតតាមកាលវេលា	(62,711,807)	9,144,183	196,475,357	(117,704,327)	(15,795,228)	81,040,277	90,448,455	
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	(15,534,260)	2,265,094	48,668,654	(29,156,385)	(3,912,615)	20,074,382	22,404,870	

២៥.៤ ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យ ដែលក្រុមហ៊ុនពុំមានលទ្ធភាពសងបំណុលរបស់ខ្លួន ដែលពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុ នៅពេលវាដល់កាលកំណត់សង និងពុំមានប្រាក់បង្វិល នៅពេលគេដកប្រាក់។ មូលហេតុទាំងនេះ ធ្វើឱ្យក្រុមហ៊ុនខកខានក្នុងការបំពេញកាតព្វកិច្ចសងប្រាក់បញ្ញើជូនអតិថិជនឱ្យបានទានពេលវេលា និងខកខានក្នុងការបំពេញកិច្ចសន្យាផ្តល់ប្រាក់កម្ចី។

គណៈគ្រប់គ្រង ត្រួតពិនិត្យសាច់ប្រាក់ងាយស្រួលរបស់តារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំ ហើយនិងព័ត៌មាននៃកាលវេលានៃរបស់បំណុល។ ការត្រួតពិនិត្យ និងការវាយការណ៍ មានលក្ខណៈ ជាស្ថានភាព សាច់ប្រាក់ប្រចាំថ្ងៃ និងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ សប្តាហ៍បន្ទាប់ និងខែបន្ទាប់ ដោយរំពឹងទុក ពីព្រោះរយៈពេលទាំងនេះ ជាការិយបរិច្ឆេទនៃគន្លឹះដ៏សំខាន់ សម្រាប់ការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ គណៈគ្រប់គ្រង ត្រួតពិនិត្យពីបម្រែបម្រួលលើម្ចាស់ប្រាក់បញ្ញើសំខាន់ៗ និងរៀបចំផែនការពីការដកប្រាក់របស់ពួកគេ។

តារាងក្នុងទំព័របន្ទាប់ គឺជាការវិភាគពីទ្រព្យសកម្ម និងបំណុលរបស់ក្រុមហ៊ុនតាមកាលវេលានៃដែលពាក់ព័ន្ធ ដោយផ្អែកលើការិយបរិច្ឆេទនៅសល់នាកាលបរិច្ឆេទតុល្យការ ទៅនឹង កាលវេលានៃកិច្ចសន្យា ឬតាមការប៉ាន់ស្មានកាលវេលានៃ។

	រហូតដល់ 1 ខែ ពាន់រៀល	>1 ដល់ 3 ខែ ពាន់រៀល	>3 ដល់ 12 ខែ ពាន់រៀល	>1 ដល់ 5 ឆ្នាំ ពាន់រៀល	លើស 5 ឆ្នាំ ពាន់រៀល	សរុប ពាន់រៀល
2017						
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	69,444,503	-	-	-	-	69,444,503
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	31,216,009	200,000	96,322,820	-	-	127,738,829
សមតុល្យនៅធនាគារផ្សេងៗ	7,829,764	33,773,880	-	-	-	41,603,644
ឥណទានផ្តល់ដល់អតិថិជន	52,055,677	98,723,443	477,411,587	180,426,203	2,104,850	810,721,760
ទ្រព្យសកម្មផ្សេងៗ	8,670,597	-	-	-	-	8,670,597
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	169,216,550	132,697,323	573,734,407	180,426,203	2,104,850	1,058,179,333
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់អតិថិជន	232,275,932	55,568,302	140,901,026	48,149,600	-	476,894,860
ប្រាក់កម្ចី	5,333,333	9,447,440	171,045,743	230,660,909	9,043,048	425,530,473
អនុបំណុល	-	-	4,850,400	14,551,200	-	19,401,600
បំណុលផ្សេងៗ	-	3,986,414	20,954,990	5,546,487	-	30,487,891
បំណុលហិរញ្ញវត្ថុសរុប	237,609,265	69,002,156	337,752,159	298,908,196	9,043,048	952,314,824
អតិរេក (តម្លាត) សាច់ប្រាក់ងាយស្រួលសុទ្ធ	(68,392,715)	63,695,167	235,982,248	(118,481,993)	(6,938,198)	105,864,509
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	(16,941,470)	15,777,847	58,454,855	(29,349,020)	(1,718,652)	26,223,560

	រហូតដល់ 1 ខែ	>1 ដល់ 3 ខែ	>3 ដល់ 12 ខែ	>1 ដល់ 5 ឆ្នាំ	លើស 5 ឆ្នាំ	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
2016						
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	49,579,891	-	-	-	-	49,579,891
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	31,460,386	-	55,993,060	-	-	87,453,446
សមតុល្យនៅធនាគារផ្សេងៗ	22,000,000	9,788,828	14,463,593	-	-	46,252,421
ឥណទានផ្តល់ដល់អតិថិជន	38,794,211	85,799,779	341,584,396	129,677,490	2,290,868	598,146,744
ទ្រព្យសកម្មផ្សេងៗ	9,407,126	-	-	-	-	9,407,126
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	151,241,614	95,588,607	412,041,049	129,677,490	2,290,868	790,839,628
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់អតិថិជន	130,513,144	55,416,847	130,837,230	37,638,164	-	354,405,385
ប្រាក់កម្ចី	2,400,000	30,913,704	52,100,095	190,342,053	18,086,096	293,841,948
អនុបំណុល	-	-	4,850,400	19,401,600	-	24,252,000
បំណុលផ្សេងៗ	-	113,873	27,777,967	-	-	27,891,840
បំណុលហិរញ្ញវត្ថុសរុប	132,913,144	86,444,424	215,565,692	247,381,817	18,086,096	700,391,173
អតិរេក (តម្លៃ) សាច់ប្រាក់ងាយស្រួលសុទ្ធ	18,328,470	9,144,183	196,475,357	(117,704,327)	(15,795,228)	90,448,455
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ 2.3.1)	4,540,121	2,265,094	48,668,654	(29,156,385)	(3,912,614)	22,404,870

២៥.៥ តម្លៃទីផ្សារនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

តម្លៃទីផ្សារ បង្ហាញពីចំនួនទឹកប្រាក់ដែលទ្រព្យសកម្មអាចត្រូវបានប្តូរ ឬបំណុលត្រូវបានទូទាត់តាមមូលដ្ឋានធម្មតា។ ដោយតម្លៃទីផ្សារមិនអាចផ្ទៀងផ្ទាត់បាន ដូច្នេះតម្លៃទីផ្សារ មិនអាចរកបានសម្រាប់ផ្នែកសំខាន់នៃទ្រព្យសកម្ម និងបំណុលនោះទេ។ ហេតុនេះតម្លៃទីផ្សារ ត្រូវផ្អែកលើការសន្មតរបស់គណៈគ្រប់គ្រង ដោយយោងតាមប្រភេទនៃទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមទស្សនៈរបស់គណៈគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលមានក្នុងតារាងតុល្យការ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃទីផ្សារ។ ក្នុងការធ្វើការវាយតម្លៃនេះ គណៈគ្រប់គ្រងសន្មតថាឥណទានផ្តល់ដល់អតិថិជន ត្រូវបានកាន់កាប់ដល់កាលវិភាគ ជាមួយនឹងតម្លៃទីផ្សារ ស្មើនឹងតម្លៃយោងនៃឥណទានផ្តល់ដល់អតិថិជន ដែលត្រូវបានធ្វើការកែតម្រូវសវិធានធនសម្រាប់ឥណទានបាត់បង់ ប្រសិនបើមាន។

២៦. ព្រឹត្តិការណ៍ក្រោយការរាយការណ៍

ពុំមានព្រឹត្តិការណ៍សំខាន់ណាមួយ កើតឡើងបន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ដែលតម្រូវឱ្យមានការធ្វើនិយ័តកម្ម ឬ ក៏បង្ហាញ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០១៧ នេះទេ។

២៧. យថាភាពនៃពន្ធ

ប្រព័ន្ធពន្ធដារនៅប្រទេសកម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន ព្រមទាំងបានបែងចែកជាពន្ធច្រើនប្រភេទ ដែលមានភាពមិនច្បាស់លាស់ ភាពផ្ទុយពីគ្នា និង/ឬ ខុសគ្នាក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការ។ ពន្ធស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតពីអាជ្ញាធរពន្ធដារ ដែលត្រូវផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យការដាក់ទណ្ឌកម្ម និងការគិតការប្រាក់ក៏មាន។ បញ្ហាទាំងអស់នេះអាចបង្កើតឱ្យមាន ហានិភ័យពន្ធនៅក្នុងប្រទេសកម្ពុជា ដែលមានលក្ខណៈធំជាងនៅប្រទេសដទៃទៀត។ គណៈគ្រប់គ្រង ជឿជាក់ថាការធ្វើសំវិធានធនលើបំណុលពន្ធមានលក្ខណៈគ្រប់គ្រាន់ ដោយផ្អែកលើការបកស្រាយបទបញ្ញត្តិពន្ធ។ ប៉ុន្តែអាជ្ញាធរដែលជាប់ពាក់ព័ន្ធ អាចនឹងមានការបកស្រាយខុសគ្នា ហើយផលប៉ះពាល់គិតចាប់ពីការបង្កើតអាជីវកម្មរបស់ក្រុមហ៊ុន អាចមានទំហំធំ។


ពានរង្វាន់ និងការទទួលស្គាល់



ឃរ រីម ខេ ទទួលបានពានរង្វាន់ ក្នុងកម្មវិធីមីក្រូហិរញ្ញវត្ថុ
អន្តរកាល ដែលបង្កើតឡើងដោយអង្គការ UNCDF
ថាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានគំរូអាជីវកម្ម និង
ប្រកបដោយភាពច្នៃប្រឌិតថ្មី ក្នុងការលើកកម្ពស់ការប្រើប្រាស់
សេវាផ្ទេរប្រាក់ឈានមុខក្នុងការដាក់បញ្ចូលទៅក្នុងសេវា
ហិរញ្ញវត្ថុនៅប្រទេសកម្ពុជា មីយ៉ាន់ម៉ា សាធារណៈ
ប្រជាមានិតច្បាវ និង/ឬ វៀតណាមតាមរយៈគម្រោងនៃ
មូលនិធិ UNCDF ដោយជំនួយពីប្រទេសអូស្ត្រាលី។



MOST INNOVATIVE IDEA
FOR REMITTANCES AS A DRIVER
OF WOMEN'S FINANCIAL INCLUSION



The certificate awarded to

AMK Microfinance

for demonstrating a new and innovative business model
 and services for use of remittances to women's financial
 inclusion in Cambodia, Myanmar, and Viet Nam

15 NOV 2017

UNCDF

UNCDF Shaping Inclusive Finance Transformations Programme



The UNCDF Shaping Inclusive Finance Transformations Programme is funded by



ពានរង្វាន់ និងការទទួលស្គាល់



ទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលអនុវត្តយ៉ាងពេញលេញ ទៅតាមគោលការណ៍ ការពារអតិថិជនទាំង៧ ចំណុច (គោលការណ៍នេះអាចជួយអតិថិជនឲ្យជៀសផុតពីបំណុលវិល្លាត) ពី Smart Campaign។

ទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានប្រើប្រាស់ប្រាក់បៀវត្សច្រើនជាងគេពីធនាគារជាតិនៃកម្ពុជា (NBC) និងសមាគមសហគ្រិនវិយាក្រុងកម្ពុជា (YEAC)។



ជាប់ចំណាត់ថ្នាក់វគ្គសម្រាប់ធុងក្រោយ ក្នុងកម្មវិធីប្រកួតប្រជែងផ្នែកហិរញ្ញវត្ថុ ក្រោមប្រធានបទ (ពង្រីកវិសាលភាពធានារ៉ាប់រងសុខភាពដល់ប្តី ឬប្រពន្ធដែលបានប្រើប្រាស់សេវាប្រាក់កម្ចី អេ អិម ខេ) ពី The Wall Street Journal (សារព័ត៌មានលំដាប់អន្តរជាតិរបស់សហរដ្ឋអាមេរិក)។



សេវាហិរញ្ញវត្ថុនៅជិតលោកអ្នកបំផុត